



ធនាគារ ស្ថាបនា
SATHAPANA BANK



របាយការណ៍ប្រចាំឆ្នាំ
២០២៤



មាតិកា

៥	អំពីធនាគារ ស្ថាបនា	៣៤	របាយការណ៍ប្រាក់បញ្ញើអតិថិជន
៦	ចក្ខុវិស័យ និង បេសកកម្ម	៣៥	របាយការណ៍ឥណទានអាជីវកម្ម
៧	គុណតម្លៃ RIGHT	៣៦	សេវាធនាគារឌីជីថល
៨	ការវិវឌ្ឍនៃ ធនាគារ ស្ថាបនា	៣៨	ប័ណ្ណស្ថាបនា
១០	ផលិតផល និងសេវាកម្ម	៤១	ការអភិវឌ្ឍធនធានមនុស្ស
១២	បណ្តាញសាខា	៤២	ការគ្រប់គ្រងហានិភ័យ អភិបាលកិច្ចសាជីវកម្ម និងការប្រតិបត្តិតាម
១៤	សារពីប្រធានក្រុមប្រឹក្សាភិបាល	៤៦	ការគ្រប់គ្រងនិរន្តរភាពបរិស្ថាន និងសង្គម
១៦	សារពីប្រធាននាយកប្រតិបត្តិ	៥០	ការងារទំនួលខុសត្រូវសង្គម
១៨	រចនាសម្ព័ន្ធធនាគារ	៥៤	ពានរង្វាន់ និងវិញ្ញាបនបត្រ
២០	ក្រុមប្រឹក្សាភិបាល	៥៦	របាយការណ៍ហិរញ្ញវត្ថុសរុប
២៤	គណៈគ្រប់គ្រងប្រតិបត្តិ		
៣២	របាយការណ៍ហិរញ្ញវត្ថុសង្ខេប		

ធនាគារ ស្ថាបនា គឺជា
ធនាគារពាណិជ្ជឈានមុខ
មួយនៅកម្ពុជា ដែលមាន
ទ្រព្យសកម្មសរុប ២,៧
ពាន់លានដុល្លារអាមេរិក និង
មានបណ្តាញសាខានៅ
ទូទាំងប្រទេស



ទ្រព្យសកម្មសរុប
២,៧
ពាន់លានដុល្លារអាមេរិក



ប្រាក់ចំណេញសុទ្ធ
១៦
លានដុល្លារអាមេរិក
១២% ↑



ប្រាក់បញ្ញើពីអតិថិជន
១.៩១៦
លានដុល្លារអាមេរិក



ឥណទានផ្តល់ជូនអតិថិជន
២.០២៧
លានដុល្លារអាមេរិក



បុគ្គលិកសរុប
៤.២៣៩

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានបុគ្គលិកសម្បូរទៅដោយទេពកោសល្យ និងប្រកបដោយវិជ្ជាជីវៈ ៤.២៣៩ នាក់ និងទ្រព្យសកម្មសរុប ២,៧ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះផងដែរ យើងខ្ញុំមានសាលធនាគារ ស្ថាបនា ព្រំមានរណ៍ ចំនួន ៤ បណ្តាញសាខាទូទាំងប្រទេសមាន ១៧៥ សាខា និងម៉ាស៊ីន អេធីអ៊ីម ៣៤២ ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួលទូទាំងប្រទេស។

ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ធនាគារ ស្ថាបនា ផ្តល់ជូននូវសេវាហិរញ្ញវត្ថុ និងធនាគារយ៉ាងសម្បូរបែបដូចជា សេវាឥណទាន ប្រាក់បញ្ញើ ព្រមទាំងធនាគារឌីជីថលរួមមាន ធនាគារចល័ត ធាតុចលនាជីវកម្ម ប័ណ្ណឥណទាន និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស។ បន្ថែមពីលើនេះទៅ យើងខ្ញុំក៏ផ្តល់ជូននូវសេវាប្រមូលទុន និងទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

ធនាគារ ស្ថាបនា ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់ជូនអតិថិជន និងប្រជាជនកម្ពុជានូវប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល។ ដូច្នេះហើយធនាគារបានសហការជាមួយស្ថាប័នរដ្ឋ និងឯកជន ដូចជា ក្រសួង ក្រុមហ៊ុនរ៉ែសា ម៉ាស៊ីនកាត មេនូឡាយហ្វី និងស្ថាប័នឈានមុខជាច្រើនផ្សេងទៀត។

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ធនាគារ ស្ថាបនា បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការនាំមកនូវភាពច្នៃប្រឌិត និងការយកចិត្តទុកដាក់លើការពេញចិត្តរបស់អតិថិជនមកកាន់ធនាគារ។ ជាលទ្ធផលថ្មីៗនេះធនាគារ ស្ថាបនា បានទទួលពានរង្វាន់ឆ្នើមគឺ "កម្មវិធីធនាគារចល័តដែលមានភាពច្នៃប្រឌិតក្នុងប្រទេសកម្ពុជា ២០២៤" និង "ធនាគាររូបវន្តបុគ្គលឆ្នើម ២០២៤"។ សូមគូសបញ្ជាក់ផងដែរថា ធនាគារ ស្ថាបនា អាចបន្តទទួលបាននូវពានរង្វាន់ទាំងពីរនេះ គឺដោយសារតែការខិតខំកសាងសមិទ្ធផលកន្លងមក ដោយក្នុងឆ្នាំ២០២៤ យើងក៏បានទទួលពានរង្វាន់ចំនួនបីពីក្រុមហ៊ុនម៉ាស៊ីនកាត និងក្នុងឆ្នាំ២០២២ យើងក៏ទទួលស្គាល់ និងពានរង្វាន់ឆ្នើមលើការផ្លាស់ប្តូររូបរាងរចនាបច្ចេកវិទ្យា និងភាពច្នៃប្រឌិតនៃស្ថាបនា ម៉ូបាល។ ពានរង្វាន់នេះសបញ្ជាក់ឱ្យច្បាស់ពីការប្តេជ្ញាចិត្តរបស់ ធនាគារ ស្ថាបនា ក្នុងការផ្តល់ជូនអតិថិជន និងប្រជាជនកម្ពុជានូវបទពិសោធន៍ធនាគារចល័តប្រកបដោយភាពច្នៃប្រឌិត និងល្អប្រសើរ។

ចក្ខុវិស័យ និង បេសកកម្ម



ចក្ខុវិស័យ

- ជាជម្រើសធនាគារសម្រាប់អតិថិជន
- ជាជម្រើសកន្លែងការងារសម្រាប់បុគ្គលិក

បេសកកម្ម

ក្នុងអនាគតដ៏ល្អប្រសើរជាងមុនដោយផ្ដោតលើអតិថិជនជាអាទិភាព ផ្តល់សេវាកម្មឱ្យបានល្អលើសពីការរំពឹងទុករបស់អតិថិជន ជាមួយនឹងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងពង្រឹងទំនាក់ទំនងសហគមន៍ប្រកបដោយនិរន្តរភាព។



គុណតម្លៃ RIGHT



ការវិវឌ្ឍនៃ ធនាគារ ស្ថាបនា

ចាប់តាំងពីធនាគារ ស្ថាបនា មានវត្តមាននៅប្រទេសកម្ពុជា យើងខ្ញុំពិតជាមានមោទនភាពដែលអាចបម្រើអតិថិជនរបស់យើង និងរួមចំណែកដល់ការរីកចម្រើន និងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ យើងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនរួមទាំងការពង្រីកបណ្តាញសាខារបស់យើង ការណែនាំផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ឧស្សាហកម្មសំខាន់ៗជាច្រើន។

ខណៈពេលដែលយើងកំពុងផ្តល់សេវាហិរញ្ញវត្ថុឱ្យកាន់តែល្អប្រសើរ យើងមានមោទនភាពយ៉ាងខ្លាំងចំពោះវឌ្ឍនភាពរបស់ធនាគារ និងប្តេជ្ញាចិត្តបន្តផ្តល់ជូននូវបទពិសោធអតិថិជនដ៏ល្អឥតខ្ចោះនាថ្ងៃខាងមុខ។

២០១៦

ធនាគារ ស្ថាបនា ភីអិលស៊ី ក្លាយជាធនាគារពាណិជ្ជនៅឆ្នាំ ២០១៦ ដោយមានការរួមបញ្ចូលគ្នារវាងម៉ារីហាន់ ធនាគារជប៉ុន ភីអិលស៊ី ដែលជាធនាគារជប៉ុនមានវត្តមានមុនគេបង្អស់នៅកម្ពុជាដែលទទួលបានអាជ្ញាប័ណ្ណពេញលេញជាធនាគារពាណិជ្ជនៅក្នុងឆ្នាំ ២០០៨ និងស្ថាបនាលីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្កើតឡើងក្នុងឆ្នាំ ១៩៩៥




២០១៨

- សម្ពោធជាផ្លូវការនូវកម្មវិធី ស្ថាបនា ម៉ូបាល
- ដាក់ឱ្យដំណើរការប័ណ្ណវិសា ស្ថាបនា
- ប្រកាសភាពជាដៃគូជាមួយរ៉ែង ដាយផេ និង Western Union
- ដាក់ឱ្យដំណើរការម៉ាស៊ីនដាក់ប្រាក់ និងដកប្រាក់
- សម្ពោធសាខាផ្សារទំនើបអ៊ីអន ២



២០២០

- ដាក់ឱ្យដំណើរការបើកគណនីអនឡាញ
- ដាក់ឱ្យដំណើរការសេវាកម្មប្រមូលពន្ធ
- ការពង្រីកភាពជាដៃគូជាមួយអគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសាធារណការ និងដឹកជញ្ជូន
- ទទួលបានរង្វាន់កម្មវិធីធនាគារបន្តនវានុវត្តន៍នៅកម្ពុជាប្រចាំឆ្នាំ ២០២០
- ទទួលបានរង្វាន់និយោជកឆ្នើមសម្រាប់ឆ្នាំ ២០២០
- បានរង្វាន់ធនាគារឌីជីថលឈានមុខប្រចាំឆ្នាំ ២០២០
- សាខាស្នាក់ការកណ្តាលថ្មីនៅ អគារ ស្ថាបនា
- ទ្រព្យសកម្មសរុបឈានដល់ពីរពាន់លានដុល្លារអាមេរិក



២០១៧

- ការដាក់ឱ្យប្រើប្រាស់ស្លាកសញ្ញាថ្មីរបស់ធនាគារ ស្ថាបនា
- ទ្រព្យសកម្មសរុបបានកើនដល់មួយពាន់លានដុល្លារអាមេរិក



២០១៩

- ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណឥណទានវិសា និង ប័ណ្ណឥណទានវិសា
- ទទួលបានរង្វាន់កម្មវិធីធនាគារចល័តឆ្នើមក្នុងប្រទេសកម្ពុជា
- កិច្ចសហការភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី និង លីហ្វរ វេលុយ



២០២៤

- ដំឡើងប្រព័ន្ធធនាគារស្នូលជំនាន់ថ្មីក្រោយបានដោយជោគជ័យដែលជាសមិទ្ធផលដ៏ល្អនៃដំណើរការផ្លាស់ប្តូរផ្នែកឌីជីថល
- ដាក់ដំណើរការកម្មវិធីប្រមូលសម្រាប់អតិថិជនបានដោយជោគជ័យ ដែលបានទាក់ទាញអតិថិជនថ្មីបានយ៉ាងច្រើន
- បើកដំណើរការសាខាប្រភេទថ្មី សាខាខេត្តព្រះសីហនុ
- ដាក់ឱ្យដំណើរការប័ណ្ណឥណទានស្ថាបនា CSS ម៉ាស៊ីនកាត (CSS Co-badged) ដំបូងគេនៅកម្ពុជា
- ទទួលបានវិញ្ញាបនបត្រស្តង់ដារសុវត្ថិភាពទិន្នន័យ PCI-DSS និង វិញ្ញាបនបត្រទទួលស្គាល់លេខអត្តសញ្ញាណផ្ទាល់ខ្លួន PCI-PIN ពីក្រុមហ៊ុន SISA
- ដាក់ឱ្យដំណើរការ និងទទួលយក UnionPay International ទូទាំងបណ្តាញម៉ាស៊ីនដូចប័ណ្ណ និងអេធីអិបរបស់ធនាគារ ស្ថាបនា
- ទទួលបានរង្វាន់ឆ្នើម “កម្មវិធីធនាគារចល័តដែលមានភាពច្នៃប្រឌិតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២៤”



២០២៣

- បើកដំណើរការសាខាថ្មី៖ សាខាផ្សារល្បួងមាស សាខាស្ពាន់ចាស់ និងសាខាអូឡាំពិក
- ដាក់ឱ្យដំណើរការប័ណ្ណឥណទានម៉ាស៊ីនកាត ស្ថាបនា
- ទទួលបានពានរង្វាន់កោតសរសើរ “Outstanding Performance in Number of Guaranteed Accounts 2023” ចំណាត់ថ្នាក់លេខ ២ ក្នុងសន្និបាតប្រចាំឆ្នាំរបស់ CGCC ក្រោមប្រធានបទ “ពិពិធកម្មយន្តការធានាឥណទានដើម្បីហិរញ្ញប្បទានប្រកបដោយចីរភាពរបស់សហគ្រាសខ្នាតតូច និងមធ្យម”
- សម្ពោធខ្សែភាពយន្តខ្លី “មួយទៀត” និង “គ្រប់ពេល” ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ស្ថាបនា ក្នុងការផ្តល់ជូននូវប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល
- ដាក់ដំណើរការសេវាផ្ទេរប្រាក់ថ្មីជាមួយក្រុមហ៊ុន Thunes ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅក្រៅប្រទេស
- ដាក់ដំណើរការមុខងារថ្មីសម្រាប់ធ្វើការដាក់ប្រាក់បន្ថែមក្នុងគណនីបញ្ញើមានកាលកំណត់បានដោយខ្លួនឯងតាមរយៈស្ថាបនា ម៉ូបាយ
- ដាក់ដំណើរការផលិតផលថ្មីដូចជា៖ គម្រោងសន្សំជាក្រុម ឥណទានអាជីវកម្មមានកាលកំណត់ ឥណទានហិរញ្ញប្បទានអាជីវកម្ម ឥណទាន អ៊ីស៊ីខាស ឥណទានបុគ្គលិក ស្ថាបនា ទូទាត់ Sathapana Reward និង S2Biz
- ទទួលបានវិញ្ញាបនបត្រស្តង់ដារសុវត្ថិភាពទិន្នន័យ PCI DSS កម្រិត ៤.១ ពីក្រុមហ៊ុន SISA

២០២២

- ទទួលបានរង្វាន់ឆ្នើម “កម្មវិធីធនាគារចល័តល្អបំផុតប្រចាំឆ្នាំ ២០២២”
- ទទួលបានរង្វាន់ឆ្នើម “កម្មវិធីធនាគារចល័តឆ្នើម និងការផ្តួចផ្តើមប្រព័ន្ធទូទាត់”
- សម្ពោធជាផ្លូវការ នៃកម្មវិធីបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ”
- ដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទចល័ត ស្ថាបនា ម៉ូបាយ រូបរាងរចនាបថថ្មី
- ទទួលបានវិញ្ញាបនបត្រស្តង់ដារសុវត្ថិភាពទិន្នន័យ PCI-DSS កម្រិត ៣-២-១ និងវិញ្ញាបនបត្រទទួលស្គាល់លេខអត្តសញ្ញាណផ្ទាល់ខ្លួន PCI-PIN កម្រិត ៣.១ ពីក្រុមហ៊ុន ControlCase សហរដ្ឋអាមេរិក
- ដាក់ឱ្យដំណើរការ ស្ថាបនា ePayroll
- ដាក់ឱ្យដំណើរការ ស្ថាបនា Gateway
- ដាក់ឱ្យដំណើរការប័ណ្ណឥណទាន ស្ថាបនា នារី
- សម្ពោធសាខាថ្មី៖ សាខាផ្សារធំថ្មី សាខាទួលទំពូង និងសាខាផ្សារអ៊ុំអនមីលមានជ័យ

២០២១

- ចាប់ផ្តើមដំណើរការផ្លាស់ប្តូរ និងអភិវឌ្ឍ
- ទទួលបានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី ប្រចាំឆ្នាំ ២០២១”
- ដាក់ដំណើរការកម្មវិធី “ស្ត្រីក្នុងវិស័យអាជីវកម្ម”
- ដាក់ដំណើរការជាផ្លូវការនូវ ធនាគារ ស្ថាបនា ព្រឹមាណ
- ការប្រកាសពីសេវាផ្ទេរប្រាក់ភ្លាមៗជាមួយកម្មវិធីបាតង

ផលិតផល និងសេវាកម្ម

សេវាធនាគារបុគ្គល



ប្រាក់បញ្ញើ

- គណនីសន្សំ
- គណនីសន្សំឆ្នាំតែង
- គណនីចរន្ត
- គណនីចរន្តឆ្លើស
- គណនីអាជីវកម្មផ្ទាល់ខ្លួន
- គណនីសន្សំ និងចរន្តព្រៃមារណ៍
- គណនីរូបិយប័ណ្ណបរទេស
- ប្រាក់បញ្ញើមានកាលកំណត់

ឥណទាន

- ឥណទានគេហដ្ឋាន
- ឥណទានបុគ្គល

សេវាធនាគារអាជីវកម្ម

ប្រាក់បញ្ញើ

- គណនីចរន្ត
- គណនីចរន្តឆ្លើសអាជីវកម្ម
- គណនីសន្សំអាជីវកម្ម
- គណនីប្រាក់បញ្ញើមានកាលកំណត់
- គណនីចរន្តឆ្លើស
- សេវា Payroll
- សេវារក្សាសុវត្ថិភាព Sathapana Escrow

ឥណទាន

- ឥណទានវិបារូបន៍
- ឥណទានអាជីវកម្មមានកាលកំណត់
- ឥណទានកសិកម្ម ស្ថាបនា
- ឥណទានទុនបង្វិលរយៈពេលខ្លី
- កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម ស្ថាបនា



ប័ណ្ណស្ថាបនា

- ប័ណ្ណឥណទានម៉ាស៊ីនកាត និងឥណទានម៉ាស៊ីនកាត
- ប័ណ្ណឥណទានវីសា និងឥណទានម៉ាស៊ីនកាត
- ប័ណ្ណឥណទានវីសា ស្ថាបនា សម្រាប់ក្រុមហ៊ុន
- ប័ណ្ណនិម្មិត ស្ថាបនា



សេវាទូទាត់វិក្កយបត្រ



- វិក្កយបត្រទឹក
- វិក្កយបត្រភ្លើង
- វិក្កយបត្រសេវាសាធារណៈរបស់ក្រសួង
- សេវាកម្មហិរញ្ញវត្ថុ
- អចលនទ្រព្យ
- ធានារ៉ាប់រង
- អ៊ីនធឺណិត
- ការសិក្សា
- ការដឹកជញ្ជូន
- ការផ្សព្វផ្សាយ
- ការបរិច្ចាគ
- សេវាឯកជនផ្សេងៗ

សេវាផ្ទេរប្រាក់

- សេវាផ្ទេរប្រាក់ក្នុងស្រុកតាមរយៈ បាតុង Retail pay FAST និង NCS
- សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈ SWIFT VISA Direct និង VISA B2B connect



ដំណោះស្រាយការធានារ៉ាប់រងអាយុជីវិត ជាមួយក្រុមហ៊ុនមេនូឡាយហ្វី ខេមបូឌា

- ការណែនាំធានារ៉ាប់រងកម្ចីជាត្រកូម មេនូឡាយហ្វី
- ការណែនាំធានារ៉ាប់រងបុគ្គលរបស់ មេនូឡាយហ្វី



ដំណោះស្រាយការទូទាត់តាមរយៈឌីជីថល



- ស្ថាប័ន ទូទាត់
- ស្ថាប័ន POS
- ស្ថាប័ន Gateway
- ស្ថាប័ន ePOS
- Merchant In a Box
- ស្ថាប័ន S2Biz
- Merchant ICCP
- Gateway DPG
- BIN Sponsorship
- Self Service Terminal

បណ្តាញសាខា



បណ្តាញសាខា

២៥
ខេត្ត/ក្រុង

១៩៧
ស្រុក

១.៦៧៤
ឃុំ/សង្កាត់

១១.៤០៣
ភូមិ

បណ្តាញផ្សេងទៀត



**Business
Management Platform,
S2Biz**



**Sathapana
Mobile**



**សេវាអតិថិជន
២៤/៧**



សារពីប្រធានក្រុមប្រឹក្សាភិបាល



“

ធនាគារ ស្ថាបនា បានបង្ហាញភាពធន់រឹងមាំ ក្នុងឆ្នាំ២០២៤ ដោយបង្កើនមូលធនភាគទុនិក ដល់ ៤៣៨ លានដុល្លារអាមេរិក និងបានធ្វើ បច្ចុប្បន្នភាពប្រព័ន្ធធនាគារស្នូលរបស់ខ្លួនដើម្បី បង្កើនបទពិសោធដីជម្រកកាន់តែប្រសើរ។

”

បើទោះបីជាស្ថិតក្នុងបរិបទដ៏ប្រឈមនឹងស្ថានភាពសេដ្ឋកិច្ចសកលដែលកំពុង មានការប្រែប្រួលយ៉ាងឆាប់រហ័ស និងទីផ្សារដ៏មានជីវភាពនៃការវិវត្តឥត ឈប់ឈរ សេដ្ឋកិច្ចកម្ពុជាបានបង្ហាញអំពីភាពធន់ និងភាពរឹងមាំដោយសារ មានមូលដ្ឋានដ៏ខ្លាំងក្លា។ ទោះបីជាមានបញ្ហាប្រឈមមួយចំនួននៅក្នុងវិស័យ ក៏ដោយ ធនាគារ ស្ថាបនា មានការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការជម្នះលើបញ្ហា ស្មុគស្មាញ ដោយជំរុញកំណើនប្រកបដោយនិរន្តរភាព និងបង្កើតគុណតម្លៃ រយៈពេលវែងដល់អតិថិជន សហគមន៍ និងភាគហ៊ុនិករបស់យើង។

ដោយសារការគ្រប់គ្រងហានិភ័យរបស់យើងត្រូវបានអនុវត្តប្រកបដោយការ ប្រុងប្រយ័ត្ន យើងបានរក្សាតារាងតុល្យការដ៏ល្អប្រសើរ ពង្រឹងសាធនភាពរបស់ យើង និងធានាបានថាសន្ទនីយភាពនៅតែស្ថិតក្នុងកម្រិតអនុលោមភាពដើម្បី ទប់ទល់នឹងបញ្ហាប្រឈមនានាដែលមើលមិនឃើញ។ មូលធនរបស់ភាគទុនិក សរុបរបស់យើងបានកើនឡើងពី ៤១១ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ រហូតដល់ ៤៣៨ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២៤ ដែលបង្ហាញអំពី ភាពរឹងមាំនៃមូលដ្ឋានគ្រឹះហិរញ្ញវត្ថុ និងយុទ្ធសាស្ត្ររយៈពេលវែងរបស់យើង។ ទន្ទឹមនឹងនេះ យើងបានប្រឈមមុខនឹងសម្ពាធលើគុណភាពទ្រព្យសកម្ម ដោយសារការកើនឡើងនៃឥណទានមិនដំណើរការ (NPLs) ដែលជាបញ្ហា

ប្រឈមដ៏សំខាន់នៅទូទាំងវិស័យធនាគារ។ យើងកំពុងពង្រឹងក្របខ័ណ្ឌ ហានិភ័យឥណទានរបស់យើងយ៉ាងសកម្ម និងស្វែងរកយុទ្ធសាស្ត្រក្នុងការ បង្កើនប្រសិទ្ធភាពផលប៉ុន្តែ ដើម្បីការពារប្រាក់ចំណេញរយៈពេលវែង និង ស្ថិរភាពហិរញ្ញវត្ថុ។

ប្រសិទ្ធភាពប្រតិបត្តិការ និងវិន័យលើការចំណាយនៅជាអាទិភាពសំខាន់ របស់យើង។ របៀបវារៈនៃការផ្លាស់ប្តូរ គឺជាផ្នែកមួយក្នុងការបង្កើនប្រសិទ្ធភាព ផលិតភាពការងារនៅតាមសាខា សម្រួលដំណើរការប្រតិបត្តិ និងការវិនិយោគ លើសមត្ថភាពដីជម្រក ដើម្បីធ្វើឱ្យសមាមាត្រតម្លៃ និងចំណូលរបស់យើងអាច ឆ្ពោះទៅរកនិរន្តរភាព។

នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែង ស្លាកយីហោដ៏រឹងមាំ តម្លៃប្រកួតប្រជែង ការច្នៃប្រឌិត និងការផ្តោតលើអតិថិជនជាអាទិភាព គឺជាកត្តាដ៏មានសារៈសំខាន់ ណាស់សម្រាប់យើង។ ធនាគារ ស្ថាបនា កំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុង ការពង្រឹងខ្លួននៅលើទីផ្សារតាមរយៈការផ្តល់បទពិសោធអតិថិជនឱ្យកាន់តែ ល្អប្រសើរ ពង្រីកលទ្ធភាពប្រើប្រាស់ឌីជីថល និងពង្រឹងលើភាពរឹងមាំលើ ស្លាកយីហោទាំងនៅក្នុងទីក្រុង និងជនបទ។

ការធ្វើបច្ចុប្បន្នភាព សមត្ថភាពមុខងារដោយជោគជ័យនូវប្រព័ន្ធធនាគារស្នូលរបស់យើងនៅក្នុងឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរធ្វើបរិវត្តកម្មឌីជីថលរបស់យើងខ្ញុំ។ ការវិនិយោគរបស់យើងទៅលើ ស្ថាបនា ម៉ូឌុល ស្ថាបនា ទូទាត់ និង S2Biz នឹងអនុញ្ញាតឱ្យយើងខ្ញុំផ្តល់នូវបទពិសោធសេវាធនាគារទំនើបបំពេញតាមតម្រូវការអតិថិជន និងងាយស្រួល។

ស្របតាមចក្ខុវិស័យដែលជាធនាគារផ្សារភ្ជាប់ជាមួយអតិថិជន និងយុទ្ធសាស្ត្រធនាគារមួយ យើងកំពុងបង្កើតប្រព័ន្ធអេកូឡូស៊ី រួមបញ្ចូលគ្នាដែលផ្សារភ្ជាប់ទៅកាន់អតិថិជនគ្រប់មជ្ឈដ្ឋានទាំងបុគ្គល អាជីវកម្ម និងសហគមន៍ ធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ និងពង្រឹងបេសកកម្មរបស់យើងក្នុងការផ្តល់នូវប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល។

ការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពនៅតែជាចំណុចស្នូលនៃបេសកកម្មរបស់យើង។ តាមរយៈការសហការជាមួយធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា យើងបានបន្តសម្រេចបាននូវសមិទ្ធផលពិគ័និតផ្តួចផ្តើម ការងារទំនួលខុសត្រូវសង្គមរបស់យើង (CSR) នៅក្នុងវិស័យអប់រំ ថែទាំសុខភាព និងបរិយាបន្នហិរញ្ញវត្ថុ។ យើងក៏បានបន្តការរួមចំណែករបស់យើងចំពោះកាកបាទក្រហមកម្ពុជា និងអង្គការ Smile Cambodia កម្មវិធីបរិច្ចាគឈាម និងកម្មវិធីស្ម័គ្រចិត្តរបស់បុគ្គលិក។

ចំណុចស្នូលរបស់ធនាគារយើង គឺធនធានមនុស្សរបស់យើង។ ជាមួយនឹងបុគ្គលិកប្រមាណជាង ៤.០០០ នាក់ យើងបន្តលើកកម្ពស់វប្បធម៌នៃការច្នៃប្រឌិត ការសហការ និងការទទួលខុសត្រូវតាមរយៈការរៀនសូត្រ និងការអភិវឌ្ឍជាបន្តបន្ទាប់។ យើងប្តេជ្ញាចិត្តចំពោះភាពចម្រុះ និងការរួមបញ្ចូលដែលធ្វើឱ្យកន្លែងការងាររបស់យើងកាន់តែល្អប្រសើរ និងពង្រឹងការសម្រេចចិត្តរួមគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឆ្នាំ២០២៤ ក៏ជាឆ្នាំដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំរបស់យើង ដោយប្រធាននាយកប្រតិបត្តិរបស់យើងបានចូលរួមជាមួយយើងផងដែរ។ យើងស្វាគមន៍គណៈគ្រប់គ្រងប្រតិបត្តិដ៏នាន់ថ្មី ដែលនាំមកនូវទស្សនវិស័យចម្រុះ បទពិសោធការងារពីបណ្តាប្រទេសជុំវិញពិភពលោក និងមានចក្ខុវិស័យរួមសម្រាប់ភាពច្នៃប្រឌិត និងកំណើនប្រកបដោយចីរភាព។ ការផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងអង្គភាពមួយដែលឆ្ពោះទៅរកភាពរីកចម្រើនទៅមុខប្រកបដោយប្រសិទ្ធភាពខ្ពស់។

តាងនាមឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដ៏ស្មោះត្រង់របស់យើង ធនាគារជាតិនៃកម្ពុជា ដែលតែងតែបន្តផ្តល់ការណែនាំដ៏មានតម្លៃ គណៈគ្រប់គ្រងដ៏ឆ្លើយតប និងបុគ្គលិករបស់យើងដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តមកលើ ធនាគារ ស្ថាបនា។ យើងខ្ញុំសូមប្តេជ្ញាធ្វើការងាររួមគ្នាប្រែក្លាយឧបសគ្គទៅជាឱកាស ជំរុញ ធនាគារ ស្ថាបនា ឱ្យបន្តមានកំណើនឆ្ពោះទៅរកឧត្តមភាពក្នុងកម្រិតខ្ពស់ថ្មីមួយទៀត ប្រកបដោយចីរភាពសម្រាប់នាពេលអនាគត។



Dr. Han Chang-Woo
ប្រធានក្រុមប្រឹក្សាភិបាល

សារពីប្រធាននាយកប្រតិបត្តិ



“

ក្នុងឆ្នាំ២០២៤ ធនាគារ ស្ថាបនា បានបង្ហាញពីភាពរឹងមាំ និងរីកចម្រើន ជាមួយនឹងទ្រព្យសកម្ម ២,៧ ពាន់លានដុល្លារអាមេរិក និងកំណើនប្រាក់បញ្ញើអតិថិជនកើនដល់ ១.៩១៦ លានដុល្លារអាមេរិក។ តាមរយៈការផ្ដោតសំខាន់ទៅលើការអភិវឌ្ឍផ្នែកឌីជីថល និងសុវត្ថិភាព ធនាគារបានពង្រីកការគាំទ្រដល់សហគមន៍លើការអប់រំ និងការថែទាំសុខភាព ក្នុងនាមជាជម្រើសធនាគារសម្រាប់អតិថិជន និងបុគ្គលិកគ្រប់រូប។

”

ឆ្នាំ២០២៤ គឺជាឆ្នាំនៃភាពធន់ បរិវត្តកម្ម និងសន្ទុះកំណើនដ៏ឆាប់រហ័សសម្រាប់អតិថិជនរបស់ធនាគារ ស្ថាបនា និងសហគមន៍ដែលធនាគារយើងបម្រើសេវាជូន។ ទោះបីជាស្ថានភាពភូមិសាស្ត្រនយោបាយសកលកំពុងតែមានការវិវត្តឥតឈប់ឈរយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជានៅតែបន្តមានកំណើនកាន់តែរឹងមាំដោយសារតែមានអភិបាលកិច្ចដ៏ល្អរបស់រាជរដ្ឋាភិបាល និងកម្លាំងចលករជំរុញដោយវិស័យសំខាន់ៗ ដូចជា វិស័យកម្មន្តសាល និងទេសចរណ៍។

សម្រាប់ ធនាគារ ស្ថាបនា យើងបានឆ្លៀតយកបរិយាកាសប្រកបដោយជំនាញនេះ ដោយបានផ្លាស់ប្តូរបញ្ហាប្រឈមទាំងនេះទៅជាឱកាសសម្រាប់ធនាគារ។ ស្ថានភាពហិរញ្ញវត្ថុរបស់យើងនៅតែបន្តរក្សាបាននូវភាពរឹងមាំ ដោយមានទ្រព្យសកម្មសរុបចំនួន ២,៧ ពាន់លានដុល្លារអាមេរិក ដែលជាសក្ខីភាពបង្ហាញឱ្យឃើញអំពីស្ថិរភាពស្ថាប័នរបស់ធនាគារយើងខ្ញុំ។ ប្រាក់បញ្ញើរបស់អតិថិជនបានកើនដល់ ១.៩១៦ លានដុល្លារអាមេរិក ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញថាមូលដ្ឋានអតិថិជនដែលកំពុងកើនឡើងជាលំដាប់របស់យើងបន្តមានទំនុកចិត្តមកលើធនាគាររបស់យើង។

ផលប្រតិបត្តិធនាគារសរុបរបស់យើងគឺចំនួន ២.០២៧ លានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងអំពីការអនុវត្តការគ្រប់គ្រងហានិភ័យជាយុទ្ធសាស្ត្រ ដើម្បីធ្វើយ៉ាងណាធនាគាររក្សាបាននូវគុណភាព និងនិរន្តរភាពរបស់ធនាគារ។ មូលធន

របស់ភាគទុនិកសរុបកើនរហូតដល់ចំនួន ៤៣៨ លានដុល្លារអាមេរិក ដែលបានពង្រឹងមូលដ្ឋានគ្រឹះធនាគាររបស់យើងឱ្យមានភាពរឹងមាំដើម្បីកំណើន និងភាពធន់រយៈពេលវែង។

នៅក្នុងឆ្នាំកន្លងទៅ ធនាគារយើងបានបោះជំហានដ៏សំខាន់មួយទៀត ដោយដាក់ឱ្យអនុវត្តបច្ចេកវិទ្យាឌីជីថលដើម្បីបង្កើនប្រសិទ្ធផល ការច្នៃប្រឌិត និងការរីកចម្រើនរបស់ធនាគារ។ របៀបវារៈ ឌីជីថលរបស់យើងត្រូវបានបង្កើតឡើងដោយបានគិតគូរយ៉ាងល្អិតល្អន់ ដើម្បីតភ្ជាប់កម្មវិធីភ្នែកហ្វូមសំខាន់ៗរបស់យើង ដូចជា កម្មវិធី ស្ថាបនា ម៉ូបាល ដោយបានបង្កើនដំណោះស្រាយឌីជីថលសម្រាប់ពាណិជ្ជករ និងជំរុញការប្រើប្រាស់កម្មវិធី S2Biz ពោលគឺជាកម្មវិធីភ្នែកហ្វូមមួយដែលផ្តល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់អាជីវកម្ម។ គំនិតផ្តួចផ្តើមទាំងនេះបង្ហាញឱ្យឃើញពីការផ្ដោតជាយុទ្ធសាស្ត្រ របស់យើងក្នុងការផ្តល់បទពិសោធសេវាធនាគារប្រកបដោយរលូន រួមបញ្ចូល និងផ្ដោតលើអតិថិជន។

សូមកត់សម្គាល់ថា ចំណុចផ្ដោតដ៏ថ្មងរបស់យើងលើការជំរុញការប្រើប្រាស់គណនីប្រតិបត្តិការតាមឌីជីថល និងគណនីសកម្ម សម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានផ្តល់ព័ត៌មានឱ្យយើងខ្ញុំយល់ដឹងកាន់តែច្បាស់សម្រាប់ការកែសម្រួលយុទ្ធសាស្ត្រទាក់ទងអតិថិជនថ្មីៗបានកាន់តែច្រើនឡើង។

នៅផ្នែកផ្ទៃក្នុងរបស់ធនាគារវិញ យើងបានបង្កើនប្រសិទ្ធភាពលំហូរការងារ ដំណើរការដោយស្វ័យប្រវត្តិកម្ម និងតាមប្រព័ន្ធដីជម្រកដើម្បីសម្រួលប្រតិបត្តិការ បង្កើនប្រសិទ្ធភាពធនធានឱ្យកាន់តែប្រសើរ និងជំរុញផលិតភាពជាប្រព័ន្ធកាន់ តែខ្ពស់ថែមទៀត ដោយបានធ្វើឱ្យធនាគាររបស់យើងកាន់តែមានភាពបត់ បែនខ្ពស់ ឆ្លើយតបបានឆាប់រហ័ស និងត្រៀមលក្ខណៈបានយ៉ាងល្អសម្រាប់ការ ផ្លាស់ប្តូរនាពេលអនាគត។

សុវត្ថិភាពនៅតែជាអាទិភាពកំពូលមួយរបស់យើងជានិច្ច។ នៅឆ្នាំ២០២៤ ធនាគារ យើងខ្ញុំសម្រេចបានស្តង់ដារសកលប្រកបដោយមោទនភាពសម្រាប់ការការពារ សុវត្ថិភាពនៃប្រតិបត្តិការ ដោយទទួលបាន “វិញ្ញាបនបត្រទទួលស្គាល់ស្តង់ដារ សុវត្ថិភាពទិន្នន័យឧស្សាហកម្មបណ្តុំទូទាត់ (PCI-DSS)” និង “វិញ្ញាបនបត្រ ទទួលស្គាល់លេខអត្តសញ្ញាណផ្ទាល់ខ្លួន (PCI-PIN)”។ ការទទួលបានការ ទទួលស្គាល់ទាំងនេះ ពង្រឹងបន្ថែមលើការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ របស់យើង ចំពោះការការពារទិន្នន័យរបស់អតិថិជន និងការផ្តល់ជូននូវបទពិសោធន៍សេវា ធនាគារដែលគួរឱ្យទុកចិត្ត និងប្រកបដោយសុវត្ថិភាព។

ក្រៅពីស្ថានភាពហិរញ្ញវត្ថុ ធនាគារយើងខ្ញុំនៅតែបន្តប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុង ការបង្កើតឥទ្ធិពលជាវិជ្ជមានចំពោះសង្គម។ នៅឆ្នាំ២០២៤ យើងខ្ញុំបានពង្រីក គំនិតផ្តួចផ្តើមការងារទទួលខុសត្រូវសង្គមរបស់យើង តាមរយៈគាំទ្រដល់ យុទ្ធនាការជាដើមលើ ការជួសជុលកែលម្អសាលាបឋមសិក្សាសត្វាម និង បរិច្ចាគសម្ភារសិក្សា និងបច្ចេកវិទ្យាដល់សាលាបឋមសិក្សានាគខ្មៅនៅក្នុង ខេត្តសៀមរាប។ តាមរយៈការបរិច្ចាគដែលធនាគារយើងខ្ញុំបានផ្តល់ជូនអង្គការ បេះដូងជប៉ុន បង្ហាញថា យើងខ្ញុំនៅតែបន្តរួមចំណែកលើកកម្ពស់លទ្ធភាពទទួល បានសេវាថែទាំសុខភាពនៅទូទាំងប្រទេសកម្ពុជាជាបន្តបន្ទាប់។


ចក្ខុវិស័យរបស់យើង គឺច្បាស់លាស់ណាស់៖ ក្លាយជាធនាគារដែលឈានមុខ គេ និងគួរឱ្យទុកចិត្តបំផុត ក្នុងការផ្តល់សេវាកម្មធនាគារពេញលេញនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា។ តាមរយៈវិធីសាស្ត្រធនាគារតែមួយ (One-Bank) ដែលទើបតែបានដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ យើងខ្ញុំកំពុងខិតខំកសាង

ប្រព័ន្ធអេកូឡូស៊ីធនាគារដែលផ្តោតលើអតិថិជន ដែលភ្ជាប់ទំនាក់ទំនងដោយ រលូនជាមួយអតិថិជន អាជីវកម្ម និងសហគមន៍នានា។ គំរូបែបប្រកបបញ្ចូលនេះ ត្រូវ បានបង្កើតឡើងដើម្បីជំរុញកំណើនហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងរូបភាព ព្រមទាំងដើម្បីបង្កើនទំនុកចិត្តពីសំណាក់គ្រប់ក្រុមអង្គភាពគាំពារកំពុងទាំងអស់។


ស្របតាមរបៀបវារៈបរិយាបន្នហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជា ធនាគារ យើងខ្ញុំកំពុងខិតខំប្រឹងប្រែងដើម្បីពង្រីកលទ្ធភាពទទួលបានសេវាធនាគារសម្រាប់ សហគមន៍ដែលមិនទាន់មានសេវាធនាគារគ្របដណ្តប់គ្រប់គ្រាន់ ដោយជំរុញការ ពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច និងរួមចំណែកដល់ការបង្កើតសង្គមប្រកប ដោយសមធម៌កាន់តែប្រសើរជាងមុន។ យើងមិនត្រឹមតែចាត់ទុកកិច្ចការនេះ ជាទំនួលខុសត្រូវរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែនេះជាឱកាសយុទ្ធសាស្ត្រដើម្បី សម្រេចសក្តានុពលពេញលេញរបស់កម្ពុជាថែមទៀតផង។


ដោយការសម្លឹងឆ្ពោះទៅមុខ យើងខ្ញុំមានសុទិដ្ឋិនិយមចំពោះអនាគត។ យើងខ្ញុំ នឹងបន្តវិនិយោគលើធនធានមនុស្ស បច្ចេកវិទ្យា និងភាពជាដៃគូរបស់យើង ដោយធានាថា ធនាគារ ស្ថាបនា នៅតែបន្តមានភាពបត់បែនខ្ពស់ ការច្នៃប្រឌិត និងបង្កើតឥទ្ធិពលជាវិជ្ជមាននៅក្នុងបរិបទពិភពលោកដែលកំពុងមានការវិវឌ្ឍ យ៉ាងឆាប់រហ័សនេះ។ យើងខ្ញុំនៅតែបន្តផ្តោតលើការផ្តល់គុណតម្លៃរយៈពេល វែងសម្រាប់ភាគហ៊ុនិករបស់យើង ដោយការកសាងទំនាក់ទំនងពេញមួយ ជីវិតជាមួយអតិថិជនរបស់យើង និងលើកកម្ពស់វិបុលភាពសម្រាប់សហគមន៍ របស់យើង។

ជាចុងក្រោយ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រ ដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ចអំណោយផលសម្រាប់កំណើន និងការ អភិវឌ្ឍន៍នៅកម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិករបស់យើងដែល បានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តបំពេញការងារ។ ការជឿទុកចិត្តរបស់ ភាគហ៊ុនិក អតិថិជន និងដៃគូរបស់យើង គឺជាកត្តាជំរុញទឹកចិត្តដល់យើងខ្ញុំក្នុង ការបំពេញការងារជារៀងរាល់ថ្ងៃ។


លោក ហ៊ុន ហ្គី. ម៉ូលដី
ប្រធាននាយកប្រតិបត្តិ

របៀបសម្ព័ន្ធជនាគារ





ក្រុមប្រឹក្សាភិបាល



បណ្ឌិត HAN CHANG-WOO
ប្រធានក្រុមប្រឹក្សាភិបាល

លោកបណ្ឌិត HAN CHANG-WOO ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន MARUHAN Corporation ក្នុងប្រទេសជប៉ុនដែលកំពុងធ្វើការផ្គត់ផ្គង់ និងរៀបចំសម្ភារកម្សាន្តជាច្រើនប្រភេទដូចជា៖ ទីលានវាយកូនហ្គោល ទីលានហាត់វាយកូនហ្គោល កន្លែងបោះបូលីង មជ្ឈមណ្ឌលហ្គេម ភោជនីយដ្ឋាន និង Pachinko Parlors (Pinball របស់ជប៉ុន)។ លោកបណ្ឌិត បានបង្កើតក្រុមហ៊ុន MARUHAN Corporation ក្នុងឆ្នាំ១៩៥៧ និងបានធ្វើឱ្យអាជីវកម្មមួយនេះមានការវិវឌ្ឍយ៉ាងលឿនដែលបានទទួលចំណូលក្នុងការលក់សរុបជាង ២៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ក្រុមហ៊ុន MARUHAN Corporation ត្រូវបានស្គាល់ថាជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យឧស្សាហកម្មក្នុងប្រទេសជប៉ុន។ ភាពជោគជ័យនៃការរីកចម្រើនផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន គឺកើតចេញពីការប្តេជ្ញាចិត្តក្នុងការប្រកួតប្រជែងខ្ពស់របស់លោកបណ្ឌិត HAN និងជំនឿចិត្តជឿជាក់ក្នុងការបំពេញតាមតម្រូវចិត្តរបស់អតិថិជន។ បច្ចុប្បន្ន លោកបណ្ឌិត កំពុងចូលរួមយ៉ាងសកម្មជាមួយសមាគមមួយចំនួនក្នុងនាមជាទីប្រឹក្សាភិបាលសន្និសីទនិវត្តន៍ Han Chang-Woo Tetsu ប្រធានសមាគម Kyoto UNESCO Association ប្រធានសមាគម United Nations Association of Japan Kyoto Headquarters ប្រធាន Tokyo Philharmonic ប្រធានក្រុមប្រឹក្សាភិបាល World Federation of Korean Chambers of Commerce and Industry និងទីប្រឹក្សាភិបាលសន្និសីទ Central Association of Japan-Korea Friendship Societies ។ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ លោកជាអភិបាលតំណាង និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Taiheiyo Club, Inc. ដែលជា បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MARUHAN Corporation ទទួលបន្ទុកលើការគ្រប់គ្រងទីលានវាយកូនហ្គោលចំនួន ១៨ នៅប្រទេសជប៉ុន និងជាទីកន្លែងសម្រាប់ប្រារព្ធការប្រកួតជើងឯកវាយកូនហ្គោលលំដាប់ពិភពលោកជាប្រចាំ។ លោកបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនយោបាយពីសាកលវិទ្យាល័យ Hosei នៅឆ្នាំ១៩៨៣។



លោក HAN KEN
អនុប្រធានក្រុមប្រឹក្សាភិបាល

លោក HAN KEN បានប្រើការជាមួយក្រុមហ៊ុន MARUHAN Corporation ក្នុងឆ្នាំ២០០០ បន្ទាប់ពីលោកបានធ្វើការនៅក្រុមហ៊ុនមូលធនបំរុង Nomura តាំងពីឆ្នាំ១៩៩៨។ នៅឆ្នាំ២០០៧ លោកត្រូវបានចាត់តាំងជាអភិបាលនៃក្រុមហ៊ុន MARUHAN Corporation ហើយនៅឆ្នាំ២០១៤ ជាអភិបាលប្រតិបត្តិ។ នៅឆ្នាំ២០២០ លោកត្រូវបានចាត់តាំងជាតំណាងអភិបាលប្រចាំតំបន់។ នៅឆ្នាំ២០២១ លោកត្រូវបានចាត់តាំងជាប្រធានក្រុមហ៊ុនហិរញ្ញវត្ថុនៃក្រុមហ៊ុន MARUHAN Corporation ។ លោកក៏មានតួនាទីជាអភិបាលផ្នែកគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន MARUHAN Investment Asia Pte. Ltd ដែលមានស្នាក់ការកណ្តាលស្ថិតនៅក្នុងប្រទេសសិង្ហបុរី។ លោកគ្រប់គ្រងក្រុមហ៊ុនបុត្រសម្ព័ន្ធហិរញ្ញវត្ថុដូចជា ធនាគារ ស្ថាបនា ភីអិលស៊ី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនា លីមីតធីត នៅប្រទេសមីយ៉ាន់ម៉ា និងម៉ាវហាន់ធនាគារ ជប៉ុន នៅប្រទេសឡាវ។ នៅខែមិថុនា ឆ្នាំ២០២៣ លោកត្រូវបានតែងតាំងជាអភិបាល នៃក្រុមហ៊ុន Taiheiyo Club, Inc. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MARUHAN Corporation ទទួលបន្ទុកលើការគ្រប់គ្រងទីលានវាយកូនហ្គោលចំនួន ១៩ នៅប្រទេសជប៉ុន និងជាទីកន្លែងសម្រាប់ប្រារព្ធការប្រកួតជើងឯកវាយកូនហ្គោលលំដាប់ពិភពលោកជាប្រចាំ។ លោកក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ ពីសាកលវិទ្យាល័យ DOSHISHA នៅឆ្នាំ១៩៩៧។



លោក Naoya Hiramatsu
អភិបាល

លោក Naoya Hiramatsu បានចាប់ផ្តើមអាជីពការងារនៅធនាគារ Mitsubishi UFJ ក្នុងទីក្រុងតូក្យូក្នុងឆ្នាំ ១៩៨៨។ ក្នុងរយៈពេល ៣៥ ឆ្នាំ លោកមានបទពិសោធការងារយ៉ាងច្រើនក្នុងនាមជានាយកប្រតិបត្តិនៅក្នុងវិស័យធនាគារ និងផ្នែកសាជីវកម្ម។

អាជីពការងាររបស់លោកនៅ MUFG រាប់បញ្ចូលទាំងបទពិសោធការងារក្រៅប្រទេសអស់រយៈពេល ១៦ ឆ្នាំនៅទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរី ដែលលោកបានកាន់មុខតំណែងផ្នែកធនាគារ ផ្នែកផែនការសាជីវកម្ម ផ្នែកហិរញ្ញវត្ថុ ផ្នែកធនធានមនុស្ស ផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា និងផ្នែកគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ។ លើសពីនេះ លោកបានបង្កើតយុទ្ធសាស្ត្រ ដើម្បីឱ្យបុគ្គលិកក្នុងស្រុកចូលរួម ក្នុងដំណើរការគ្រប់គ្រង អនុវត្តកំណែទម្រង់អភិបាលកិច្ចសំខាន់ៗ និងធ្វើឱ្យមានធនាគារលើឆាកអន្តរជាតិកាន់តែលេចធ្លោ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ធនាគារ ដែលជាផ្នែកដ៏សំខាន់ក្នុងការរួមចំណែកដល់ការពង្រីកប្រតិបត្តិការ។

នៅឆ្នាំ២០១៩ លោក Hiramatsu បានផ្លាស់ទៅបម្រើការងារនៅ Nippon Paint Group ដែលលោកបានដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់គ្រុបឱ្យទៅកាន់សកលភាវូបនីយកម្ម។ ក្នុងនាមជាអនុប្រធាន និងជានាយកប្រតិបត្តិសាជីវកម្មនៅ Nippon Paint Automotive Coatings Co., Ltd. លោកបានដឹកនាំកំណែទម្រង់ហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធ បង្កើតតំបន់អាជីវកម្មថ្មីៗ និងពង្រឹងមូលដ្ឋានគ្រឹះនៃការគ្រប់គ្រង។ លើសពីនេះ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាស៊ីម៉ង់ត៍ និងការផ្លាស់ប្តូរឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម លោក Hiramatsu បានបង្កើនផលិតភាព បង្កើនក្រុមហ៊ុនឱ្យទទួលបានប្រាក់ចំណេញ និងសម្រេចបាននូវកំណើនយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

នៅឆ្នាំ២០២៤ លោក Hiramatsu បានចូលរួមជាមួយក្រុមហ៊ុន MARUHAN Corporation ជាមន្ត្រីសាជីវកម្ម ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យស្ថាប័នហិរញ្ញវត្ថុសាខានៅក្រៅប្រទេស និងផ្តល់ការគាំទ្រសម្រាប់ការផ្តួចផ្តើមយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍអាជីវកម្ម និងកំណែទម្រង់ស្ថាប័ន។

នៅក្នុងឆ្នាំ២០២៥ លោក Hiramatsu ត្រូវបានតែងតាំង ជាមន្ត្រីសាជីវកម្មជាន់ខ្ពស់ នៅក្រុមហ៊ុន MARUHAN Corporation។



ឯកឧត្តម គឹម វ៉ាដា
អភិបាលឯករាជ្យ

ឯកឧត្តម គឹម វ៉ាដា មានបទពិសោធការងាររយៈពេលជាង ៣៧ ឆ្នាំ នៅធនាគារជាតិ នៃកម្ពុជាដោយចាប់ផ្តើមពីតំណែងជាប្រធានការិយាល័យ នៅសាខាខេត្តកណ្តាលរបស់ធនាគារជាតិ នៃកម្ពុជា រហូតក្លាយជាអគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា។ ក្នុងអំឡុងពេលបំពេញការងារនៅធនាគារជាតិ ឯកឧត្តម បានទទួលបន្ទុក និងមានតួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនជាមួយនឹងបទពិសោធន៍ទូលំទូលាយក្នុងវិស័យធនាគារដោយរួមបញ្ចូលទាំងផ្នែកគ្រប់គ្រងហានិភ័យ (ហានិភ័យទីផ្សារ ហានិភ័យឥណទា ហានិភ័យសន្ទនីយភាព និងហានិភ័យប្រតិបត្តិការជាដើម) អភិបាលកិច្ច និងយុទ្ធសាស្ត្រ អាជីវកម្ម។ ឯកឧត្តមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំប្រព័ន្ធធនាគារនៅកម្ពុជាឡើងវិញយ៉ាងជោគជ័យក្នុងអំឡុងទសវត្សរ៍ឆ្នាំ២០០០ ក្នុងការបង្កើតឱ្យមានប្រព័ន្ធធនាគារមួយដែលមានលក្ខណៈប្រកួតប្រជែង និងប្រកបដោយសុវត្ថិភាពក្រោមការត្រួតពិនិត្យ និងគ្រប់គ្រងយ៉ាងល្អ ព្រមទាំងបានបង្កើតឱ្យមានការកេណ្ឌប្រមូលប្រាក់បញ្ញើយ៉ាងមានប្រសិទ្ធភាពសម្រាប់ផ្តល់ហិរញ្ញប្បទាន ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម គឹម វ៉ាដា ទទួលបានបរិញ្ញាបត្រផ្នែកច្បាប់ក្នុងឆ្នាំ១៩៧៥ បរិញ្ញាបត្រផ្នែកធនាគារ ក្នុងឆ្នាំ១៩៨៥ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច ជំនាញហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី នៅឆ្នាំ២០០៣។ ឯកឧត្តមធ្លាប់ធ្វើជាសាស្ត្រាចារ្យ និងជាវគ្គិនៅសាកលវិទ្យាល័យល្បីៗមួយចំនួននៅក្នុងប្រទេសកម្ពុជា។

លើសពីនេះ ក្នុងអំឡុងពេល ១០ ឆ្នាំចុងក្រោយនេះ លោកបានចូលរួមយ៉ាងសកម្មក្នុងនាមជាវគ្គិនុស្សនិស្សិតស្និសីទសិក្ខាសាលាជាតិ និងអន្តរជាតិជាច្រើនដែលទាក់ទងនឹងក្របខណ្ឌបទប្បញ្ញត្តិច្បាប់ ការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងសេវាកម្មធនាគារចល័ត និងបរិយាបន្នហិរញ្ញវត្ថុ។ ចំពោះការងារអន្តរជាតិលោកបានទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឥណទានកសិកម្ម និងជនបទប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APRACA) ពីខែកក្កដា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៤ និងជាសមាជិកប្រតិបត្តិ នៃសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (AFI) ពីខែមករា ឆ្នាំ ២០១៥ ដល់ខែមិថុនា ឆ្នាំ ២០១៧ ផងដែរ។



ឯកឧត្តម SHINOHARA KATSUHIRO
អភិបាលឯករាជ្យ

ឯកឧត្តម SHINOHARA KATSUHIRO ធ្លាប់មានប្រវត្តិរស់នៅប្រទេសកម្ពុជាជាង ៥០ឆ្នាំកន្លងមកហើយ។ នៅឆ្នាំ១៩៦៧ គាត់បានមកដល់ប្រទេសកម្ពុជាលើកដំបូងក្នុងនាមជាមន្ត្រីការទូតរបស់ជប៉ុន និងបានចំណាយពេល ២ឆ្នាំដំបូង រស់នៅក្នុងវត្តខណ្ឌលោមក្នុងរាជធានីភ្នំពេញដែលក្នុងនោះ លោកបានចំណាយពេល ៧ខែ បួសជាព្រះសង្ឃដើម្បីសិក្សាភាសា និងវប្បធម៌ខ្មែរ មុនពេលចូលកាន់មុខដំណែងជាមន្ត្រីលេខានៅស្ថានទូតជប៉ុនក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីឯកឧត្តមបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជា ក្នុងនាមជាអគ្គនាយកប្រឹក្សាស្ថានទូតជប៉ុន (ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ១៩៩៤ និងពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៤) ឯកឧត្តម បានបង្កើតចំណងមិត្តភាពជាមួយប្រទេសកម្ពុជាយ៉ាងរឹងមាំក្នុងតួនាទីជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជាចាប់ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០០៩។ ចាប់ពីខែធ្នូ ឆ្នាំ២០១២ មក ឯកឧត្តម គឺជាអភិបាលឯករាជ្យរបស់ធនាគារ ស្ថាបនា ហើយលោកក៏ជាសមាជិកគណៈកម្មការកម្រិតក្រុមប្រឹក្សាភិបាល។ បច្ចុប្បន្ន លោកជាប្រធានតំណាងនៃអង្គការ NGO មូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF) នៃប្រទេសជប៉ុន ដែលមានទីតាំងនៅរាជធានីភ្នំពេញ។



លោក John Gerard Williams
អភិបាលឯករាជ្យ

ជាមួយនឹងប្រវត្តិការងារថ្នាក់អន្តរជាតិ និងបទពិសោធន៍ជាមួយកម្រិតបុគ្គលិកជាន់ខ្ពស់ផ្នែកធនធានមនុស្សយ៉ាងទូលំទូលាយ លោក Williams បានចាប់ផ្តើមអាជីពការងារនៅក្នុងឧស្សាហកម្មសេវាហិរញ្ញវត្ថុ ក្នុងឆ្នាំ១៩៨៦។ ក្នុងអាជីពការងារមួយដែលមានរយៈពេល ៣៦ឆ្នាំ លោក Williams មានតួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកធនធានមនុស្សទាំងក្នុងស្រុក និងក្រៅស្រុក។ លោក Williams មានបទពិសោធន៍យ៉ាងច្រើនក្នុងការបំពេញការងារជាមួយនាយកប្រតិបត្តិជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាលដែលប្រកបដោយវិជ្ជាជីវៈ។

ក្រៅពីនៅទីក្រុងឡុងដ៍ លោក Williams បានចំណាយពេលលើអាជីពការងាររបស់លោកនៅទីក្រុងជាច្រើនដូចជា អាំស្វែដាំ តូក្យូ ហុងកុង និងសិង្ហបុរី។ លោកក៏បានបំពេញការងារនៅក្នុងក្រុមហ៊ុនឯកជនជាច្រើន ហើយលោកបានរៀនសូត្រ និងសម្របខ្លួនតាមបរិបទការងារនីមួយៗបានយ៉ាងល្អ។

លោក Williams មានសមត្ថភាពខ្ពស់ក្នុងការកសាង អភិវឌ្ឍ និងដឹកនាំក្រុមការងារធនធានមនុស្សក្នុងការជ្រើសរើសថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រាកដថាពួកគេអាចសម្របខ្លួន និងបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកយល់ច្បាស់អំពីភាពខុសគ្នានៃវប្បធម៌ និងភាពចម្រុះនៃជាតិសាសន៍។ លោកធ្លាប់បានដឹកនាំគម្រោងអន្តរជាតិសំខាន់ៗក្នុងផ្នែកជាច្រើនដូចជា សំណង និងអត្ថប្រយោជន៍បុគ្គលិក ការជ្រើសរើសបុគ្គលិក ការផ្លាស់ប្តូរចរន្តនៃក្រុមហ៊ុន ការគ្រប់គ្រងបុគ្គលិក និងបុគ្គលិកជំនាញៗមកពីបរទេស។ ក្នុងបទពិសោធន៍ការងារ លោកបានធ្វើការជាមួយក្រុមហ៊ុន Swiss Re ធនាគារ Kleinwort Benson ធនាគារ ING ក្រុមហ៊ុន Daiwa Capital Markets និង ធនាគារ MUFG ។

នៅចុងឆ្នាំ២០២២ លោក Williams បានសម្រេចចិត្តលាឈប់ពីការងារសាជីវកម្មរបស់លោក ហើយនៅក្នុងឆ្នាំ២០២៣ លោកបានបង្កើតអាជីវកម្មផ្ទាល់ខ្លួនដោយផ្តោតសំខាន់ទៅលើ ការបង្កាត់បង្រៀន ការសម្របសម្រួល និងការងារប្រឹក្សាផ្នែកធនធានមនុស្ស។

លោកគឺជាគ្រូបង្វឹកជំនាញដ៏មានគុណសម្បត្តិមួយរូប នៅសហព័ន្ធគ្រូបបង្វឹកអន្តរជាតិ និងមានការផ្តល់កិត្តិយសជាអ្នកសម្របសម្រួលដោយមជ្ឈមណ្ឌលដោះស្រាយវិវាទប្រកបដោយប្រសិទ្ធភាព (CEDR)។

ក្នុងឆ្នាំ២០២៤ លោក Williams បានចូលរួមជាមួយធនាគារ ស្ថាបនា ភីអិលស៊ី ក្នុងនាមជាអភិបាលឯករាជ្យ និងជាប្រធានគណៈកម្មការតែងតាំង និងផ្តល់តម្លៃការ។



គណៈ គ្រប់គ្រងប្រតិបត្តិ

គណៈគ្រប់គ្រងប្រតិបត្តិ



លោក ហែន ហ្គី. ម៉ូលដី
ប្រធាននាយកប្រតិបត្តិ

បច្ចុប្បន្ននេះ លោក ហែន ហ្គី. ម៉ូលដី គឺជាប្រធាននាយកប្រតិបត្តិ នៃ ធនាគារ ស្ថាបនា ភីអិលស៊ី។ លោក ហែន គឺជាថ្នាក់ដឹកនាំដែលទទួលបានសមិទ្ធផល ជាច្រើនជាមួយនឹងបទពិសោធការងារអស់រយៈពេលជាង ៤០ឆ្នាំ ក្នុងសេវា ហិរញ្ញវត្ថុបុគ្គល និងធនាគារវិនិយោគ ហើយលោក ហែន មានជំនាញ និងបទ ពិសោធយ៉ាងទូលំទូលាយលើការគ្រប់គ្រងយុទ្ធសាស្ត្រ និងការផ្លាស់ប្តូរ ហានិភ័យឥណទាន និងរចនាសារ។ លោក ហែន មានកំណត់ត្រាដែលបាន បង្ហាញឱ្យឃើញពីជោគជ័យនៃការផ្លាស់ប្តូរ និងការពង្រីកអាជីវកម្មក្នុង រយៈពេលដ៏ខ្លី ពោលគឺការដឹកនាំអាជីវកម្មដែលមានទ្រព្យសកម្មរាប់ពាន់ លានដុល្លារអាមេរិកនៅក្នុងទីផ្សារផ្សេងៗគ្នាជាច្រើន។

លោក ហែន បានចាប់ផ្តើមអាជីពការងារនៅក្នុងឆ្នាំ១៩៨២ នៅធនាគារ ABN Amro ដែលលោកបានបម្រើការងារ និងកាន់តួនាទីជាច្រើននៅក្នុងប្រទេស ហូឡង់ ឥណ្ឌា ប្រេស៊ីល ឥណ្ឌូនេស៊ី កូឡុំប៊ី រូម៉ានី និងអាហ្វ្រិកខាងត្បូង។

មុនពេលលោក ហែន ចូលបម្រើការងារនៅ ធនាគារ ស្ថាបនា លោកបានកាន់ តំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៃ Devshack International (“DSI Group”) ជាកន្លែងដែលលោកបានបង្កើត និងអនុវត្តយុទ្ធសាស្ត្រសម្រាប់ទីផ្សារ នៅក្នុងតំបន់ Sub-Saharan។ លោក ក៏បានកាន់តួនាទីជាប្រធាននាយក ប្រតិបត្តិរបស់ធនាគារជាតិពាណិជ្ជកម្មហ្ស៊ីប៊ី (“Zanaco”) នៅប្រទេសហ្ស៊ីប៊ី ជា ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Rabo Development នៅប្រទេស ហូឡង់ និងជាប្រធាននាយកប្រតិបត្តិនៅធនាគារ PT RaboBank នៅប្រទេស ឥណ្ឌូនេស៊ី ហើយលោកមានបទពិសោធការងារជាច្រើនក្នុងការធ្វើការងារក្នុង ទ្វីបចំនួន ៤ ដូចជា អាស៊ី អឺរ៉ុប អាមេរិកខាងត្បូង និងអាហ្វ្រិក។



លោក អាលវីដ ស្វាកសិនប័ក
អនុប្រធាននាយកប្រតិបត្តិ

លោក អាលវីដ ស្វាកសិនប័ក ជាអនុប្រធាននាយកប្រតិបត្តិ នៃធនាគារ ស្ថាបនា ភីអិលស៊ី ដែលមានបទពិសោធជាង ២៥ឆ្នាំ ក្នុងសេវាធនាគារអន្តរជាតិ និងការប្រឹក្សាលើផ្នែកគ្រប់គ្រង ដែលលាតសន្ធឹងលើទីផ្សារអភិវឌ្ឍន៍ និងកំពុង អភិវឌ្ឍន៍។ លោកមានជំនាញយ៉ាងច្បាស់ទៅលើសេវាធនាគាររូបវន្តបុគ្គល និង សេវាធនាគារអាជីវកម្ម ការគ្រប់គ្រងទ្រព្យសម្បត្តិ និងគំនិតផ្តួចផ្តើមលើការ ផ្លាស់ប្តូរយុទ្ធសាស្ត្រ រួមទាំងការអភិវឌ្ឍផ្នែកឌីជីថល ការវិភាគទិន្នន័យ និងការ គ្រប់គ្រងហានិភ័យ។

ជាមួយនឹងចំណេះចំណូលចិត្តចំពោះការច្នៃប្រឌិត និងការអភិវឌ្ឍផ្នែកឌីជីថល លោក អាលវីដ នឹងមកគ្រប់គ្រង និងដឹកនាំផ្នែកសេវាធនាគាររូបវន្តបុគ្គល សេវា ធនាគារឌីជីថល និងសេវាធនាគារអាជីវកម្ម នៅធនាគារ ស្ថាបនា ដើម្បីជំរុញ កំណើនប្រកបដោយនិរន្តរភាព និងភាពជោគជ័យផ្នែកពាណិជ្ជកម្ម។

បទពិសោធយ៉ាងច្រើនកន្លងមករបស់ លោក អាលវីដ រួមមាន ការដឹកនាំ យុទ្ធសាស្ត្រឌីជីថល និងការអភិវឌ្ឍនៅធនាគារ United Overseas (UOB) និងបម្រើការងារជាទីប្រឹក្សាផ្នែកគ្រប់គ្រងនៅក្រុមហ៊ុន Arete Financial Partners ក្នុងប្រទេសសិង្ហបុរី។ តាមរយៈអាជីពការងាររបស់លោក លោក មានតួនាទី និងតំណែងជាថ្នាក់គ្រប់គ្រងជាន់ខ្ពស់នៅធនាគារ Citibank ប្រចាំសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី។

លោក អាលវីដ បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី Melbourne Business School និងបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ផ្នែកហិរញ្ញវត្ថុ និងបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចពីមហាវិទ្យាល័យ William & Mary។



លោក មីរមីតូ យ៉ូស៊ីហារុ
អនុប្រធាននាយកប្រតិបត្តិ

លោក មីរមីតូ យ៉ូស៊ីហារុ បានចូលបម្រើការងារនៅធនាគារ ស្ថាបនា នៅខែធ្នូ ឆ្នាំ២០២៤ ជាអនុប្រធាននាយកប្រតិបត្តិ។ លោក មីរមីតូ មានបទពិសោធន៍ជាង ៣០ឆ្នាំ ក្នុងវិស័យធនាគារពាណិជ្ជ ពេលចាប់តាំងពីលោកបានចូលបម្រើការងារនៅធនាគារ Sumitomo Bank Limited ក្រោយមកបានប្តូរទៅជាសាធារណៈប្រតិបត្តិ Sumitomo Mitsui Banking (SMBC) ក្នុងឆ្នាំ១៩៩៤។ លោកបានបម្រើការ និងមានតួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន រួមមាននៅប្រទេសជប៉ុន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ហ្វីលីពីន មុនលោកចូលបម្រើការងារនៅធនាគារ ស្ថាបនា។

បច្ចុប្បន្ន លោក មីរមីតូ មានតួនាទីដឹកនាំ និងគ្រប់គ្រងនាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានរចនាសម្ព័ន្ធ នាយកដ្ឋានរដ្ឋបាល ផ្នែកលទ្ធកម្ម នាយកដ្ឋានសន្តិសុខព័ត៌មានវិទ្យា ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានហិរញ្ញវត្ថុ ផ្នែកគ្រប់គ្រងប្រសិទ្ធភាព និងផលិតភាពការងារ និងគ្រប់គ្រងហានិភ័យ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោកចំពោះអតិថិជន និងប្រទេសកម្ពុជា ដោយផ្អែកលើបទពិសោធន៍ជាង ១០ឆ្នាំ របស់លោកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក មីរមីតូ បានទទួលសញ្ញាបត្រអនុបណ្ឌិត និងបរិញ្ញាបត្រផ្នែកវិស្វកម្មពីសាកលវិទ្យាល័យ Osaka។



លោក សៀង សេរី
នាយកប្រតិបត្តិ រដ្ឋបាល

លោក សៀង សេរី មានបទពិសោធន៍ជាង ២៥ឆ្នាំ ជាមួយស្ថាប័នហិរញ្ញវត្ថុជាច្រើន និងក្រុមហ៊ុន FMCG អន្តរជាតិ។ មុនពេលលោកត្រលប់មកបម្រើការងារនៅធនាគារ ស្ថាបនា គឺអិលស៊ី ជានាយកប្រតិបត្តិ រដ្ឋបាល នៅខែមករា ឆ្នាំ២០២៣ លោកត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃ ស្ថាបនា លីមីតធីត ក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើនេះទៅទៀត លោកបានធ្លាប់បម្រើការងារនៅធនាគារជប៉ុន MARUHAN ក្នុងឆ្នាំ២០០៨ ជានាយកសាខា និងបានអភិវឌ្ឍអាជីពការងាររបស់លោកក្នុងតួនាទីផ្សេងៗជាច្រើនទៀតរួមមាន៖ នាយកសាខាស្នាក់ការកណ្តាល នាយកផ្នែកលក់ នាយកស្ថាប័នហិរញ្ញវត្ថុ នាយកប្រតិបត្តិរដ្ឋបាល និងប្រធាននាយកប្រតិបត្តិ។

លោក សេរី បានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យ MAHARISHI Vedic ក្នុងឆ្នាំ១៩៩៧ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មក្នុងឆ្នាំ២០០៨ ពីសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី។ ក្នុងដំណើរអាជីពការងាររបស់លោក លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាតិ និងអន្តរជាតិជាច្រើនដែលទាក់ទងទៅនឹងធនាគារធុរកិច្ច។ លើសពីនេះទៅទៀត លោកត្រូវបានទទួលស្គាល់ជាសមាជិកក្រុមប្រឹក្សាភិបាលដែលមានវិជ្ជាជីវៈពីវិទ្យាស្ថាន Myanmar Institute of Directors (MIoD) ក្នុងឆ្នាំ២០២០។

គណៈគ្រប់គ្រងប្រតិបត្តិ



លោក ម៉េង វាសនា
នាយកប្រតិបត្តិហានិភ័យ

លោក ម៉េង វាសនា មានបទពិសោធន៍ជាង ១៧ឆ្នាំ នៅក្នុងវិស័យធនាគារ និងក្រុមហ៊ុនសេវាហិរញ្ញវត្ថុជាតិមួយ។ លោកធ្លាប់ជាប្រធានផ្នែកសេវាហិរញ្ញវត្ថុនៅក្រុមហ៊ុន Pricewaterhouse Coopers ក្នុងប្រទេសកម្ពុជា មុននឹងលោកបានចូលបម្រើការនៅ ម៉ារូហាន់ ធនាគារ ជប៉ុន នៅខែមេសា ឆ្នាំ២០១២ ក្នុងតំណែងជានាយកសេវាហិរញ្ញវត្ថុ និងបន្ទាប់មកកាន់តំណែងផ្សេងទៀត ដូចជាប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យសាធារណៈ និងប្រធាននាយកដ្ឋានឥណទាន មុនពេលការរួមបញ្ចូលគ្នារវាង ម៉ារូហាន់ ធនាគារ ជប៉ុន និង ស្ថាបនា លីមីតធីត ក្លាយទៅជាធនាគារពាណិជ្ជ កាលពីខែមេសា ឆ្នាំ២០១៦។ លោកក៏បានបន្តបម្រើការជាប្រធាននាយកដ្ឋានឥណទានអាជីវកម្មរហូតដល់លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិហានិភ័យ នៅខែមេសា ឆ្នាំ២០២០។ លោក វាសនា ទទួលបានវិញ្ញាបនបត្រផ្នែករដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាល័យគ្រប់គ្រងក្នុងឆ្នាំ២០០២។ លោកបានប្រឡងជាប់ និងក្លាយទៅជាសមាជិក ACCA ក្នុងឆ្នាំ២០០៩ និង FCCA ក្នុងឆ្នាំ២០១៤។ នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ លោកទទួលបាន “Certified Expert in Risk Management” ដោយសញ្ញាបត្រចេញពី Frankfurt School of Finance and Management ប្រទេសអាល្លឺម៉ង់។



លោក ហុង ឡុងឌី
នាយកប្រតិបត្តិសេវាកម្មផ្ទៃក្នុង

លោក ហុង ឡុងឌី មានបទពិសោធន៍ធ្វើការជាច្រើនឆ្នាំ នៅក្នុងវិស័យធនាគារ និងនៅក្រុមហ៊ុនគណនេយ្យធំៗនៅប្រទេសកម្ពុជា។ មុនពេលចូលបម្រើការនៅ ធនាគារ ស្ថាបនា លោកគឺជាសេវាករនៅ PricewaterhouseCoopers ក្នុងប្រទេសកម្ពុជាផ្នែក Assurance and Advisory។ លោកបានបម្រើសេវាដល់អតិថិជនជាច្រើន ជាពិសេស នៅឧស្សាហកម្មទូរគមនាគមន៍ និងធនាគារ។ នៅឆ្នាំ២០១៣ លោក ឡុងឌី ចូលបម្រើការនៅ ម៉ារូហាន់ ធនាគារ ជប៉ុន ជាប្រធានសេវាកម្មផ្ទៃក្នុងរហូតដល់ការរួមបញ្ចូលគ្នានៅឆ្នាំ២០១៦ ជាធនាគារ ស្ថាបនា។ តាំងពីឆ្នាំ២០១៦ លោកបានដឹកនាំកិច្ចការងារផ្សេងៗ រួមមាន ផ្នែកគ្រប់គ្រងហានិភ័យ និងការអនុលោមប្រតិបត្តិការផ្នែកហានិភ័យទីផ្សារ ព្រមទាំងសេវាកម្មផ្ទៃក្នុង។ លោក ឡុងឌី ទទួលបានបរិញ្ញាបត្ររដ្ឋបាលពាណិជ្ជកម្ម ពីវិទ្យាស្ថានបច្ចេកវិទ្យា និងគ្រប់គ្រង ព្រមទាំងវិញ្ញាបនបត្រ CAT និង ACCA ពីសមាគមអ្នកជំនាញគណនេយ្យ ACCA និងវិញ្ញាបនបត្រអ្នកជំនាញផ្នែកគ្រប់គ្រងហានិភ័យពីសាលាហិរញ្ញវត្ថុ និងគ្រប់គ្រង Frankfurt នៅប្រទេសអាល្លឺម៉ង់។ លោកធ្លាប់ជាសមាជិកថ្នាក់ FCCA នៃស្ថាប័ន ACCA ព្រមទាំងជាសមាជិកនៃ IIAP និង KICPAA ផងដែរ។



លោក ណត់ ពេជ្រកោសា
នាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន

លោក ណត់ ពេជ្រកោសា មានបទពិសោធបច្ចេកវិទ្យាជាង ២០ឆ្នាំ ជាមួយក្រុមហ៊ុនអន្តរជាតិ និងវិទ្យាស្ថានហិរញ្ញវត្ថុ។ មុននឹងចូលបម្រើការនៅធនាគារស្ថាបនា គាត់ជាប្រធានផ្នែកព័ត៌មានវិទ្យានៅធនាគារ J Trust រ៉ូយ៉ាល់។ លោកបានធ្វើការនៅធនាគារ ANZ និងធនាគារ J Trust រ៉ូយ៉ាល់អស់រយៈពេល៨ឆ្នាំ។ លោក កោសា ទទួលបានអនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាល័យនំរតុន និងបរិញ្ញាបត្រផ្នែកព័ត៌មានសេដ្ឋកិច្ចពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ។ លោកក៏ទទួលបានវិញ្ញាបនបត្រអន្តរជាតិនៅ ITIL COBIT CPISI អ្នកដឹកនាំការអនុវត្ត ISMS ISO 27001:2013 និងតម្រូវការ QMS ISO9001:2015។



លោក កុយ ចំរើនវិជ្ជា
នាយកប្រតិបត្តិ ប្រតិបត្តិការឥណទាន

លោក កុយ ចំរើនវិជ្ជា មានបទពិសោធបម្រើការងារក្នុងវិស័យធនាគាររយៈពេលជាង ១៦ឆ្នាំ ហើយមុនពេលចូលបម្រើការងារនៅធនាគារ ស្ថាបនា លោកបានបម្រើការងារនៅ ធនាគារ វឌ្ឍនៈ អស់រយៈពេលជាង ៨ឆ្នាំ។ លោកបានចូលបម្រើការងារជាមួយ ធនាគារ ស្ថាបនា ជាអនុប្រធាន នាយកដ្ឋានឥណទានក្នុងខែកញ្ញា ឆ្នាំ២០១៥ ក្រោយមកលោក ត្រូវបានតែងតាំងជានាយក នាយកដ្ឋានប្រតិបត្តិការឥណទាននៅខែមេសា ឆ្នាំ២០១៨ ដោយបានគ្រប់គ្រងផ្នែកជាច្រើន ដូចជា ផ្នែកការវិភាគ និងវាយតម្លៃឥណទានខ្នាតតូច និងមធ្យម និងឥណទានពាណិជ្ជកម្ម ផ្នែករដ្ឋបាលឥណទាន និងផ្នែកវាយតម្លៃទ្រព្យបញ្ចាំ។ អស់ជាច្រើនឆ្នាំកន្លងមកនេះ លោកបានដឹកនាំផ្នែកឥណទាន និងសម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរជាច្រើនផងដែរ។ លោកបានដឹកនាំក្រុមការងារគ្រប់គ្រងគម្រោងបានដោយជោគជ័យ ក្នុងការបង្កើត និងកំណត់ស្តង់ដារនៃផលិតផលឥណទាន និងមាត្រដ្ឋាននៅក្នុងប្រព័ន្ធធនាគារស្នូល និងអភិវឌ្ឍន៍វិធីប្រតិបត្តិការស្តង់ដារ គោលនយោបាយ កំណែទម្រង់ប្រតិបត្តិការ និងធ្វើអោយមានស្វ័យប្រវត្តិកម្ម។ លោកក៏បានដឹកនាំក្រុមការងាររដ្ឋបាលឥណទាន ដើម្បីកែលម្អគុណភាពទិន្នន័យនៅក្នុងប្រព័ន្ធធនាគារស្នូលដែលបានធ្វើឱ្យធនាគារ ស្ថាបនា បានទទួលពានរង្វាន់គុណភាពទិន្នន័យពីក្រុមហ៊ុន ក្រេឌីត ហ្ស៊ី (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) ក្នុងខែតុលា ឆ្នាំ២០១៧។ បច្ចុប្បន្ន លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិ ប្រតិបត្តិការឥណទាននៃធនាគារ ស្ថាបនា ក្នុងខែឧសភា ឆ្នាំ២០២២។ លោក វិជ្ជា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគ្រប់គ្រងនៅសាកលវិទ្យាល័យនំរតុន ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១០ និងទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រង ក្នុងឆ្នាំ២០០៧។

គណៈគ្រប់គ្រងប្រតិបត្តិ



អ្នកស្រី ឈឹម សំអុល
នាយិកាប្រតិបត្តិ នីតិកម្ម និងលេខាធិការ

អ្នកស្រី ឈឹម សំអុល គឺជាសមាជិកដ៏សំខាន់មួយរូបនៃគណៈគ្រប់គ្រងជាន់ខ្ពស់ ធនាគារ ស្ថាបនា ដែលនាពេលបច្ចុប្បន្ននេះ អ្នកស្រីមានតួនាទីជានាយិកាប្រតិបត្តិ នីតិកម្ម និងលេខាធិការ ដោយគ្រប់គ្រងនាយកដ្ឋានចំនួន ០២ រួមមាន៖ នាយកដ្ឋាននីតិកម្ម និងលេខាធិការដ្ឋាន។ សូមបញ្ជាក់ផងដែរថា អ្នកស្រី សំអុល ក៏ជាមេធាវី ដែលជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងបទពិសោធក្នុងរយៈពេលជាង ១០ឆ្នាំក្នុងការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ប្រកបដោយគុណភាព ក៏ដូចជាការទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជនទាំងក្នុងស្រុក និងក្រៅស្រុកដោយរួមមានទាំងការផ្តល់ប្រឹក្សាផ្នែកពាណិជ្ជកម្ម/រដ្ឋប្បវេណី និងព្រហ្មទណ្ឌដែលលើសពីនេះ អ្នកស្រី ក៏ជាមេធាវីមួយរូបដែលទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា ក្នុងការប្រឹក្សាយោបល់ផ្នែកច្បាប់ក្នុងវិស័យមូលបត្រកម្ពុជាផងដែរ។

ចំពោះប្រវត្តិការសិក្សា អ្នកស្រី សំអុល គឺជាបេក្ខបណ្ឌិតដែលកំពុងសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិកម្មច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យ Lumière Lyon 3 ។ អ្នកស្រី ក៏ជាអតីតនិស្សិតដែលទទួលបាន “អាហារូបករណ៍រាជរដ្ឋាភិបាលកម្ពុជា” ក្នុងកំឡុងឆ្នាំ២០០៤-២០០៨ សម្រាប់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យ Lumière Lyon 2។ លើសពីនេះ អ្នកស្រីក៏ទទួលបានបរិញ្ញាបត្រផ្នែកបង្រៀនភាសាអង់គ្លេសជាភាសាបរទេស (TEFL) ពីវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

បន្ថែមពីប្រវត្តិសិក្សាខាងលើ អ្នកស្រី សំអុល ទើបតែទទួលបានគុណវុឌ្ឍិពី CEDR Mediator នៃចក្រភពអង់គ្លេសនៅដើមឆ្នាំ២០២២ ហើយអ្នកស្រីក៏ជាសមាជិករបស់ SI Arb (Singapore Institute of Arbitration) តាំងពីឆ្នាំ២០១៧ ក៏ដូចជាអតីតនិស្សិតស្រាវជ្រាវនៅសាកលវិទ្យាល័យ National University of Singapore ក្នុងឆ្នាំ២០១០។



លោក ប៊ុន សារ៉ាឌី
នាយកប្រតិបត្តិផលិតផល

លោក ប៊ុន សារ៉ាឌី ត្រូវបានតែងតាំងជានាយកប្រតិបត្តិផលិតផលនៃធនាគារ ស្ថាបនា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ដែលមានតួនាទីដឹកនាំ និងគ្រប់គ្រងលើផលប៉ុន្តែ ការអនុវត្តផលិតផល និងសេវា ស្ថាបនា ព្រឹទ្ធរណ៍។ លោក សារ៉ាឌី មានបទពិសោធជាង ១៨ឆ្នាំ ក្នុងវិស័យធនាគារ និង៥ឆ្នាំជាមួយក្រុមហ៊ុនសវនកម្មអន្តរជាតិ PricewaterhouseCoopers (PwC) Cambodia ដែលមានតួនាទីជាសវនករខាងក្រៅ។

នៅធនាគារ ស្ថាបនា លោកបានកាន់តួនាទីជាច្រើនរួមមាន៖ នាយកផ្នែកប្រតិបត្តិការ នាយកគ្រប់គ្រងសាខា នាយករងប្រតិបត្តិសេវាធនាគាររូបវន្ត បុគ្គល និងនាយកប្រតិបត្តិផលិតផល។

មុនលោកចូលបម្រើការងារនៅធនាគារ ស្ថាបនា លោក សារ៉ាឌី ធ្លាប់កាន់តំណែងជានាយកផ្នែកគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការនៅធនាគារវឌ្ឍនៈ និងជាសវនករជាន់ខ្ពស់នៅធនាគារ កាណាឌីយ៉ា។

បន្ទាប់ពីលោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០០១ លោកបានចាប់ផ្តើមអាជីពការងារ ដែលមានតួនាទីជាសវនករជាន់ខ្ពស់នៅក្រុមហ៊ុន PWC ជាកន្លែងការងារ ដែលលោកទទួលបានបទពិសោធការងារដ៏មានតម្លៃក្នុងការអនុវត្តសវនកម្ម និងវិភាគហិរញ្ញវត្ថុ។ ជាមួយនឹងតួនាទី និងបទពិសោធយ៉ាងទូលំទូលាយក្នុងវិស័យធនាគារ លោក ប៊ុន សារ៉ាឌី នៅតែបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងភាពរីកចម្រើន និងភាពជោគជ័យដល់ធនាគារ ស្ថាបនា។



លោក យ៉ានីត
នាយកប្រតិបត្តិលក់ និងចែកចាយ

លោក យ៉ានីត ត្រូវបានតែងតាំងជានាយកប្រតិបត្តិលក់ និងចែកចាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។ លោកបានបម្រើការងារជានាយករងប្រតិបត្តិសេវាធនាគាររូបវន្តបុគ្គល នៃធនាគារ ស្ថាបនា ក្នុងខែមិថុនា ឆ្នាំ២០២៤។

លោក យ៉ានីត មានបទពិសោធន៍ ២០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារជាមួយនឹងកំណត់ត្រាការងារដ៏ឆ្លើយតបក្នុងផ្នែកផ្សេងៗ គ្រប់ស្ថានភាពរាប់បញ្ចូលទាំងកំណត់ត្រាការងារទាំងក្នុងស្រុក និងក្រៅស្រុក។

លោក យ៉ានីត មានបទពិសោធន៍ និងចំណេះដឹងយ៉ាងស្នាមដំណាលពីការលក់ឌីជីថល ការគ្រប់គ្រងគម្រោង ការអភិវឌ្ឍន៍ផលិតផលឥណទាន ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងផ្ទៃក្នុង ការបង្កើត និងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ។ បន្ថែមពីលើនេះ លោកក៏មានបទពិសោធន៍ និងជំនាញយ៉ាងពិសេសក្នុងការចាប់ផ្តើមអាជីវកម្ម ការអភិវឌ្ឍអាជីវកម្មឱ្យមានភាពរីកចម្រើន និងការគ្រប់គ្រងវិបត្តិដូចដែលលោកបានបង្ហាញឱ្យឃើញពីភាពជោគជ័យទាំងនោះនៅពេលដែលលោកបានបម្រើការងារជានាយកប្រតិបត្តិប្រតិបត្តិការនៅប្រទេសមីយ៉ាន់ម៉ា។

លោកយ៉ានីត ទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) និងវិញ្ញាបនបត្រគ្រប់គ្រងគម្រោងពីស្ថាប័នគ្រប់គ្រងសិងហ្គុរី។



លោក លី សាលីន
នាយកប្រតិបត្តិធនធានមនុស្ស

លោក លី សាលីន ចូលរួមជាមួយធនាគារ ស្ថាបនា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ជានាយកប្រតិបត្តិធនធានមនុស្ស។ លោកមានបទពិសោធន៍ជាង ១៥ឆ្នាំ ក្នុងវិស័យធនាគាររ៉ាប់រង និងធនាគារ។ មុនពេលចូលបម្រើការងារនៅធនាគារ ស្ថាបនា លោកបានចំណាយពេលជាង ៩ឆ្នាំ នៅក្រុមហ៊ុនធនាគាររ៉ាប់រងអាយុជីវិត ព្រូជិនសល កម្ពុជា ដឹកនាំនាយកដ្ឋានធនធានមនុស្ស ប្រចាំនៅប្រទេសកម្ពុជា ព្រមទាំងគ្រប់គ្រងទៅលើផ្នែកធនធានទេពកោសល្យ និងបង្កាត់បង្រៀនប្រចាំប្រទេសចំនួន ៣៨ រួមមាន កម្ពុជា មីយ៉ាន់ម៉ា និងឡាវ។ អំឡុងពេលបម្រើការងារនៅក្រុមហ៊ុនព្រូជិនសល កម្ពុជា លោកត្រូវបានចាត់តាំងឱ្យទៅបំពេញការងារនៅក្រុមហ៊ុន ព្រូជិនសល សិង្ហបុរី ក្នុងតួនាទីជានាយកផ្នែកគ្រប់គ្រងរង្វាន់ និងលទ្ធផលការងារអស់រយៈពេលជិត ៣ឆ្នាំ។

លោក សាលីន មានជំនាញយ៉ាងទូលំទូលាយក្នុងយុទ្ធសាស្ត្រធនធានមនុស្ស អនុលោមភាពក្នុងស្ថាប័ន ការកែប្រែ និងកំណែទម្រង់ដំណើរការការងារ ការអភិវឌ្ឍធនធានទេពកោសល្យ ការធ្វើផែនការបន្តវេន និងការវាយតម្លៃលើសមិទ្ធផលការងារ។ ភាពជាអ្នកដឹកនាំរបស់លោក នាំមកនូវឥទ្ធិពលវិជ្ជមានដល់នាយកដ្ឋានធនធានមនុស្ស ដោយធ្វើយ៉ាងណាឱ្យមានអនុលោមភាពរវាងយុទ្ធសាស្ត្រធនធានមនុស្ស និងយុទ្ធសាស្ត្រគោលដៅអាជីវកម្មរបស់ធនាគារ។

លោក សាលីន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Victoria University of Wellington ប្រទេសនូវវ៉ែលសេឡង់។

គណៈគ្រប់គ្រងប្រតិបត្តិ



លោក ស៊ុយ សុខលាង
នាយកប្រតិបត្តិ ប្រតិបត្តិការ

លោក ស៊ុយ សុខលាង ត្រូវបានតែងតាំងជានាយកប្រតិបត្តិ ប្រតិបត្តិការ នៃ ធនាគារ ស្ថាបនា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ លោកមានបទពិសោធការងារក្នុងវិស័យធនាគារពាណិជ្ជកម្មជាង ២០ឆ្នាំ ដែលលោកមានជំនាញយ៉ាងច្បាស់លើផ្នែក ព័ត៌មានវិទ្យា ផលិតផលឌីជីថល ប្រតិបត្តិការ និងការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ រួមមានការធ្វើទំនើបកម្មប្រព័ន្ធភាគី និងប្រព័ន្ធទូទាត់ផងដែរ។ ក្នុងតួនាទី ជាអគ្គនាយកប្រតិបត្តិ ប្រតិបត្តិការ នៃ ធនាគារ ស្ថាបនា ភីអិលស៊ី លោក សុខលាង នឹងធ្វើការគ្រប់គ្រង ដឹកនាំការងារប្រតិបត្តិការធនាគារទាំងមូល រួមមាន ប្រតិបត្តិការតាមរយៈសាខា ម៉ាស៊ីនអេធីអឹម ប័ណ្ណទូទាត់ប្រព័ន្ធឌីជីថល និងសេវាកម្មអតិថិជន ដើម្បីធានាបាននូវគុណភាពសេវាកម្មល្អប្រសើរ និងជំរុញអោយមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

មុនពេលចូលរួមជាមួយធនាគារ ស្ថាបនា លោក សុខលាង បានគ្រប់គ្រងប្រតិបត្តិការអាជីវកម្មនៅក្រុមហ៊ុន UnionPay International និងធ្លាប់ជាអ្នកគ្រប់គ្រងជាន់ខ្ពស់រយៈពេលជាង ៣ឆ្នាំ នៅធនាគារ ភ្នំពេញពាណិជ្ជដោយដឹកនាំនាយកដ្ឋានមួយចំនួន រួមមាន នាយកដ្ឋាន ព័ត៌មានវិទ្យា ប្រតិបត្តិការ និងមជ្ឈមណ្ឌលប័ណ្ណទូទាត់។ បន្ថែមពីនេះ លោកក៏ធ្លាប់បម្រើការងារនៅធនាគារ មេគង្គកម្ពុជា រយៈពេល ១០ឆ្នាំ ក្នុងតួនាទីជាអ្នកគ្រប់គ្រងទូទៅផ្នែកព័ត៌មានវិទ្យា ដោយធ្វើការដឹកនាំ និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា របស់ធនាគារទាំងមូលផងដែរ។

លោក សុខលាង បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។



លោក ថាវ ជាតសុភារិន
នាយកប្រតិបត្តិ សេវាកម្មធនាគារផ្នែកពាណិជ្ជកម្ម

លោក ថាវ ជាតសុភារិន ចូលរួមជាមួយធនាគារ ស្ថាបនា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ជានាយកប្រតិបត្តិ សេវាកម្មធនាគារផ្នែកពាណិជ្ជកម្ម។ លោកមានបទពិសោធជាង ១៥ឆ្នាំ ក្នុងវិស័យធនាគារ ជាមួយបទពិសោធដ៏ទូលំទូលាយលើសេវាកម្មធនាគារ សម្រាប់អាជីវកម្ម សហគ្រាស ស្ថាប័នហិរញ្ញវត្ថុ និងពាណិជ្ជកម្មអន្តរជាតិ។ ក្នុងអាជីពជាធនាគាររបស់លោក លោកបានបង្កើតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងរឹងមាំជាមួយធនាគារក្នុងស្រុក និងក្នុងតំបន់តាមរយៈការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែបរួមមានរចនាសម្ព័ន្ធតំណទាន និងផលិតផលធនាគារ។

មុនពេលចូលបម្រើការងារជាមួយធនាគារ ស្ថាបនា លោក សុភារិន បានចំណាយពេល ៤ឆ្នាំ ធ្វើជាទីប្រឹក្សាអាជីវកម្ម និងហិរញ្ញវត្ថុ ដែលពេញលេញទៅដោយចំណេះដឹងជ័ជ្រាលជ្រៅលើការប្រតិបត្តិអាជីវកម្មផ្សេងៗ។ ជំនាញ និងបទពិសោធរបស់លោកនឹងជាចលករដ៏សំខាន់ក្នុងការជំរុញផ្នែកតំណទានអាជីវកម្ម និងផ្នែកលក់ប្រតិបត្តិការធនាគារនៃ ធនាគារ ស្ថាបនា ក្នុងការផ្តល់នូវដំណោះស្រាយថ្មីៗប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មល្អបំផុតទៅកាន់អតិថិជន។


លោក សុភារិន ទទួលបានសញ្ញាបត្រពីរ គឺបរិញ្ញាបត្រផ្នែករដ្ឋបាលពី សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅប្រទេសកម្ពុជា និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យលីយ៉ុង ២ ប្រទេសបារាំង ក្នុងឆ្នាំ២០០៣ ព្រមទាំងបរិញ្ញាបត្រជាន់ខ្ពស់ពី សាកលវិទ្យាល័យគ្រប់គ្រងវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី ប្រទេសថៃ ក្នុងឆ្នាំ២០០៥ ផងដែរ។



របាយការណ៍ ហិរញ្ញវត្ថុសង្ខេប


ទ្រព្យសកម្មសរុប

គិតជាលានដុល្លារអាមេរិក




ឥណទានសរុប (ដុល)

គិតជាលានដុល្លារអាមេរិក




ប្រាក់បញ្ញើអតិថិជន

គិតជាលានដុល្លារអាមេរិក




មូលធនរបស់ភាគទុនិកសរុប


គិតជាលានដុល្លារអាមេរិក




ប្រាក់ចំណេញសុទ្ធ គិតជាលានដុល្លារអាមេរិក




អតិថិជនឥណទាន និងអតិថិជនប្រាក់បញ្ញើសរុប គិតជាពាន់នាក់




គុណភាពទ្រព្យសកម្ម ឥណទានមិនដំណើការ




ការបង្វិលចំណូលលើទ្រព្យសកម្ម



អនុបាតសាធារណ



ការបង្វិលចំណូលលើមូលនិធិម្ចាស់ហ៊ុន



របាយការណ៍ប្រាក់បញ្ញើអតិថិជន

ប្រាក់បញ្ញើអតិថិជនរបស់ធនាគារ ស្ថាបនា បន្តកើនឡើងក្នុងឆ្នាំ ២០២៤។ កំណើននេះបង្ហាញពីទំនុកចិត្ត និងការជឿទុកចិត្តរបស់អតិថិជនចំពោះស្ថិរភាព និងការផ្តល់ជូននូវដំណោះស្រាយធនាគារដ៏សម្បូរបែប។ ប្រាក់បញ្ញើបានកើនឡើង ២,៥% (៤៥,៨ លានដុល្លារអាមេរិក) ដល់ ១.៩១៦ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេរីភាព និងភាពបត់បែនផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជន។

កំណើននេះត្រូវបានកើនឡើងដោយមានការរួមចំណែកពីផលិតផលប្រាក់បញ្ញើមានកាលកំណត់ ៧៣% និងគណនីចរន្ត (CASA) ២៧%។ កត្តាសំខាន់ៗនៃភាពជោគជ័យនេះរួមមាន៖



សេវាហិរញ្ញវត្ថុបុគ្គល និងធនាគារឌីជីថលដែលផ្តោតលើអតិថិជនជាអាទិភាព៖

យើងផ្តោត និងពង្រឹងការផ្តល់ជូនសេវាធនាគារដើម្បីបម្រើអតិថិជនបុគ្គល សហគ្រាសធុនតូច និងមធ្យម (SMEs) និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ឱ្យកាន់តែល្អប្រសើរ ដែលពួកគេជីវិតរួមគ្នាទៅយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។



សេវាធនាគារឌីជីថល៖

ដំណោះស្រាយឌីជីថលរបស់យើង រួមទាំងសេវាធនាគារចល័ត បានទទួលការពេញនិយមប្រើប្រាស់យ៉ាងខ្លាំង ដោយអតិថិជនអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេបាន យ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាព។




ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ៖

យើងផ្តល់អាទិភាពដល់ការពង្រីកលទ្ធភាពរបស់យើងធ្វើយ៉ាងណាឱ្យប្រជាជនអាចប្រើប្រាស់ផលិតផល និងសេវាធនាគារបានយ៉ាងងាយស្រួល ដោយធានាបាននូវបរិយាបន្នហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។



ការប្តេជ្ញាចិត្តផ្តល់ជូនសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ៖

យើងនៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវបទពិសោធអតិថិជនដ៏ល្អឥតខ្ចោះ ដោយធានាបាននូវការពេញចិត្តនៅគ្រប់ចំណុចទាំងអស់។



លើសពីនេះ ធនាគារ ស្ថាបនា បានសហការយ៉ាងសកម្មជាមួយទីភ្នាក់ងាររដ្ឋាភិបាល ដើម្បីផ្តល់នូវសេវាកម្មទូទាត់ដ៏ទូលំទូលាយ រួមទាំងពន្ធ សេវាសាធារណៈ និងការទូទាត់វិក្កយបត្រ ដែលគាំទ្រដល់ការធ្វើសមាហរណកម្ម Bakong របស់ធនាគារជាតិនៃកម្ពុជា (NBC)។

បន្ថែមពីនេះ ធនាគារក៏ផ្តល់សេវាប្រាក់បៀវត្សដែលផ្តល់អត្ថប្រយោជន៍ជូនទាំងនិយោជិត និងនិយោជក ព្រមទាំងរីករាយជាមួយសេវាធនាគារប្រកបដោយភាពច្នៃប្រឌិត។

របាយការណ៍ឥណទានអាជីវកម្ម



ផលប៉ះពាល់ឥណទានរបស់ធនាគារបានឈានដល់សមតុល្យ ២.០២៧ លានដុល្លារអាមេរិក។ ខណៈពេលដែលឥណទាននៃសេវាហិរញ្ញវត្ថុបុគ្គលបានថយចុះ ៩,៧% ឥណទានអាជីវកម្មបានបង្ហាញសន្ទុះវិជ្ជមានដោយបានកើនឡើង ២,៨% (១០,៤ លានដុល្លារអាមេរិក) ដល់ ៣៨៥ លានដុល្លារអាមេរិក។ កំណើននេះត្រូវបានរួមចំណែកដោយផ្នែកពាណិជ្ជកម្ម ដែលបានកើនឡើង ១៦,៦ លានដុល្លារអាមេរិក និងផ្នែកស្ថាប័នហិរញ្ញវត្ថុ (FI) ដែលបានកើនឡើង ២១,៩ លានដុល្លារអាមេរិក។ នៅក្នុងផ្នែកឥណទាននៃសេវាហិរញ្ញវត្ថុបុគ្គល ដែលមានទ្រព្យសម្បត្តិសុទ្ធខ្ពស់ (HNWI) ក៏បានរួមចំណែកជាវិជ្ជមានផងដែរ ដោយបង្ហាញពីការកើនឡើង ២,៦ លានដុល្លារអាមេរិក។

បើក្រឡេកមើលផលប៉ះពាល់ឥណទានរបស់ធនាគារក្នុងឆ្នាំ ២០២៤ មានការរួមចំណែកពីវិស័យសំខាន់ៗដូចជា៖ វិស័យពាណិជ្ជកម្ម និងសេវាកម្ម ៣៥,៦% ដោយមានការរួមចំណែកយ៉ាងសំខាន់ពីឥណទានផ្ទាល់ខ្លួន (៣១,៤%) សេវាកម្ម (១៣,៨%) កសិកម្ម (៩,៦%) សំណង់ និងរោងចក្រ (៨%) ផ្នែកស្ថាប័នហិរញ្ញវត្ថុ និងផ្នែកផ្សេងៗ (១,៦%)។

ដើម្បីពង្រឹងជំហរទីផ្សាររបស់ខ្លួនឱ្យកាន់តែរឹងមាំធនាគារ ស្ថាបនា កំពុងបន្តភាពជាដៃគូ និងគំនិតផ្តួចផ្តើមជាមួយដៃគូយុទ្ធសាស្ត្រសំខាន់ៗ។ កិច្ចសហប្រតិបត្តិការសំខាន់ៗរួមមានកម្មវិធី ACSEP ភាពជាដៃគូជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានបង្កើតឡើងជាពិសេសដើម្បីគាំទ្រដល់វិស័យកសិកម្មដ៏សំខាន់ តាមរយៈអត្រាការប្រាក់ត្រឹម ៧% ក្នុងមួយឆ្នាំ។



ផលប៉ះពាល់ឥណទាន

២.០២៧ លានដុល្លារអាមេរិក



ឥណទានអាជីវកម្មបានកើនឡើង

២,៨% (១០,៤ លានដុល្លារអាមេរិក)



កម្មវិធីសេវាផ្ទេរឥណទានទទួលបានជោគជ័យ។

ផលប៉ះពាល់ប្រេះ ភាពជាដៃគូជាយុទ្ធសាស្ត្រគាំទ្រវិស័យសំខាន់ៗ

លើសពីនេះ ធនាគារ ស្ថាបនាក៏ផ្តល់សេវាផ្ទេរឥណទាន ដើម្បីជួយសម្រួលដល់ការបង់រំលស់ទាបជាងមុន និងមានដើមទុនខ្លះសម្រាប់វិនិយោគក្នុងអាជីវកម្មរបស់អតិថិជន។ កម្មវិធីនេះត្រូវបានដាក់ឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ២០២៤ ជាមួយនឹងលទ្ធផលល្អប្រសើរ ដោយឈានដល់សមតុល្យឥណទានសរុបចំនួន ២៦,៤៨ លានដុល្លារអាមេរិក និងគណនីចំនួន ៥៨៣ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤។

សេវាធនាគារឌីជីថល

កម្មវិធីទូរស័ព្ទរបស់ធនាគារ ស្ថាបនា ទទួលបាន
ពានរង្វាន់ "លើកកម្ពស់ប្រព័ន្ធ" នៅកម្ពុជាសម្រាប់
ឆ្នាំ២០២៤ ដែលជាជ័យជម្នះលើកទីបី ក្នុងការទទួល
ស្គាល់ភាពជាអ្នកដឹកនាំផ្នែកធនាគារឌីជីថល។



ឆ្នាំ២០២៤ គឺជាឆ្នាំនៃភាពច្នៃប្រឌិត និងឧត្តមភាពសម្រាប់ពួកយើង ដែលត្រូវ
បានកត់សម្គាល់ដោយសមិទ្ធផលដ៏សំខាន់នានា។ ក្នុងនាមជាធនាគារពាណិជ្ជ
ឈានមុខមួយនៅកម្ពុជា យើងនៅតែប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិត ភាពជឿជាក់
សុវត្ថិភាព និងការពេញចិត្តរបស់អតិថិជន។

ធនាគារ ស្ថាបនា បានបង្ហាញជាថ្មីម្តងទៀតនូវឧត្តមភាពរបស់ខ្លួន ដោយទទួល
បានពានរង្វាន់ទីបីក្នុងរយៈពេលពីរឆ្នាំជាប់គ្នា ដោយទទួលបានពានរង្វាន់ "កម្មវិធី
ធនាគារចល័តដែលមានភាពច្នៃប្រឌិតនៅកម្ពុជាឆ្នាំ២០២៤" ពី ពានរង្វាន់
ហិរញ្ញវត្ថុអន្តរជាតិដ៏មានកិត្យានុភាព។ ការទទួលស្គាល់ដ៏ខ្ពង់ខ្ពស់នេះពង្រឹង
ភាពជាអ្នកដឹកនាំរបស់កម្មវិធី ស្ថាបនា ម៉ូបាល ក្នុងការច្នៃប្រឌិតផ្នែកធនាគារ
ឌីជីថលនៅកម្ពុជា។

កម្មវិធី ស្ថាបនា ម៉ូបាល ផ្តល់ជូននូវលក្ខណៈពិសេស និងបច្ចេកវិទ្យាទំនើប
ដែលឱ្យអ្នកប្រើប្រាស់អាចធ្វើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេយ៉ាងងាយស្រួល
ជាមួយនឹងល្បឿនប្រតិបត្តិការរហ័ស និងការរចនាដែលងាយស្រួលប្រើ។
ស្ថាបនា ម៉ូបាល មានភាពសាមញ្ញដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្កើត
គណនីសន្សំឆ្លាតវៃ ប្រតិបត្តិការផ្ទេរប្រាក់ បង់វិក្កយបត្រ និងធ្វើប្រតិបត្តិការ
សំខាន់ៗជាច្រើនផ្សេងទៀត ដែលធ្វើឱ្យការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែរលូន និង
ងាយស្រួលចូលទៅប្រើប្រាស់។



កំណើននៃការប្រើប្រាស់កម្មវិធីសម្រាប់ពាណិជ្ជករ


កម្មវិធីសម្រាប់ពាណិជ្ជករបស់យើងក៏បានបង្ហាញពីកំណើនដ៏គួរឱ្យកត់សម្គាល់ ដោយចំនួនអ្នកប្រើប្រាស់បានកើនឡើងយ៉ាងខ្លាំងពី ២០K ក្នុងឆ្នាំ២០២៣ ដល់ ៧៧K ក្នុងឆ្នាំ២០២៤។

ការកើនឡើងដ៏ច្រើននេះអាចឆ្លុះបញ្ចាំងពីការពង្រីក និងការទទួលយកសេវាកម្មដោយជោគជ័យក្នុងចំណោមហាងនានាដែលអាចបញ្ជាក់បានថាកម្មវិធីនេះមានមុខងារប្រសើរ និងងាយស្រួលប្រើប្រាស់។



កំណើនសាជីវកម្ម

ទន្ទឹមនឹងនោះ ផ្នែកអ្នកប្រើប្រាស់សាជីវកម្មមានការកើនឡើងពី ១,១K នាក់ ទៅ ១,៤K នាក់។ ការកើនឡើងនេះអាចឆ្លុះបញ្ចាំងពីការទទួលយកសេវាកម្មកាន់តែច្រើនដែលបង្ហាញពីសក្តានុពលសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍបន្ថែមទៀត។



ប័ណ្ណស្ថាបនា

ក្នុងឆ្នាំ២០២៤ ធនាគារ ស្ថាបនា បានចេញប័ណ្ណចំនួន ៣៧៣.៧៧៣ ដែលបង្ហាញពីកំណើនជាបន្តបន្ទាប់នៅក្នុងសេវាប័ណ្ណរបស់យើង។ កំណើននេះត្រូវបានជំរុញដោយការកើនឡើងយ៉ាងខ្លាំងនៃទំហំនៃការទូទាត់ ដែលឆ្លុះបញ្ចាំងពីដំណើរការហិរញ្ញវត្ថុដ៏រឹងមាំ។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយ Mastercard និង Visa យើងបានណែនាំផលិតផលប័ណ្ណដែលមានភាពច្នៃប្រឌិតដែលត្រូវបានរចនាឡើង ដើម្បីបង្កើនបទពិសោធន៍ធនាគារដ៏ល្អជូនអតិថិជន។

ប័ណ្ណស្ថាបនាត្រូវបានរចនាឡើង ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាព ប័ណ្ណទាំងនេះផ្តល់អតិថិជននូវភាពងាយស្រួលក្នុងការទិញទំនិញ បង់វិក្កយបត្រ ឬដកប្រាក់យ៉ាងងាយស្រួលពីម៉ាស៊ីនអេធីអឹមជាង ២លានគ្រឿង នៅទូទាំងពិភពលោក។



ប័ណ្ណឥណទាន

ប័ណ្ណឥណទានស្ថាបនាអាចទូទាត់បានយ៉ាងទូលំទូលាយទូទាំងពិភពលោក និងត្រូវបានបំពាក់ដោយបច្ចេកវិទ្យា EMV chip ចុងក្រោយបង្អស់ ដែលផ្តល់នូវការការពារការភ្លេងបន្លំកម្រិតខ្ពស់។

នៅធនាគារ ស្ថាបនា សុវត្ថិភាពរបស់អតិថិជន គឺជាអាទិភាពចម្បងរបស់យើង។ ប័ណ្ណឥណទានត្រូវបានបំពាក់ដោយ បច្ចេកវិទ្យា EMV chip ដែលបង្កើនសុវត្ថិភាពប្រតិបត្តិការខ្ពស់ និងមានការការពារយ៉ាងតឹងរឹងពីឧក្រិដ្ឋជនក្នុងការប្រើប្រាស់ទិន្នន័យក្នុងគោលបំណងភ្លេងបន្លំ។

បន្ថែមពីលើនេះ អតិថិជនក៏អាចប្រើប្រាស់ប័ណ្ណឥណទានស្ថាបនា និងប័ណ្ណឥណទានម៉ាស៊ីនកាតស្ថាបនា ដោយមានទំនុកចិត្តខ្ពស់សម្រាប់ការទូទាត់យ៉ាងងាយស្រួល និងមានសុវត្ថិភាពទាំងក្នុងស្រុក និងអន្តរជាតិ មិនថាជាការទូទាត់ដោយផ្ទាល់ ឬតាមអនឡាញនោះទេ។ ប័ណ្ណឥណទានរបស់យើងផ្តល់នូវភាពងាយស្រួល រហ័ស និងងាយស្រួល បានគ្រប់ទីកន្លែងមិនថានៅទីណាក៏ដោយ។



ការផ្ទេរប្រាក់ VISA DIRECT

ធនាគារ ស្ថាបនា សហការជាមួយ Visa ផ្តល់ជូននូវសេវាផ្ទេរប្រាក់បានភ្លាមៗ និងចំណាយតិច។ អតិថិជនអាចផ្ទេរប្រាក់បានយ៉ាងងាយស្រួលទៅកាន់ម្ចាស់ប័ណ្ណវិសាណាមួយទៅប្រទេសជិតខាងចំនួនប្រាំពីរប្រទេស៖ កម្ពុជា ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី ប្រ៊ុយណេដារូស្សាឡឺម និងវៀតណាម។



ប័ណ្ណឥណទាន

ប័ណ្ណឥណទានស្ថាបនា បានជួយបង្កើនកំណើនអាជីវកម្មប័ណ្ណរបស់យើង ដែលប័ណ្ណឥណទានទាំងនេះផ្តល់នូវភាពងាយស្រួលក្នុងការចូលប្រើប្រាស់ មូលនិធិ និងការផ្តល់នូវអត្ថប្រយោជន៍បន្ថែមដែលអាចជួយដល់ការពង្រឹងពិន្ទុ ឥណទានរបស់អតិថិជន។ ហើយនេះ គឺជាការផ្តល់ជូនអតិថិជននូវឧបករណ៍ វាស់វែងហិរញ្ញវត្ថុដ៏មានតម្លៃ ក្នុងការសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ ពួកគេ ដូចជា ការជួយពង្រីកលទ្ធភាពឱ្យអតិថិជនស្នើសុំឥណទានគេហដ្ឋាន បានយ៉ាងងាយស្រួល។

ប័ណ្ណឥណទានរបស់យើងក៏ផ្តល់នូវអត្ថប្រយោជន៍ផ្តាច់មុខជាច្រើនផងដែរ រួមមាន៖ សាលរង់ចាំនៅព្រលានយន្តហោះ រង្វាន់ជាសាច់ប្រាក់ត្រឡប់មកវិញ និងអត្ថប្រយោជន៍ផ្សេងៗទៀតស្របតាមជីវិតរស់នៅបែបទាន់សម័យ។

នៅពេលប្រើប្រាស់ប័ណ្ណឥណទានវីសាស្ថាបនា ឬប័ណ្ណឥណទានម៉ាស្ទ័រកាត ស្ថាបនា អតិថិជនអាចប្រើប្រាស់ប័ណ្ណឥណទានធនាគារ ជាមួយនឹងជម្រើសនៃ ការបង់ប្រាក់ដែលអាចបត់បែនបាន ដែលអនុញ្ញាតឱ្យពួកគេសងត្រលប់តាមរយៈ ពេលដែលបានកំណត់។

MASTERCARD SEND (ការទទួលប្រាក់)

Mastercard Send បន្ថែមលទ្ធភាពឱ្យអតិថិជនទទួលប្រាក់ដោយសុវត្ថិភាព និងងាយស្រួលដោយផ្ទាល់ទៅក្នុងគណនីធនាគារដែលភ្ជាប់ជាមួយប័ណ្ណ ឥណទាន ឬប័ណ្ណឥណទានរបស់អតិថិជនពីគ្រប់ទីកន្លែងទូទាំងពិភពលោក។ សេវាទទួលប្រាក់របស់ និងងាយស្រួលនេះ ដំណើរការដោយធនាគារ ស្ថាបនា អនុញ្ញាតឱ្យម្ចាស់ប័ណ្ណ Mastercard អាចទទួលប្រាក់បានយ៉ាងឆាប់រហ័ស ទាំងក្នុង និងក្រៅប្រទេស។

ការជូនដំណឹងអំពីប្រតិបត្តិការ

ដើម្បីពង្រឹងសុវត្ថិភាព អតិថិជននឹងទទួលបានសារជូនដំណឹងសម្រាប់រាល់ ប្រតិបត្តិការដែលបានធ្វើ។ កម្មវិធី ស្ថាបនា ម៉ូបាល ផ្តល់នូវភាពងាយស្រួលក្នុង ការចូលទៅពិនិត្យមើលព័ត៌មានប័ណ្ណឥណទាន ដែលអនុញ្ញាតឱ្យអតិថិជន មើលដែនកំណត់ឥណទាន របាយការណ៍វិក្កយបត្រ ប្រវត្តិប្រតិបត្តិការ និងចំនួន ទឹកប្រាក់ដែលត្រូវបង់បានយ៉ាងងាយស្រួល។

នៅ ធនាគារ ស្ថាបនា យើងបង្កើនសមត្ថភាពបុគ្គលិករបស់
យើងតាមរយៈការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ
ជំនាញឌីជីថល និងបច្ចេកទេស ដោយការកសាងបុគ្គលិក
ដែលមានជំនាញ ចេះរួបរួមសាមគ្គី និងត្រៀមខ្លួន
រួចជាស្រេចសម្រាប់អនាគត។

ការអភិវឌ្ឍធនធានមនុស្ស

ចក្ខុវិស័យ និងបេសកកម្មនៃផ្នែកធនធានមនុស្ស

នៅធនាគារ ស្ថាបនា យើងប្តេជ្ញាបណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈ និងសមត្ថភាព ភាពជាអ្នកដឹកនាំ ដើម្បីជំរុញភាពជោគជ័យនៃអាជីវកម្ម។ ក្នុងឆ្នាំ២០២៤ យើងបានផ្តោតលើការពង្រឹងជំនាញបច្ចេកទេស សំខាន់ៗ ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងសមត្ថភាពឌីជីថល សម្រាប់បុគ្គលិករបស់យើងចំនួន ៤.២៣៩ នាក់ រួមទាំង បុគ្គលិកជាស្រ្តីចំនួន១.៦៤៤ នាក់។



សមិទ្ធផលសំខាន់ៗក្នុងឆ្នាំ ២០២៤

- បន្ថែមកញ្ចប់អត្ថប្រយោជន៍បុគ្គលិកកាន់តែល្អប្រសើរ ដើម្បីថែរក្សា បុគ្គលិកឆ្នើម និងជំរុញឱ្យមានការចូលរួមពីគ្រប់បុគ្គលិក។
- រៀបចំកម្មវិធីបណ្តុះបណ្តាលរួមមាន៖ ភាពជាអ្នកដឹកនាំ វប្បធម៌ ប្រតិបត្តិការ ធនាគារឌីជីថល និងសេវាកម្មអតិថិជន។
- ការពង្រីកវេទិកាសិក្សាដោយខ្លួនឯង និងកម្មវិធីណែនាំដើម្បីគាំទ្រ ដល់ការរីកចម្រើនក្នុងអាជីវកម្ម។
- គ្រប់បុគ្គលិកទទួលបានឱកាសស្នើៗគ្នាលើវគ្គបណ្តុះបណ្តាល ទាំងអស់។

ការអភិវឌ្ឍទេពកោសល្យ និងភាពជាអ្នកដឹកនាំនាពេលអនាគត

- បង្កើតទិសដៅ និងគោលដៅអភិវឌ្ឍអាជីពច្បាស់លាស់សម្រាប់ បេក្ខជនដែលមានសក្តានុពលជាអ្នកដឹកនាំ។
- កម្មវិធីបណ្តុះបណ្តាលអំពីផ្នែកផ្សេងៗ និងផ្លាស់ប្តូរការងារពីផ្នែក មួយទៅផ្នែក ដើម្បីបង្កើនសមត្ថភាពការងារ និងការសម្របខ្លួន ទៅតាមផ្នែកនីមួយៗ។
- ផ្តោតសំខាន់លើការតំឡើងដំណែងបុគ្គលិកខាងក្នុង ដើម្បីធានា បាននូវការផ្លាស់ប្តូរអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពខ្ពស់។

កម្មវិធីបណ្តុះបណ្តាលជាន់ខ្ពស់ក្នុងឆ្នាំ២០២៤

- ភាពជាអ្នកដឹកនាំ និងការបន្តវេនអ្នកដឹកនាំ៖ កម្មវិធីអភិវឌ្ឍភាពជា អ្នកដឹកនាំ និងកម្មវិធីអ្នកបន្តវេនប្រធានសាខា ដើម្បីបណ្តុះបណ្តាល អ្នកដឹកនាំជំនាន់ក្រោយសម្រាប់ពេលអនាគត។
- បច្ចេកទេស និងការបណ្តុះបណ្តាលផ្នែកប្រតិបត្តិការ៖ ការគ្រប់គ្រង ហានិភ័យ ការទប់ស្កាត់ការក្លែងបន្លំ ការអនុលោមតាមបទប្បញ្ញត្តិ និងជំនាញសរសេរ ដើម្បីពង្រឹងឧត្តមភាពប្រតិបត្តិការ។
- ឧត្តមភាពផ្នែកអតិថិជន និងការលក់៖ កម្មវិធីបណ្តុះបណ្តាលការលក់ គណនីចរន្ត គណនីសន្សំ (CASA) និងកម្មវិធីសេវាកម្មអតិថិជន ដើម្បីបង្កើនបទពិសោធអតិថិជន។
- ការផ្លាស់ប្តូរឌីជីថល និងប្រសិទ្ធភាពដំណើរការ៖ ធនាគារឌីជីថល KAIZEN PDCA និងការបណ្តុះបណ្តាលស្វ័យប្រវត្តិកម្មដើម្បី ជំរុញការកែលម្អប្រតិបត្តិការ។
- ការចូលរួមរបស់បុគ្គលិកថ្មី និងការរីកចម្រើនអាជីព៖ កម្មវិធី បណ្តុះបណ្តាលសម្រាប់បុគ្គលិកថ្មី ដើម្បីគាំទ្រដល់បុគ្គលិកថ្មី និង ការចូលរួមការងារជាមួយធនាគារ។

ក្នុងឆ្នាំ២០២៥ ធនាគារ ស្ថាបនា នឹងបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍបុគ្គលិក តាមរយៈការពង្រឹងកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំ ការពង្រឹងជំនាញឌីជីថល និងការ លើកកម្ពស់វប្បធម៌នៃការរៀនសូត្រ ដើម្បីធានាបាននូវការរីកចម្រើន និង ជោគជ័យរយៈពេលវែង។

ការគ្រប់គ្រងហានិភ័យ អភិបាលកិច្ចសាជីវកម្ម និងការប្រតិបត្តិតាម

ភាពជោគជ័យនៃយុទ្ធសាស្ត្ររបស់អាជីវកម្មយើង ត្រូវការការគាំទ្រលើការគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់ទៅលើអភិបាលកិច្ចសាជីវកម្ម ការគ្រប់គ្រងហានិភ័យ និងការប្រតិបត្តិតាម។ យើងឱ្យតម្លៃលើអភិបាលកិច្ចសាជីវកម្មដែលក្នុងនោះរួមមានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរឹងមាំដើម្បីធានាឱ្យបាននូវបរិយាកាសគ្រប់គ្រងមួយសម្រាប់ការរីកចម្រើនប្រកបដោយនិរន្តរភាព ក៏ដូចជាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាតាមរយៈការផ្តល់នូវសេវាកម្មរបស់ធនាគារដោយផ្ទាល់ និងដោយប្រយោលជូនពួកគេ។ អភិបាលកិច្ចសាជីវកម្មរបស់យើងត្រូវបានបង្កើតឡើងយ៉ាងល្អ និងមានភាពប្រទាក់ក្រឡាគ្នាចាប់ពីកម្រិតក្រុមប្រឹក្សាភិបាល។



ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារមានជំនាញច្បាស់លាស់ និងបទពិសោធយ៉ាងច្រើនក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។ សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគាររួមមានសមាជិកឯករាជ្យ និងសមាជិកមិនឯករាជ្យ។

សមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ស្ថាបនា មានគណៈកម្មការបួនដែលក្នុងនោះរួមមានគណៈកម្មការគ្រប់គ្រងហានិភ័យ គណៈកម្មការសវនកម្ម គណៈកម្មការអត្ថប្រយោជន៍ និងការរីកចម្រើន និងគណៈកម្មការយុទ្ធសាស្ត្រ។ ក្រុមប្រឹក្សាភិបាល និងគណៈកម្មការទាំងបួនមានតួនាទី និង ទំនួលខុសត្រូវច្បាស់លាស់ក្នុងការការពារផលប្រយោជន៍របស់ធនាគារ បង្កើតគុណតម្លៃ និងដឹកនាំយុទ្ធសាស្ត្រអាជីវកម្មដែលរួមមានការយល់ព្រម និងការត្រួតពិនិត្យយកការអនុវត្តគោលដៅយុទ្ធសាស្ត្រ ក្របខ័ណ្ឌអភិបាលកិច្ច និងវប្បធម៌អាជីវកម្មរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលក៏ត្រួតពិនិត្យមើលផងដែរលើការជ្រើសរើសបុគ្គលិកដែលមានតួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់ការងារដំណែងនិងការចាត់តាំងបុគ្គលសំខាន់ៗនៅក្នុងផ្ទៃក្នុងគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ។ ក្រុមប្រឹក្សាភិបាលត្រូវតែធានាឱ្យបានថាវាមានសកម្មភាពទាំងឡាយរបស់ថ្នាក់គ្រប់គ្រងត្រូវតែស្របជាមួយនឹងយុទ្ធសាស្ត្រគោលដៅ គោលនយោបាយ និងកម្រិតហានិភ័យដែលអាចទទួលយកបានដែលកំណត់ដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារផ្ទាល់។

ថ្នាក់គ្រប់គ្រងជាន់ខ្ពស់

បន្ថែមពីលើគណៈកម្មការទាំងបីខាងលើ ក្រុមប្រឹក្សាភិបាលបានផ្តល់សិទ្ធិអំណាចឱ្យទៅប្រធាននាយកប្រតិបត្តិ និងគណៈកម្មការគ្រប់គ្រង ដើម្បីត្រួតពិនិត្យលើការគ្រប់គ្រងហានិភ័យ យុទ្ធសាស្ត្រ និងគោលដៅរបស់ធនាគារទៅតាមជំនាញរៀងៗខ្លួន សម្រាប់សកម្មភាពគ្រប់គ្រងប្រចាំថ្ងៃ។

ការការពារទាំងបី

រចនាសម្ព័ន្ធគ្រប់គ្រងរបស់ធនាគារត្រូវបានកំណត់ឡើង និងអនុវត្តស្របទៅតាមបន្ទាត់នៃការការពារទាំងបីថ្នាក់តាមការរៀបចំឡើងដោយគណៈកម្មការគ្រប់គ្រងធនាគារបាលីសេហ្វេកាត់ថា (BCBS)។ ចំណាត់ថ្នាក់នៃការការពារនីមួយៗមានតួនាទីនិងទំនួលខុសត្រូវទៅតាមជំនាញរៀងៗខ្លួន។

ការការពារថ្នាក់ទីមួយ

សំដៅដល់ផ្នែកប្រតិបត្តិការអាជីវកម្ម និងផ្នែកគាំទ្រប្រតិបត្តិការអាជីវកម្មដែលជាម្ចាស់ហានិភ័យផ្ទាល់។ ពួកគេទទួលយក និងគ្រប់គ្រងរាល់ប្រភេទហានិភ័យទាំងអស់ដែលអាចកើតមានឡើងក្នុងពេលធ្វើប្រតិបត្តិការអាជីវកម្មរបស់ធនាគារ។

ការការពារថ្នាក់ទីពីរ

សំដៅដល់ផ្នែកគ្រប់គ្រងហានិភ័យ និងផ្នែកប្រតិបត្តិតាមដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យក្នុងធនាគារទាំងមូល ព្រមទាំងបញ្ហាប្រតិបត្តិតាមនានាដែលរួមមាន៖ ការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានគេរកម្ម។ ផ្នែកគ្រប់គ្រងហានិភ័យ និងផ្នែកប្រតិបត្តិតាម គឺជាផ្នែកឯករាជ្យហើយផ្នែកទាំងពីរនេះត្រូវរាយការណ៍ដោយផ្ទាល់ទៅកាន់គណៈកម្មការគ្រប់គ្រងហានិភ័យ។

**ការការពារ
ថ្នាក់ទីបី**

សំដៅដល់ផ្នែកសវនកម្មផ្ទៃក្នុងដែលមានតួនាទី និងទំនួលខុសត្រូវចម្បងៗ រួមមាន ការចុះធ្វើសវនកម្មទូទៅ និងសវនកម្មដែលផ្អែកលើកត្តាហានិភ័យ ដើម្បីពិនិត្យមើលឡើងវិញ និងផ្តល់ការធានាជូនចំពោះក្រុមប្រឹក្សាភិបាលដោយធ្វើឱ្យប្រាកដថា ក្របខ័ណ្ឌអភិបាលកិច្ចទាំងមូលរួមនឹងក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យ យុទ្ធសាស្ត្រ និងគោលដៅរបស់ធនាគារ គឺត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងសមស្របតាមការយល់ព្រមរបស់ក្រុមប្រឹក្សាភិបាល។

ក្រមសីលធម៌ និងវិជ្ជាជីវៈអាជីវកម្ម

យើងមានក្រមសីលធម៌យ៉ាងល្អដែលបង្ហាញអំពីវប្បធម៌សាជីវកម្ម និងប្រតិបត្តិការអាជីវកម្មរបស់យើងដែលស្របទៅតាមកម្រងច្បាប់ និងបទប្បញ្ញត្តិ។ ពួកយើងផ្តល់តម្លៃយ៉ាងខ្លាំងទៅលើកម្រិតជំនាញនៃគុណភាពការងារ និងការផ្តល់សេវាកម្មជូនអតិថិជនតាមរយៈអាជីវកម្មរបស់យើង។ យើងជឿជាក់ថាកម្រិតជំនាញនៃគុណភាពការងារ គឺជាចំណុចស្នូលសំខាន់មួយដែលនាំឱ្យយើងឆ្ពោះទៅរកការរីកចម្រើន និងទទួលបានជំនឿចិត្តពីអតិថិជន និងនិយោជិតទាំងអស់។ ក្រុមការងាររបស់យើងតែងតែផ្តោតសំខាន់ទៅលើការស្វែងរកនូវអ្វីថ្មីៗជាមួយនឹងការផ្តល់សេវាកម្មយ៉ាងល្អឥតខ្ចោះជូនអតិថិជនដែលតែងតែប្រើប្រាស់ និងជឿទុកចិត្តមកលើសេវាកម្មយើងកន្លងមក។ ក្រមសីលធម៌របស់ធនាគារ ស្ថាបនា គឺត្រូវប្រាកដថាមិនមានការរើសអើងជាតិសាសន៍ការបៀតបៀនផ្លូវភេទ ឬ និន្នាការនយោបាយនៅក្នុងធនាគារឡើយ។ យើងលុបបំបាត់ភាពរើសអើង ដោយយើងបានផ្តល់នូវសេវាហិរញ្ញវត្ថុយ៉ាងស្មើភាពជូនសាធារណជនគ្រប់ស្រទាប់វណ្ណៈដោយមិនមានការរើសអើងឡើយ។ ចំណុចសំខាន់ស្នូលមួយទៀតនៃក្រមសីលធម៌របស់យើងគឺ ការរក្សាឱ្យបាននូវសុវត្ថិភាពព័ត៌មានរបស់អតិថិជនក៏ដូចជាការយល់ពីតម្លៃការជាក់ស្តែងរបស់អតិថិជនមកលើសេវាកម្មធនាគារ។

ទំនាស់ផលប្រយោជន៍

យើងមានគោលនយោបាយស្តីពីទំនាស់ផលប្រយោជន៍ដែលគ្រប់និយោជិតទាំងអស់រួមទាំងសមាជិកក្រុមប្រឹក្សាភិបាល គឺតម្រូវឱ្យប្រកាសនូវទំនាស់ផលប្រយោជន៍របស់ខ្លួនមកកាន់ធនាគារ។ ពួកយើងគ្រប់គ្រងទំនាស់ផលប្រយោជន៍និងរៀបចំការវាយតម្លៃយ៉ាងត្រឹមត្រូវទៅលើសកម្មភាពរបស់និយោជិត ការជ្រើសរើសបុគ្គលិកដោយរក្សាបាននូវការជឿទុកចិត្តពីបុគ្គលិក និងសាធារណជនក៏ដូចជាការការពាររក្សាល្មោះរបស់ធនាគារ។

ការគ្រប់គ្រងហានិភ័យ

ធនាគារ ស្ថាបនា ទទួលស្គាល់ថាការគ្រប់គ្រងហានិភ័យជាធាតុសំខាន់មួយសម្រាប់ការត្រួតពិនិត្យ និងការគាំទ្រទូទៅដើម្បីសម្រេចឱ្យបាននូវយុទ្ធសាស្ត្រ និងគោលដៅរបស់ធនាគារ។ តាមរយៈការការពារថ្នាក់ទីពីរ នាយកដ្ឋានគ្រប់គ្រងហានិភ័យបានផ្តល់នូវទស្សនៈវិស័យវិភាគហានិភ័យដើម្បីការពារផលប្រយោជន៍របស់ធនាគារពីសកម្មភាពអាជីវកម្មដែលអាចប៉ះពាល់នៅក្នុងដំណើរការអាជីវកម្មប្រព័ន្ធ គ្រប់គ្រងធនធានមនុស្ស និងគំនិតផ្តួចផ្តើមអាជីវកម្ម។

ធនាគារអនុវត្តក្របខ័ណ្ឌរ៉ίσកអាប៉េតាយ (Risk Appetite) ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល ដើម្បីត្រួតពិនិត្យ សកម្មភាពហានិភ័យនានាដែលសមស្របទៅនឹងរ៉ឹសអាប៉េតាយ (Risk Appetite) និងរ៉ឹសចំលើន (Risk Tolerance) ដែលធនាគារ ស្ថាបនា មានឆន្ទៈទទួលយកក្រោមលក្ខខណ្ឌ

ដែលអាចគ្រប់គ្រងបាន។ បន្ថែមពីលើនេះទៀត នាយកដ្ឋានគ្រប់គ្រងហានិភ័យបានតាមដានយ៉ាងល្អិតល្អន់អំពីការគំរាមកំហែង និងឱកាសផ្សេងៗ ពីម្សិលមិញខាងក្រៅរួមមាន សេដ្ឋកិច្ច វិស័យធនាគារ ទីផ្សារប្រកួតប្រជែង នយោបាយ សង្គម ការអភិវឌ្ឍនៃបច្ចេកវិទ្យា គ្រោះធម្មជាតិ និងជូនដំណឹងទៅកាន់ក្រុមប្រឹក្សាភិបាល និងគ្រប់បណ្តាញនាយកដ្ឋានពាក់ព័ន្ធ។

ធនាគារ ស្ថាបនា ប្រឈមនឹងហានិភ័យដូចខាងក្រោម៖

ហានិភ័យឥណទាន

ការគ្រប់គ្រងហានិភ័យឥណទានត្រូវបានទទួលបន្ទុកដោយគណៈកម្មការឥណទានរបស់ធនាគារ។ ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់ធនាគារនៅពេលអ្នកខ្ចី ឬ កូនបំណុលមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនទៅតាមកិច្ចសន្យា និងការកើនឡើងនូវប្រាក់ដើមពីអតិថិជន។ ហានិភ័យឥណទាន គឺជាហានិភ័យចម្បងមួយសម្រាប់អាជីវកម្មផ្នែកវិស័យធនាគារ។ ហានិភ័យឥណទានអាចមាននៅក្នុងឧបករណ៍ហិរញ្ញវត្ថុក្នុង និងក្រៅតារាងតុល្យការដូចជាកិច្ចសន្យាឥណទាន។

ធនាគារ ស្ថាបនា បានបង្កើតគោលនយោបាយឥណទាន ដើម្បីគ្រប់គ្រងសកម្មភាពនៃការផ្តល់ឥណទានរបស់ខ្លួន។ ការផ្តល់ឥណទានត្រូវបានអនុវត្តនៅក្រោមគោលនយោបាយឥណទានដែលបានរៀបចំសម្រាប់បណ្តាផលិតផលឥណទានរួមមានគោលដៅទីផ្សារលក្ខខណ្ឌឥណទាន និងនីតិវិធីដែលផលិតផលឥណទានត្រូវបានធ្វើការវាស់វែង និងវាយតម្លៃដោយអ្នកទទួលបន្ទុក។ ធនាគារ ស្ថាបនា ត្រូវបានធ្វើការបែងចែកការកិច្ចយ៉ាងច្បាស់លាស់រវាងអ្នកបង្កើតឥណទាន អ្នកវាយតម្លៃឥណទាន និងអ្នកអនុម័តឥណទាន។

ហានិភ័យឥណទាន គឺត្រូវតែតាមដានគ្រប់គ្រងជាប្រចាំ និងវិភាគអំពីសមត្ថភាពនៃការសងបំណុលរបស់អតិថិជនទាំងប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាដែលបានកំណត់។ ថ្នាក់គ្រប់គ្រងត្រូវធ្វើការពិនិត្យមើលជាប្រចាំរាល់ឆ្នាំ បន្ទាប់ពីបានការផ្តល់ឥណទានជូនអតិថិជន ដើម្បីវិភាគស្ថានភាពហិរញ្ញវត្ថុ និងសកម្មភាពពាក់ព័ន្ធនឹងការសងប្រាក់របស់អតិថិជន។ ការអនុវត្តទូទៅដើម្បីគ្រប់គ្រងហានិភ័យឥណទាន គឺត្រូវទាមទារឱ្យមានវត្ថុបញ្ជាក់ និងវត្ថុធានាផ្សេងៗរបស់អតិថិជន។ ធនាគារ ស្ថាបនា បានអនុវត្តទៅតាមគោលនយោបាយឥណទានគឺតម្រូវឱ្យធនាគារទាមទារវត្ថុបញ្ជាក់ពីអតិថិជនលើសពីនេះទៀត ធនាគារក៏បានអនុវត្តការណែនាំស្តីពីការធ្វើចំណាត់ថ្នាក់ទ្រព្យបញ្ចាំ ឬ ដើម្បីកាត់បន្ថយហានិភ័យឥណទាន។

ប្រភេទនៃទ្រព្យបញ្ចាំដែលយកមកធានាលើឥណទានរួមមាន៖

- ហិប៉ូតែកលើទ្រព្យសម្បត្តិ ឬលំនៅដ្ឋានរួមមាន៖ ដី អគារ និងទ្រព្យសម្បត្តិផ្សេងៗ
- តម្លៃនៃទ្រព្យសកម្មអាជីវកម្មដូចជា៖ ដី អគារ
- វត្ថុធានាមានទម្រង់ជាប្រាក់បញ្ញើមានកាលកំណត់

ក្រៅពីការទទួលយកទ្រព្យបញ្ចាំសម្រាប់កាត់បន្ថយហានិភ័យឥណទាន ធនាគារបានចូលរួមជាមួយ សាជីវកម្មធានាឥណទានកម្ពុជា តាមរយៈការទទួលយកការធានាឥណទាន ដោយគ្មានទ្រព្យបញ្ចាំ។ ការចូលរួមរបស់ធនាគារ នេះ គឺដើម្បីចូលរួមចំណែកក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចតាមរយៈសកម្មភាពផ្តល់កម្ចីរបស់ធនាគារទៅដល់ សហគ្រាសធនតូចនិងមធ្យម ហើយក៏ជាផ្នែកមួយក្នុងការចូលរួមចំណែកក្នុងការគាំទ្រ បរិយាបន្នហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា។

ធនាគារ យល់អំពីដំណាក់កាលដើមឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពី ផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩ និងភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ចពិភពលោក ដែលបង្កឱ្យមានការប៉ះពាល់ដល់ប្រភពចំណូលរបស់អតិថិជនមួយចំនួន។ នេះជាផ្នែក

មួយរបស់ធនាគារក្នុងការអនុវត្តតាមសេចក្តីណែនាំរបស់ធនាគារជាតិ នៃកម្ពុជា ក្នុងការធ្វើតំណាងរៀបចំឡើងវិញជូនអតិថិជនក្នុងអំឡុងពេលមានផលប៉ះពាល់ ពីជំងឺរាតត្បាតកូវីដ១៩ ផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងវិស័យដែលរងការ ប៉ះពាល់ក្នុងខេត្តសៀមរាប។ ទាំងអស់នេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការ ចូលរួមរក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុ និងជួយបន្តភាពតានតឹងហិរញ្ញវត្ថុរបស់ អតិថិជន។ បន្ថែមលើនោះទៅទៀតធនាគារនៅតែបន្តធ្វើតំណាងរៀបចំឡើង វិញទៅតាមសំណើរបស់អតិថិជនដោយអនុវត្តតាមសេចក្តីណែនាំរបស់ ធនាគារជាតិ នៃកម្ពុជា និងបរិបទសេដ្ឋកិច្ច។

ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជាហានិភ័យនៃការខាតបង់ ឬ ការបាត់បង់ដែលអាចកើត មានឡើងតាមរយៈការកើនឡើងនៃចរន្តនៃតម្លៃទីផ្សារ ឬ ការប្រែប្រួលតម្លៃ ទីផ្សារដែលធ្វើឱ្យតម្លៃអនាគតនៃលំហូរសាច់ប្រាក់ និងឧបករណ៍ហិរញ្ញវត្ថុនឹងមាន ការឡើងចុះ ដោយសារការផ្លាស់ប្តូរនៃតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើង ពីស្ថានភាពបើកចំហនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងមូលធន ដែលកត្តាទាំង អស់នេះទទួលបានពីចរន្តនៃទីផ្សារទូទៅដាក់លាក់ និងការប្រែប្រួលមិនទៀង ទៃនៃអត្រា ឬ តម្លៃទីផ្សារដូចជាអត្រាការប្រាក់ គម្លាតតំណាង អត្រាប្តូររូបិយប័ណ្ណ បរទេស និងតម្លៃនៃមូលធន។

ធនាគារទទួលរងការប៉ះពាល់ចំពោះហានិភ័យទីផ្សារទៅលើសកម្មភាពអាជីវកម្ម ក្នុងបញ្ជីធនាគារ (Banking Book) តែប៉ុណ្ណោះ និងមិនទទួលរងនូវការប៉ះពាល់ ពីហានិភ័យទីផ្សារក្នុងបញ្ជីជួញដូរ (Trading Book) ឡើយ។ ហានិភ័យទីផ្សារ ដ៏សំខាន់របស់ធនាគារ គឺហានិភ័យដែលមានទំនាក់ទំនងទៅនឹងហានិភ័យ អត្រាការប្រាក់ និងហានិភ័យនៃអត្រាប្តូររូបិយប័ណ្ណ បរទេស ដែលជាគន្លឹះដ៏ សំខាន់នៃហានិភ័យទីផ្សារនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃនៅក្នុងទីផ្សារធនាគារ នៃព្រះរាជាណាចក្រកម្ពុជា។

ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការខាតបង់ ឬ ការបាត់បង់ដោយផ្ទាល់ ឬ ដោយប្រយោលដែលបណ្តាលមកពីកង្វះខាត និងការមិនដំណើរការនៃប្រព័ន្ធ គ្រប់គ្រងផ្ទៃក្នុង កត្តាមនុស្ស កត្តាបច្ចេកវិទ្យា ឬ បណ្តាលមកពីកត្តាខាងក្រៅដោយ មិនរាប់បញ្ចូលហានិភ័យតំណាង ហានិភ័យទីផ្សារ ហានិភ័យសន្ធឹកសន្ធាប់ ដែល កើតចេញពីលក្ខខណ្ឌផ្លូវច្បាប់ និងយុត្តិកម្ម។

ការខាតបង់ដោយហានិភ័យប្រតិបត្តិការ គឺត្រូវបានគ្រប់គ្រងតាមរយៈដំណើរការ នៃការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយការណ៍នៃ សកម្មភាពអាជីវកម្មឱ្យបានត្រឹមត្រូវ និងមានការគាំទ្រពីផ្នែកដែលពាក់ព័ន្ធហើយ គ្រប់គ្រងដោយថ្នាក់គ្រប់គ្រងជាន់ខ្ពស់។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការនៅក្នុងធនាគារ នាំឱ្យមានការបង្កើតយ៉ាង ច្បាស់នូវរចនាសម្ព័ន្ធ តួនាទី ក៏ដូចជា គោលនយោបាយនៃការគ្រប់គ្រង។ គោល នយោបាយនៃការគ្រប់គ្រង និងការវាស់វែងផ្ទៃក្នុងផ្សេងទៀតត្រូវបានអនុវត្ត ដែលរួមមាន ការបង្កើតសិទ្ធិចុះហត្ថលេខា ការកំណត់ប៉ារ៉ាម៉ែត្រនៃការគ្រប់គ្រង ការធ្វើឱ្យប្រសើរឡើងនូវនីតិវិធី និងការអនុវត្តទៅតាមលក្ខខណ្ឌតម្រូវ និយ័តកម្ម និងលក្ខខណ្ឌផ្លូវច្បាប់ផ្សេងទៀត។

គោលដៅនៃការគ្រប់គ្រងហានិភ័យប្រតិបត្តិការមិនមែនលុបបំបាត់រាល់ហានិភ័យ ទាំងអស់នោះទេ ប៉ុន្តែគឺដើម្បីធានាបានថាការគ្រប់គ្រងដែលដាក់ឱ្យបានអនុវត្ត និង ហានិភ័យប្រតិបត្តិការដែលសេសសល់របស់ធនាគារ នៅតែស្ថិតក្នុងកម្រិតមួយ ដែលអាចទទួលយកបាន និងគោរពទៅតាមកម្រិតហានិភ័យដែលធនាគារបាន កំណត់។

ដើម្បីលើកកម្ពស់ និងធ្វើឱ្យប្រាកដទៅលើការគ្រប់គ្រងហានិភ័យប្រតិបត្តិការឱ្យ កាន់តែមានប្រសិទ្ធភាព យើងមានឧបករណ៍វាយតម្លៃហានិភ័យដែលរួមបញ្ចូល នូវការអនុវត្ត និងការប្រតិបត្តិនៃការគ្រប់គ្រង និងកាយវិការវាយតម្លៃហានិភ័យ

ដោយខ្លួនឯង (Risk and Control Self-Assessment (RCSA) នូវរាល់ការ ធ្វើប្រតិបត្តិការរបស់សាខា និងគ្រប់នាយកដ្ឋានទាំងអស់។ យុទ្ធសាស្ត្រអាជីវកម្ម ផលិតផល និងសេវាកម្មត្រូវបានរួមបញ្ចូលគ្នាទៅលើការវាយតម្លៃហានិភ័យ និងការទំនាក់ទំនងក្នុងការធ្វើការសម្រេចចិត្ត ដើម្បីកាត់បន្ថយហានិភ័យដែល អាចប៉ះពាល់ដល់ធនាគារមកកម្រិតដែលអាចទទួលយកបាន។

យើងមានគោលការណ៍ធានារ៉ាប់រងដើម្បីផ្ទេរ និងកាត់បន្ថយហានិភ័យប្រតិបត្តិការ ដែលគ្របដណ្តប់ទៅលើប្រភេទនៃឧបត្ថម្ភហេតុផ្សេងៗគ្នា ដូចជាធានារ៉ាប់រងលើ ប្រតិបត្តិការអាជីវកម្មទាំងមូលរបស់ធនាគារ និងធានារ៉ាប់រងលើឧក្រិដ្ឋកម្មតាម ប្រព័ន្ធអេឡិចត្រូនិក និងកុំព្យូទ័រ (គោលនយោបាយ BBB និង ECC) ធានារ៉ាប់រងលើសំណងចំពោះការប្រព្រឹត្តរបស់អ្នកគ្រប់គ្រង និងបុគ្គលិក (គោលនយោបាយ D&O) ធានារ៉ាប់រងសាច់ប្រាក់នៅក្នុងម៉ាស៊ីនអេធីអឹម និងការដឹកជញ្ជូនសាច់ប្រាក់ និងធានារ៉ាប់រងអគ្គិភ័យអគារការិយាល័យ។

ធនាគារ មានគោលនយោបាយគ្រប់គ្រងនិរន្តរភាពអាជីវកម្ម (Business Continuity Management) ដើម្បីធានានិរន្តរភាព ប្រតិបត្តិការចម្បងៗ របស់ធនាគារ ក្នុងព្រឹត្តិការណ៍វិនាសណាមួយ។ ក្នុងនោះផងដែរ នីតិវិធីគ្រប់គ្រង និរន្តរភាពអាជីវកម្មលើជំងឺរាតត្បាតកូវីដ១៩ បានចូលរួមយ៉ាងសកម្មក្នុងការ ការពារអតិថិជន និងបុគ្គលិកពីការឆ្លងជំងឺរាតត្បាតនេះ។ ចំណុចនេះក៏រួមចំណែក ផងដែរក្នុងការធ្វើឱ្យប្រាកដថាធនាគារមានការរៀបចំរួចរាល់ និងត្រៀមជាស្រេច ក្នុងការប្រឆាំងនឹងការចម្លងនៃជំងឺនេះ ប្រសិនបើកើតមានក្នុងបរិវេណអាជីវកម្ម របស់ធនាគារ។

ហានិភ័យសន្ធឹកសន្ធាប់

ហានិភ័យសន្ធឹកសន្ធាប់ គឺជាហានិភ័យដែលមិនអាចបំពេញកាតព្វកិច្ចទូទាត់ របស់ខ្លួនបានដែលពាក់ព័ន្ធទៅនឹងបំណុលហិរញ្ញវត្ថុនៅពេលបំណុលទាំងនោះ ដល់ពេលកំណត់ត្រូវសង ឬ ត្រូវដាក់បំពេញវិញនៅពេលប្រាក់ទាំងនោះ ត្រូវបានដក។ ផលវិបាកនៃហានិភ័យនេះអាចជាការមិនបានបំពេញកាតព្វកិច្ច ក្នុងការសងប្រាក់ត្រលប់ជូនអ្នកតម្កល់ប្រាក់ (Depositors) និងមិនអាចបំពេញ តាមការសន្យាក្នុងការផ្តល់កម្ចី។

ធនាគារ មានក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យសន្ធឹកសន្ធាប់ដែលផ្តល់ជា ការណែនាំសម្រាប់ការគ្រប់គ្រងហានិភ័យសន្ធឹកសន្ធាប់ដែលក្នុងនោះរួមមាន ការផ្តល់មូលនិធិឱ្យស្របទៅនឹងសកម្មភាពប្រាក់បញ្ញើ ការផ្តល់តំណាង និង សកម្មភាពដើមទុន។ ធនាគារតាមដានសន្ធឹកសន្ធាប់ ក្នុងតារាងតុល្យការ គ្រប់គ្រង បណ្តុំ និងប្រវត្តិនៃលំហូរសាច់ប្រាក់ និងធ្វើឱ្យប្រាកដថាធនាគារមានសន្ធឹកសន្ធាប់ គ្រប់គ្រាន់ និងអនុវត្តតាមអនុបាទ សន្ធឹកសន្ធាប់ដូចដែលបានកំណត់។ ធនាគារ តែងតែធ្វើការត្រួតពិនិត្យ និងវាយការណ៍ពីស្ថានភាពសាច់ប្រាក់ និងលំហូរសាច់ ប្រាក់ទាំងស្ថានភាព រយៈពេលខ្លី និងវែង។ បន្ថែមពីនេះធនាគារបានរៀបចំ គម្រោងនៃប្រតិបត្តិ ការនូវការគ្រប់គ្រងសន្ធឹកសន្ធាប់យថាភាព (Liquidity Contingency Plan) ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលអាចកើតមានឡើងក្នុង ករណីធនាគារអាចនឹងរងនូវផលប៉ះពាល់ពីស្ថានភាពសេដ្ឋកិច្ច និងព្រឹត្តិការណ៍ ខាងក្រៅផ្សេងៗទៀត។

ការប្រតិបត្តិតាម

នាយកដ្ឋានប្រតិបត្តិតាម គឺត្រូវពិនិត្យមើលអនុលោមភាព និងផ្សព្វផ្សាយវប្បធម៌ អនុលោមភាព តាមរយៈវគ្គបណ្តុះបណ្តាល សម្របសម្រួល ត្រួតពិនិត្យ និងគាំទ្រ ដល់បុគ្គលិក ដើម្បីធានាបានថាបុគ្គលិកគ្រប់រូបអនុវត្តតាមច្បាប់ប្រទេសកម្ពុជា បានយ៉ាងត្រឹមត្រូវ។ ដើម្បីចៀសវាងទំនាស់ផលប្រយោជន៍ ផ្នែកប្រតិបត្តិតាម ត្រូវវាយការណ៍ទៅក្រុមប្រឹក្សាភិបាល កម្មការ គ្រប់គ្រងហានិភ័យ ដើម្បីធ្វើឱ្យ ប្រាកដថាគោលនយោបាយប្រតិបត្តិតាមក្របខ័ណ្ឌនៃការប្រឆាំងការសំអាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម (AML/CFT) ដោយរួមបញ្ចូលទាំងគោលនយោបាយ វិស្សល ប្លែង (Whistle Blowing)។ គោលនយោបាយ និងបទប្បញ្ញត្តិទាំងអស់ នេះត្រូវបានអនុវត្តទៅតាមបទប្បញ្ញត្តិចេញដោយធនាគារជាតិ នៃកម្ពុជា (NBC) និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFIU)។

ហានិភ័យព័ត៌មានវិទ្យា

ព័ត៌មានវិទ្យា គឺជាផ្នែកគាំទ្រមួយដ៏សំខាន់របស់ធនាគារលើការអភិវឌ្ឍដំណើរការផ្ទៃក្នុងកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់ សុវត្ថិភាព អភិបាលកិច្ចល្អ ផលិតភាពប្រកបដោយភាពច្នៃប្រឌិត។ គណៈកម្មាធិការគម្រោងព័ត៌មានវិទ្យាបានរៀបចំឡើង ដើម្បីត្រួតពិនិត្យទៅលើគម្រោងព័ត៌មានវិទ្យា និងអភិបាលកិច្ចព័ត៌មានវិទ្យាក្នុងគោលបំណង ដើម្បីធ្វើឱ្យសមស្របតាមយុទ្ធសាស្ត្រព័ត៌មានវិទ្យាជាមួយនឹងអាជីវកម្ម និងធានាថាមានការវិនិយោគលើព័ត៌មានវិទ្យាគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ ការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា និងប្រតិបត្តិតាម។

សុវត្ថិភាពនៃព័ត៌មានវិទ្យាត្រូវការយុទ្ធសាស្ត្ររួមបញ្ចូល ដើម្បីយកមកគ្រប់គ្រងវិន័យ ដំណើរការ និងបច្ចេកវិទ្យា។ សុវត្ថិភាពនៃព័ត៌មានវិទ្យាមានការពង្រឹង និងធ្វើអោយប្រសើរឡើងលើកម្រិតសុវត្ថិភាពព័ត៌មានវិទ្យានៃធនាគារ តាមរយៈ

ការប្រើប្រាស់វិធីសាស្ត្រ ដំណើរការ និងស្តង់ដារគ្រប់គ្រងរបស់អន្តរជាតិល្អបំផុត។ ធនាគារបានអនុលោមតាម PCI-DSS PCI-PIN Security SWIFTCSP។ បន្ថែមពីលើនេះធនាគារក៏អនុវត្តប្រព័ន្ធសុវត្ថិភាពតាមរយៈ firewalls, DoS protection, segmented network, end-point anti-virus និង EDR។

សម្រាប់កម្មវិធី និងសុវត្ថិភាពមូលដ្ឋានទិន្នន័យត្រូវបានការវាយតម្លៃជាលំដាប់ និង Patch រៀងរាល់សប្តាហ៍ទៅលើប្រព័ន្ធដែលងាយនឹងទទួលរងការវាយប្រហារ។ ដូច្នេះហើយកម្មវិធីយល់ដឹងអំពីសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានវិទ្យាត្រូវបានដាក់ឱ្យដំណើរការយ៉ាងត្រឹមត្រូវ ដើម្បីឱ្យបុគ្គលិកមានការយល់ដឹងទាក់ទងនឹងសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទំនួលខុសត្រូវទៅលើសុវត្ថិភាពព័ត៌មាន។ កម្មវិធីនេះមាននៅក្នុងកម្មវិធីសិក្សាតាមអេឡិកត្រូនិក ព្រឹត្តិបត្រព័ត៌មាន និង ការកែលម្អការវាយប្រហារតាមអ៊ិនធឺណិត។

របាយការណ៍គោលប្រចាំឆ្នាំ ២០២៤

វប្បធម៌អនុលោមដ៏រឹងមាំ	វប្បធម៌អនុលោមត្រូវបានណែនាំ ដើម្បីធានាបានថាបុគ្គលិកទាំងអស់នូវតែបន្តធ្វើកិច្ចការរៀងខ្លួនប្រកបដោយសីលធម៌ និងគោរពទៅតាមគោលការណ៍ និងនីតិវិធីរបស់ធនាគារ។ ដាក់បញ្ចូលវគ្គបណ្តុះបណ្តាលអនុលោមភាពទៅក្នុងកម្មវិធីបណ្តុះបណ្តាលបុគ្គលិករបស់ធនាគារ ស្ថាបនា និងមានការត្រួតពិនិត្យវត្តមានយ៉ាងត្រឹមត្រូវ។
ផ្នែកស្វែងរកសកម្មភាពឆបក្រប	បង្កើនវិសាលភាពនៃវិធីសាស្ត្រតាមដាន និងស៊ើបអង្កេតពាក់ព័ន្ធទៅនឹងការសម្ភាសអតិថិជនឥណទាន ការស្ទង់មតិអ្នកផ្គត់ផ្គង់ ការចូលរួមស្តាប់បុគ្គលិក ការស្ទង់មតិបុគ្គលិក និងការប្រកាសពីការកែលម្អបន្ត។ បន្តកែលម្អដំណើរការស៊ើបអង្កេត និងការស៊ើបអង្កេតការកែលម្អបន្ត។
ការវាយតម្លៃហានិភ័យនៃគម្រោង	បានធ្វើការវាយតម្លៃហានិភ័យទៅលើគម្រោងចំនួន ១០៤ ដើម្បីធានាបានថាហានិភ័យទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណដោយមានការត្រួតពិនិត្យត្រឹមត្រូវច្បាស់លាស់ ដើម្បីអាចធ្វើការដាក់ចេញនូវផលិតផល និងសេវាកម្មថ្មីៗបានដោយជោគជ័យ។
ការគ្រប់គ្រង និងការវាយតម្លៃហានិភ័យដោយខ្លួនឯង	ការគ្រប់គ្រង និងការវាយតម្លៃហានិភ័យដោយខ្លួនឯង (RCSA) ត្រូវបានវាយតម្លៃដើម្បីធានាបានថាហានិភ័យគ្រប់ទម្រង់ទាំងអស់ត្រូវបញ្ជាក់បានថាអាចគ្រប់គ្រងបានយ៉ាងសមរម្យ។
ទិន្នន័យឥណទាន និងការវិភាគទិន្នន័យ	ការវិភាគផលប៉ះពាល់ឥណទានត្រូវបានកែលម្អជាមួយនឹងការវិភាគយ៉ាងស៊ីជម្រៅក្នុងការគ្រប់គ្រងហានិភ័យផលប៉ះពាល់ឥណទាន និងផ្តល់អនុសាសន៍យ៉ាងសកម្មដល់បុគ្គលិកឥណទានដើម្បីចាត់វិធានការដោះស្រាយដើម្បីកែលម្អការប្រមូលប្រាក់កម្ចី និងធានាគុណភាពឥណទាន។
ព្រឹត្តិបត្រគ្រប់គ្រងហានិភ័យ	ព្រឹត្តិបត្រព័ត៌មានគ្រប់គ្រងហានិភ័យត្រូវបានចេញផ្សាយប្រចាំខែ និងចែករំលែកដល់បុគ្គលិក ដើម្បីផ្តល់មេរៀនដែលបានរៀនកន្លងមក និងកែលម្អការគ្រប់គ្រងហានិភ័យប្រតិបត្តិការ។
ផែនការស្តារឡើងវិញ	ផែនការស្តារឡើងវិញត្រូវបានអនុវត្តសម្រាប់ប្រព័ន្ធចម្បងៗ និងសម្រេចបានទៅតាមគោលបំណង និងពេលវេលាកំណត់បានដោយជោគជ័យ។
ការធ្វើស្រួសស្រាយសន្តិសុខនៃសន្ទនីយភាព	ការធ្វើស្រួសស្រាយសន្តិសុខនៃសន្ទនីយភាពត្រូវបានធ្វើឡើងរៀងរាល់បីខែ និងមួយឆ្នាំម្តង ដើម្បីធានាបាននូវកម្រិតសន្តិសុខភាពសមស្របស្ថានភាពតានតឹង និងស្របតាមគោលការណ៍ណែនាំរបស់និយ័តករ។
ក្របខ័ណ្ឌភាពគ្រប់គ្រាន់នៃមូលធន	អនុបាតភាពគ្រប់គ្រាន់នៃដើមទុនត្រូវបានវាយតម្លៃតាមប្រកាសថ្មីពីធនាគារកណ្តាលនៃកម្ពុជា ដើម្បីធានាថាធនាគារមានដើមទុនគ្រប់គ្រាន់សម្រាប់ធ្វើប្រតិបត្តិការរបស់ធនាគារនាពេលអនាគត។
គោលនយោបាយកម្រិតហានិភ័យដែលអាចទទួលយកបាន	គោលនយោបាយកម្រិតហានិភ័យដែលអាចទទួលយកបានដ៏ទូលំទូលាយត្រូវបានបង្កើត និងត្រូវបានត្រួតពិនិត្យនូវកម្រិតហានិភ័យនីមួយៗប្រចាំខែ ដើម្បីវាយការណ៍ជូនគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ក្រុមប្រឹក្សាភិបាល។
គណៈកម្មាធិការហានិភ័យធនាគារ	កិច្ចប្រជុំត្រូវបានធ្វើឡើងជាទៀងទាត់លើមូលដ្ឋានប្រចាំត្រីមាស ដើម្បីពិភាក្សាអំពីហានិភ័យសំខាន់ៗ។ អ្នកគ្រប់គ្រងហានិភ័យដែលពាក់ព័ន្ធត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

ការគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម

ធនាគារ ស្ថាបនា ក៏អរិយស៊ី ប្តេជ្ញាចិត្តក្នុងការបញ្ចូល និងយកចិត្តទុកដាក់លើផ្នែក
បរិស្ថាន និងសង្គមទៅក្នុងប្រតិបត្តិការអាជីវកម្ម និងដំណើរការសម្រេចចិត្តរបស់ខ្លួន។
របាយការណ៍នេះគូសបញ្ជាក់អំពីគំនិតផ្តួចផ្តើម និងសមិទ្ធផលសំខាន់ៗក្នុងវិស័យ
និរន្តរភាពបរិស្ថាន និងទំនួលខុសត្រូវសង្គមសម្រាប់ឆ្នាំ ២០២៤។

បេសកកម្ម

បេសកកម្មរបស់ធនាគារនោះ គឺការចូលរួមចំណែកដល់ការអភិវឌ្ឍ
ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការឆ្លើយតបទៅនឹង
គំនិតផ្តួចផ្តើមជាតិ និងគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពរបស់
ប្រទេសកម្ពុជាស្តីពីបរិស្ថាន និងសង្គមរបស់សមាគមធនាគារនៅកម្ពុជា។
គោលការណ៍ទាំង នេះ អាចជួយឱ្យធនាគារកាត់បន្ថយហានិភ័យនៃការ
វិនិយោគ និងស្វែងរកឱកាសអាជីវកម្មថ្មីៗ និងអាចថែរក្សាបរិស្ថាន និង
ការគាំទ្រដល់សហគមន៍ផងដែរ។



សសរស្តម្ភនៃនិរន្តរភាព

បរិស្ថាន

យើងប្តេជ្ញាកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់យើង និងដោះស្រាយការប្រែប្រួលអាកាសធាតុ។ យើងតម្រឹមគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់យើងជាមួយនឹងគោលដៅអតិថិជនរបស់យើង។



សង្គម

យើងលើកកម្ពស់ភាពចម្រុះ សមធម៌ និងវប្បធម៌បរិយាបន្ន ដោយគោរពបុគ្គលម្នាក់ៗនៅក្នុងសហគមន៍ បុគ្គលិក និងអតិថិជនរបស់យើង។



អភិបាលកិច្ច

យើងដើរតួជាដៃគូដែលមានទំនួលខុសត្រូវក្នុងការបង្កើតតម្លៃយូរពេលវែងសម្រាប់ភាគីពាក់ព័ន្ធរបស់យើង ដោយធានាបាននូវការប្រព្រឹត្តដោយយុត្តិធម៌ក្នុងគ្រប់សកម្មភាពអាជីវកម្មទាំងអស់ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។



សកម្មភាពនិរន្តរភាព

- បានគ្រប់គ្រងផលប៉ះពាល់លើការប្រើប្រាស់ថាមពល និងការប្រើប្រាស់គ្រឿងសាស្ត្រ។
- បានបញ្ចូលកត្តា ESG ទៅក្នុងដំណើរការអាជីវកម្មរបស់យើង។
- បានផ្តល់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សហគមន៍។
- បានគោរពក្រមសីលធម៌ស្តីពីគោលការណ៍ណែនាំនៃការផ្តល់ប្រាក់កម្ចី។
- បានគោរពសិទ្ធិមនុស្ស ភាពចម្រុះ និងសមភាពយេនឌ័រ។
- បានអនុវត្តទៅលើគោលការណ៍មិនអត់ឱនចំពោះការក្លែងបន្លំ និងអំពើពុករលួយ។
- បានចៀសវាងសកម្មភាពដែលនាំប៉ះពាល់ដល់សង្គម និងការរំលោភបំពានបទប្បញ្ញត្តិ។
- បានប្រកាន់ខ្ជាប់នូវធនធានមនុស្សអភិបាលកិច្ចល្អបំផុតនៅក្នុងប្រតិបត្តិការអាជីវកម្ម។
- បានផ្តល់នូវកន្លែងធ្វើការប្រកបដោយសុវត្ថិភាព និងអនាម័យ។

៩ គោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព

- ១ → ធ្វើការវាយតម្លៃ និងគ្រប់គ្រងហានិភ័យដែលពាក់ព័ន្ធនឹងការគ្រប់គ្រងបម្រែបម្រួលអាកាសធាតុ ការបំពុល សំណល់ និងការការពារធនធានធម្មជាតិដែលជួបគ្រោះថ្នាក់។
- ២ → យើងនឹងធ្វើការវាយតម្លៃ និងគ្រប់គ្រងហានិភ័យដែលអាចប៉ះពាល់ជាអវិជ្ជមានទៅលើមនុស្ស ជាតិសេសសហគមន៍ក្នុងស្រុក កម្មករ និងប្រជាជនភាគតិច។
- ៣ → យើងនឹងធ្វើការវាយតម្លៃ និងគ្រប់គ្រងហានិភ័យដែលអាចប៉ះពាល់ជាអវិជ្ជមានទៅលើផ្នែកខ្លះនៃបេតិកភណ្ឌវប្បធម៌មានភាសា វប្បធម៌ ប្រពៃណី និងបូជនីយដ្ឋានយើង។
- ៤ → យើងនឹងបន្ថែមការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងអក្ខរកម្មរបស់ប្រជាជនកម្ពុជា ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវវិធីសាស្ត្រក្នុងការការពារអតិថិជនយើង។
- ៥ → យើងនឹងពង្រីកដែនវិសាលភាពដល់អ្នកដែលមិនអាច ឬ អាចចូលទៅប្រើវិស័យធនាគារផ្លូវការដោយមានដែនកំណត់ ក៏ដូចជាផ្តល់នូវដំណោះស្រាយប្រសើរជាងមុន ដើម្បីកែសម្រួលដល់ការចូលប្រើសេវាធនាគារ និងកម្រិតសេវាកម្ម។
- ៦ → យើងនឹងផ្តល់ហិរញ្ញប្បទានដល់ការកែប្រែថ្មី ដើម្បីបង្កើតនូវប្រសិទ្ធភាព និងការកែតម្រូវថ្មីទៅលើការរស់នៅ វិស័យបុរាណ និងសកម្មភាពអាជីវកម្ម ព្រមទាំងការអភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចបែកចេញ។
- ៧ → យើងនឹងស្វែងរកសាងសង់សមត្ថភាពនៅទូទាំងធនាគារ ដើម្បីផ្តល់នូវការប្តេជ្ញាចិត្ត និងលើកកម្ពស់ការយល់ដឹងរបស់អតិថិជននិងសហគមន៍របស់យើងអំពីនិរន្តរភាពហិរញ្ញវត្ថុ។
- ៨ → យើងនឹងគ្រប់គ្រងដានអនុវត្តបរិស្ថាន និងសង្គមយើងដោយផ្ទាល់ និងស្នើសុំនូវស្តង់ដារស្រដៀងគ្នាពីអ្នកផ្គត់ផ្គង់របស់យើង។
- ៩ → ជារៀងរាល់ឆ្នាំ យើងនឹងរាយការណ៍ពីដំណើរការរបស់ធនាគារនិងវិស័យទាំងមូល ដោយផ្ទៀងផ្ទាត់នឹងការប្តេជ្ញា ដើម្បីទទួលខុសត្រូវ និងចែករំលែកពីលទ្ធផលនៃដំណើរប្រតិបត្តិការ។

គោលការណ៍ក្នុងការអនុវត្ត

ការការពារបរិស្ថាន មនុស្ស និង បេតិកភណ្ឌវប្បធម៌

ធនាគារមានគោលការណ៍គណនា ដើម្បីគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គមក្នុងការផ្តល់កម្ចី។ គោលការណ៍នេះត្រូវបានបំពេញបន្ថែមដោយគោលការណ៍ស្តីពីនិរន្តរភាពបរិស្ថាន និងសង្គម ដែលកំណត់នូវដំណើរការប្រព្រឹត្តទៅនៃប្រតិបត្តិការបទដ្ឋាន និងហាមឃាត់ (បញ្ជីដកចេញ) ដើម្បីផ្តល់នូវការលំណែនាំប្រសើរដើម្បីកំណត់និងប៉ាន់ប្រមាណហានិភ័យបរិស្ថាននិងសង្គមដែលជាផ្នែកមួយនៃដំណើរការវាយតម្លៃគណនា។



ការផ្តល់ហិរញ្ញប្បទានសម្រាប់ អនាគតនៃប្រទេសកម្ពុជា



យើងបានបង្កើតកម្មវិធីហិរញ្ញវត្ថុដើម្បីបង្កើនការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងពង្រីកវិសាលភាពទៅដល់អ្នកដែលមិនអាច ឬ មានដែនកំណត់ក្នុងការចូលទៅប្រើស្វ័យធនាគារផ្លូវការ។ កម្មវិធីទាំងនេះផ្តល់នូវប្រភពហិរញ្ញប្បទានសម្រាប់ប្រតិបត្តិការអាជីវកម្ម ធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើរឡើង បង្កើតការងារ និងជំរុញសេដ្ឋកិច្ច។ កម្មវិធី "ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ" បានពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងសហគមន៍។

យើងមានការប្រជាចិត្តក្នុងការផ្តល់ប្រាក់កម្ចីដល់ស្ត្រី និងតំបន់ជនបទដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់យើងក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុដល់សហគមន៍ដែលនៅដាច់ស្រយាល។ តាមរយៈការផ្តល់នូវការប្រើប្រាស់សេវាហិរញ្ញវត្ថុ យើងមានគោលបំណងគាំទ្រសហគ្រិនស្ត្រី និងប្រជាជននៅតាមជនបទ ដែលជំរុញឱ្យមានកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅប្រជាជន។ វិធីសាស្ត្រនេះស្របតាមបេសកកម្មរបស់យើងក្នុងការបង្កើនលទ្ធភាពទទួលបានសេវាធនាគារ ធ្វើឱ្យប្រសើរឡើង និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា។

(កំណើននៃការផ្តល់ហិរញ្ញប្បទាន)			
(បរិយាយ)	២០២២	២០២៣	២០២៤
គណនាផ្តល់ជូនអតិថិជនជាស្ត្រី %	៤៨%	៤៧%	៤៦%
គណនាផ្តល់ជូនប្រជាជននៅទីប្រជុំជន %	៤៦%	៣០%	៣៣%
គណនាផ្តល់ជូនប្រជាជននៅតំបន់ជនបទ %	៥៤%	៧០%	៦៧%

កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការលើកកម្ពស់ការសន្សំបានបង្ហាញពីភាពជោគជ័យជាពិសេសការផ្តោតសំខាន់ទៅលើអតិថិជនជាស្ត្រី។ តាមរយៈការបង្កើនការគាំទ្រ និងធនធានដែលផ្តោតលើស្ត្រី យើងបានឃើញនិរន្តរភាពវិជ្ជមាននៅក្នុងចំនួនអ្នកដាក់ប្រាក់សរុប។

(ការលើកទឹកចិត្តដល់ការសន្សំ)			
ចំនួនអតិថិជនប្រាក់បញ្ញើ គិតជាពាន់នាក់			
(បរិយាយ)	២០២២	២០២៣	២០២៤
អតិថិជនប្រាក់បញ្ញើសរុប	៥៧៩	៦០៥	៥១៤
អតិថិជនប្រាក់បញ្ញើជាស្ត្រី	២៨៧	២៩៩	២៥៤

ការការពារអតិថិជន



ការការពារអតិថិជនគឺជាគុណតម្លៃស្នូលដ៏សំខាន់ក្នុងការគាំទ្រដល់ប្រតិបត្តិការរបស់យើង។ យើងខិតខំប្រឹងប្រែងដើម្បីធានាបានថាអតិថិជនរបស់យើងត្រូវតែទទួលបាននូវសេវាហិរញ្ញវត្ថុប្រកបដោយយុត្តិធម៌ តម្លាភាព និងសុវត្ថិភាព។ គោលនយោបាយរបស់យើងត្រូវបានរចនាឡើងដើម្បីការពារសិទ្ធិរបស់អតិថិជន និងលើកកម្ពស់ទំនាក់ទំនងប្រកបដោយទំនុកចិត្តរវាងធនាគារ និងអតិថិជន។ យើងផ្តល់អាទិភាពដល់ការអនុវត្តក្រមសីលធម៌ ការការពារឯកជនភាព និងគំនិតផ្តួចផ្តើមចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីផ្តល់អំណាចគាំទ្រអតិថិជន។ តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ និងការប្រកាន់ខ្ជាប់នូវការអនុវត្តល្អបំផុតក្នុងឧស្សាហកម្ម យើងខិតខំបង្កើតបរិយាកាសសុវត្ថិភាព និងគាំទ្រជូនដល់អតិថិជនទាំងអស់របស់យើង។

យើងមានមោទកភាពដែលបានទទួលវិញ្ញាបនបត្រពី M-Cril ដែលជាស្ថាប័នដ៏ល្បីល្បាញដែលត្រូវបានគេស្គាល់ដោយសារស្តង់ដារ និងតឹងរឹងក្នុងការវាយតម្លៃ និងការផ្តល់ចំណាត់ថ្នាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ វិញ្ញាបនបត្រនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការរក្សាខ្ពស់ភាពលើការផ្តល់សេវាប្រកបដោយតម្លាភាព ការការពារអតិថិជន និងសមិទ្ធផលហិរញ្ញវត្ថុ។ ជាមួយនឹងការទទួលស្គាល់នេះ អតិថិជនរបស់យើងអាចមានទំនុកចិត្តថាពួកគេកំពុងសហការជាមួយស្ថាប័នដែលអាចទុកចិត្តបានដែលជួយដល់សុខុមាលភាពហិរញ្ញវត្ថុរបស់ពួកគេ។

ការងារ និងការបណ្តុះបណ្តាល



យើងផ្តល់ឱកាសការងារស្មើគ្នា ដោយផ្ដោតលើភាពយុត្តិធម៌ តម្លាភាព និងការមិនមានជម្លោះផលប្រយោជន៍ក្នុងប្រាក់បំណាច់ និងអត្ថប្រយោជន៍។ យើងលើកទឹកចិត្ត និងជំរុញបុគ្គលិកឱ្យបង្កើនសមត្ថភាពតាមរយៈចំណេះដឹងជំនាញ និងបទពិសោធន៍។ យើងក៏ផ្តល់កម្មវិធីហ្វឹកហ្វាតការងារសម្រាប់សិស្សានុសិស្ស ដើម្បីឱ្យពួកគេយល់ដឹងអំពីសេវាហិរញ្ញវត្ថុក្នុងវិស័យធនាគារផងដែរ។

ការងារ (បរិយាយ)	២០២២	២០២៣	២០២៤
បុគ្គលិកស្ត្រី	៤១%	៣៩%	៣៩%
បុគ្គលិកបុរស	៥៩%	៦១%	៦១%
បុគ្គលិកសរុប	៤,៣៧៨	៤,៦០៨	៤,២៣៩
Trainee	៦%	១.២%	១.១%

បណ្តុះបណ្តាលបុគ្គលិក (បរិយាយ)	២០២២	២០២៣	២០២៤
វគ្គបណ្តុះបណ្តាល	៣,៦៣៤	៣,៦៩៩	៣,៩០៧
វគ្គបណ្តុះបណ្តាល	១,៦៣៤	១,១៩៥	៥៨៧

ការប្រើប្រាស់ថាមពល ទឹក និងក្រដាស



យើងបន្តការអនុវត្តការផ្តួចផ្តើមក្នុងការគ្រប់គ្រងការវាយតម្លៃលើការប្រើប្រាស់ថាមពល និងក្រដាស។ ធនាគារបានណែនាំផ្ដោតហ្វូនដ៍ដើម្បីជំនួសការប្រើប្រាស់ក្រដាសដូចជា ហើយកិច្ចប្រជុំ/ការបណ្តុះបណ្តាលភាគច្រើនត្រូវបានធ្វើឡើងតាមរយៈអនឡាញ។

ការប្រើប្រាស់ថាមពល ទឹក និងក្រដាសអនាម័យ (បរិយាយ)	២០២២	២០២៣	២០២៤
ថាមពល គីឡូវ៉ាត់ ម៉ោង/FTE	១,២៩២	១,៥៤០	១,៤៦៩
សាំង លីត្រ/FTE	៧៣	៥៧	៦២
ទឹក ម៉ែត្រគីប/FTE	៣១	២៦	២៧
ក្រដាស គីឡូ/FTE	៥	៥	៣

ការងារទំនួលខុសត្រូវសង្គម

កម្មវិធី Football Clinic

នៅថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ ២០២៤ ធនាគារ ស្ថាបនា សហការជាមួយ ក្លឹបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ - ISI Dangkor Senchey FC ក្នុងការរៀបចំកម្មវិធី Football Clinic ចែករំលែកបច្ចេកទេសលេងបាល់ទាត់នៅ វិទ្យាល័យព្រះស៊ីសុវត្ថិ និងដើម្បីចូលរួមលើកកម្ពស់យុវជន ក្នុងការបង្ហាញសមត្ថភាពក្នុងវិស័យកីឡាឱ្យកាន់តែធំទូលាយក្នុងប្រទេសកម្ពុជា។


នៅក្នុងកម្មវិធីនេះ យើងខ្ញុំបានបរិច្ចាគសម្ភារៈកីឡា និងសិក្សា រួមមាន អាវកីឡា បាល់ សៀវភៅ និងប៊ិចជូនប្អូនៗសិស្សានុសិស្ស។ កម្មវិធីនេះមានការចូលរួមពីគ្រូបង្វឹក និងកីឡាករក្នុងបង្គោលបង្រៀនពីមូលដ្ឋានគ្រឹះនៃការលេងបាល់ទាត់ និងចូលរួមក្នុងសកម្មភាពសប្បាយៗជាច្រើនជាប្អូនៗសិស្សានុសិស្ស។



ឧបត្ថម្ភព្រឹត្តិការណ៍ដាំកូនឈើ និងជួសជុលកែលម្អអគារសិក្សា

ធនាគារ ស្ថាបនា បានចូលរួមក្នុង "ពិធីដាំដើមឈើ និងជួសជុលសាលាបឋមសិក្សាសត្វាភ័ម" ស្ថិតនៅភូមិត្រពាំង ស្រុកអង្គរជ័យ ខេត្តតាកែវ ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា។

គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់គោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវសង្គមរបស់សាធារណជន។ សិស្សជាង ៣៥០ នាក់បានចូលរួម និងមានឱកាសរៀនសូត្រអំពីផលប៉ះពាល់បរិស្ថាន និងដំណោះស្រាយ។



ការប្រកួតបាល់ទាត់សប្បុរសធម៌

ធនាគារ ស្ថាបនា សហការជាមួយ ក្លឹបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ រៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ដោយអាចចូលរួមទស្សនាការប្រកួតបាល់ទាត់ដោយសេរីរវាងក្រុមបាល់ទាត់ Sathapana FC និង ក្រុមគ្រប់រដូវ នៅកីឡដ្ឋាន AIA Stadium KMH Park ដើម្បីធ្វើការអភិវឌ្ឍន៍កីឡាជូនដល់ការថែទាំកុមារកម្ពុជា នៅក្នុងមន្ទីរពេទ្យកុមារអង្គរ។



បរិច្ចាគជូនមជ្ឈមណ្ឌលព្យាបាលកុមារបេះដូង ជប៉ុន

ធនាគារ ស្ថាបនា មានកិត្តិយសក្នុងការចូលរួមបរិច្ចាគជូនមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ក្នុងការសាងសង់អគារមជ្ឈមណ្ឌលសុខភាពថ្មីមួយទៀតនៅបរិវេណមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មជ្ឈមណ្ឌលព្យាបាលកុមារបេះដូង ជប៉ុន បានជួយដល់កុមារកម្ពុជាដែលមានជំងឺមហារីកជាច្រើននាក់តាមរយៈការផ្តល់ជូននូវការព្យាបាលដោយឥតគិតថ្លៃ។ ធនាគារ ស្ថាបនា សូមថ្លែងអំណរគុណនិងគាំទ្រដល់ការរួមចំណែកជាបន្តបន្ទាប់ដោយសុចរិតភាពក្នុងការពង្រីកវិសាលភាពកិច្ចការងាររបស់មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន។



បរិច្ចាគសម្ភារសិក្សា និងកំពូលទ័រជូនបឋមសិក្សា នាគខ្មៅ ខេត្តសៀមរាប

ធនាគារ ស្ថាបនា បានបរិច្ចាគសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន ១៥០ នាក់ និងកំពូលទ័រជូនដល់សាលា និងអាជ្ញាធរមូលដ្ឋាន នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាន់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ការបរិច្ចាគនេះនឹងអាចគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្សឱ្យកាន់តែមានភាពងាយស្រួល ជំរុញឱ្យពួកគេរៀនសូត្របានលឿនលឿន និងមានអនាគតល្អប្រសើរនាថ្ងៃខាងមុខ។ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានដែលខិតខំប្រឹងប្រែង និងជួយជ្រោមជ្រែងដល់ការសិក្សារបស់សិស្សានុសិស្សក្នុងសហគមន៍នេះផងដែរ។



ឧបត្ថម្ភការប្រកួតកីឡាវាយសីមិត្តភាព

ធនាគារ ស្ថាបនា មានមោទនភាពយ៉ាងក្រៃលែងដែលបានចូលរួមឧបត្ថម្ភការប្រកួតកីឡាវាយសីរបស់ TKS ដែលរៀបចំឡើងដើម្បីឱ្យយុវជន និងយុវតីដែលមានទេពកោសល្យខាងកីឡាវាយសីឱ្យទទួលបានការប្រកួតនិងអាចពង្រឹងជំនាញ និងសមត្ថភាពរបស់ពួកគេឱ្យកាន់តែល្អប្រសើរ។ ធនាគារ ស្ថាបនា ជឿជាក់ និងប្តេជ្ញាចិត្តចូលរួមលើកកម្ពស់កីឡា និងលើកទឹកចិត្តយុវជន និងយុវតីឱ្យបន្តហ្វឹកហាត់កីឡាដែលគេចូលចិត្ត និងអនុញ្ញាតឱ្យពួកគេឈានដល់សក្តានុពលពេញលេញរបស់ពួកគេបាន។

ឧបត្ថម្ភព្រឹត្តិការណ៍ជិះកង់

ធនាគារ ស្ថាបនា មានកិត្តិយសបានចូលរួមឧបត្ថម្ភជា Diamond Sponsor ក្នុងព្រឹត្តិការណ៍ជិះកង់ក្រោមប្រធានបទ “ជិះកង់ផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល” ដោយប្រព្រឹត្តទៅនៅតំបន់បេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា។ ការចូលរួមរបស់ធនាគារ គឺជាការរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រាក់រៀល និងវិស័យធនាគារឱ្យកាន់តែទូលំទូលាយជូនដល់សហគមន៍ និងប្រជាជនកម្ពុជា។



ឧបត្ថម្ភកម្មវិធី ទិវាសន្សំអាស៊ានឆ្នាំ២០២៤

ធនាគារ ស្ថាបនា មានកិត្តិយស ចូលរួមឧបត្ថម្ភកម្មវិធី ទិវាសន្សំអាស៊ានឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “សារៈសំខាន់នៃការសន្សំប្រាក់តាំងពីវ័យកុមារ”។ ការចូលរួមរបស់យើងខ្ញុំ គឺជាការរួមចំណែកផ្សព្វផ្សាយអំពីរបៀបសន្សំប្រាក់ និងការបង្កើតទំលាប់សន្សំប្រាក់តាមរយៈសេវាហិរញ្ញវត្ថុផ្លូវការ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។



ឧបត្ថម្ភកម្មពិធី វិទីហិរញ្ញវត្ថុ រដូវកាលទី២

ធនាគារ ស្ថាបនា មានកិត្តិយសបានចូលរួមឧបត្ថម្ភកម្ម ពិធីសម្ពោធកម្មវិធី «វិទីហិរញ្ញវត្ថុ រដូវកាលទី២» ដែលរៀបចំដោយ ក្រុមហ៊ុនអប្សរា មេឌា ស៊ីរីស (AMS)។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា មានដូចជាការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ ការគ្រប់គ្រងថវិកា និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយភាពឆ្លាតវៃ នៅពេលប្រើប្រាស់សេវាកម្ម និងផលិតផលហិរញ្ញវត្ថុណាមួយ។

បរិច្ចាគជូនកាកបាទក្រហមកម្ពុជា

ធនាគារ ស្ថាបនា មានកិត្តិយសក្នុងការចូលរួមបរិច្ចាគថវិកាចំនួន 20 លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអង្គរចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោម ប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍សុខភាព ល្អ និងមានភាពធនធូនអាកាសធាតុ” និងដើម្បីបន្តគាំទ្រសកម្មភាព មនុស្សធម៌ទូទាំងប្រទេស។



កម្មវិធីបរិច្ចាគឈាម

ការបរិច្ចាគឈាមរបស់អ្នកនៅថ្ងៃនេះគឺពិតជាបានជួយសង្គ្រោះជីវិត មនុស្សជាច្រើននាក់ដែលកំពុងត្រូវការឈាមបន្ទាន់។ ធនាគារ ស្ថាបនា មានកិត្តិយសក្នុងការសហការជាមួយក្រុមហ៊ុន CBRE Cambodia អគារ ស្ថាបនា និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំកម្មវិធី «បរិច្ចាគ ឈាមដើម្បីសង្គ្រោះជីវិត»។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើក កម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាម និងលើកទឹកចិត្ត បុគ្គលិកក្នុងការចូលរួមសកម្មភាពមនុស្សធម៌ក្នុងសង្គម។



ពានរង្វាន់ និងវិញ្ញាបនបត្រ



ហិរញ្ញប្បទានទ្រព្យសម្បត្តិចល័ត
វិញ្ញាបនបត្រថ្លែងអំណរគុណ

រៀបចំសម្រាប់អនាគតដោយចាប់ផ្តើម
ជាមួយនឹងការធ្វើផែនការហិរញ្ញវត្ថុ
វិញ្ញាបនបត្រថ្លែងអំណរគុណ



មន្ទីរពេទ្យកុមារអង្គរ
វិញ្ញាបនបត្រថ្លែងអំណរគុណ

ការទទួលស្គាល់និរន្តរភាព
Advancing Digital Society



រង្វាន់ពី MASTERCARD

ភាពជាអ្នកដឹកនាំក្នុងកំណើនឥណទាន ឆ្នាំ២០២៤
ភាពជាអ្នកដឹកនាំនៅក្នុងកំណើនឥណទាន ឆ្នាំ២០២៤
ភាពជាអ្នកដឹកនាំក្នុងទំហំឥណទាន ឆ្នាំ២០២៤

ពានរង្វាន់ពី INTERNATIONAL FINANCE AWARDS

កម្មវិធីធនាគារចល័តប្រកបដោយភាពច្នៃប្រឌិតបំផុតនៅ
ក្នុងប្រទេសកម្ពុជា ឆ្នាំ២០២៤



គាំទ្រការដាំដើមឈើ និងជួសជុល
សាលាបឋមសិក្សាស្អាតរម
វិញ្ញាបនបត្រថ្លែងអំណរគុណ

ពិធីរៀងសាមគោជន
ប្រចាំឆ្នាំ២០២៤ របស់ធនាគារ
វិញ្ញាបនបត្រថ្លែងអំណរគុណ

រង្វាន់ពី VISA

ភាពជាអ្នកដឹកនាំក្នុងបរិមាណនៃការទូទាត់ឥណទានរបស់អតិថិជន
ភាពជាអ្នកដឹកនាំនៅក្នុងការកើនឡើងបរិមាណនៃការលក់សរុបរបស់ពាណិជ្ជករ
ភាពជាអ្នកដឹកនាំនៅក្នុង ACTIVE NET NEW ACCEPTANCE LOCATION



វិញ្ញាបនបត្រពី SISA

ស្តង់ដារសុវត្ថិភាពទិន្នន័យឧស្សាហកម្មកាតព្វទូទាត់ដែលគួរឱ្យគោរព
(PCI DSS v4.0) និងវិញ្ញាបនបត្រស្តង់ដារសុវត្ថិភាពឧស្សាហកម្ម
កាតព្វទូទាត់ (PCI PIN v3.1)

ពានរង្វាន់ពី CGCC

ការអនុវត្តឆ្លើយនៅក្នុងចំនួនគណនីធានា ឆ្នាំ២០២៤

របាយការណ៍ ហិរញ្ញវត្ថុសវនកម្ម

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ស្ថាបនា ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) សូមបង្ហាញនូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។

អំពីធនាគារ

ស្ថាបនា លីមីតធីត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (“MFI”) ត្រូវបានបង្កើតឡើង និងចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងពាណិជ្ជកម្ម (“MoC”) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៣ តាមអនុស្សរណៈ និងលក្ខន្តិកៈរបស់ធនាគារចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០២ រវាងស្ថាបនាសហគមន៍កម្ពុជា (CCB) ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយដែលបានបង្កើតឡើងនៅក្នុង ឆ្នាំ១៩៩៦ និងបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានអាជ្ញាបណ្ណដើម្បីធ្វើប្រតិបត្តិការជា មីក្រូហិរញ្ញវត្ថុពី ធនាគារជាតិ នៃកម្ពុជា (“NBC”) នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៣ ហើយចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ទទួលបានអាជ្ញាបណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអចិន្ត្រៃយ៍។ ដោយស្ថិតនៅក្រោមអាជ្ញាបណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានត្រូវបានអនុញ្ញាតឱ្យផ្តល់ឥណទាន និងសេវាផ្តល់ប្រាក់សន្សំដល់ក្រុមគ្រួសារក្រីក្រ និងមានចំណូលទាប និងអង្គភាពធុនតូច ដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានទទួលអាជ្ញាបណ្ណពីធនាគារជាតិ នៃកម្ពុជា ដើម្បីផ្តល់សេវាកម្មទទួលប្រាក់បញ្ញើ។ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានទទួលអាជ្ញាបណ្ណរយៈពេល ៣ឆ្នាំបន្តទៀត ដើម្បីផ្តល់សេវាកម្មប្តូរប្រាក់។

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ ធនាគារ ម៉ាជូហាន់ ជប៉ុន ភីអិលស៊ី (“MJB”) បានចុះកិច្ចសន្យាទិញលក់ជាមួយ Stichting Triodos-Doen Nederlandse Financierings-Maatschappij Voor Ontwikkelingslanden N.V. DWM Funds S.C.A – SICAV SIF CCB និង Sathapana Employee Investment Limited ដើម្បីទិញភាគហ៊ុនចំនួន ៩៥.១% ពីស្ថាបនា លីមីតធីត។ ការទិញហ៊ុននេះ ត្រូវបានអនុម័តដោយធនាគារជាតិ នៃកម្ពុជា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២ ហើយក្រសួងពាណិជ្ជកម្ម បានអនុម័តទៅលើការប្តូរកម្មសិទ្ធិ នៃដើមទុននាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២។

នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន អនុលោមតាមកិច្ចព្រមព្រៀងជាមួយ CCB បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីអនុម័តលើការលក់ភាគហ៊ុន ដែលនៅសល់ចំនួន ៤.៩% របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅឲ្យ MJB ដែលតំណាងឲ្យភាគកម្មមិនគ្រប់គ្រងទាំងអស់របស់គ្រឹះស្ថាន ក្នុងតម្លៃសរុប ៦.០២ លានដុល្លារអាមេរិក។ ប្រតិបត្តិការនេះ ត្រូវបានបញ្ចប់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។

នៅដើមឆ្នាំ២០១៥ ធនាគារ ម៉ាជូហាន់ ជប៉ុន ភីអិលស៊ី និងស្ថាបនា លីមីតធីត បានយល់ព្រមធ្វើការរួមបញ្ចូលគ្នានូវគ្រឹះស្ថានទាំងពីរ ទៅជាគ្រឹះស្ថានតែមួយ ដោយមានឈ្មោះថាធនាគារ ស្ថាបនា ភីអិលស៊ី ហើយទទួលបានការអនុម័តជាផ្លូវការពី NBC នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ធនាគារជាតិ នៃ កម្ពុជា បានផ្តល់អាជ្ញាបណ្ណធនាគារអចិន្ត្រៃយ៍ ដល់ធនាគារ ស្ថាបនា ភីអិលស៊ី។ រាល់ទ្រព្យសកម្ម និងបំណុលទាំងអស់របស់ MJB បានផ្ទេរទៅឱ្យធនាគារ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។

ធនាគារធ្វើប្រតិបត្តិការរបស់ខ្លួនតាមបណ្តាខេត្តទាំង ២៥ ដែលមានបណ្តាញសាខាចំនួន ១៧៥ សាខា។

សកម្មភាពអាជីវកម្មចម្បង

ធនាគារ មានសកម្មភាពអាជីវកម្មចម្បង ក្នុងការធ្វើប្រតិបត្តិលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទីតាំង

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារស្ថាបនាលេខ ៦៣ មហាវិថីព្រះនរោត្តម កែងផ្លូវលេខ១៧២ និង ផ្លូវលេខ១៧៤ ភូមិ១៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ធនាគារធ្វើប្រតិបត្តិការរបស់ខ្លួនតាមបណ្តាខេត្តទាំង ២៥ ដែលមានបណ្តាញសាខាចំនួន ១៧៥ សាខា។

និយោជិត

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារមាននិយោជិតចំនួន ៤.២៣៩ នាក់ (ឆ្នាំ២០២៣៖ ៤.៦០៨ នាក់)។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានលាតត្រដាងនៅក្នុងរបាយការណ៍លទ្ធផលពេញលេញ។

ដើមទុនដែលបានបង់

ដើមទុនដែលបានបង់របស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន ២៩០.០០០.០០០ ដុល្លារអាមេរិក (ឆ្នាំ២០២៣៖ ២៨០.០០០.០០០ ដុល្លារអាមេរិក)។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តលើទុនបម្រុង និងសំវិធានធនជាសារវន្តក្នុងអំឡុងការិយបរិច្ឆេទ ក្រៅពីអ្វីដែលបានទទួលស្គាល់ និងលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

ការខាតបង់ឥណទានរំពឹងទុកលើឥណទានទៅអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ដែលបានវាស់វែងតាមថ្លៃដើមរំលស់

មុនពេលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការសមស្របដើម្បីធានាថា នីតិវិធីពាក់ព័ន្ធជាមួយនឹងការលុបចេញពីបញ្ជី ឬការទទួលស្គាល់សិវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកនោះ ហើយក្រុមប្រឹក្សាភិបាល ជឿជាក់ថា រាល់ឥណទានអាក្រក់ និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ដែលបានវាស់វែងតាមថ្លៃដើមរំលស់ ត្រូវបានលុបចេញពីបញ្ជី ហើយសិវិធានធនគ្រប់គ្រាន់ត្រូវបានធ្វើឡើងសម្រាប់ការខាតបង់ឥណទានរំពឹងទុក។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលអាចនឹងបណ្តាលឱ្យចំនួនទឹកប្រាក់នៃការលុបចេញពីបញ្ជី ឬ សិវិធានធនលើការខាតបង់ឥណទានរំពឹងទុកនៃឥណទានទៅអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ដែលបានវាស់វែងតាមថ្លៃដើមរំលស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានភាពមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របដើម្បីធានាថា រាល់ទ្រព្យសកម្មទាំងឡាយណា ដែលទំនងជាមិនអាចទទួលស្គាល់នៅក្នុងដំណើរការអាជីវកម្មធម្មតាតាមតម្លៃរបស់ទ្រព្យសកម្មទាំងនោះ ដូចដែលបានកត់ត្រានៅក្នុងបញ្ជីឥណទានរបស់ធនាគារ ត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងថានឹងអាចប្រមូលបានជាក់ស្តែង។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលអាចនឹងបណ្តាលឱ្យមានផលប៉ះពាល់ ដល់ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលនាំឱ្យមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

វិធីសាស្ត្រនៃការវាយតម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើងបណ្តាលឱ្យប៉ះពាល់ដល់ ការអនុវត្តនៃវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមាន ភាពមិនត្រឹមត្រូវ ឬមិនសមស្របជាសារវន្តនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ៖

- (ក) ពុំមានបន្ទុកលើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទ ក្នុងការធានាលើបំណុលរបស់បុគ្គលណាម្នាក់ឡើយ និង
- (ខ) ពុំមានបំណុលយថាភាពណាមួយរបស់ធនាគារ ដែលកើតមានចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុមក ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញ ក្នុងអំឡុងពេល ១២ខែ បន្ទាប់ពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុដែលនឹងមាន ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន នៅពេលដល់កាលកំណត់សងនោះទេ។

ព្រឹត្តិការណ៍បន្តបន្ទាប់

ពុំមានព្រឹត្តិការណ៍សំខាន់ៗណាបានកើតឡើងបន្ទាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលតម្រូវឱ្យមានការធ្វើនិយ័តកម្ម ឬការលាតត្រដាង ក្រៅពីអ្វីដែលបានទទួលស្គាល់ និងលាតត្រដាងក្នុងកំណត់សម្គាល់ នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយនេះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងការិយបរិច្ឆេទ និងនាការបរិច្ឆេទនៃរបាយការណ៍នេះ មាននាមដូចខាងក្រោម៖

បណ្ឌិត Han Chang-Woo	ប្រធានក្រុមប្រឹក្សាភិបាល (មិនប្រតិបត្តិ)
លោក Han Ken	អនុប្រធានក្រុមប្រឹក្សាភិបាល (មិនប្រតិបត្តិ)
ឯកឧត្តម Shinohara Katsuhiko	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
ឯកឧត្តម គឹម វ៉ាដា	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
លោក Williams John Gerard	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ (បានតែងតាំងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤)
លោក Iwasa Tomoyuki	អភិបាលមិនប្រតិបត្តិ (បានលាលែងពីតំណែងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤)
លោក Nguyenle QuocAnh	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ (បានលាលែងពីតំណែងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤)
លោក Hosoi Takehito	អភិបាលមិនប្រតិបត្តិ (បានតែងតាំងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤)
លោក Hiramatsu Naoya	អភិបាលមិនប្រតិបត្តិ (បានតែងតាំងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤)
លោក Kawahara Yoshiki	អភិបាលមិនប្រតិបត្តិ (បានតែងតាំងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤)

សវនករ

ក្រុមហ៊ុន អ៊ិនស្ទ័រ អ៊ិន យ៉ាង (ខេមបូឌា) គឺជាសវនកររបស់ក្រុមហ៊ុន។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុង និងចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានកិច្ចព្រមព្រៀងណាមួយ ដែលធនាគារជាតិម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះ អាចផ្តល់ លទ្ធភាពដល់អភិបាលឲ្យទទួលបាននូវអត្ថប្រយោជន៍តាមរយៈការទិញយក ភាគហ៊ុន ឬទិញសញ្ញាប័ណ្ណបំណុលរបស់ធនាគារ ឬសាជីវកម្មដទៃទៀត។

ក្រុមប្រឹក្សាភិបាលមិនបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ ណាមួយតាមរយៈការចុះកិច្ចសន្យាដែលធ្វើឡើងដោយធនាគារ ឬដោយសា ជីវកម្មពាក់ព័ន្ធជាមួយនឹងអភិបាល ឬក៏ជាមួយក្រុមហ៊ុនដែលមានអភិបាល ជាសមាជិក ឬជាមួយក្រុមហ៊ុនដែលអភិបាល មានផលប្រយោជន៍ផ្នែក ហិរញ្ញវត្ថុនោះទេ ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវក្នុងការអះអាងបញ្ជាក់ថារបាយ ការណ៍ហិរញ្ញវត្ថុបានផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវពី ស្ថានភាពហិរញ្ញវត្ថុ របស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និង ស្ថានភាពលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។ ក្រុមប្រឹក្សាភិបាលត្រូវពិនិត្យលើការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុទាំងនេះ ដោយគណៈគ្រប់គ្រង ដែលត្រូវបានតម្រូវឱ្យ៖

- ១) អនុម័តនូវគោលនយោបាយរបាយការណ៍ដែលសមស្រប ដែលត្រូវ បានគាំទ្រដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាង សមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយត្រូវអនុវត្ត គោលនយោបាយទាំងនេះឱ្យមានសង្គតិភាព

តំណាងឱ្យក្រុមប្រឹក្សាភិបាល៖



លោក Hendrik Gezienus Mulder
ប្រធាននាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥

- ២) អនុលោមតាម CIFRSs ឬប្រសិនបើមានការប្រាសចាកណាមួយ សម្រាប់គោលបំណងនៃការបង្ហាញនូវភាពពិត និងត្រឹមត្រូវ ការប្រាសចាកនេះ ត្រូវបានលាតត្រដាង បកស្រាយ និងកំណត់ ចំនួនទឹកប្រាក់ឱ្យបានសមរម្យ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- ៣) រក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យ ផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- ៤) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃ ដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មត ថា ធនាគារនឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នាពេលអនាគត និង
- ៥) ត្រួតពិនិត្យ និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព នូវរាល់សេចក្តី សម្រេចជាសារវន្តទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិ ការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថារាល់ការសម្រេច ទាំងនេះ ត្រូវបានឆ្លុះបញ្ចាំង យ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវ ក្នុងការធានាថា បញ្ជីគណនេយ្យ ត្រឹមត្រូវ ត្រូវបានរក្សាទុក និងលាតត្រដាងបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុ របស់ធនាគារឱ្យបានត្រឹមត្រូវសមហេតុផលគ្រប់ពេល ហើយធានាថាបញ្ជី គណនេយ្យស្របតាមប្រព័ន្ធគណនេយ្យដែលបានអនុវត្ត។ គណៈគ្រប់គ្រង ក៏មានទំនួលខុសត្រូវក្នុងការថែរក្សាទ្រព្យសកម្មរបស់ធនាគារ ហើយក៏ត្រូវ ចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់ និងស្វែងរកការបន្លំ និងភាពមិន ប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាល សូមបញ្ជាក់ថា ធនាគារបានអនុលោមតាមតម្រូវការ ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ តំណាងឱ្យក្រុមប្រឹក្សាភិបាល សូមធ្វើការអនុម័តលើរបាយការណ៍ ហិរញ្ញវត្ថុ ដូចដែលមានភ្ជាប់ជាមួយនេះថា បានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ការិយ បរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាម CIFRSs។



លោក Yoshiharu Morimoto
អនុប្រធាននាយកប្រតិបត្តិ

របាយការណ៍ របស់សវនករឯករាជ្យ

ជូនចំពោះ៖ ក្រុមប្រឹក្សាភិបាល និងភាគទុនិករបស់
ធនាគារ ស្ថាបនា ភីអិលស៊ី

មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារស្ថាបនា ភីអិលស៊ី (“ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍លទ្ធផលពេញលេញ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ ហើយនិងកំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ ដែលមានព័ត៌មានគោលនយោបាយគណនេយ្យសារវន្ត។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុនេះ បង្ហាញនូវទិដ្ឋភាព ពិត និងត្រឹមត្រូវ លើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយ បរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (“CIFRSs”)។

មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពី សវនកម្ម នៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោង តាមស្តង់ដារទាំងនោះ ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែកនៃការទទួល ខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយ ការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានភាពឯករាជ្យពីធនាគារ ដោយអនុលោម ទៅតាមក្រមសីលធម៌វិជ្ជាជីវៈសម្រាប់គណនេយ្យករជំនាញ និងសវនករ ប្រតិស្តុត ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា រួមទាំង តម្រូវការខាងសីលធម៌ដែលពាក់ព័ន្ធនឹងការងារសវនកម្មទៅលើរបាយការណ៍ ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវ ខាងសីលធម៌ផ្សេងទៀតរបស់យើងខ្ញុំ ដោយស្របតាមតម្រូវការទាំងនេះ។ យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្ម ដែលយើងខ្ញុំបានទទួល គឺមានលក្ខណៈ គ្រប់គ្រាន់ និងសមស្រប ដើម្បីជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់ របស់យើងខ្ញុំ។

ការសង្កត់ធ្ងន់នៃបញ្ហា - ការរំកិលទៅលើកំហុសរបស់ ការិយបរិច្ឆេទមុន

យើងខ្ញុំ សូមទាញចំណាប់អារម្មណ៍ទៅកំណត់សម្គាល់លេខ ៣៤ នៃរបាយ ការណ៍ហិរញ្ញវត្ថុ ដែលបានពណ៌នាអំពីផលប៉ះពាល់នៃការរំកិលទៅលើកំហុសរបស់ គណៈគ្រប់គ្រង នៃកំហុសរបស់ការិយបរិច្ឆេទមុន ទាក់ទងនឹងវិធីសាស្ត្រ គណនេយ្យនៃឥណទានពន្ធលើប្រាក់ចំណូល។ មតិយោបល់របស់យើងខ្ញុំ មិនត្រូវបានរំកិលទៅទងនឹងបញ្ហានេះទេ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានធ្វើសវនកម្មដោយសវនករផ្សេងទៀត ដែលបាន បញ្ចេញមតិយោបល់គ្មានបញ្ហាទៅលើរបាយការណ៍ហិរញ្ញវត្ថុទាំងនោះ នៅ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

ព័ត៌មានផ្សេងទៀតក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ព័ត៌មានផ្សេងទៀត រួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែ មិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់ យើងខ្ញុំ ដែលយើងខ្ញុំទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករ នេះ និងរបាយការណ៍ប្រចាំឆ្នាំ ដែលត្រូវបានរំពឹងថានឹងមានសម្រាប់យើងខ្ញុំ បន្ទាប់ពីកាលបរិច្ឆេទនេះ។ គណៈគ្រប់គ្រងមានទំនួលខុសត្រូវ ចំពោះ ព័ត៌មានផ្សេងទៀតនេះ។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុ ពុំគ្របដណ្តប់លើ ព័ត៌មានផ្សេងទៀតនេះទេ ហើយយើងខ្ញុំមិនបង្ហាញសេចក្តីសន្និដ្ឋានបែប ធានាអះអាងក្នុងទម្រង់ណាមួយទៅលើព័ត៌មានផ្សេងទៀតនេះដែរ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុ ទំនួល ខុសត្រូវរបស់យើងខ្ញុំ គឺការអានព័ត៌មានផ្សេងទៀតនេះ ហើយពិចារណាថា តើព័ត៌មានផ្សេងទៀតនេះ មានភាពខុសគ្នាជាសារវន្ត ឬទេ ជាមួយរបាយ ការណ៍ហិរញ្ញវត្ថុ ឬចំណេះដឹងរបស់យើងខ្ញុំដែលទទួលបាន ពីការងារ សវនកម្ម ឬ ថាតើព័ត៌មានផ្សេងទៀតនេះ មានកំហុសឆ្គងជាសារវន្ត ឬ ទេ។ ប្រសិនបើយើងខ្ញុំ សន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តលើព័ត៌មាន ផ្សេងទៀតនេះ ដោយផ្អែកលើការងារ ដែលបានអនុវត្ត យើងខ្ញុំតម្រូវឲ្យ រាយការណ៍តាមភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ ចំពោះព័ត៌មានផ្សេងទៀតនេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកទទួលបន្ទុក លើអត្ថបាលកិច្ច ចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុ ដែលផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRSs ហើយនិងទទួលខុសត្រូវផងដែរចំពោះប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រង គិតថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងជាអ្នកទទួល ខុសត្រូវក្នុងការវាយតម្លៃលទ្ធភាពនិរន្តរភាពអាជីវកម្មរបស់ធនាគារ និង ធ្វើការលាតត្រដាង ប្រសិនបើមាន នូវបញ្ហាទាំងឡាយណាដែលទាក់ទង នឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មតាម វិធានគណនេយ្យរបស់ធនាគារ លើកលែងតែក្នុងករណីគណៈគ្រប់គ្រង មានបំណងរំលាយ ឬ បញ្ឈប់ប្រតិបត្តិការធនាគារ ឬ ក៏គ្មានមធ្យោបាយ ជាក់លាក់ណាមួយទៀតក្រៅពីនេះ។

អ្នកទទួលបន្ទុកលើអភិបាលកិច្ចមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើដំណើរនៃការរាយការណ៍អំពីហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថាការងារសវនកម្មដែលប្រព្រឹត្តទៅដោយអនុលោមតាម CISAs តែងតែរកឃើញកំហុសឆ្គងជាសារវន្ត ដែលមាននោះទេ។ កំហុសឆ្គងអាចកើតចេញពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬ បញ្ចូលគ្នាជាមួយ) អាចត្រូវបានរំពឹងទុកដោយសមហេតុផលថា មានឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយផ្អែកលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្ម ដែលអនុលោមតាម CISAs យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ បង្កើត និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ហើយប្រមូលភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្របសម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំមានកម្រិតខ្ពស់ជាងហានិភ័យ ដែលមិនអាចរកឃើញកំហុសឆ្គង ដែលបណ្តាលមកពីការកាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការឃុបឃិត ការបន្លំ ការលុបចេញដោយចេតនា ការរាយការណ៍មិនត្រឹមត្រូវ ឬ មិនគោរពតាមប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការងារសវនកម្មដើម្បីបង្កើតជានីតិវិធីសវនកម្ម ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។ ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មតាមវិធានគណនេយ្យ ដោយគណៈគ្រប់គ្រង និងតាមរយៈភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋាន ថាមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬ លក្ខខណ្ឌទាំងឡាយណាដែលនាំឱ្យមានការសង្ស័យជាសារវន្ត ទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ធនាគារ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្ត យើងខ្ញុំតម្រូវឱ្យទាញចំណាប់អារម្មណ៍ ក្នុងរបាយការណ៍សវនករលើកំណត់សម្គាល់ពាក់ព័ន្ធដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬ ប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់ថ្ងៃចេញរបាយការណ៍សវនករ។ តែទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគត ក៏អាចបង្កឱ្យធនាគារ មិនអាចបន្តនិរន្តរភាពរបស់អាជីវកម្មបានផងដែរ។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងមាតិកានៃរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថារបាយការណ៍ហិរញ្ញវត្ថុ តំណាងឱ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋាន ដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំបានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុក នៃការងារសវនកម្ម និងរបកគំហើញសំខាន់ៗ រួមបញ្ចូលផងដែរ នូវកង្វះខាតសំខាន់ៗ ទៅលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។



Emmanuel A. Guelas
Partner

Emmanuel A. Guelas

ដៃគូសវនករ

អ៊ិនស្ទ័រ អ៊ែន យ៉ាង (ខេមបូឌា)
ក្រុមហ៊ុនគណនេយ្យករជំនាញ
សវនករព្រឹត្តិស្ថិត

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២.៤)
		(ដូចដែលបានកំណត់ឡើងវិញកំណត់សម្គាល់លេខ ៣៤)			
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៣	១៤៧.៦៨០.៨៨៦	៥៩៤.៤១៥.៥៦៦	១៧៣.៦៧៤.០៥២	៧០៩.៤៥៨.៥០២
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា	៤	៤១៧.២២០.៧៧៨	១.៦៧៩.៣១៣.៦៣២	៣២៥.៨២៦.៣៤០	១.៣៣១.០០០.៥៩៩
សមតុល្យនៅធនាគារផ្សេងៗ	៥	៨១.៩០២.៦៨៦	៣២៩.៦៥៨.៣១១	៦៨.៩៨៨.៣៣២	២៨១.៨១៧.៣៣៦
ឥណទានទៅអតិថិជន	៦	២.០០៩.៤៥៨.៣៥៤	៨.០៨៨.០៦៩.៨៧៥	២.១៦២.៥២១.៦១១	៨.៨៣៣.៩០០.៧៨១
ការវិនិយោគផ្សេងៗ	៧	១០.០៤៨.២០១	៤០.៤៤៤.០១០	៩៣.៧៥០	៣៨២.៩៦៩
ទ្រព្យសកម្មផ្សេងៗ	៨	២២.៩៨៨.៨៧១	៩២.៥១៤.១០៥	១៩.៦៤៨.៧៤៧	៨០.២៦៥.១៣១
ទ្រព្យ និងបរិក្ខារ	៩	២១.២១២.៩២៦	៨៥.៣៨២.០២៧	២៥.៩៩៧.៨៧៥	១០៦.២០១.៣១៩
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	១០	៣២.៧៨៤.៦៤៥	១៣១.៩៥៨.១៩៦	៣៩.៩៤៦.៥០៩	១៦៣.១៨១.៤៨៩
ថ្លៃដើមកម្មវិធីកុំព្យូទ័រ	១១	១០.៦៣៤.១២៤	៤២.៨០២.៣៤៩	១០.០៣០.៩៦៣	៤០.៩៧៦.៤៨៤
មូលនិធិពាណិជ្ជកម្ម	១២	១៧.៣៨០.០៣០	៦៩.៩៥៤.៦២១	១៧.៣៨០.០៣០	៧០.៩៩៧.៤២៣
ពន្ធពន្យារជាទ្រព្យសកម្ម	១៤(ខ)	-	-	១.៣០៣.៣៩៨	៥.៣២៤.៣៨១
ទ្រព្យសកម្មសរុប		២.៧៧១.៣០៧.៥០១	១១.១៥៤.៥១២.៦៩២	២.៨៤៥.៤១១.៦០៧	១១.៦២៣.៥០៦.៤១៤
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៣	១.៩១៦.០៤២.៦៤០	៧.៧១២.០៧១.៦២៦	១.៨៧០.១៦៩.៣៧៨	៧.៦៣៩.៦៤១.៩០៩
ប្រាក់កម្ចី	១៤	១៨៣.៦៩៩.៤៤៣	៧៣៩.៣៩០.២៥៨	៣០០.៤០០.២៧៦	១.២២៧.១៣៥.១២៧
អនុបំណុល	១៥	១០៥.៥៥០.០០០	៤២៤.៨៣៨.៧៥០	១២៥.២០០.០០០	៥១១.៤៤២.០០០
បំណុលផ្សេងៗ	១៦	៦០.១២៨.៩២៨	២៤២.០១៨.៩៣៥	៦៦.៧៤០.៧០៦	២៧២.៦៣៥.៧៨៣
អត្ថប្រយោជន៍និយោជិត	១៧	៣០.៦៦៩.២០៨	១២៣.៤៤៣.៥៦២	២៩.៤៩៤.១៩៧	១២០.៤៨៣.៧៩៥
ពន្ធពន្យារជាបំណុល	១៨(ខ)	៦៧០.៧៥១	២.៦៩៩.៧៧៣	-	-
បំណុលភក្តិសន្យា	១៩	៣៦.៩៣៦.១២៤	១៤៨.៦៦៧.៨៩៩	៤២.៣១១.១៩៦	១៧២.៨៤១.២៣៦
បំណុលសរុប		២.៣៣៣.៦៩៧.០៩៤	៩.៣៩៣.១៣០.៨០៣	២.៤៣៤.៣១៥.៧៥៣	៩.៩៤៤.១៧៩.៨៥០
មូលធន					
ដើមទុន	២០(ក)	២៩០.០០០.០០០	១.១៦០.០០០.០០០	២៨០.០០០.០០០	១.១២០.០០០.០០០
ប្រាក់ចំណេញរក្សាទុក		២១.៤៦៤.៩៨៥	៩២.២៣៨.៩១១	៦៦.៨៣៣.៤១៧	២៧៦.៩៣៣.៧៩៧
ប្រាក់បម្រុងកាតព្វកិច្ច	២០(ខ)	១២៦.១៨៥.៤២២	៥១៤.៥១៦.០៨៨	៦៤.២៦២.៤៣៧	២៦២.៥៩០.៤១៦
ទុនបម្រុងលើការបកប្រែរូបិយប័ណ្ណ		-	(៥.៣៧៣.០៧០)	-	១៩.៨០២.៣៥១
មូលធនសរុប		៤៣៧.៦៥០.៤០៧	១.៧៦១.៣៨១.៨៨៩	៤១១.០៩៥.៨៥៤	១.៦៧៩.៣២៦.៥៦៤
បំណុល និងមូលធនសរុប		២.៧៧១.៣០៧.៥០១	១១.១៥៤.៥១២.៦៩២	២.៨៤៥.៤១១.៦០៧	១១.៦២៣.៥០៦.៤១៤

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយចាប់ពីទំព័រលេខ ១២ ដល់ ៩១ ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍លទ្ធផលពេញលេញ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
(ដូចដែលបានកំណត់ឡើងវិញ កំណត់សម្គាល់លេខ ៣៤)					
ចំណូលប្រតិបត្តិការ					
ចំណូលការប្រាក់	២១	២៣៦.៤០៧.៦៨៧	៩៦២.៤១៥.៦៩៤	២៤៨.៤៩៤.៨៤២	១.០២១.៣១៣.៨០១
ចំណាយការប្រាក់	២២	(១៤២.៩២៧.៤៣៥)	(៥៨១.៨៥៧.៥៨៨)	(១៤៣.០៦៣.០៦០)	(៥៨៧.៩៨៩.១៧៧)
ចំណូលការប្រាក់សុទ្ធ		៩៣.៤៨០.២៥២	៣៨០.៥៥៨.១០៦	១០៥.៤៣១.៧៨២	៤៣៣.៣២៤.៦២៤
ចំណូលផ្សេងៗ	២៣	៩.៦២២.៩២៦	៣៩.១៧៤.៩៣២	១៦.៥៣២.៦២៩	៦៧.៩៤៩.១០៥
កម្រៃសេវា និងកម្រៃជើងសាសុទ្ធ	២៤	១១.០០២.៣៤៨	៤៤.៧៩០.៥៥៩	១៣.៩៣៩.៧៦៣	៥៧.២៩២.៤២៦
ចំណូលប្រតិបត្តិការ		១១៤.១០៥.៥២៦	៤៦៤.៥២៣.៥៩៧	១៣៥.៩០៤.១៧៤	៥៥៨.៥៦៦.១៥៥
ចំណាយទូទៅ និងចំណាយ រដ្ឋបាល	២៥	(៨៧.៥៩៥.៥៩២)	(៣៥៦.៦០១.៦៥៥)	(៩១.៦៦០.៥០៧)	(៣៧៦.៧២៤.៦៨៤)
សំវិធានធនសម្រាប់ការខាតបង់ ឥណទានរំពឹងទុក	២៦	(៨.០២១.២៣២)	(៣២.៦៥៤.៤៣៥)	(២៦.២៩០.៨០៤)	(១០៨.០៥៥.២០៤)
ចំណូលមុនបង់ពន្ធលើ ប្រាក់ចំណូល		១៨.៤៨៨.៧០២	៧៥.២៦៧.៥០៧	១៧.៩៥២.៨៦៣	៧៣.៧៨៦.២៦៧
ចំណាយពន្ធលើប្រាក់ចំណូល	១៨	(១.៩៧៤.១៤៩)	(៨.០៣៦.៧៦១)	(៣.២១២.៣៨០)	(១៣.២០២.៨៨២)
ចំណូលសុទ្ធសម្រាប់ការិយបរិច្ឆេទ		១៦.៥១៤.៥៥៣	៦៧.២៣០.៧៤៦	១៤.៧៤០.៤៨៣	៦០.៥៨៣.៣៨៥
លទ្ធផលពេញលេញផ្សេងៗ៖					
លម្អៀងពីការបកប្រែរូបិយប័ណ្ណ		-	(២៥.១៧៥.៤២១)	-	(១១.៨៨១.៨៨៤)
លទ្ធផលពេញលេញសរុប		១៦.៥១៤.៥៥៣	៤២.០៥៥.៣២៥	១៤.៧៤០.៤៨៣	៤៨.៧០១.៥០១

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយតាមចាប់ពីទំព័រលេខ ១២ ដល់ ៩១ ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន		ចំណេញរក្សាទុក		ប្រាក់បម្រុងកាតព្វកិច្ច		ទុនបម្រុងលើការបញ្ចប់ប្រែប្រួល		សរុប
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២០)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២៤ និង ២០)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២៤ និង ២០)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២៤)	
សមតុល្យនា ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២៨០.០០០.០០០	១.១២០.០០០.០០០	៦៦.៨៣៣.៤១៧	២៧៦.៩៣៣.៧៩៧	៦៤.២៦២.៤៣៧	២៦២.៥៩០.៤១៦	៤១១.០៩៥.៨៥៤	១.៦៧៥.៣២៦.៥៦៤	
លទ្ធផលបញ្ចេញសរុបសម្រាប់ការិយបរិច្ឆេទ	-	-	១៦.៥១៤.៥៥៣	៦៧.២៣០.៧៤៦	-	-	១៦.៥១៤.៥៥៣	៤២.០៥៥.៣២៥	
ការបន្ថែមដើមទុន	១០.០០០.០០០	៤០.០០០.០០០	-	-	-	-	១០.០០០.០០០	៤០.០០០.០០០	
ការផ្ទេរទៅប្រាក់បម្រុងកាតព្វកិច្ច	-	-	(៦១.៨៥២.៩៨៥)	(២៥១.៩២៥.៦៣២)	៦១.៨៥២.៩៨៥	២៥១.៩២៥.៦៣២	-	-	
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២៩០.០០០.០០០	១.១៦០.០០០.០០០	២១.៤៦៤.៩២៥	៩២២.២៣៨.៩១១	១២៦.១៤៥.៤២២	៥១៤.៥១៦.០៤៨	៤៣៧.៦១០.៤០៧	១.៧៦១.៣៨១.៨៨៩	
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	២៥០.០០០.០០០	១.០០០.០០០.០០០	១០២.៣០៧.០៤៧	៤២០.៥៣០.៤១៨	៣៤.០៤៨.៣២៤	១៣៨.៤១០.៤១០	៣៨៦.៣៥៥.៣៧១	១.៥៩០.៦២៥.០៦៣	
លទ្ធផលបញ្ចេញសរុបសម្រាប់ការិយបរិច្ឆេទ (ដូចដែលបានកំណត់ឡើងវិញ - កំណត់សម្គាល់លេខ ៣៤)	-	-	១៤.៧៤០.៤៨៣	៦០.៥៨៣.៣៨៥	-	-	១៤.៧៤០.៤៨៣	៤៨.៧០១.៥០១	
ការបន្ថែមដើមទុន	១០.០០០.០០០	៤០.០០០.០០០	-	-	-	-	១០.០០០.០០០	៤០.០០០.០០០	
ផ្ទេរទៅប្រាក់បម្រុងកាតព្វកិច្ច	-	-	(៣០.២១៤.១៣៧)	(១២៤.១៨០.០០៦)	៣០.២១៤.១៣៧	១២៤.១៨០.០០៦	-	-	
មូលធនកម្មនៃប្រាក់ចំណេញរក្សាទុក	២០.០០០.០០០	៨០.០០០.០០០	(២០.០០០.០០០)	(៥០.០០០.០០០)	-	-	-	-	
សមតុល្យនា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២៨០.០០០.០០០	១.១២០.០០០.០០០	៦៦.៨៣៣.៤១៧	២៧៦.៩៣៣.៧៩៧	៦៤.២៦២.៤៣៧	២៦២.៥៩០.៤១៦	៤១១.០៩៥.៨៥៤	១.៦៧៥.៣២៦.៥៦៤	

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយចាប់ពីទំព័រលេខ ១២ ដល់ ៩១ ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
(រួចដែលបានកំណត់ឡើងវិញ- កំណត់សម្គាល់លេខ ៣.៤)					
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ	២៧	២២៣.៦២០.៦១១	៩១០.៣៩៩.៥០៩	៥៦.៤៦១.៦២៥	២៣២.០៥៧.២៨០
សកម្មភាពវិនិយោគ					
ការទិញនៃ៖					
ការវិនិយោគផ្សេងៗ		(៩.៩៣៧.៨៨៨)	(៤០.៤៥៧.១៤២)	-	-
ទ្រព្យ និងបរិក្ខារ	៩	(២.៩១៣.៦៨១)	(១១.៨៦១.៥៩៥)	(៧.៩៩៩.៥៤៦)	(៣២.៨៧៨.១២៦)
ថ្លៃដើមកម្មវិធីកុំព្យូទ័រ	១១	(១.៦៩២.០៤៦)	(៦.៨៨៨.៣១៩)	(២.៨៩៨.៣៦៥)	(១១.៩១២.២៨០)
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម		(២៧.៣១៣)	(១១១.១៩១)	(១៦.៥១១)	(៦៧.៨៦០)
ការលក់នៃ					
ការវិនិយោគផ្សេងៗ		-	-	២.៩១៤.៧៤៤	១១.៩៧៩.៥៩៨
ទ្រព្យ និងបរិក្ខារ		២៣.៧៤០	៩៦.៦៤៦	៣.០០៩	១២.៣៦៨
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាព វិនិយោគ		(១៤.៥៤៧.១៨៨)	(៥៩.២២១.៦០១)	(៧.៩៩៦.៦៦៩)	(៣២.៨៦៦.៣០០)
សកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពី៖					
ការបន្ថែមដើមទុន	២០(ក)	១០.០០០.០០០	៤០.០០០.០០០	១០.០០០.០០០	៤០.០០០.០០០
អនុបំណុល	១៥	៣.៣០០.០០០	១៣.៤៣៤.៣០០	-	-
ប្រាក់កម្ចី	១៤	១.០១៧.៦៨០	៤.១៤២.៩៧៥	៨៣.១០០.០០០	៣៤១.៥៤១.០០០
ការទូទាត់សងលើ៖					
ប្រាក់កម្ចី	១៤	(១១៧.៧១៨.៥១៣)	(៤៧៩.២៣២.០៦៦)	(១៣២.៥០៩.៩៤៣)	(៥៤៤.៦១៥.៨៦៦)
អនុបំណុល	១៥	(២២.៩៥០.០០០)	(៩៣.៤២៩.៤៥០)	(១៣.៧៥០.០០០)	(៥៦.៥១២.៥០០)
បំណុលភតិសន្យា	១៩	(៦.០៦០.៩២១)	(២៤.៦៧៤.០០៩)	(៦.៤៤៨.៤៤០)	(២៦.៥០៣.០៨៨)
សាច់ប្រាក់សុទ្ធបានប្រើក្នុង សកម្មភាព ហិរញ្ញប្បទាន		(១៣២.៤១១.៧៥៤)	(៥៣៩.៧៩៨.២៥០)	(៥៩.៦០៨.៣៨៣)	(២៤៦.០៩០.៤៥៤)
ការកើនឡើង (ថយចុះ) សុទ្ធ នៃ សាច់ប្រាក់ និងសាច់ប្រាក់សមមូល		៧៦.៦៦១.៦៦៩	៣១១.៣៧៩.៦៥៧	(១១.១៤៣.៤២៧)	(៤៦.៨៩៩.៤៧៣)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើម ការិយបរិច្ឆេទ		៣៧៥.៧៤៣.៩១៩	១.៥៣៤.៩១២.២៧៥	៣៨៦.៨៨៦.៩៤៦	១.៥៩២.៨១៣.៥៥៧
លម្អៀងពីការបកប្រែរូបិយប័ណ្ណ		-	(២៥.៣៦១.០៤៩)	-	(១១.០០១.៨០៩)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទ	៣	៤៥២.៤០៥.១៨៨	១.៥០៩.៥៥១.២២៦	៣៧៥.៧៤៣.៥១៩	១.៥៧០.៨១០.៧៤៨

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយនេះចាប់ពីទំព័រលេខ ១២ ដល់ ៩១ ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១. ព័ត៌មានទូទៅ

ធនាគារស្ថាបនាភីអិលស៊ី ហៅកាត់ថា ("ធនាគារ") ត្រូវបានបង្កើតឡើង និងបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការបង្កើត និងប្រតិបត្តិការ

ស្ថាបនា លីមីតធីត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ("MFI") ត្រូវបានបង្កើតឡើង និងចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងពាណិជ្ជកម្ម ("MoC") នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៣ តាមអនុស្សរណៈ និងលក្ខន្តិកៈរបស់ធនាគារចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០២ រវាងស្ថាបនាសហគមន៍កម្ពុជា (CCB) ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ និងបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានអាជ្ញាបណ្ណដើម្បីធ្វើប្រតិបត្តិការជា មីក្រូហិរញ្ញវត្ថុពី ធនាគារជាតិ នៃ កម្ពុជា ("NBC") នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៣ ហើយចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ស្ថិតនៅក្រោមឈ្មោះជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអចិន្ត្រៃយ៍។ ដោយស្ថិតនៅក្រោមអាជ្ញាបណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានត្រូវបានអនុញ្ញាតឱ្យផ្តល់ឥណទាន និងសេវាផ្តល់ប្រាក់សន្សំដល់ក្រុមគ្រួសារក្រីក្រ និងមានចំណូលទាប និងអង្គភាពធុនតូច ដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានទទួលអាជ្ញាបណ្ណពីធនាគារជាតិ នៃ កម្ពុជា ដើម្បីផ្តល់សេវាកម្មទទួលប្រាក់បញ្ញើ។ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានទទួលអាជ្ញាបណ្ណរយៈពេល ៣ ឆ្នាំ បន្តទៀតដើម្បីផ្តល់ សេវាកម្មប្តូរប្រាក់។

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ ធនាគារ ម៉ារ៉ូហាន់ ជប៉ុន ភីអិលស៊ី ("MJB") បានចុះកិច្ចសន្យាទិញលក់ជាមួយ Stichting Triodos-Doen Nederlandse Financierings-Maatschappij Voor Ontwikkelingslanden N.V. DWM Funds S.C.A – SICAV SIF CCB និង Sathapana Employee Investment Limited ដើម្បីទិញភាគហ៊ុនចំនួន ៩៥,១% ពីស្ថាបនា លីមីតធីត។ ការទិញហ៊ុននេះ ត្រូវបានអនុម័ត ដោយធនាគារជាតិ នៃ កម្ពុជា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២ ហើយក្រសួងពាណិជ្ជកម្ម បានអនុម័ត ទៅលើការប្តូរកម្មសិទ្ធិនៃដើមទុននាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២។

នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានបានសម្រេចតាមការអនុលោមនៃកិច្ចព្រមព្រៀងជាមួយ CCB ថាភាគហ៊ុន មិនមានអភិបាលភាពរបស់គ្រឹះស្ថាន ត្រូវបានលក់ទៅឱ្យ MJB ហើយភាគហ៊ុនដែលនៅសល់ចំនួន ៤,៩% ជាប់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយភាគហ៊ុនមិនមានអភិបាលភាពនេះតំណាងឱ្យភាគហ៊ុនរបស់គ្រឹះស្ថានមានសមតុល្យសរុប ៦,០២ លានដុល្លារអាមេរិក។ ប្រតិបត្តិការនេះ ត្រូវបានបញ្ចប់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។

នៅដើមឆ្នាំ២០១៥ ធនាគារ ម៉ារ៉ូហាន់ ជប៉ុន ភីអិលស៊ី និងស្ថាបនា លីមីតធីត បានយល់ព្រមរួមបញ្ចូលគ្រឹះស្ថានទាំងពីរជា ធនាគារតែមួយ ដោយមាន

ឈ្មោះថ្មីជាធនាគារ ស្ថាបនា ភីអិលស៊ី ហើយទទួលបានការអនុម័តជាផ្លូវការពីធនាគារជាតិ នៃ កម្ពុជា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ធនាគារជាតិ នៃ កម្ពុជា បានផ្តល់អាជ្ញាបណ្ណជាធនាគារ អចិន្ត្រៃយ៍ដល់ធនាគារ ស្ថាបនា ភីអិលស៊ី។ រាល់ទ្រព្យសកម្ម និងបំណុលទាំងអស់របស់ MJB បានផ្ទេរទៅឱ្យធនាគារនាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារស្ថាបនាលេខ ៦៣ មហាវិថីព្រះនរោត្តម កែងផ្លូវលេខ១៧២ និង ផ្លូវលេខ១៧៤ ភូមិ១៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ធនាគារធ្វើប្រតិបត្តិការរបស់ខ្លួនតាមបណ្តាខេត្តទាំង ២៥ ដែលមានបណ្តាញសាខាចំនួន ១៧៥ សាខា។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារមាននិយោជិតចំនួន ៤.២៣៩ នាក់ (ឆ្នាំ២០២៣៖ ៤.៦០៨ នាក់)។

សកម្មភាពអាជីវកម្មចម្បង

ធនាគារ មានសកម្មភាពអាជីវកម្មចម្បងក្នុងទិដ្ឋភាពជាធនាគារ និងការផ្តល់សេវាកម្មដែលពាក់ព័ន្ធនឹងសេវាកម្មហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើមទុនដែលបានបង់ដើមទុនដែលបានបង់របស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន ២៩០.០០០.០០០ ដុល្លារ អាមេរិក (ឆ្នាំ២០២៣៖ ២៨០.០០០.០០០ ដុល្លារអាមេរិក)។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងការិយបរិច្ឆេទ និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះ មាននាមដូចខាងក្រោម៖

បណ្ឌិត Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាល (មិនប្រតិបត្តិ)	
លោក Han Ken	អនុប្រធានក្រុមប្រឹក្សាភិបាល (មិនប្រតិបត្តិ)
ឯកឧត្តម Shinohara Katsuhiko	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
ឯកឧត្តម គឹម វ៉ាដា	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
លោក Williams John Gerard	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ (បានតែងតាំងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤)
លោក Iwasa Tomoyuki	អភិបាលមិនប្រតិបត្តិ (បានលាលែងពីតំណែងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤)
លោក Nguyenle QuocAnh	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ (បានលាលែងពីតំណែងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤)
លោក Hosoi Takehito	អភិបាលមិនប្រតិបត្តិ (បានតែងតាំងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤)
លោក Hiramatsu Naoya	អភិបាលមិនប្រតិបត្តិ (បានតែងតាំងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤)
លោក Kawahara Yoshiki	អភិបាលមិនប្រតិបត្តិ (បានតែងតាំងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤)

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត

ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត ដែលបានអនុម័តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ បានកំណត់ដូចខាងក្រោម។ គោលនយោបាយទាំងនេះ ត្រូវបានអនុវត្តយ៉ាងជាប់លាប់នៅគ្រប់ការិយបរិច្ឆេទដែលបានបង្ហាញ លុះត្រាតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងតាមមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែសមាសធាតុទាំងឡាយណាដែលមិនត្រូវបាន រៀបចំឡើងក្រោមមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ ដូចបានបង្ហាញខាងក្រោមនេះ៖

- ឧបករណ៍ហិរញ្ញវត្ថុតាមថ្លៃដើមរំលស់
- ឧបករណ៍ហិរញ្ញវត្ថុបានកំណត់តម្លៃតាមតម្លៃសមស្រប
- កំណត់អត្ថប្រយោជន៍កាតព្វកិច្ច និង
- សិវិធានធន ដែលបានវាស់វែងតាមការចំណាយដែលបានប៉ាន់ស្មានយ៉ាងត្រឹមត្រូវបំផុតដែលតម្រូវឱ្យទូទាត់កាតព្វកិច្ចបច្ចុប្បន្ន ជាមួយការធ្វើអប្បបរមា ប្រសិនបើមានផលប៉ះពាល់ទៅលើតម្លៃពេលវេលានៃសាច់ប្រាក់មានភាពជាសារវន្ត។

ការិយបរិច្ឆេទសារពើពន្ធ

ការិយបរិច្ឆេទសារពើពន្ធរបស់ធនាគារចាប់ផ្តើមពីថ្ងៃទី១ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

២.២ របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("CIFRSs")។

និយ័តករគណនេយ្យ និងសវនកម្ម បានចេញប្រកាស (សាកថរ) លេខ ០៦៨-សហវ-ប្រ.ក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០០៩ ដែលបានចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា បានអនុម័តទៅលើស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិ ("IFRSs") ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ ("IASB") លុះត្រាតែមានការពន្យារផ្សេងពីនេះ។ ស្តង់ដារទាំងនេះ ដូចគ្នាទៅនឹង CIFRSs ដែរ។

២.៣ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ

ធនាគារបង្ហាញពីរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន តាមលំដាប់លំដោយនៃសន្ទនីយភាព ដោយផ្អែកលើគោលបំណងរបស់ធនាគារ និងសមត្ថភាពក្នុងការប្រមូលមកវិញ/ការទូទាត់នូវទ្រព្យសកម្ម/បំណុលចម្បងភាគច្រើន នៃសមាសធាតុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ការវិភាគទៅលើលទ្ធភាពក្នុងការប្រមូលមកវិញ ឬការទូទាត់ក្នុងរយៈពេល ១២ខែបន្ទាប់ពីការិយបរិច្ឆេទនៃរបាយការណ៍ ("ចរន្ត") និងច្រើនជាង ១២ ខែបន្ទាប់ពីការិយបរិច្ឆេទនៃរបាយការណ៍ ("អចរន្ត") ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៣១។

២.៤ រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញ

រូបិយប័ណ្ណមុខងាររបស់ធនាគារ គឺដុល្លារអាមេរិក ("US\$")។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាដុល្លារអាមេរិក ហើយគ្រប់តម្លៃទាំងអស់ត្រូវបានបង្កើតទៅជាខ្ទង់ដុល្លារអាមេរិកដែលនៅជិតបំផុត លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះ។ ការបកប្រែរូបិយប័ណ្ណ ដុល្លារអាមេរិកទៅជាខ្មែររៀល ("KHR") ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្មចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ និងត្រូវបានប្តូរដោយប្រើប្រាស់អត្រាប្តូរប្រាក់ជាផ្លូវការដោយផ្អែកលើអត្រាប្តូរប្រាក់ ដែលអាចអនុវត្តបានក្នុង ១ ដុល្លារអាមេរិកដូចដែលបានប្រកាសដោយធនាគារជាតិ នៃ កម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់រៀល ដោយផ្អែកលើអត្រាប្តូរប្រាក់ដែលអាចអនុវត្តបានក្នុង ១ដុល្លារអាមេរិកដូចខាងក្រោម៖

	ឆ្នាំ២០២៤	ឆ្នាំ២០២៣
អត្រាចុងគ្រា	៤.០២៥	៤.០៨៥
អត្រាមធ្យម*	៤.០៧១	៤.១១០

* អត្រាមធ្យមត្រូវបានកំណត់ ដោយប្រើប្រាស់អត្រាប្តូរប្រាក់ជាមធ្យមប្រចាំថ្ងៃរបស់ធនាគារជាតិ នៃ កម្ពុជា។

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត

គោលនយោបាយគណនេយ្យដែលមានចែងនៅខាងក្រោមនេះ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនគ្រប់ពេលវេលា ដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះ។

២.៥.១ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

(ក) ការទទួលស្គាល់ និងការវាស់វែងដំបូង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅពេលដែលធនាគារក្លាយជាភាគីនៃសិវិធានធនតាមកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្របបច្ចុប្បន្ននៃថ្លៃដើមប្រតិបត្តិការដែលពាក់ព័ន្ធដោយផ្ទាល់ទៅលើការទិញ ឬលក់។

(ខ) ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅពេលទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់ និងវាស់វែងតាម៖ ថ្លៃដើមរំលស់ តម្លៃសមស្របតាមរយៈលទ្ធផលពេញលេញផ្សេងៗ ("FVOCI") ឬតម្លៃសមស្របតាមរយៈចំណេញ ឬខាត ("FVTPL")។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់តាមថ្លៃដើមរំលស់ ប្រសិនបើវាបំពេញតាមលក្ខខណ្ឌដូចខាងក្រោម ហើយមិនត្រូវបានកំណត់តាម FVTPL ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកាន់កាប់នៅក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីកាន់កាប់ទ្រព្យសកម្មដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់ឱ្យមានការកើនឡើងតាមកាលបរិច្ឆេទជាក់លាក់នៃលំហូរសាច់ប្រាក់ដែលជា ‘ការទូទាត់ប្រាក់ដើម និងការប្រាក់’ (“SPPI”)។

ឧបករណ៍បំណុលត្រូវបានវាស់វែងតាម FVOCI លុះត្រាតែវាបំពេញលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកាន់កាប់នៅក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីសម្រេចបានទាំង ការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងការលក់ទ្រព្យសកម្ម និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់ឱ្យមានការកើនឡើងតាមកាលបរិច្ឆេទជាក់លាក់នៃលំហូរសាច់ប្រាក់ដែលជា SPPI។

ការទទួលស្គាល់ដំបូងនៃការវិនិយោគមូលធន ដែលមិនត្រូវបានកាន់កាប់សម្រាប់ការផ្សព្វផ្សាយ ធនាគារអាចធ្វើការជ្រើសរើស ដោយពុំមានការកែប្រែក្នុងការបង្ហាញពីការផ្លាស់ប្តូរជាបន្តបន្ទាប់នូវតម្លៃសមស្របនៅក្នុងលទ្ធផលពេញលេញផ្សេងៗ (“OCI”)។ ការជ្រើសរើសនេះត្រូវបានធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃការវិនិយោគនីមួយៗដាច់ដោយឡែក។

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗទាំងអស់ ត្រូវបានចាត់ថ្នាក់ និងវាស់វែងតាម FVTPL។

លើសពីនេះទៀត ការទទួលស្គាល់ដំបូង ធនាគារអាចកំណត់នូវទ្រព្យសកម្មហិរញ្ញវត្ថុដែលអាចត្រូវបានវាស់វែងតាមថ្លៃដើមរំលស់ ឬតាម FVOCI ទៅវាស់វែងតាម FVTPL ប្រសិនបើការអនុវត្តដូច្នេះ លុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតមានឡើង។

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារធ្វើការវាយតម្លៃពីគោលបំណងនៃគំរូអាជីវកម្ម ដែលទ្រព្យសកម្មត្រូវបានកាន់កាប់នៅកម្រិតផលបត្រ ព្រោះវាឆ្លុះបញ្ចាំងយ៉ាងល្អបំផុត ពីមធ្យោបាយដែលអាជីវកម្មត្រូវបានគ្រប់គ្រង និងព័ត៌មានដែលបានផ្តល់ជូនគណៈគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់កម្រិតផលបត្រ និងការអនុវត្តជាក់ស្តែងនូវគោលនយោបាយ ទាំងនោះ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់គណៈគ្រប់គ្រង ផ្ដោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា ការរក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ភាពស៊ីសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុទៅនឹងរយៈពេលបំណុល ដែលជាមូលនិធិរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឱ្យមានលំហូរសាច់ប្រាក់តាមរយៈការលក់ទ្រព្យសកម្ម
- របៀបនៃប្រតិបត្តិការនៃផលបត្រ ត្រូវបានវាយតម្លៃ និងវាយការណ៍ទៅគណៈគ្រប់គ្រងរបស់ធនាគារ

- ហានិភ័យដែលជះឥទ្ធិពលដល់ប្រតិបត្តិការគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលប្រធានគ្រប់គ្រងអាជីវកម្មទទួលបានសំណង (ឧទាហរណ៍ថា តើសំណងគឺផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្ម ដែលបានគ្រប់គ្រង ឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងពេលវេលានៃការលក់ក្នុងការិយបរិច្ឆេទមុន មូលហេតុនៃការលក់ទាំងនេះ និងការរំពឹងទុក ពីសកម្មភាពលក់នាពេលអនាគត។ ទោះយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានពិចារណាតែមួយផ្នែកទេ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃដែលធនាគារបានបញ្ជាក់អំពីគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះអាចសម្រេចបាន និងរបៀបដែលលំហូរសាច់ប្រាក់ត្រូវបានប្រមូលមកវិញ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានកាន់កាប់សម្រាប់ការធ្វើពាណិជ្ជកម្ម ឬគ្រប់គ្រង និងការអនុវត្តដែលត្រូវបានវាយតម្លៃ ដោយផ្អែកលើ មូលដ្ឋានតម្លៃសមស្រប ដែលត្រូវបានវាស់វែងនៅ FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនកាន់កាប់សម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនកាន់កាប់សម្រាប់ការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

ការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យា គឺជាការទូទាត់ប្រាក់ដើម និងការប្រាក់

សម្រាប់គោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” ត្រូវបានកំណត់ជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ដំបូង។ “ការប្រាក់” ត្រូវបានកំណត់ជាតម្លៃបង្កើតមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ ក្នុងរយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងសមតុល្យប្រាក់ដើម ដែលនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសន្ទនីយភាព និងចំណាយរដ្ឋបាល) រួមទាំងកម្រិតប្រាក់ចំណេញ។

ក្នុងការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺជា SPPI ធនាគារពិចារណាលើលក្ខខណ្ឌកិច្ចសន្យា នៃឧបករណ៍នោះ។ វារួមបញ្ចូល ទាំងការវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុមានរយៈពេលកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬសមតុល្យលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនអាចបំពេញតាមលក្ខខណ្ឌនេះទេ។

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍យថាភាព ដែលអាចផ្លាស់ប្តូរសមតុល្យ និងពេលវេលានៃលំហូរសាច់ប្រាក់
- លក្ខណៈពិសេសអានុភាព
- លក្ខខណ្ឌចំណាយបង់មុន និងការពន្យារពេល
- លក្ខខណ្ឌ ដែលកំណត់ការទាមទាររបស់ធនាគារចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មដែលបានបញ្ជាក់ (ឧទាហរណ៍ ឥណទានមិនមែនជាសំណង) និង
- លក្ខណៈពិសេស ដែលកែប្រែអំពីតម្លៃពេលវេលានៃសាច់ប្រាក់ (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់តាមកាលកំណត់)។

ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់

ក្នុងករណីខ្លះ ឥណទានត្រូវបានធ្វើឡើងដោយធនាគារ ដែលធានាដោយទ្រព្យបញ្ចាំរបស់អ្នកខ្ចីទៅលើការទាមទាររបស់ធនាគារចំពោះ លំហូរសាច់ប្រាក់នៃវត្ថុបញ្ចាំមូលដ្ឋាន (ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់)។ ធនាគារអនុវត្តការវិនិច្ឆ័យក្នុងការវាយតម្លៃថា តើឥណទានទាំងនោះ បានបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់ SPPI ដែរឬទេ។ ជាធម្មតា ធនាគារពិចារណាលើព័ត៌មានមួយចំនួននៅពេល ធ្វើការវិនិច្ឆ័យដូចខាងក្រោមនេះ៖

- ក្នុងលក្ខខណ្ឌការរៀបចំកិច្ចសន្យាមានកំណត់ចំនួន និងកាលបរិច្ឆេទជាក់លាក់នៃការទូទាត់ជាសាច់ប្រាក់ឥណទាន
- តម្លៃសមស្របនៃវត្ថុបញ្ចាំទាក់ទងនឹងសមតុល្យទ្រព្យសកម្មហិរញ្ញវត្ថុដែលបានធានា
- សមត្ថភាព និងឆន្ទៈរបស់អ្នកខ្ចីក្នុងការទូទាត់តាមកិច្ចសន្យាទោះបីមានឱនភាពតម្លៃលើទ្រព្យបញ្ចាំ
- ក្នុងលក្ខខណ្ឌអ្នកខ្ចី គឺជាបុគ្គល ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស
- ហានិភ័យរបស់ធនាគារ ក្នុងការខាតបង់លើទ្រព្យសកម្ម ទាក់ទងនឹងឥណទានមានសំណងពេញលេញ
- ទំហំដែលវត្ថុបញ្ចាំតំណាងឱ្យទាំងអស់ ឬ ផ្នែកសំខាន់នៃទ្រព្យរបស់អ្នកខ្ចី និង
- ធនាគារនឹងទទួលបានអត្ថប្រយោជន៍ពីការគិតគូរលើមូលដ្ឋានទ្រព្យសកម្ម។

ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញឡើយ បន្ទាប់ពីមានការទទួលស្គាល់ដំបូង លើកលែងតែក្នុងការវិវត្តបរិច្ឆេទ បន្ទាប់ពីធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្របគ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

(គ) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិទទួលសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុតាមកិច្ចសន្យាត្រូវបានផុតសុពលភាព ឬ ផ្ទេរសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យនិងផលចំណេញទាំងអស់នៃភាពជាម្ចាស់កម្មសិទ្ធិលើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្ទេរ ឬធនាគារមិនរក្សាទុកនូវរាល់ហានិភ័យនិងផលចំណេញ ហើយក៏មិនរក្សាបានការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុនេះឡើយ។

ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពខុសគ្នារវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលត្រូវបានបែងចែកទៅចំណែកនៃទ្រព្យដែលបានឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបានមិនគិតពីបំណុលថ្មីដែលត្រូវបានរាប់បញ្ចូល) និង (ii) ចំណេញ ឬខាតបង់នៅក្នុង OCI ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្នុងកិច្ចសន្យាត្រូវបានរំសាយ ឬលុបចោល ឬផុតកំណត់។

(ឃ) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ ធនាគារវាយតម្លៃថា តើលំហូរសាច់ប្រាក់នៃទ្រព្យសកម្ម ដែលបានកែប្រែមានភាពខុសគ្នាច្រើនឬទេ។

ប្រសិនបើលំហូរសាច់ប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើមត្រូវបានចាត់ទុកថាផុតកំណត់។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើមត្រូវបានគេឈប់ទទួលស្គាល់ ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មីត្រូវបានទទួលស្គាល់ តាមតម្លៃសមស្របបច្ចុប្បន្ននៃថ្លៃដើមប្រតិបត្តិការដែលមានលក្ខណៈគ្រប់គ្រាន់។ កម្រៃសេវានានា ដែលទទួលបានជាផ្នែកនៃការកែប្រែត្រូវបានកត់ត្រាដូចខាងក្រោម៖

- កម្រៃសេវាដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងកម្រៃសេវាដែលតំណាងឱ្យការទូទាត់តាម ថ្លៃដើមប្រតិបត្តិការដែលមានសិទ្ធិ ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- កម្រៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងរបាយការណ៍ចំណេញ ឬខាត ដែលជាផ្នែកមួយនៃប្រាក់ចំណេញ ឬខាតពីការឈប់ទទួលស្គាល់។

ប្រសិនបើលំហូរសាច់ប្រាក់ត្រូវបានកែប្រែ នៅពេលដែលអ្នកខ្ចីជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដូច្នេះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកិញនូវលក្ខខណ្ឌកិច្ចសន្យាដើមជាអតិបរមា ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាច្រើន។ ប្រសិនបើធនាគារមានផែនការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឱ្យមានការលើកលែងចំពោះលំហូរសាច់ប្រាក់ បន្ទាប់មកវាត្រូវពិចារណាជាមុនថា តើផ្នែកណាមួយ នៃទ្រព្យសកម្មត្រូវបានលុបចោលមុនពេលមានការផ្លាស់ប្តូរនឹងកើតមានឡើង (សូមមើលគោលនយោបាយ នៃការលុបចោលទ្រព្យសកម្មនៅកំណត់សម្គាល់លេខ ២.៥.១(ឆ))។ វិធីសាស្ត្រនេះបានប៉ះពាល់ដល់លទ្ធផលនៃការវាយតម្លៃបរិមាណ និងមានន័យថាលក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ មិនបានបំពេញតាមករណីបែបនេះទេ។

ប្រសិនបើការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែងតាមថ្លៃដើមបានរំសាយ ឬ FVOCI មិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុនោះទេ ធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាពដំបូងរបស់ទ្រព្យសកម្ម ហើយទទួលស្គាល់លទ្ធផលកែតម្រូវចំណេញ ឬខាត។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់អណ្តែត អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលត្រូវបានប្រើដើម្បីគណនាការកើនឡើង ឬការខាតបង់ត្រូវបានកែតម្រូវ ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេលធ្វើការកែប្រែ។ ថ្លៃដើមឬកម្រៃសេវាចំណាយ និងកម្រៃសេវា ដែលទទួលបានជាផ្នែក នៃការកែតម្រូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ ហើយត្រូវបានគេធ្វើរំលស់លើរយៈពេលនៅសល់ នៃទ្រព្យសកម្មដែលបានកែប្រែទាំងនោះ។

ប្រសិនបើមានការកែប្រែបែបនេះ ត្រូវបានអនុវត្តដោយសារតែការលំបាក ផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចី បន្ទាប់មកភាពចំណេញ ឬខាត ត្រូវបានបង្ហាញ រួមគ្នាជាមួយនឹងឱនភាពតម្លៃ។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជា ចំណូលការប្រាក់ ដែលបានគណនា ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ ប្រសិទ្ធភាព។

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់ វាត្រូវបានកែប្រែហើយលំហូរសាច់ប្រាក់នៃបំណុលដែលបានកែប្រែមាន ភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មីមួយ ដែលផ្អែកលើ លក្ខខណ្ឌដែលបានកែប្រែត្រូវបានទទួលស្គាល់ តាមតម្លៃសមស្រប។ ភាព ខុសគ្នារវាងសមតុល្យយោងនៃបំណុលហិរញ្ញវត្ថុដែលឈប់បានទទួល ស្គាល់ និងតម្លៃតបស្នងដែលបានបង់ត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬខាត។ តម្លៃតបស្នងដែលបានបង់ រួមបញ្ចូលទាំងទ្រព្យសកម្មមិនមែន ហិរញ្ញវត្ថុ ដែលត្រូវបានផ្ទេរប្រសិនបើមាន និងការទទួលយកបំណុលថ្មី រួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែប្រែថ្មី។

ប្រសិនបើការកែប្រែបំណុលហិរញ្ញវត្ថុនេះមិនធ្វើឱ្យមានការឈប់ទទួល ស្គាល់ទេ នោះថ្លៃដើមបានរំលស់នៃបំណុល ត្រូវបានគណនាឡើងវិញ ដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃចំណេញ ឬខាត ត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ សម្រាប់បំណុលហិរញ្ញវត្ថុដែលមាន អត្រាអណ្តែត អត្រាការប្រាក់ប្រសិទ្ធភាពដំបូង ដែលធ្លាប់បានប្រើដើម្បី គណនាចំណេញ ឬខាតពីការកែប្រែ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពី លក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេល ដែលធ្វើការកែប្រែ។ រាល់ចំណាយ និង កម្រៃសេវាដែលកើតឡើង ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃ យោងនៃបំណុល និងត្រូវបានរំលស់ផ្នែកលើរយៈពេលដែលនៅសល់នៃ បំណុលហិរញ្ញវត្ថុដែលបានកែប្រែនោះ ដោយធ្វើការគណនាអត្រាការប្រាក់ ប្រសិទ្ធភាព ឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

(ង) ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានកាត់កង និងសមតុល្យ សុទ្ធត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែល ធនាគារមានសិទ្ធិស្របច្បាប់ក្នុងការកំណត់នូវសមតុល្យ ហើយមានបំណង ទូទាត់ដោយផ្អែកលើមូលដ្ឋានសុទ្ធ ឬដើម្បីទទួលស្គាល់ទ្រព្យសកម្ម និង ទូទាត់បំណុលក្នុងពេលដំណាលគ្នា។

(ច) ការវាស់វែងតម្លៃសមស្រប

‘តម្លៃសមស្រប’ គឺជាតម្លៃដែលត្រូវទទួលដើម្បីលក់ទ្រព្យសកម្ម ឬ ទូទាត់ដើម្បីផ្ទេរបំណុលក្នុងប្រតិបត្តិការដែលមានអ្នកចូលរួមទីផ្សារ នៅ កាលបរិច្ឆេទនៃការវាស់វែង ឬក្នុងករណីដែលមិនមានទីផ្សារដែលមាន អត្ថប្រយោជន៍បំផុត ដែលធនាគារមានសិទ្ធិប្រើប្រាស់នាការបរិច្ឆេទ នោះ។ តម្លៃសមស្របនៃបំណុលត្រូវឆ្លុះបញ្ចាំងពីភាពមិនមានដំណើរការ ហានិភ័យ។

នៅពេលមានឧបករណ៍នេះ ធនាគារវាស់តម្លៃសមស្របនៃឧបករណ៍ ដោយប្រើតម្លៃដែលបានដកស្រង់នៅក្នុងទីផ្សារសកម្មសម្រាប់ឧបករណ៍ នោះ។ ទីផ្សារត្រូវបានចាត់ទុកថា ‘សកម្ម’ ប្រសិនបើប្រតិបត្តិការសម្រាប់ ទ្រព្យសកម្ម ឬបំណុលកើតឡើងជាមួយនឹងប្រេកង់ និងបរិមាណគ្រប់គ្រាន់ ដើម្បីផ្តល់ព័ត៌មានអំពីតម្លៃតាមមូលដ្ឋានជាប្រចាំ។

ប្រសិនបើមិនមានការដកស្រង់តម្លៃនៅក្នុងទីផ្សារសកម្មនោះ ធនាគារប្រើ បច្ចេកទេសវាយតម្លៃដែលបង្កើនការប្រើប្រាស់ធនធាន ដែលអាចសង្កេត បាន និងបង្រួមអប្បបរមានៃការប្រើប្រាស់ធាតុចូលដែលមិនអាចសង្កេត បាន។ បច្ចេកទេសវាយតម្លៃដែលត្រូវបានជ្រើសរើសរួមបញ្ចូលកត្តាទាំងអស់ ដែលអ្នកចូលរួមក្នុងទីផ្សារពិចារណាលើការកំណត់តម្លៃប្រតិបត្តិការ។

ភស្តុតាងល្អបំផុតនៃតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុនៅលើការ ទទួលស្គាល់ដំបូង គឺតម្លៃប្រតិបត្តិការជាធម្មតា តម្លៃសមស្របរបស់តម្លៃ តបស្នងដែលបានផ្តល់ឱ្យឬទទួលបាន។ ប្រសិនបើធនាគារកំណត់ថាតម្លៃ សមស្របលើការទទួលស្គាល់ដំបូងខុសគ្នាពីតម្លៃប្រតិបត្តិការ ហើយ តម្លៃសមស្រប មិនត្រូវបានបង្ហាញដោយតម្លៃដែលបានដកស្រង់នៅក្នុង ទីផ្សារសកម្ម សម្រាប់កំណត់អត្តសញ្ញាណទ្រព្យសកម្ម ឬបំណុលដែល ដូចគ្នា និងមិនផ្អែកលើបច្ចេកទេសវាយតម្លៃទៅលើធាតុចូលមិនអាច អង្កេតបាន គឺត្រូវបានវិនិច្ឆ័យថា មិនមានការជាប់ទាក់ទងសំខាន់ៗនឹងការ វាស់វែងនោះទេ បន្ទាប់មក ឧបករណ៍ហិរញ្ញវត្ថុត្រូវបានវាស់វែងដំបូង ដោយ តម្លៃសមស្របកែតម្រូវដើម្បីពន្យារភាពខុសគ្នារវាងតម្លៃ សមស្រប លើការទទួលស្គាល់ដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀត ភាពខុស គ្នានោះត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាតដោយផ្អែក លើមូលដ្ឋានសមស្របនៃអាយុកាលរបស់ឧបករណ៍ ប៉ុន្តែមិនលើសពី ពេលដែលការវាយតម្លៃ ត្រូវបានគាំទ្រ ទាំងស្រុងដោយទិន្នន័យទីផ្សារ ដែលអាចសង្កេតបាន ឬប្រតិបត្តិការត្រូវបានបិទ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុល ដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប មានតម្លៃស្មើទិញ និងតម្លៃដាក់លក់ បន្ទាប់មកធនាគារវាស់វែង ទ្រព្យសកម្ម ក្នុងតម្លៃស្មើទិញ និងបំណុលតាមតម្លៃដាក់លក់។

ផលបត្រនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលត្រូវបាន ប្រឈមនឹងហានិភ័យទីផ្សារ និងហានិភ័យឥណទានដែលត្រូវបាន គ្រប់ គ្រងដោយធនាគារដោយផ្អែកលើផលប៉ះពាល់សុទ្ធចំពោះហានិភ័យទីផ្សារ ឬហានិភ័យឥណទានត្រូវបានវាស់វែងដោយផ្អែកលើតម្លៃ ដែលនឹងត្រូវ បានទទួលដើម្បីលក់ (ឬបង់ប្រាក់ដើម្បីផ្ទេរ ឬរយៈពេលខ្លីសុទ្ធ) សម្រាប់ ហានិភ័យជាតំលាក់។ ការកែតម្រូវកម្រិតផលបត្រ ឧទាហរណ៍ ការដេញ ថ្លៃ - ស្មើសុំការកែតម្រូវ ឬការកែតម្រូវហានិភ័យឥណទានដែលឆ្លុះបញ្ចាំង ពីការវាស់វែងដោយឈរលើមូលដ្ឋានពី ការប៉ះពាល់សុទ្ធ - ត្រូវបានបែង ចែកជាទ្រព្យសកម្ម និងបំណុលដាច់ដោយឡែក ដោយផ្អែកលើមូលដ្ឋាន នៃការកែតម្រូវហានិភ័យដែល ទាក់ទងនឹងឧបករណ៍នីមួយៗនៅក្នុង ផលបត្រ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុដែលមានលក្ខណៈទាមទារ (ឧទាហរណ៍ គណនីតាមតម្រូវការ) មិនតិចជាងសមតុល្យដែលត្រូវបង់ តាមតម្រូវការ ដែលត្រូវបានធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលសមតុល្យអាចតម្រូវឱ្យបង់។ ធនាគារ ទទួលស្គាល់ការផ្ទេរប្រាក់រវាងកម្រិត នៃឋានានុក្រមតម្លៃសមស្រប នៅ ចុងកាលបរិច្ឆេទនៃរបាយការណ៍ ក្នុងអំឡុងពេលដែលការផ្លាស់ប្តូរ បានកើតឡើង។

(ឆ) អ៊ីមភែរមិន

ធនាគារទទួលស្គាល់នូវសំវិធានពីការខាតបង់ឥណទានរំពឹងទុក (“ECL”) លើឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោមដែលមិនត្រូវបានវាស់វែងតាម FVTPL៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលជាឧបករណ៍បំណុល និង
- កិច្ចសន្យាឥណទានដែលបានអនុម័ត។

ពុំមានការខាតអ៊ីមភ័យមិន ត្រូវបានទទួលស្គាល់លើការវិនិយោគមូលធននោះទេ។

ធនាគារវាស់វែងសំវិធានធនខាតបង់តាមសមតុល្យស្មើនឹង ECL មួយអាយុកាលលើកលែងតែចំណុចដូចខាងក្រោម ដែលត្រូវបានវាស់វែងជា ECL រយៈពេល ១២ ខែ៖

- មូលបត្រវិនិយោគបំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាបនៅការិយបរិច្ឆេទនៃការរាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ដែលហានិភ័យឥណទានមិនបានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីមានការទទួលស្គាល់ដំបូង។

ECL ១២ខែ គឺជាផ្នែកមួយនៃ ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍មិនប្រក្រតីលើឧបករណ៍ហិរញ្ញវត្ថុដែលអាចធ្វើទៅបានក្នុងរយៈពេល ១២ខែបន្ទាប់ពីការិយបរិច្ឆេទនៃរបាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុសម្រាប់ ECLមានរយៈពេល ១២ខែ ត្រូវបានគេទទួលស្គាល់ថាជា ‘ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី ១’។

ECL មួយអាយុកាល គឺជា ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលអាចកើតមានទាំងអស់លើអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែល ECL មួយអាយុកាល ត្រូវបានគេទទួលស្គាល់ប៉ុន្តែមិនមានអ៊ីមភ័យមិនលើឥណទាន ត្រូវបានគេហៅថា ‘ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី ២’។

នាការបរិច្ឆេទនៃការរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីមានការទទួលស្គាល់ដំបូង។ នៅពេលហានិភ័យឥណទានបានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង សំវិធានធនលើការខាតបង់ត្រូវបានវាស់វែងតាមសមតុល្យស្មើនឹង ECL មួយអាយុកាល។

នៅពេលកំណត់ថាហានិភ័យឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង និងនៅពេលប៉ាន់ស្មាន ECL ធនាគារពិចារណាលើព័ត៌មានសមហេតុផល និងអាចទុកចិត្តបានដែលពាក់ព័ន្ធ និងអាចរកបានដោយ មិនចាំបាច់ចំណាយឬការប្រឹងប្រែងដែលមិនសមហេតុផល។ ទាំងនេះរួមមានទាំងបរិមាណ និងព័ត៌មានប្រកបដោយគុណភាព និងការវិភាគ ផ្អែកលើបទពិសោធន៍ និងប្រវត្តិសាស្ត្ររបស់ធនាគារ និងការវាយតម្លៃឥណទានដែលមានស្រាប់ និងរួមបញ្ចូលទាំងព័ត៌មានព្យាករណ៍ទៅ អនាគត។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់ដំបូង ឬប្រសិនបើគុណភាពឥណទាននៃ ឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើងនោះ ឬលែងមានការកើនឡើងគួរឱ្យកត់សម្គាល់លើហានិភ័យឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង ហើយសំវិធានធនខាតបង់ត្រូវបានវាស់វែងតាមសមតុល្យស្មើនឹង ECL រយៈពេល ១២ខែ។

រយៈពេលអតិបរមាដែលត្រូវបានពិចារណានៅពេលប៉ាន់ស្មាន ECL គឺជារយៈពេលកិច្ចសន្យាអតិបរមាដែលធនាគារត្រូវប្រឈមនឹង ហានិភ័យឥណទាន។

កំណត់ថាហានិភ័យឥណទានបានកើនឡើងជាសារវន្ត

ធនាគារវាយតម្លៃថាហានិភ័យឥណទានបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង នៅការិយបរិច្ឆេទរបាយការណ៍នីមួយៗ។ ការកំណត់ថាហានិភ័យឥណទានបានកើនឡើងហានិភ័យឥណទានមានសារៈសំខាន់ឬអត់ អាស្រ័យលើលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអ្នកខ្ចី និងតំបន់ភូមិសាស្ត្រ។

ធនាគារចាត់ទុកថាការកើនឡើងនូវហានិភ័យឥណទានកើតឡើងមិនលើសពីពេលដែលទ្រព្យសកម្មហួសកាលកំណត់ ៣០ថ្ងៃ (“DPD”)។ ថ្ងៃដែល ហួសកំណត់ត្រូវបានកំណត់ដោយរាប់ចំនួនថ្ងៃចាប់តាំងពីថ្ងៃផុតកំណត់ដំបូងបំផុតដែលទាក់ទងនឹងការទូទាត់ប្រាក់ពេញលេញ មិនត្រូវបានទទួល។ កាលបរិច្ឆេទកំណត់ត្រូវបានកំណត់ដោយមិនគិតពីរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អ្នកខ្ចីឡើយ។

ប្រសិនបើមានភស្តុតាងបង្ហាញថាមិនមានការកើនឡើងគួរឱ្យ កត់សម្គាល់លើហានិភ័យឥណទានទាក់ទងនឹងការទទួលស្គាល់ដំបូងនោះ សំវិធានធនខាតបង់លើឧបករណ៍មួយនឹងវិលត្រឡប់ជាការវាស់វែង ECL រយៈពេល ១២ខែ។

និយមន័យនៃឥណទានខូច

ធនាគារពិចារណាលើទ្រព្យសកម្មហិរញ្ញវត្ថុតែនៅដដែលនៅពេលដែល៖

- អ្នកខ្ចីទំនងជាមិនបង់កាតព្វកិច្ចឥណទានរបស់ខ្លួនដល់ធនាគារ ដោយគ្មានការប្រមូលមកវិញពីធនាគារ ដោយការរឹបអូស ទ្រព្យបញ្ចាំ (ប្រសិនបើមាន) ឬ
- ធនាគារពិចារណាថា ការកើនឡើងនូវហានិភ័យឥណទានកើតឡើងមិនលើសពីពេលដែលទ្រព្យសកម្មលើស ឬស្មើ ៣០ ថ្ងៃ ហួសកាលកំណត់ឡើយ
- នៅពេលគណនីនេះត្រូវបានរៀបចំឡើងវិញ ឬ មានការផ្លាស់ប្តូរ
- នៅពេលគណនីបង្ហាញពីការចុះថយ នៃលក្ខណៈឥណទានរបស់ខ្លួន ប៉ុន្តែភាពមិនត្រឹមត្រូវរបស់វាមិនលើសពី ៣០ថ្ងៃ ដែលកន្លងផុតទៅ (គណនីចាំបាច់) ឬ
- នៅពេលគណនីត្រូវបានចាត់ថ្នាក់ទៅតាមចំណាត់ថ្នាក់នៃហ្វាស៊ីលីពីដែលខូច នៃអ្នកខ្ចីតែម្នាក់ នៅក្នុងប្រកបបញ្ជីឥណទានដូចគ្នា។

ការវាស់វែងនៃ ECL

ECL គឺជាការប៉ាន់ស្មាន ដោយផ្អែកលើការប៉ាន់ស្មានប្រូបាប៊ីលីតេនៃការខាតបង់ឥណទាន ហើយត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានអ៊ីមភ័យមិនលើឥណទាន នាការិយបរិច្ឆេទនៃរបាយការណ៍៖ ជាតម្លៃបច្ចុប្បន្នដែលមានកង្វះខាតសាច់ប្រាក់ (មានន័យថាភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងថានឹងទទួលបាន)

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអ៊ីមភរមិនលើឥណទាន នាការិយបរិច្ឆេទនៃរបាយការណ៍ ដូចជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់អនាគត និង
- កិច្ចសន្យាឥណទាន ដែលមិនបានដក៖ ជាតម្លៃបច្ចុប្បន្នដែលមានភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលត្រូវសងទៅធនាគារ ប្រសិនបើកិច្ចសន្យានេះ មិនបានប្រើប្រាស់ និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងថានឹងទទួលបាន។

ធាតុចូល ការសន្មត និងបច្ចេកទេសដែលត្រូវបានប្រើសម្រាប់ការប៉ាន់ស្មាន ECL

ធាតុចូលសំខាន់ៗ ក្នុងការវាស់វែងរបស់ ECL គឺជាវចនានុស្ស័យអចេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃឥណទានខូច (“PD”)
- ការខាតបង់ដែលបានកើតមាន (“LGD”)
- ចំនួនដែលត្រូវខាតបង់នៅពេលឥណទានខូច (“EAD”)
- ការកែតម្រូវកត្តាសេដ្ឋកិច្ច (“EFA”) និង
- កត្តាអប្បបរមា (“DF”)។

ECL សម្រាប់ការបង្ហាញនៅដំណាក់កាលទី ១ ត្រូវបានគណនាដោយគុណ PD ១២ ខែ ដោយ EAD ១២ ខែ និង EFA ១២ ខែ ដោយ LGD និងដោយកត្តាអប្បបរមា។ ECL មួយអាយុកាល ត្រូវបានគណនាដោយគុណ PD មួយអាយុកាល និង EAD មួយអាយុកាល និង EFA មួយអាយុកាល និង LGD និងកត្តាអប្បបរមា។

ធនាគារទទួលយកនូវតារាងបម្រែបម្រួល ដែលមានមូលដ្ឋានលើភាពមិនត្រឹមត្រូវគំរូអត្រាការខាតបង់ជាប្រវត្តិសាស្ត្រ និងគំរូប្រកួសដើម្បី ប៉ាន់ស្មាន PD របស់ខ្លួន។

LGD គឺជាទំហំនៃការបាត់បង់ដែលអាចកើតមានប្រសិនបើមានលំនាំដើមធនាគារប៉ាន់ស្មានប៉ារ៉ាម៉ែត្ររបស់ LGD ផ្អែកលើប្រវត្តិនៃអត្រា ពីការសើចឡើងវិញដែលមានការទាមទារទូទាត់ពីសមភាគី។ គំរូ LGD ពិចារណាលើវចនានុស្ស័យ វត្ថុបញ្ចាំ អតីតភាពនៃការទូទាត់ ឧស្សាហកម្មសមភាគី និងថ្លៃដើមនៃការស្តារឡើងវិញនៃទ្រព្យបញ្ចាំណាមួយដែលជាផ្នែករបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ LGD ត្រូវបានគណនា ផ្អែកលើវិធីសាស្ត្រសាកល្បង។ វិធីសាស្ត្រសាកល្បង គឺផ្អែកទៅលើសំណុំលំហូរសាច់ប្រាក់ដែលបានប៉ាន់ស្មាន (ឧទាហរណ៍ ការប្រមូល ឬលក់វត្ថុបញ្ចាំ) ក្នុងអំឡុងពេលនៃការសាកល្បង និងអប្បបរមាលើអត្រាការប្រាក់ប្រសិទ្ធភាពរហូតដល់កាលវិសាធាន។

EAD តំណាងឱ្យការប៉ះពាល់ដែលរំពឹងទុកក្នុងករណីមានបញ្ហា។ ធនាគារទាញយក EAD ពីការប៉ះពាល់នាពេលបច្ចុប្បន្នទៅនឹងសមភាគី និងការផ្លាស់ប្តូរសក្តានុពលនៃសមតុល្យបច្ចុប្បន្នដែលបានអនុញ្ញាតក្រោមកិច្ចសន្យានិងកើតឡើងពីការរំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុគឺជាតម្លៃយោងដុលតាមលំនាំដើម ដែលដល់កាលកំណត់សង។ ចំពោះការសន្យាផ្តល់ឥណទាន EADs គឺជាចំនួនសក្តានុពល នាពេលអនាគត ដែលអាចត្រូវបានបង្ហាញក្រោមកិច្ចសន្យាដែលត្រូវបានប៉ាន់ស្មានផ្អែកលើការសង្កេតប្រវត្តិសាស្ត្រ និងការព្យាករណ៍ នាពេលខាងមុខ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ EAD ត្រូវបាន

កំណត់ដោយយកគំរូតាមលទ្ធផលដែលអាចមាននៅចំណុចផ្សេងៗ ក្នុងពេលវេលាដោយប្រើសេណារីយ៉ូ និងបច្ចេកទេសស្ថិតិ។

ដូចដែលបានរៀបរាប់ខាងលើ ការប្រើប្រាស់អតិបរមាចំនួន ១២ ខែ PD សម្រាប់ទ្រព្យសកម្មដំណាក់កាលទី ១ ធនាគារវាស់វែង ECL ពិចារណាលើហានិភ័យនៃការខកខានក្នុងរយៈពេលកិច្ចសន្យាអតិបរមា (រាប់បញ្ចូលទាំងជម្រើសឥណទានរបស់អ្នកខ្ចី) ប្រឈមនឹងហានិភ័យឥណទាន ទោះបីក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទាន ធនាគារពិចារណារយៈពេលយូរជាងនេះ។ រយៈពេលកិច្ចសន្យាអតិបរមា មានរហូតដល់កាលបរិច្ឆេទដែលធនាគារមានសិទ្ធិទាមទារសងប្រាក់ជាមុន ឬបញ្ចប់កិច្ចសន្យា ឬការធានាឥណទាន។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានពិភាក្សាឡើងវិញ ឬកែប្រែ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយ ទ្រព្យថ្មី ដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចី បន្ទាប់មកការវាយតម្លៃត្រូវបានធ្វើឡើងថាតើទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគេទទួលស្គាល់ហើយ ECL ត្រូវបានវាស់ដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ ដែលរំពឹងទុកនឹងមិនបណ្តាលឱ្យមានការទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះលំហូរសាច់ប្រាក់ដែលរំពឹងទុកដែលបានមកពីទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានកែប្រែត្រូវបានរាប់បញ្ចូលក្នុងការគណនាកង្វះសាច់ប្រាក់ពី ទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញ ដែលរំពឹងទុកនឹងមានលទ្ធផលនៃការមិនទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃដែលរំពឹងទុកនៃទ្រព្យសកម្មថ្មី ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់នៅ ពេលឈប់ទទួលស្គាល់។ សមតុល្យនេះត្រូវបានរាប់បញ្ចូលក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ដែលត្រូវបានធ្វើអប្បបរមាតម្លៃតាមកាលបរិច្ឆេទ ដែលបានរំពឹងទុកនៃការឈប់ទទួលស្គាល់រហូតដល់ កាលបរិច្ឆេទនៃការរាយការណ៍ ដោយប្រើអត្រាការប្រាក់ដើមដែលមានប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអ៊ីមភរមិនឥណទាន

នាការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចំណាយតាមថ្លៃដើមបានរំលស់ និងបំណុល ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមាននៅ FVOCI មានឥណទានអ៊ីមភរមិន (សំដៅដល់ "ដំណាក់កាលទី៣ ទ្រព្យសកម្មហិរញ្ញវត្ថុ")។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឥណទានអ៊ីមភរមិន នៅពេលព្រឹត្តិការណ៍មួយឬច្រើន មានផលប៉ះពាល់យ៉ាងខ្លាំងលើលំហូរសាច់ប្រាក់ហិរញ្ញវត្ថុនាពេលអនាគតរបស់ទ្រព្យសកម្ម ហិរញ្ញវត្ថុបានកើតឡើង។

ភស្តុតាងដែលទ្រព្យសកម្មហិរញ្ញវត្ថុ មានអ៊ីមភរមិនឥណទាន រួមមានទិន្នន័យដែលអាចសង្កេតបានដូចខាងក្រោម៖

- បញ្ហាផ្នែកហិរញ្ញវត្ថុសំខាន់ៗ របស់អ្នកខ្ចី ឬអ្នកបោះផ្សាយ
- ការរំលោភកិច្ចសន្យាដូចជាករណីហួសកាលកំណត់ ឬហួសកាលបរិច្ឆេទកំណត់

- ការរៀបចំឡើងវិញនូវឥណទានដោយធនាគារ តាមលក្ខខណ្ឌដែលធនាគារមិនដែលបានពិចារណាពីមុនមក
- វាអាចនឹងកើតឡើងដែលថាអ្នកខ្លះនឹងចូលរួមយុទ្ធ ឬការរៀបចំហិរញ្ញវត្ថុឡើងវិញ ឬ
- អវត្តមាននៃទិន្នន័យសកម្មមួយសម្រាប់ការធានាដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានគេពិចារណាឡើងវិញ ដោយសារតែការបាត់បង់គុណភាពនៅក្នុងស្ថានភាពរបស់អ្នកខ្លះត្រូវបានគេចាត់ទុកថាជា អ៊ីម៉ែរមិនឥណទាន លុះត្រាតែមានភស្តុតាងដែលបង្ហាញថាហានិភ័យ នៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះ គួរឱ្យកត់សម្គាល់ ហើយមិនមានសូចនាករផ្សេងទៀតនៃអ៊ីម៉ែរមិនឥណទាននោះទេ។

លើសពីនេះទៅទៀតឥណទានដែលហួសកាលកំណត់ រយៈពេល ៩០ ថ្ងៃ ឬលើសនេះត្រូវបានគេចាត់ទុកថាមានអ៊ីម៉ែរមិនឥណទាន។

ការបង្ហាញនូវសំវិធានធន ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធនសម្រាប់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់៖ ជាគណនី បញ្ជ្រាសពីសមតុល្យយោងដុលររបស់ទ្រព្យសកម្ម។

ការលុបចេញ

ឥណទាន និងបុរេប្រទានត្រូវបានលុបចោល (ទាំងផ្នែកខ្លះ ឬពេញលេញ) នៅពេលគ្មានការរំពឹងទុកសមហេតុផលក្នុងការប្រមូលមកវិញនូវ ទ្រព្យសកម្មហិរញ្ញវត្ថុទាំងមូល ឬផ្នែកណាមួយឡើយ។ ជាទូទៅករណីនេះនៅពេលដែលធនាគារកំណត់ថា អ្នកខ្លះមិនមានទ្រព្យសម្បត្តិ ឬប្រភពចំណូលដែលអាចបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីសងចំនួនដែលត្រូវបានលុបចោល។ ការវាយតម្លៃនេះត្រូវបានអនុវត្តតាម កម្រិតទ្រព្យសកម្មជាប់ដោយឡែក។

លទ្ធភាពក្នុងការប្រមូលមកវិញនូវសមតុល្យដែលបានលុបចោលពីមុនត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចោលអាចជាកម្មវត្ថុនៃការអនុវត្តសកម្មភាព ដើម្បីឱ្យអនុលោមតាមនីតិវិធីរបស់ធនាគារ ក្នុងការប្រមូលត្រឡប់មកវិញនូវចំនួនដែលពុំទាន់បានសង។

២.៥.២ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងក្នុងការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ក្នុងដៃ សមតុល្យនៅធនាគារផ្សេងៗ និងការវិនិយោគរយៈពេលខ្លី ដែលមានកាលសន្តិសុខប្រតិបត្តិជាដើមនេះ ដែលងាយស្រួលក្នុងការបំប្លែងជា សាច់ប្រាក់ជាក់លាក់ ហើយប្រឈមនឹងហានិភ័យបម្រែបម្រួលតម្លៃតិចតួច។

សាច់ប្រាក់ និងសាច់ប្រាក់សមមូលត្រូវបានយោងតាមតម្លៃដើមរំលស់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

២.៥.៣ មូលធន

ភាគហ៊ុនធម្មតាត្រូវបានចាត់ថ្នាក់ជាមូលធន។ ការកើនឡើងនៃចំណាយដែលទាក់ទងដោយផ្ទាល់ក្នុងការចេញផ្សាយភាគហ៊ុនធម្មតាត្រូវបានទទួលស្គាល់ជាការកាត់ចេញពីមូលធន ផលប៉ះពាល់សារពើពន្ធសុទ្ធ។ ភាគហ៊ុនផ្សេងទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬ បំណុលដោយផ្អែកទៅលើស្ថានភាពសេដ្ឋកិច្ច នៃឧបករណ៍ហិរញ្ញវត្ថុជាក់លាក់ណាមួយ។ ការចែកចាយដល់អ្នកកាន់ឧបករណ៍ហិរញ្ញវត្ថុដែល ត្រូវបានចាត់ថ្នាក់ ជាឧបករណ៍មូលធនត្រូវបានកត់ត្រាដោយផ្ទាល់ក្នុងគណនីមូលធន។

ប្រាក់ចំណេញរក្សាទុក រួមបញ្ចូលប្រាក់ចំណេញរក្សាទុកក្នុង ការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទមុនមកទាំងអស់។

២.៥.៤ ប្រាក់បម្រុងទូទៅ និងប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងទូទៅត្រូវបានបង្កើតឡើងជាចាំបាច់សម្រាប់ហានិភ័យហិរញ្ញវត្ថុទូទៅ។ ក្រុមប្រឹក្សាភិបាលអនុវត្តការសម្រេចចិត្តសម្រាប់ការប្រើប្រាស់ និងថែរក្សាប្រាក់បម្រុងទូទៅ។ ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅប្រាក់បម្រុងទូទៅ គឺត្រូវមានការអនុម័តពីក្រុមប្រឹក្សាភិបាល។

ប្រាក់បម្រុងកាតព្វកិច្ចត្រូវបានបង្កើតឡើងសម្រាប់ភាពខុសគ្នានៃសំវិធានធនរវាងការកំណត់ ECL អនុលោមតាម CIFRS ៩ ឧបករណ៍ហិរញ្ញវត្ថុ និងសំវិធានធនតាមបទប្បញ្ញត្តិ ដែលបានចែងដោយអនុលោមតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា ប្រកាសលេខ ៨៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសាក្សីលេខ ៨៧-០១៨-០០១ ស រ ណ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការបែងចែកហានិភ័យឥណទាន និងសំវិធានធនលើអ៊ីម៉ែរមិនសម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។

សំវិធានធនតាមបទប្បញ្ញត្តិត្រូវឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចែងចំណាត់ថ្នាក់ផលបត្រកម្ចីជាប្រាំថ្នាក់ និងសំវិធានធនទូទៅ និងជាក់លាក់ដោយផ្អែកលើចំណាត់ថ្នាក់ឥណទានដូចខាងក្រោម៖

		អត្រា ទាយជួន
ចំណាត់ថ្នាក់	ចំនួនថ្ងៃលើសកាលកំណត់	
ស្តង់ដារ	០ ថ្ងៃដល់ ១៤ ថ្ងៃ (រយៈពេលខ្លី)	១%
	០ ថ្ងៃដល់ ២៩ ថ្ងៃ (រយៈពេលវែង)	
ឃ្លាំមើល	១៥ ថ្ងៃដល់ ៣០ ថ្ងៃ (រយៈពេលខ្លី)	៣%
	៣០ ថ្ងៃដល់ ៨៩ ថ្ងៃ (រយៈពេលវែង)	
ក្រោមស្តង់ដារ	៣១ ថ្ងៃដល់ ៦០ ថ្ងៃ (រយៈពេលខ្លី)	២០%
	៩០ ថ្ងៃដល់ ១៧៩ ថ្ងៃ (រយៈពេលវែង)	
សង្ស័យ	៦១ ថ្ងៃដល់ ៩០ ថ្ងៃ (រយៈពេលខ្លី)	៥០%
	១៨០ ថ្ងៃដល់ ៣៥៩ ថ្ងៃ (រយៈពេលវែង)	
បាត់បង់	ចាប់ពី ៩១ ថ្ងៃ (រយៈពេលខ្លី) ៣៦០ ថ្ងៃ ឬច្រើនជាង ថ្ងៃ (រយៈពេលវែង)	១០០%

ធនាគារត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាម CIFRS ៩ និង សំវិធានធនតាមបទប្បញ្ញត្តិ និង៖

- ក្នុងករណីសំវិធានធនដែលគណនាតាមបទប្បញ្ញត្តិ ទាបជាងសំវិធានធន ដែលបានគណនាស្របតាម CIFRS ៩ ធនាគារ ត្រូវកត់ត្រាសំវិធានធន តាម CIFRS ៩ និង
- ក្នុងករណីសំវិធានធនគណនាតាមបទប្បញ្ញត្តិ ខ្ពស់ជាងសំវិធានធនដែល បានគណនាស្របតាម CIFRS ៩ ធនាគារត្រូវ កត់ត្រាសំវិធានធនតាម CIFRS ៩ និងផ្ទេរភាពខុសគ្នាពីប្រាក់ចំណេញរក្សាទុក ឬគណនីខាត បង្ករទៅក្នុងគណនីប្រាក់បម្រុងកាតព្វកិច្ច។

នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារជាតិ នៃ កម្ពុជា (“NBC”) បានចេញសារថរលេខ ៣៣០-០២៥-១៧០ ស.ជ.ណ លើការ គណនាលើសំវិធានធនតាមបទប្បញ្ញត្តិ។ ធនាគារជាតិ នៃ កម្ពុជា (“NBC”) តម្រូវឱ្យគ្រប់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (“BFIs”) គណនាសំវិធានធនតាមបទប្បញ្ញត្តិ ដោយប្រើនូវតម្លៃយោងដុលរបស់ ឥណទាន ដែលរួមបញ្ចូលនូវការប្រាក់បង្ករត្រូវទទួល ដោយពឹងផ្អែកលើ ស្តង់ដារគណនេយ្យ គុណនឹងអត្រាដែលចែងដោយបទប្បញ្ញត្តិ (ស្តង់ដា ១% ឃ្លាំមើល ៣% ក្រោមស្តង់ដា ២០% សង្ស័យ ៥០% បាត់បង់ ១០០%)។ ការអនុវត្តថ្មីនេះត្រូវចាប់ផ្តើមពីរបាយការណ៍ហិរញ្ញវត្ថុដែល បានធ្វើសវនកម្មក្នុងឆ្នាំ២០២៥ និងរបាយការណ៍បទប្បញ្ញត្តិ ប្រចាំត្រី មាសចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ។

២.៥.៥ ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ ត្រូវបានកំណត់តាមថ្លៃដើម ដក ECL។

២.៥.៦ ឥណទានទៅអតិថិជន

ឥណទានទៅអតិថិជន ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្របបូក ការកែតម្រូវទៅលើថ្លៃដើមផ្ទាល់ក្នុងប្រតិបត្តិការ និងត្រូវបានវាស់វែង ជា បន្តបន្ទាប់តាមថ្លៃដើមបានរំលស់ដោយប្រើប្រាស់វិធីសាស្ត្រអត្រាការ ប្រាក់ប្រសិទ្ធភាព។

២.៥.៧ ការវិនិយោគផ្សេងៗ

ការវិនិយោគផ្សេងៗ លើមូលធន រួមមានការវិនិយោគលើមូលធន និងការ វិនិយោគលើប័ណ្ណបំណុល។

ការវិនិយោគលើមូលធន តំណាងឱ្យការវិនិយោគរបស់ធនាគារលើមូលបត្រ ដែលមិនបានចុះបញ្ជីដែលត្រូវបានកំណត់ថាជា FVTPL ហើយត្រូវបាន វាយតម្លៃតាមថ្លៃដើមដកអ៊ីមតិរំកិល។

ការវិនិយោគប័ណ្ណបំណុលតំណាងឱ្យការវិនិយោគរបស់ធនាគារលើប័ណ្ណ រតនាគារ ដែលធានាដោយរដ្ឋាភិបាលកម្ពុជា។ ការវិនិយោគ ប័ណ្ណបំណុល ទាំងនេះត្រូវបានគេវាយតម្លៃតាមថ្លៃដើមរំលស់ ហើយត្រូវបានរក្សាទុក ក្នុងគោលបំណងដើម្បីទទួលបានការប្រាក់ ហើយមានលំហូរសាច់ប្រាក់ ដែលត្រូវបានគេរំពឹងថានឹងប្រមូលបាននៅអំឡុងពេលអនាគតជាក់លាក់ ណាមួយ។

២.៥.៨ ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមថ្លៃដើម ដកអ៊ីមតិរំកិល ប្រសិន បើមាន។

២.៥.៩ ទ្រព្យ និងបរិក្ខារ

(ក) ការទទួលស្គាល់ និងការវាស់វែង

សមាសធាតុរបស់ទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងតាមថ្លៃដើម ដក រំលស់បង្គរ និងការខាតអ៊ីមតិរំកិលបង្គរ។

ថ្លៃដើម គឺរួមបញ្ចូលទាំងការចំណាយដែលទាក់ទងដោយផ្ទាល់ក្នុងការទិញ ទ្រព្យសកម្ម ព្រមទាំងថ្លៃដើមទាំងឡាយណា ដែលទាក់ទងដោយផ្ទាល់ ក្នុងការតម្កើងទ្រព្យសកម្មឱ្យបានតាមលក្ខខណ្ឌដែលបានកំណត់សម្រាប់ ប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្ម និងចំណាយក្នុងការរុះរើ និងចំណាយ ក្នុងការប្តូរទីតាំង និងការរៀបចំទីតាំងរបស់ទ្រព្យសកម្មឡើងវិញ។ ចំណាយ ក្នុងការសាងសង់ទ្រព្យសកម្មដោយធនាគារផ្ទាល់ក៏ត្រូវបាន បញ្ចូលទៅ ក្នុងថ្លៃដើមវត្ថុធាតុដើម និងកម្លាំងពលកម្មផ្ទាល់ផងដែរ។ ចំពោះទ្រព្យ សកម្មដែលមានលក្ខណៈពេញលេញនោះ ថ្លៃដើមនៃប្រាក់កម្ចីត្រូវបាន ទទួលស្គាល់ជាមូលធនកម្ម ដោយអនុលោមតាមគោលនយោបាយគណនី ស្តីពីថ្លៃដើមប្រាក់កម្ចី។

កម្មវិធីកុំព្យូទ័រដែលបានទិញ ដែលមានសារៈសំខាន់ទៅនឹងមុខងាររបស់ បរិក្ខារដែលពាក់ព័ន្ធត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ។

នៅពេលដែលផ្នែកសំខាន់ៗរបស់សមាសធាតុនៃទ្រព្យ និងបរិក្ខារដែល មានអាយុកាលប្រើប្រាស់ខុសៗគ្នា នោះទ្រព្យសកម្មទាំងនោះ ត្រូវបាន កំណត់ជាសមាសធាតុដាក់ដោយឡែក (សមាសធាតុចម្រុះ) របស់ទ្រព្យ និងបរិក្ខារ។

ចំណេញ ឬខាតពីការលក់សមាសធាតុរបស់ទ្រព្យ និងបរិក្ខារត្រូវបានកំណត់ តាមរយៈការប្រៀបធៀបសាច់ប្រាក់ដែលបានទទួលពី ការលក់ជាមួយនឹង តម្លៃយោងរបស់ទ្រព្យ និងបរិក្ខារនោះ ហើយត្រូវបានទទួលស្គាល់ជា សមតុល្យសុទ្ធនៃគណនី "ចំណូលផ្សេងៗ" និង "ចំណាយផ្សេងៗ" ក្នុង របាយការណ៍ចំណេញ ឬខាត។

(ខ) ចំណាយបន្តបន្ទាប់

ថ្លៃដើមនៃសមាសធាតុជំនួសរបស់ទ្រព្យ និងបរិក្ខារត្រូវបានទទួលស្គាល់ក្នុង តម្លៃយោងរបស់សមាសធាតុ ប្រសិនបើវាអាចកើតមាន នូវអត្ថប្រយោជន៍ ផ្នែកសេដ្ឋកិច្ចនឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមរបស់វាអាចត្រូវបាន វាស់វែងដោយភាពទុកចិត្តបាន។ តម្លៃយោង នៃសមាសធាតុជំនួស ត្រូវបាន ឈប់ទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ កម្រៃសេវាកម្ម ប្រចាំថ្ងៃរបស់ទ្រព្យ និងបរិក្ខារត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ ចំណេញ ឬខាតនៅពេលដែលចំណាយទាំងនោះបានកើតឡើង។

(គ) រំលស់

រំលស់ គឺផ្នែកលើថ្លៃដើមរបស់ទ្រព្យសកម្ម ដកតម្លៃសំណល់របស់ទ្រព្យ សកម្ម។ សមាសធាតុសំខាន់ៗ នៃទ្រព្យសកម្មមួយត្រូវបានវាយតម្លៃ ហើយ ប្រសិនបើសមាសធាតុនោះមានអាយុកាលប្រើប្រាស់ដែលខុសពីអាយុកាល នៅសល់របស់ទ្រព្យសកម្មនោះ បន្ទាប់មកសមាសធាតុនោះ ត្រូវបានធ្វើ រំលស់ដាច់ដោយឡែក។

រំលស់ត្រូវបានទទួលស្គាល់ជាចំណាយក្នុងរបាយការណ៍ចំណេញ ឬខាតតាមវិធីសាស្ត្ររំលស់ថេរលើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មានទុករបស់ សមាសធាតុនីមួយៗរបស់ទ្រព្យ និងបរិក្ខារ។

ទ្រព្យសកម្មភតិសន្យា ត្រូវបានធ្វើរំលស់លើរយៈពេលភតិសន្យាដែលខ្លីជាងនិងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មនោះ លើកលែងតែមានហេតុផលច្បាស់លាស់ដែលថាធនាគារនឹងទទួលបានកម្មសិទ្ធិជាម្ចាស់ទ្រព្យនៅចុងកាលកំណត់តាមលក្ខខណ្ឌភតិសន្យា។

រំលស់ត្រូវបានទទួលស្គាល់ចាប់ពីការិយបរិច្ឆេទដែលទ្រព្យ និងបរិក្ខារត្រូវបានកម្រើង និងត្រៀមរួចរាល់សម្រាប់ប្រើប្រាស់ ឬទ្រព្យសកម្មដែលធនាគារបានសាងសង់ដោយខ្លួនឯង គិតចាប់ពីការិយបរិច្ឆេទដែលទ្រព្យសកម្មនោះបានសាងសង់រួចរាល់ និងត្រៀមរួចរាល់សម្រាប់ការ ប្រើប្រាស់។ ទ្រព្យសកម្មស្ថិតនៅក្នុងដំណើរការសាងសង់មិនត្រូវបានធ្វើរំលស់ឡើយ។ អាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មានទុករបស់ទ្រព្យ និងបរិក្ខារមានដូចខាងក្រោម៖

	ចំនួនឆ្នាំ
គ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ	៤ ទៅ ៧
កុំព្យូទ័រ	៣ ទៅ ៧
ទោចក្រយានយន្ត	៤ ទៅ ៥
ការកែលម្អទ្រព្យជួល	ខ្លីជាងរយៈពេលភតិសន្យា និងអាយុកាលសេដ្ឋកិច្ច ៥ឆ្នាំ

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃឡើងវិញនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងត្រូវបានធ្វើការកែតម្រូវប្រសិនបើវាចាំបាច់។

២.៥.១០ ថ្លៃដើមកម្មវិធីកុំព្យូទ័រ

ថ្លៃដើមកម្មវិធីកុំព្យូទ័រ រួមមានការទិញនូវអាជ្ញាបណ្ណប្រើប្រាស់របស់កម្មវិធីកុំព្យូទ័រ និងថ្លៃដើមដែលទាក់ទង ត្រូវបានកត់ត្រាតាមតម្លៃដើមដក រំលស់បង្គរ និងអ៊ីមភរមិនបង្គរ។ អាជ្ញាបណ្ណប្រើប្រាស់កម្មវិធីកុំព្យូទ័រដែលទទួលបាន ត្រូវបានធ្វើមូលធនកម្មផ្អែកលើមូលដ្ឋានថ្លៃដើម ដែលបានកើតឡើងក្នុងការទាញយកកម្មវិធីកុំព្យូទ័រជាក់លាក់សម្រាប់នាំយកទៅប្រើប្រាស់។

ថ្លៃដើមកម្មវិធីកុំព្យូទ័រ ត្រូវបានធ្វើរំលស់តាមមូលដ្ឋានរំលស់ថេរលើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មានទុករយៈពេល ១០ ឆ្នាំ។

ថ្លៃដើមដែលទាក់ទងជាមួយការអភិវឌ្ឍ ឬថែទាំកម្មវិធីកុំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលដែលថ្លៃដើមទាំងនោះកើតឡើង។

២.៥.១១ ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារវាយតម្លៃថាតើកិច្ចសន្យាមាន ឬមិនមានភតិសន្យា ប្រសិនបើកិច្ចសន្យាមានសិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលបានកំណត់ក្នុងរយៈពេលកំណត់ជាថ្មីនឹងតម្លៃតបស្នង។ ដើម្បីវាយតម្លៃថាតើកិច្ចសន្យាមានសិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលបានកំណត់ ធនាគារវាយតម្លៃថាតើ៖

- កិច្ចសន្យាពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យសកម្មដែលបានកំណត់ - នេះអាចត្រូវបានបញ្ជាក់ច្បាស់ ឬមិនច្បាស់លាស់ហើយ គួរតែមានភាពខុសគ្នាលើរូបរាង ឬតំណាងឱ្យសមាសភាពរបស់ទ្រព្យសកម្មទាំងអស់ដែលមានលក្ខណៈរូបរាងខុសគ្នា។ ប្រសិនបើអ្នកផ្គត់ផ្គង់ មានសិទ្ធិយកទ្រព្យសកម្មផ្សេងមកជំនួសក្នុងរយៈពេលនៃការប្រើប្រាស់ នោះទ្រព្យសកម្មនេះ មិនត្រូវបានកំណត់ជាក់លាក់ទេ
- ធនាគារមានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើន ពីការប្រើប្រាស់ទ្រព្យសកម្មក្នុងអំឡុងពេលប្រើប្រាស់ និង
- ធនាគារមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មដោយផ្ទាល់។ ធនាគារមានសិទ្ធិនេះនៅពេលដែលខ្លួនមានសិទ្ធិធ្វើការសម្រេចចិត្តដែល ពាក់ព័ន្ធបំផុតក្នុងការផ្លាស់ប្តូររបៀប និងគោលបំណងសម្រាប់ទ្រព្យសកម្ម ដែលត្រូវបានប្រើប្រាស់។ ក្នុងករណីដែលការសម្រេចចិត្ត ទាំងអស់អំពីរបៀបនិងសម្រាប់គោលបំណងអ្វី ដែលទ្រព្យត្រូវបានប្រើប្រាស់ត្រូវបានកំណត់ទុកជាមុន ធនាគារមានសិទ្ធិដឹកនាំ ការប្រើប្រាស់ទ្រព្យប្រសិនបើ៖
 - i. ធនាគារមានសិទ្ធិប្រតិបត្តិការទ្រព្យសកម្ម ឬ
 - ii. ធនាគារបានរចនាទ្រព្យសកម្មតាមរបៀប ដែលកំណត់ទុកជាមុននូវរបៀបនិងគោលបំណងអ្វីដែលនឹងត្រូវប្រើប្រាស់។

នៅពេលចាប់ផ្តើម ឬវាយតម្លៃឡើងវិញនូវកិច្ចសន្យា ដែលមានសមាសធាតុភតិសន្យា និងសមាសធាតុមិនមែនភតិសន្យា ធនាគារបែងចែកតាមតម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យានីមួយៗនិងសមាសធាតុផ្សំដែលមិនមែនជាភតិសន្យា ដោយផ្អែកលើថ្លៃល្បួលដាច់ដោយឡែក។ ទោះយ៉ាងណាក៏ដោយ ភតិសន្យាដី និងអគារដែលធនាគារក្នុងនាមជាភតិបតី ធនាគារបានជ្រើសរើស ការគណនាមិនបំបែកសមាសធាតុមិនមែនភតិសន្យា ហើយត្រូវរាប់បញ្ចូលសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាទៅជាសមាសធាតុនៃភតិសន្យាតែមួយ។

ភតិសន្យាដែលធនាគារជាភតិបតី៖

ការរៀបចំមួយបានបង្ហាញពីសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ប្រសិនបើលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោមត្រូវបានបំពេញ៖

- អ្នកទិញមានសមត្ថភាព ឬសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីចំនួនតិចតួច នៃលទ្ធផលទាំងនោះ ឬ
- អ្នកទិញមានសមត្ថភាព ឬសិទ្ធិក្នុងការគ្រប់គ្រងសិទ្ធិប្រើប្រាស់រូបវន្តក្នុងអំឡុងពេលទទួលបានឬគ្រប់គ្រងលើសពីចំនួនតិចតួច នៃលទ្ធផលទាំងនោះ។

កត្តា និងកាលៈទេសៈបានបង្ហាញថាមានដាច់ឆ្ងាយដែលថាភាគីផ្សេងទៀតនឹងទទួលបានច្រើនជាងចំនួនតិចតួច ហើយតម្លៃក្នុងមួយឯកតា មិនត្រូវបានកំណត់ក្នុងមួយឯកតានៃទិន្នផលទេហើយស្មើនឹងតម្លៃទីផ្សារបច្ចុប្បន្នក្នុងមួយឯកតានៃលទ្ធផលទាំងនេះ។

ធនាគារទទួលស្គាល់នូវសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងបំណុលភតិសន្យានៅការិយបរិច្ឆេទចាប់ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់លើ ទ្រព្យសកម្មវាស់វែងដំបូងតាមថ្លៃដើម ដែលរួមមានតម្លៃដំបូងនៃបំណុលភតិសន្យាដែលបានកែតម្រូវសម្រាប់ការទូទាត់ភតិសន្យា ដែលបានធ្វើឡើង នៅ ឬមុនការិយបរិច្ឆេទចាប់ផ្តើមបូករួមនឹងថ្លៃដើមដំបូងដែលបានកើតឡើងដោយផ្ទាល់ និងការប៉ាន់ស្មាននៃចំណាយដើម្បីរុះរើ និងដកចេញទ្រព្យសកម្មមូលដ្ឋាន ឬទ្រព្យសម្បត្តិមូលដ្ឋានដែលបានស្តារឡើងវិញ ឬទីតាំងដែលទ្រព្យទាំងនោះស្ថិតនៅតិចជាងភតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ដែលត្រូវប្រើប្រាស់បានរំលស់ជាបន្តបន្ទាប់ ដោយប្រើវិធីសាស្ត្ររំលស់ថេរ ចាប់ពីការិយបរិច្ឆេទចាប់ផ្តើមរហូតដល់ ចុងបញ្ចប់នៃរយៈពេលកតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មដែលបាន ប៉ាន់ស្មាន ត្រូវបានកំណត់ដោយផ្អែកលើមូលដ្ឋានដូចគ្នាទៅនឹង ទ្រព្យ និង បរិក្ខារ។ លើសពីនេះទៀតសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយ ជាទៀងទាត់ ដោយការខាតបង់មិនប្រសិនបើមាន ហើយត្រូវបាន កែតម្រូវសម្រាប់ការវាស់វែងឡើងវិញយ៉ាងជាក់លាក់នៃបំណុលកតិសន្យា។

អាយុកាលប្រើប្រាស់ ដែលបានប៉ាន់ស្មាននៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម រួមមានការកតិសន្យាការិយាល័យកណ្តាល ការិយាល័យសាខា និងទីតាំង ATM មានអាយុកាលចាប់ពីចន្លោះ ១៥ខែ ទៅ ១៥ឆ្នាំ។

បំណុលកតិសន្យាត្រូវបានវាស់ដំបូងតាមតម្លៃបច្ចុប្បន្ន នៃការទូទាត់ កតិសន្យាដែលមិនត្រូវបានបង់នៅកាលបរិច្ឆេទចាប់ផ្តើមនៃអប្បបរមា ដោយ ប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងកតិសន្យា ឬប្រសិនបើអត្រានេះមិនអាច ត្រូវបានកំណត់យ៉ាងងាយទៅនឹងប្រាក់កម្ចីបន្ថែមរបស់ធនាគារ។ ជាទូទៅ ធនាគារប្រើអត្រាកម្ចីបន្ថែមរបស់ខ្លួនជាអត្រាអប្បបរមា។

ការទូទាត់កតិសន្យាដែលមាននៅក្នុងការវាស់វែងនៃបំណុលកតិសន្យា រួមមាន៖

- ការទូទាត់ថេររួមទាំងការទូទាត់ជារូបធាតុនៃការទូទាត់ថេរ
- ការទូទាត់កតិសន្យាអចេរដែលពឹងផ្អែកលើសន្ទស្សន៍ ឬអត្រាមួយដែល វាស់វែងដំបូងដោយប្រើសន្ទស្សន៍ឬអត្រានៅ ការិយបរិច្ឆេទចាប់ផ្តើម
- សមតុល្យដែលរំពឹងថានឹងត្រូវបង់ក្រោមការធានាតម្លៃនៅសល់ និង
- តម្លៃដែលស្ថិតនៅក្រោមជម្រើសនៃការទិញដែលធនាគារមានភាព ប្រាកដប្រជា ដើម្បីអនុវត្តកតិសន្យានេះ ក្នុងរយៈពេលជម្រើសបន្ត និងប្រសិនបើធនាគារមានភាពប្រាកដប្រជាខ្ពស់ក្នុងការប្រើប្រាស់ជម្រើស បន្ថែម និងការដាក់ពិន័យសម្រាប់ការបញ្ចប់កតិសន្យា មុនកាលកំណត់ លុះត្រាតែធនាគារមានភាពជាក់លាក់ដោយសមហេតុផល ប៉ុន្តែមិន ត្រូវបញ្ចប់មុនកំណត់ឡើយ។

បំណុលកតិសន្យាត្រូវបានវាស់វែងតាមថ្លៃដើមបាន រំលស់ដោយប្រើ វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ វាត្រូវបានវាស់វែងឡើងវិញនៅពេល មានការផ្លាស់ប្តូររយៈពេលកតិសន្យា ការផ្លាស់ប្តូរពីការវាយតម្លៃនៃជម្រើស ក្នុងការទិញទ្រព្យសកម្មមូលដ្ឋាន ការផ្លាស់ប្តូរការទូទាត់កតិសន្យានៅពេល អនាគតដែលកើតឡើងពីការផ្លាស់ប្តូរសន្ទស្សន៍ ឬអត្រា ឬប្រសិនបើមាន ការផ្លាស់ប្តូរការប៉ាន់ស្មានរបស់ធនាគារលើសមតុល្យ ដែលរំពឹងថានឹងត្រូវ បង់ក្រោមការធានាតម្លៃសំណល់។

នៅពេលដែលបំណុលកតិសន្យាត្រូវបានអនុវត្តតាមវិធីសាស្ត្រវាស់វែង ឡើងវិញ ការកែតម្រូវដែលត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិ ប្រើប្រាស់ទ្រព្យសកម្ម ឬត្រូវបានកាត់ក្នុងប្រាក់ចំណេញឬ ខាត ប្រសិនបើតម្លៃ យោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានកាត់បន្ថយឱ្យស្មើសូន្យ។

ធនាគារបង្ហាញសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងបំណុលកតិសន្យាដាច់ ដោយឡែកនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

កតិសន្យារយៈពេលខ្លី និងកតិសន្យាទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារបានជ្រើសរើសមិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និង បំណុលកតិសន្យាសម្រាប់កតិសន្យារយៈពេលខ្លី (ពោលគឺ កតិសន្យា មានកាលកំណត់ ១២ខែ ឬ តិចជាងនេះ) ហើយកតិសន្យានៃទ្រព្យសកម្ម តម្លៃទាប។ ធនាគារទទួលស្គាល់ការទូទាត់កតិសន្យា ដែលទាក់ទងនឹង កតិសន្យាទាំងនេះ ជាការចំណាយផ្អែកលើមូលដ្ឋានរំលស់ថេរលើកតិសន្យា មានកាលកំណត់។

២.៥.១២ អត្ថប្រយោជន៍របស់និយោជិត

(ក) អត្ថប្រយោជន៍របស់និយោជិតរយៈពេលខ្លី

ធនាគារទទួលស្គាល់បំណុល និងសំវិធានធនអត្ថប្រយោជន៍របស់និយោជិត រយៈពេលខ្លី ដែលវាមានកាតព្វកិច្ចតាមកិច្ចសន្យា ឬតាមការអនុវត្តក្នុង មក ដែលបានបង្កើតតាមកាតព្វកិច្ចតាមបទប្បញ្ញត្តិ។

ប្រាក់ឈ្នួល ប្រាក់បៀវត្ស បុព្វលាភ និងអត្ថប្រយោជន៍រយៈពេលខ្លីផ្សេង ទៀត ត្រូវបានទទួលស្គាល់ជាការចំណាយក្នុងឆ្នាំ ដែលសេវាកម្មពាក់ព័ន្ធ ត្រូវបានផ្តល់ ដោយនិយោជិតរបស់ធនាគារ។

(ខ) អត្ថប្រយោជន៍ក្រោយបំពេញការងារ

អត្ថប្រយោជន៍ក្រោយបំពេញការងារ រួមមានបំណុលរបស់ធនាគារទៅ និយោជិតលើមូលនិធិសោធននិវត្តន៍។ ការទូទាត់ប្រាក់បំណាច់ អតីតភាព ការងារ និងការឈប់សម្រាកប្រចាំឆ្នាំដែលមិនបានបង់ទូទាត់ត្រូវបាន ចាត់ទុកថាជាអត្ថប្រយោជន៍ ដែលបានកំណត់។

មូលនិធិសោធននិវត្តន៍

ធនាគារ បានផ្តល់អត្ថប្រយោជន៍ដល់និយោជិត តាមគោលការណ៍មូលនិធិ សោធននិវត្តន៍។ និយោជិតដែលបានបញ្ចប់ការសាកល្បង មានជម្រើសក្នុង ការចូលរួមក្នុងគម្រោងមូលនិធិសោធននិវត្តន៍។ មូលនិធិសោធននិវត្តន៍ ត្រូវ បានផ្តល់មូលនិធិដូចខាងក្រោម៖

- បុគ្គលិកចូលរួមចំណែករហូតដល់ ៥,០០% នៃប្រាក់បៀវត្សប្រចាំ ខែរបស់និយោជិត ហើយធនាគារចូលរួមចំណែកពីរដង នៃចំនួន ទាំងនោះ។
- ធនាគារចូលរួមចំណែក ផ្តល់ការប្រាក់លើសមតុល្យមូលនិធិសោធន និវត្តន៍បង្ក ដោយគណនាតាមអត្រា ៦,៥០% ក្នុងមួយឆ្នាំ។

ការចូលរួមចំណែករបស់ធនាគារ ត្រូវកាត់ត្រាក្នុងគណនីចំណេញ ឬខាត ក្នុងអំឡុងឆ្នាំដែលនិយោជិតផ្តល់សេវាកម្ម។ មូលនិធិសោធននិវត្តន៍ នឹងត្រូវ ទូទាត់ជូននិយោជិត (ជានិយោជិតដែលបានចូលរួមក្នុងមូលនិធិ) នៅពេល ដែលនិយោជិតចូលនិវត្តន៍ លាឈប់ ឬបានបញ្ចប់កិច្ចសន្យា។

នៅពេលចូលនិវត្តន៍ ឬលាឈប់ ការចូលរួមចំណែករបស់បុគ្គលិកនិង ការប្រាក់ត្រូវបើកឱ្យទាំងអស់ លើកលែងការចូលរួមចំណែករបស់ធនាគារ និងការប្រាក់ពាក់ព័ន្ធ ត្រូវបើកអនុលោមតាមលក្ខខណ្ឌដូចខាងក្រោម៖

ចំនួនឆ្នាំដែលបានបំពេញសេវាកម្ម	ភាគរយនៃការចូលរួមពីធនាគារ
ស្មើនឹង ឬ តិចជាង ១ឆ្នាំ	-
បានធ្វើការយ៉ាងតិច ១ឆ្នាំ	២០,០០%
បានធ្វើការយ៉ាងតិច ២ឆ្នាំ	៤០,០០%
បានធ្វើការយ៉ាងតិច ៣ឆ្នាំ	៦០,០០%
បានធ្វើការយ៉ាងតិច ៤ឆ្នាំ	៨០,០០%
បានធ្វើការយ៉ាងតិច ៥ឆ្នាំ	១០០,០០%

បុគ្គលិកដែលបានបញ្ឈប់ ដោយសារកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរ អាចទទួលបានតែការចូលរួមចំណែករបស់ពួកគេ ឬក៏នឹងការប្រាក់តែប៉ុណ្ណោះ ទោះបីជាបានបំពេញការងារជាមួយធនាគាររយៈពេលយូរប៉ុណ្ណាក៏ដោយ។

ការទូទាត់សំណងប្រាក់បំណាច់អតីតភាពការងារ

នៅឆ្នាំ២០១៨ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ (“MoLVT”) បានចេញប្រកាសលេខ ៤៤៣ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការអនុវត្តការ ទូទាត់ប្រាក់អតីតភាពការងារសម្រាប់និយោជិតដែលបានចុះកិច្ចសន្យាក្នុងចំណោមនិយោជិតដែលបានអនុវត្ត តាមការអនុម័តប្រកាសចុះនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ប្រកាសនេះតម្រូវឱ្យមានការផ្តល់ប្រាក់អតីតភាពការងារម្តងទៀតស្មើនឹង ដប់ប្រាំថ្ងៃក្នុងមួយឆ្នាំរបស់ និយោជិតដែលនឹងត្រូវផ្តល់ឱ្យពួកគេក្នុងអតិបរមាមិនលើសពីចំនួន ៦ខែ ដែលគណនាទៅតាមប្រាក់បៀវត្ស មធ្យមសុទ្ធសម្រាប់ឆ្នាំនីមួយៗ។

ការទូទាត់ត្រូវបានធ្វើឡើងនៅរៀងរាល់ខែមិថុនា និងខែធ្នូសម្រាប់ឆ្នាំនីមួយៗដូចខាងក្រោម៖

- ស្មើនឹង ៣ ថ្ងៃ នឹងធ្វើឡើងជារៀងរាល់ខែមិថុនា
- ស្មើនឹង ៣ ថ្ងៃ នឹងធ្វើឡើងជារៀងរាល់ខែធ្នូ។

ការឈប់សម្រាកប្រចាំឆ្នាំដែលមិនមានប្រាក់ឈ្នួល

ធនាគារផ្តល់ជូននិយោជិតដែលកំពុងបំពេញការងារ នូវអត្ថប្រយោជន៍ក្រោមគម្រោងអត្ថប្រយោជន៍ នៃការឈប់សម្រាកប្រចាំឆ្នាំដែលមិនមានប្រាក់ឈ្នួល។ ការឈប់សម្រាកប្រចាំឆ្នាំដែល មិនបានប្រើអាចត្រូវបានផ្តល់ជូនដោយចំនួន ជាក់លាក់អាស្រ័យលើឆ្នាំដែលបានបម្រើការងារ។ ការឈប់សម្រាក ប្រចាំឆ្នាំដែលមិនបានប្រើប្រាស់សរុបនឹងត្រូវទូទាត់ដោយផ្អែកលើប្រាក់បៀវត្សនៅពេលលាឈប់ពីធនាគារ។

ចំនួនឆ្នាំដែលបានបំពេញសេវាកម្ម	ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ
ចាប់ពី ១ ទៅ ៣ ឆ្នាំ	១៨ ថ្ងៃក្នុងមួយឆ្នាំ (អតិបរមាយោងបន្តក្នុងមួយឆ្នាំ = ៦ ថ្ងៃ)
ចាប់ពី ៤ ទៅ ៦ ឆ្នាំ (ចាប់ពី ៣ ឆ្នាំ និង ១ ថ្ងៃឡើង)	១៩ ថ្ងៃក្នុងមួយឆ្នាំ (អតិបរមាយោងបន្តក្នុងមួយឆ្នាំ = ៧ ថ្ងៃ)
ចាប់ពី ៧ ទៅ ៩ ឆ្នាំ (ចាប់ពី ៦ ឆ្នាំ និង ១ ថ្ងៃឡើង)	២០ ថ្ងៃក្នុងមួយឆ្នាំ (អតិបរមាយោងបន្តក្នុងមួយឆ្នាំ = ៨ ថ្ងៃ)
ចាប់ពី ១០ ឡើងទៅ (ចាប់ពី ៩ ឆ្នាំ និង ១ ថ្ងៃឡើង)	២១ ថ្ងៃក្នុងមួយឆ្នាំ (អតិបរមាយោងបន្តក្នុងមួយឆ្នាំ = ៩ ថ្ងៃ)

នៅចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ មូលនិធិសោធននិវត្តន៍ និងប្រាក់បំណាច់អតីតភាពការងារត្រូវបានវាយតម្លៃឡើងវិញបន្ទាប់ពីការវាយតម្លៃជាក់ស្តែងដែលអនុវត្តដោយអ្នកឯកទេសខាងក្រៅរបស់ធនាគារ ដោយប្រើវិធីសាស្ត្រគណនាឯកតាគម្រោង។ ការទទួលខុសត្រូវទាក់ទងទៅនឹងមូលនិធិសោធននិវត្តន៍បច្ចុប្បន្ន និងប្រាក់បំណាច់អតីតភាពការងារត្រូវបានគេចាត់ទុកថាត្រូវបានបង្កើនពេញលេញ ដូច្នេះហើយមិនត្រូវបានបែងចែករវាងអតីតកាល (ឬបានបង្កើន) និងធាតុនៅក្នុងសេវាកម្មនាពេលអនាគតនោះទេ។ បំណុលលើអត្ថប្រយោជន៍ ដែលបានកំណត់សុទ្ធត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ច។

២.៥.១៣ ប្រាក់បញ្ញើជាបំណុល

ប្រាក់បញ្ញើជាបំណុល ត្រូវបានកំណត់តាមសមតុល្យដែលត្រូវបានទូទាត់។ ការប្រាក់បានបង្កើនជារៀងរាល់កាលបរិច្ឆេទ និងត្រូវបានទទួលស្គាល់ជាគណនីបំណុលដាច់ដោយឡែក មុននឹងទទួលស្គាល់ជាផ្នែកមួយរបស់គណនីបញ្ញើបំណុល។

២.៥.១៤ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅពេល ដែលធនាគារ មានកាតព្វកិច្ចផ្លូវច្បាប់ ឬកាតព្វកិច្ចដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងមក ហើយវាអាចទៅរួចដែលចាំបាច់ប្តូរចេញ នៃអត្ថប្រយោជន៍សេដ្ឋកិច្ចនឹងត្រូវបានទាមទារដើម្បីដោះស្រាយ កាតព្វកិច្ច។ ប្រសិនបើផលប៉ះពាល់មានភាពជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយតម្លៃអប្បបរមា ការថយចុះនៃលំហូរសាច់ប្រាក់ នាពេលអនាគតដែលរំពឹងទុក ក្នុងអត្រាពន្ធមុនដែលឆ្លងកាត់ពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលា និងនៅពេលដែលមាន ភាពសមស្របហានិភ័យជាក់លាក់របស់បំណុល។ មិនមានតម្លៃអប្បបរមា ត្រូវបានទទួលស្គាល់ថាជាចំណាយហិរញ្ញវត្ថុ។

២.៥.១៥ ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូល និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ "អត្រាការប្រាក់ប្រសិទ្ធភាព" គឺជាអត្រាអប្បបរមាតម្លៃយ៉ាងជាក់លាក់ដែលបានស្មានការទូទាត់សាច់ប្រាក់នាពេលអនាគត ឬវិក្កយបត្រតាមរយៈ អាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុទៅ៖

- តម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង
- ថ្លៃដើមបានរំលស់លើបំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យសកម្មដែលមានអ៊ីមតែរមិនលើគណនា ដែលបានទិញ ឬទទួលបានធនាគារប៉ាន់ស្មាន លំហូរសាច់ប្រាក់នាពេលអនាគត ដោយពិចារណាលើលក្ខខណ្ឌកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនមែន ECL នោះទេ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអ៊ីមតែរមិនលើគណនានៅពេលទិញ ឬ នៅពេលបង្កើតអត្រាការប្រាក់ប្រសិទ្ធភាពកែតម្រូវគណនា ត្រូវបានគណនាដោយប្រើលំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មានរួមទាំង ECL ផងដែរ។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាពមានថ្លៃប្រតិបត្តិការ និងកម្រៃសេវាដែលជាផ្នែកសំខាន់នៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមានប្រាក់កម្ចីបន្ថែម ដែលត្រូវបានបែងចែកដោយផ្ទាល់ទៅនឹងការទទួលបាន ឬចេញផ្សាយ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

ថ្លៃដើមបានរំលស់ និងតម្លៃយោងដុល

‘ថ្លៃដើមបានរំលស់’ របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាតម្លៃដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុត្រូវបាន វាស់វែងនៅពេលទទួលស្គាល់ដំបូងដកការទូទាត់ប្រាក់ដើម ការបូកបូករំលស់បង្គរដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព មាន ភាពខុសគ្នានៃតម្លៃដំបូង និងតម្លៃនៅកាលស្ថាន ហើយសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ បានធ្វើការកែតម្រូវលើ សំវិធានធនខាតបង់នៃឥណទានរំពឹងទុក។

‘តម្លៃយោងដុល’ របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ជាថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុមុនពេលធ្វើការកែតម្រូវលើសំវិធានធនខាតបង់ឥណទានរំពឹងទុក។

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្ម ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ ក្នុងការគណនាចំណូល និងចំណាយការប្រាក់ប្រសិទ្ធភាពត្រូវបានអនុវត្តទៅលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យនោះមិនមានអ៊ីមតែរមិនលើឥណទាន) ឬថ្លៃដើមបានរំលស់លើបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានកែប្រែ ដែលជាលទ្ធផលនៃការប៉ាន់ស្មានឡើងវិញ តាមកាលកំណត់នៃលំហូរសាច់ប្រាក់ នៃអត្រាការប្រាក់អណ្តែត ដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួលទីផ្សារអត្រាការប្រាក់។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានកែប្រែ សម្រាប់ការកែតម្រូវការបង្ការហានិភ័យ លើតម្លៃសមស្រប នាការិយបរិច្ឆេទនៃការធ្វើរំលស់លើការបង្ការហានិភ័យដែលកែតម្រូវនេះបានចាប់ផ្តើម។

ទោះយ៉ាងណាក៏ដោយ ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានអ៊ីមតែរមិនលើឥណទានជាបន្តបន្ទាប់ទៅនឹងការទទួលស្គាល់ដំបូង ចំណូលការប្រាក់ ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់ប្រសិទ្ធភាពតាមថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មទាំងនោះ លែងមានអ៊ីមតែរមិនលើឥណទាន បន្ទាប់មកការគណនាចំណូលការប្រាក់នឹងត្រលប់ទៅមូលដ្ឋានសរុបវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានការទទួលស្គាល់អ៊ីមតែរមិនលើឥណទាន ពេលទទួលស្គាល់ដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តតាម អត្រាការប្រាក់មានប្រសិទ្ធភាពនៃការកែតម្រូវឥណទានទៅលើថ្លៃដើមបានរំលស់របស់ទ្រព្យសកម្ម។ ការគណនាចំណូលការប្រាក់មិនត្រូវបានប្រើប្រាស់សរុបទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មមានភាពប្រសើរឡើងក៏ដោយ។

ការបង្ហាញ

ចំណូលការប្រាក់ និងចំណាយការប្រាក់ដែលបានកំណត់ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព ត្រូវបានធ្វើការបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត។

២.៥.១៦ កម្រៃសេវា និងកម្រៃជើងសា

ចំណូល និងចំណាយលើកម្រៃសេវា និងកម្រៃជើងសាដែលជាផ្នែកមួយនៃអត្រាការប្រាក់ប្រសិទ្ធភាពលើទ្រព្យសកម្ម ឬ បំណុលហិរញ្ញវត្ថុ ដែលត្រូវបានរាប់បញ្ចូលក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ប្រាក់ចំណូលកម្រៃសេវា និងកម្រៃជើងសាផ្សេងទៀត រួមទាំងកម្រៃសេវាគណនីត្រូវបានទទួលស្គាល់ថាសេវាកម្មពាក់ព័ន្ធត្រូវបានបំពេញ។

កិច្ចសន្យាជាមួយអតិថិជន ដែលទទួលបានលទ្ធផលជាឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារអាចជាផ្នែកខ្លះនៃវិសាលភាពរបស់ CIFRS ៩ និងផ្នែកខ្លះនៃវិសាលភាពរបស់ CIFRS ១៥ ប្រាក់ចំណូលកិច្ចសន្យាជាមួយ អតិថិជន។ ប្រសិនបើក្នុងករណីនេះ ធនាគារអនុវត្ត CIFRS ៩ ដំបូងដើម្បីបំបែកនិងវាស់ផ្នែកនៃកិច្ចសន្យាដែលស្ថិតក្នុងវិសាលភាពរបស់ CIFRS ៩ និងបន្ទាប់មកបានអនុវត្តតាម CIFRS ១៥ លើចំនួនដែលនៅសល់។

២.៥.១៧ ចំណូលភាគលាភ

ចំណូលភាគលាភត្រូវបានទទួលស្គាល់នៅពេលសិទ្ធិរបស់ធនាគារ ពីការទទួលបានការទូទាត់នោះត្រូវបានកើតឡើង។

២.៥.១៨ អ៊ីមតែរមិននៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ ក្រៅពីសន្និធិទ្រព្យសកម្មក្នុងកិច្ចសន្យា ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញនាការិយបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីកំណត់ថា តើមានសូចនាករណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានអ៊ីមតែរមិន។ ប្រសិនបើមានសូចនាករនោះកើតឡើង តម្លៃនៃទ្រព្យសកម្ម ដែលអាចប្រមូលបានមកវិញត្រូវបានប៉ាន់ស្មាន។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់គ្មានកំណត់ ឬ ដែលមិនទាន់រួចរាល់សម្រាប់ប្រើប្រាស់ តម្លៃដែលអាចប្រមូលបានត្រូវបានប៉ាន់ស្មានជាដៀងរាល់ឆ្នាំក្នុងពេលតែមួយ។

ការខាតអ៊ីមតែរមិនត្រូវបានទទួលស្គាល់ ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មឬឯកតាបង្កើតសាច់ប្រាក់ (“CGU”) លើសពីតម្លៃដែលអាចប្រមូលបានមកវិញ។

តម្លៃដែលអាចប្រមូលបានមកវិញនៃទ្រព្យសកម្មឬ CGU គឺជាតម្លៃធំជាងរវាង តម្លៃនៃការប្រើប្រាស់ និងតម្លៃសមស្របដកចំណាយក្នុងការលក់។ ក្នុងការវាយតម្លៃទៅលើតម្លៃប្រើប្រាស់ លំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មាន ត្រូវបានធ្វើអប្បបរមាតម្លៃ ទៅជាតម្លៃបច្ចុប្បន្នដោយប្រើអត្រាអប្បបរមាពន្ធ ដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្នអំពីតម្លៃពេលវេលា និងហានិភ័យជាក់លាក់លើទ្រព្យសកម្មឬ CGU។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើអ៊ីមតែរមិន ទ្រព្យសកម្មដែលមិនអាចធ្វើតេស្តដាច់ដោយឡែក ត្រូវបានដាក់ជាក្រុមរួមគ្នាទៅជា ក្រុមតូចបំផុតនៃទ្រព្យសកម្ម ដែលបង្កើតលំហូរសាច់ប្រាក់ពីការប្រើប្រាស់បន្ត ហើយភាគច្រើនស្ថិតនៅក្រៅលំហូរសាច់ប្រាក់ នៃទ្រព្យសកម្ម ផ្សេងទៀត ឬ CGUs។

ការខាតអ៊ីម៉ែត្រមិន ត្រូវបានទទួលស្គាល់លើរបាយការណ៍ចំណេញ ឬខាត។ ការខាតអ៊ីម៉ែត្រមិនបានទទួលស្គាល់លើ CGUs ត្រូវបានបែងចែកដំបូង ដើម្បីកាត់បន្ថយ តម្លៃយោងដែលបានបែងចែកទៅ CGU និងបន្ទាប់មក កាត់បន្ថយតម្លៃយោងរបស់ទ្រព្យសកម្មផ្សេងៗទៀត នៅក្នុង CGUs លើ មូលដ្ឋាន Pro Rata។

លើកលែងតែមូលនិធិពាណិជ្ជកម្ម ការខាតអ៊ីម៉ែត្រមិនដែលបានទទួល ស្គាល់ក្នុងអំឡុងពេលមុនៗ ត្រូវបានវាយតម្លៃនៅការិយបរិច្ឆេទនៃ របាយការណ៍នីមួយៗ សូចនាករណាមួយដែលបង្ហាញថាការខាតត្រូវ បានថយចុះ ឬលែងមានទៀតហើយ។ ការខាតអ៊ីម៉ែត្រមិន ត្រូវបាន កាត់ត្រាបញ្ចូលស ប្រសិនបើមានការផ្លាស់ប្តូរការប៉ាន់ស្មានដើម្បីកំណត់ តម្លៃដែលអាចប្រមូលបានមកវិញ។ ការខាតអ៊ីម៉ែត្រមិន ត្រូវបានកាត់ត្រា បញ្ចូលស ទៅនឹងទំហំដែលតម្លៃយោងរបស់ទ្រព្យសកម្ម ដោយមិនលើស ពីតម្លៃយោងដែលបានកំណត់ការដករំលស់សុទ្ធ ឬរំលស់ទ្រព្យសកម្ម អរូបី ប្រសិនបើមិនមានការទទួលស្គាល់លើការខាតអ៊ីម៉ែត្រមិន។

២.៥.១៩ ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលរួមមានពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និង ពន្ធពន្យារ។ វាត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែសមាសធាតុ ដែលត្រូវបានទទួលស្គាល់ដោយផ្ទាល់នៅក្នុង មូលធន ឬនៅក្នុងលទ្ធផលពេញលេញផ្សេងទៀត។

ធនាគារបានកំណត់ថាការប្រាក់ និងការពិន័យទាក់ទងនឹងពន្ធលើ ប្រាក់ចំណូល រួមទាំងការកំណត់ពន្ធមិនប្រាកដប្រជា ភាពខុសពីនិយមន័យ នៃពន្ធលើប្រាក់ចំណូល ហើយដូច្នេះបានរាប់បញ្ចូលគណនីទាំងនេះ ក្រោម CIAS ៣៧ សំវិធានធន បំណុលយថាភាព និងទ្រព្យសកម្ម យថាភាព និងបានទទួលស្គាល់ការចំណាយដែលពាក់ព័ន្ធទាំងនេះនៅក្នុង 'ការចំណាយផ្សេងៗ'។

បន្ទាប់ពីការអនុម័ត CIFRSs អត្តនាយកដ្ឋានពន្ធដារ (“GDT”) មិនបាន បង្ហាញពីការផ្លាស់ប្តូរមូលដ្ឋានពន្ធក្នុងការគណនាពន្ធពីផលប៉ះពាល់ ពន្ធ នៃការផ្លាស់ប្តូរទៅ CIFRSs ទេ។ ធនាគារបានអនុវត្តការវិនិច្ឆ័យលើ សំវិធានធនពន្ធដែលត្រូវបង់ និងពន្ធពន្យារ។ ការប្រើប្រាស់ការសន្មតខុសៗ គ្នាអាចនាំឱ្យមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុ។ បំណុលពន្ធចុងក្រោយ និងពន្ធពន្យាររបស់ធនាគារ ត្រូវស្ថិតក្រោមការកំណត់ ជាមួយអត្តនាយកដ្ឋានពន្ធដារ។

(i) ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ រួមមានពន្ធដែលត្រូវបង់ ឬទទួលបានលើ ប្រាក់ចំណូលជាប់ពន្ធសម្រាប់រយៈពេលដែលប្រើប្រាស់អត្រាពន្ធដែលត្រូវ បានអនុម័ត ឬត្រូវបានអនុម័តជាធរមាននាការិយបរិច្ឆេទនៃរបាយការណ៍ និងការកែតម្រូវពន្ធដែលត្រូវបង់គិតក្នុងការិយបរិច្ឆេទមុនៗ។

(ii) ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានទទួលស្គាល់ចំពោះ ភាពខុសគ្នាបណ្តោះអាសន្នរវាង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុល សម្រាប់គោលបំណង របាយការណ៍ ហិរញ្ញវត្ថុ និងតម្លៃយោងដែលត្រូវប្រើសម្រាប់គោលបំណងពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ចំពោះការខាតពន្ធដែលមិន បានប្រើប្រាស់ និង ភាពខុសគ្នាបណ្តោះអាសន្នដែលអាចកាត់កងបាន ហើយទំនងជាប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតអាចប្រើបាន បើ ប្រៀបធៀបនឹងប្រាក់ចំណេញ ដែលអាចប្រើប្រាស់បាន។ ពន្ធពន្យារជាទ្រព្យ សកម្ម ត្រូវបានពិនិត្យក្នុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ និងបាន កាត់បន្ថយក្នុងកម្រិតដែលវាអាចនឹងមិនអាចទទួលបាននូវអត្ថប្រយោជន៍ ពន្ធដែលពាក់ព័ន្ធ។ ការកាត់បន្ថយបែបនេះ ត្រូវបានកាត់ត្រាបញ្ចូលស នៅពេលដែលលទ្ធភាពនៃប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមាន ភាពប្រសើរឡើង។ ពន្ធពន្យារត្រូវបានកំណត់តាមអត្រាពន្ធដែលរំពឹងថា នឹងត្រូវបានអនុវត្ត ចំពោះភាពខុសគ្នាបណ្តោះអាសន្ន នៅពេលដែលពួកគេ ផ្លាស់ប្តូរ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬត្រូវបានអនុម័តជាធរមាន នាការិយបរិច្ឆេទនៃរបាយការណ៍។

ការវាស់វែងពន្ធពន្យារឆ្លុះបញ្ចាំងពីផលវិបាកពន្ធដែលនឹងអនុវត្តតាមលក្ខណៈ ដែលធនាគាររំពឹងថានាការិយបរិច្ឆេទនៃរបាយការណ៍ ដើម្បីប្រមូលមកវិញ ឬទូទាត់លើតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល។

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ត្រូវបានទូទាត់សងក្នុងករណីតម្រូវការ ជាក់លាក់មួយ។

២.៥.២០ មូលនិធិពាណិជ្ជកម្ម

មូលនិធិពាណិជ្ជកម្ម ត្រូវបានវាស់វែងដំបូងតាមតម្លៃដើម (ជាចំនួនលើសនៃ តម្លៃតបស្នងដែលបានផ្ទេរ និងតម្លៃដែលបាន ទទួលស្គាល់របស់ភាគហ៊ុន មិនមានអភិបាលភាព និងអត្ថប្រយោជន៍ដែលមានពីមុន ដែលកាន់កាប់លើ ទ្រព្យសកម្មដែលអាចកំណត់ អត្តសញ្ញាណសុទ្ធដែលនឹងទទួលបាន និង បំណុលដែលបានសន្មត)។ ប្រសិនបើតម្លៃសមស្របរបស់តម្លៃសុទ្ធនៃ ទ្រព្យសកម្មមាន ចំនួនច្រើនជាតម្លៃទទួលបានពីការទិញលក់ ធនាគារ ត្រូវធ្វើការវាយតម្លៃសារឡើងវិញថាតើទ្រព្យសកម្ម និងបំណុលទាំងអស់ ត្រូវបានគណនាដោយភាពត្រឹមត្រូវ និងការទទួលស្គាល់នាការិយបរិច្ឆេទ នៃការទិញដែរ ឬទេ។ ប្រសិនបើការវាស់វែងឡើងវិញនៅតែផ្តល់ លទ្ធផល ថា តម្លៃសមស្របនៃតម្លៃសុទ្ធរបស់ទ្រព្យសកម្មធំជាងតម្លៃទទួលបានពីការ ផ្ទេរ ផលចំណេញទាំងនោះត្រូវបានទទួលស្គាល់ក្នុង របាយការណ៍ចំណេញ ឬខាត។

បន្ទាប់ពីការទទួលស្គាល់ដំបូង មូលនិធិពាណិជ្ជកម្មត្រូវបាន វាស់វែងតាម តម្លៃដើមដកខាតអ៊ីម៉ែត្រមិនបង្ក។ មូលនិធិពាណិជ្ជកម្មត្រូវធ្វើតេស្តអ៊ីម៉ែត្រមិន យ៉ាងតិចណាស់មួយឆ្នាំម្តង។ សម្រាប់គោលបំណងក្នុងការធ្វើតេស្ត អ៊ីម៉ែត្រមិនមូលធនពាណិជ្ជកម្មដែលកើតឡើង នៅពេលរួមបញ្ចូលគ្នា ឬ ចាប់ពីការិយបរិច្ឆេទនៃការទិញ ត្រូវបានបែងចែកតាមដកតាមបង្កើតសាច់ ប្រាក់នីមួយៗរបស់ធនាគារ ដែលនឹងរំពឹងថាមានអត្ថប្រយោជន៍កើតឡើង ពីការរួមបញ្ចូលគ្នា ដោយមិនគិតពីទ្រព្យសកម្ម ឬបំណុលរបស់ភាគីដែល ត្រូវបានទិញ។

នៅពេលមូលនិធិពាណិជ្ជកម្ម ត្រូវបានបែងចែកទៅដកតាមបង្កើតសាច់ប្រាក់ ហើយផ្អែកមួយ នៃអង្គភាពនេះត្រូវបានលក់ មូលធនពាណិជ្ជកម្ម ដែល ទាក់ទងនឹងប្រតិបត្តិការដែលបានលក់ ត្រូវបានដាក់បញ្ចូលទៅក្នុងសមតុល្យ យោងនៃប្រតិបត្តិការ នៅពេលគណនាទៅលើផល ចំណេញ ឬខាតក្នុង ពេលលក់។ ក្នុងករណីនេះ មូលធនពាណិជ្ជកម្មដែលបានលក់ត្រូវបាន គណនាតាមតម្លៃប្រតិបត្តិការដែលបាន លក់ និងបានដកចេញនូវចំណែក នៃដកតាមបង្កើតសាច់ប្រាក់ដែលបានរក្សាទុកទាំងនោះ។

២.៥.២១ បំណុលយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាព ដែលចាំបាច់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចនឹងត្រូវបានទាមទារ ឬចំនួនមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ និងត្រូវបានបង្ហាញជាបំណុលយថាភាព លើកលែងតែ ប្រូបាប៊ីលីតេនៃលំហូរចេញនៃអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចគឺស្មើតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន នឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬ ការមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញជាបំណុលយថាភាពផងដែរដរាបណាប្រូបាប៊ីលីតេ នៃលំហូរចេញនៃអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចនៅស្មើតែគ្មាន។

២.៥.២២ ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពលំហូរចូលនៃអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចឬសមតុល្យមិនអាចត្រូវបានប៉ាន់ស្មានបានទេ ហើយទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងត្រូវបានបង្ហាញជាទ្រព្យសកម្មបន្តលើកលែងតែប្រូបាប៊ីលីតេនៃ លំហូរចូលអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចគឺស្មើតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមានអាចត្រូវបានបញ្ជាក់ពីការកើតឡើង ឬមិនកើតឡើងនូវព្រឹត្តិការណ៍មួយ ឬច្រើនត្រូវបានបង្ហាញផងដែរក្នុងនាមជាទ្រព្យសកម្មយថាភាព លើកលែងតែលំហូរចូលពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច គឺស្មើតែគ្មាន។

២.៥.២៣ ភាគីពាក់ព័ន្ធ

ភាគីពាក់ព័ន្ធ គឺជាបុគ្គល ឬអង្គភាពដែលមានទំនាក់ទំនងជាមួយធនាគារ។ ប្រតិបត្តិការភាគីពាក់ព័ន្ធ គឺជាការផ្ទេរធនធាន សេវាកម្ម ឬកាតព្វកិច្ចរវាងធនាគារ និងភាគីពាក់ព័ន្ធរបស់ខ្លួនទោះបីជាបានគិតថ្លៃ ឬមិនបានគិតថ្លៃ។

១. បុគ្គល ឬមនុស្សដែលជិតស្និទ្ធជាមួយបុគ្គលនៃគ្រួសារនោះ គឺមានការពាក់ព័ន្ធជាមួយធនាគារ ប្រសិនបើបុគ្គលនោះ:
 - ក. មានសិទ្ធិគ្រប់គ្រង ឬចូលរួមក្នុងការគ្រប់គ្រងលើធនាគារ
 - ខ. មានឥទ្ធិពលខ្លាំងលើធនាគារ ឬ
 - គ. គឺជាសមាជិកនៃគណៈគ្រប់គ្រងសំខាន់ៗរបស់ធនាគារ។
២. អង្គភាពដែលចាត់ចូលជាភាគីពាក់ព័ន្ធរបស់ធនាគារ ប្រសិនបើស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោម៖
 - ក. អង្គភាព និងធនាគារ គឺជាសមាជិកនៃសម្ព័ន្ធតែមួយ
 - ខ. អង្គភាពមួយដែលជាការចូលរួម ឬការបណ្តាក់ទុនរួមគ្នានៃអង្គភាពផ្សេងទៀត
 - គ. អង្គភាពទាំងពីរធ្វើការបណ្តាក់ទុនរួមលើភាគីទីបីដូចគ្នា
 - ឃ. អង្គភាពមួយ គឺជាភាគហ៊ុនរួមនៃអង្គភាពភាគីទីបី និងអង្គភាពផ្សេងទៀតគឺជាអង្គភាពរួមបញ្ចូលគ្នានៃភាគីទីបី
 - ង. អង្គភាព គឺជាគម្រោងអត្ថប្រយោជន៍ក្រោយបំពេញការងារសម្រាប់អត្ថប្រយោជន៍របស់និយោជិតទាំងក្នុងធនាគារ ឬអង្គភាពដែលទាក់ទងនឹងធនាគារ
 - ច. អង្គភាពត្រូវបានគ្រប់គ្រង ឬគ្រប់គ្រងរួមគ្នាដោយបុគ្គលដែលបានបញ្ជាក់នៅក្នុងចំណុច ១ ខាងលើ
 - ឆ. បុគ្គលដែលបានកំណត់អត្តសញ្ញាណនៅក្នុងចំណុច ១.ក ខាងលើមានឥទ្ធិពលគួរឱ្យកត់សម្គាល់លើអង្គភាព ឬជាសមាជិកនៃគណៈគ្រប់គ្រងសំខាន់ៗរបស់ក្រុមហ៊ុន ឬ អង្គភាពមេចុងក្រោយ

ជ. អង្គភាព ឬសមាជិកនៃសម្ព័ន្ធ ដែលជាផ្នែកមួយផ្តល់នូវសេវាកម្មគ្រប់គ្រងសំខាន់ៗដល់ធនាគារ ឬជូនចំពោះធនាគារមេ។

២.៥.២៤ ការបង្កត់តួលេខ

តួលេខនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្កត់ឱ្យក្លាយជាតួលេខគត់ដែលមានតម្លៃដែលនៅត្រឹមត្រូវបំផុតទៅនឹងតួលេខទឹកប្រាក់ដុល្លារអាមេរិក និងពាន់រៀលសម្រាប់ទឹកប្រាក់ជាខ្មែររៀល។

២.៥.២៥ ព្រឹត្តិការណ៍បន្ទាប់ពីការិយបរិច្ឆេទនៃរបាយការណ៍

ធនាគារ កំណត់យកព្រឹត្តិការណ៍បន្ទាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ដែលព្រឹត្តិការណ៍ទាំងនោះ រួមទាំងអំណោយផល និងមិនអំណោយផល ហើយបានកើតឡើងរវាងចុងការិយបរិច្ឆេទនៃរបាយការណ៍ និងការិយបរិច្ឆេទដែលរបាយការណ៍ត្រូវបានអនុម័តឱ្យចេញផ្សាយ។ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ទាំងនោះដែលផ្តល់នូវភស្តុតាងក្នុង ការបញ្ជាក់ថាបានកើតឡើងនាចុងការិយបរិច្ឆេទ នៃរបាយការណ៍។ ព្រឹត្តិការណ៍មិនមានការកែតម្រូវ បន្ទាប់ពីចុងការិយបរិច្ឆេទ នៃរបាយការណ៍ ដែលត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នៅពេលដែលវាមានភាពជាសារវន្ត។

២.៦ ការវិនិច្ឆ័យ និងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាម CIFRSs តម្រូវឱ្យធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដែលប៉ះពាល់ដល់សមតុល្យនៃធនធាន បំណុល ចំណូល និងចំណាយ ដែលបានរាយការណ៍ និងការលាតត្រដាងធនធានចំណូលយថាភាព និងបំណុលយថាភាព។ ព្រឹត្តិការណ៍នាពេលអនាគតអាចនឹងកើតឡើង ដែលអាចបណ្តាលឱ្យការសន្មតត្រូវបានប្រើក្នុងការប៉ាន់ស្មាន ដែលមានការផ្លាស់ប្តូរ។ ផលប៉ះពាល់នៃការផ្លាស់ប្តូរណាមួយនៅក្នុងការប៉ាន់ស្មានត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនៅពេល ដែលពួកគេអាចកំណត់បានតាមការសមស្រប។

២.៦.១ ការវិនិច្ឆ័យ

ខាងក្រោមនេះគឺជាការវិនិច្ឆ័យសំខាន់ៗ និងការសន្មតសំខាន់ៗដែលមានហានិភ័យយ៉ាងសំខាន់នៃការធ្វើនិយ័តកម្មជាសារវន្តទៅនឹងតម្លៃ របស់ទ្រព្យសកម្ម និងបំណុលក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់៖

ចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ របស់ខ្លួនអាស្រ័យលើគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះ និងថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុគឺ SPPI លើសមតុល្យដើមដែលនៅសល់។ ធនាគារធ្វើការវាយតម្លៃគំរូអាជីវកម្មដោយផ្អែកលើកត្តា ដែលអាចសង្កេតបានដូចជា៖

- ការអនុវត្តគំរូអាជីវកម្ម និងទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមាននៅក្នុងគំរូអាជីវកម្មនោះត្រូវបានវាយតម្លៃ និងរាយការណ៍ទៅគណៈគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលជះឥទ្ធិពលដល់ដំណើរការអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងជាពិសេសវិធីដែលហានិភ័យត្រូវបានគ្រប់គ្រង

- សំណងដល់អង្គភាពអាជីវកម្មមិនថាផ្នែកលើតម្លៃសមស្រប នៃទ្រព្យដែលបានគ្រប់គ្រង ឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូលនិង
- ភាពញឹកញាប់នៃការរំពឹងទុក តម្លៃ និងពេលវេលានៃការលក់។

ក្នុងការអនុវត្តតេស្ត SPPI ធនាគារអនុវត្តការវិនិច្ឆ័យ និងពិចារណាលើកត្តាពាក់ព័ន្ធដូចជា រូបិយប័ណ្ណដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកំណត់រយៈពេលដែលអត្រាការប្រាក់ត្រូវបានកំណត់ព្រឹត្តិការណ៍បន្តដែលអាចផ្លាស់ប្តូរចំនួន និងពេលវេលា នៃលំហូរសាច់ប្រាក់អានុភាព លក្ខណៈពិសេសលក្ខខណ្ឌនៃចំណាយបង់មុន និងការពន្យារពេល និងលក្ខណៈពិសេសផ្សេងទៀតដែលអាចកែប្រែការពិចារណាទៅលើតម្លៃនៃពេលវេលា។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

នៅពេលដែលតម្លៃសមស្របរបស់ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ឬបានបង្ហាញនៅក្នុងកំណត់ត្រាទៅរបាយការណ៍ហិរញ្ញវត្ថុមិនអាចទទួលបានពីទីផ្សារសកម្មទេ ហើយត្រូវបានកំណត់ដោយប្រើបច្ចេកទេសវាយតម្លៃផ្ទៃក្នុង ដោយប្រើគំរូវាយតម្លៃទីផ្សារដែលត្រូវបានទទួលយកជាទូទៅ។ ធាតុចូលនៃគំរូទាំងនេះ ត្រូវបានយកចេញពីទីផ្សារដែលអាចអង្កេតបាន នៅពេលដែលអាចធ្វើទៅបានប៉ុន្តែនៅពេលដែលមិនអាចធ្វើទៅបានកម្រិតនៃការវិនិច្ឆ័យត្រូវបានទាមទារក្នុងការបង្កើតតម្លៃសមស្រប។

ភតិសន្យា

ការវាយតម្លៃថាតើកិច្ចព្រមព្រៀងរួមមានភតិសន្យាគឺផ្អែកលើសមាសធាតុរបស់វា។ កិច្ចព្រមព្រៀងរួមមានភតិសន្យានៅពេលបំពេញ តាមកិច្ចព្រមព្រៀងផ្អែកលើទ្រព្យសកម្មជាក់លាក់ ឬទ្រព្យសកម្ម និងកិច្ចព្រមព្រៀងដែលបង្ហាញពីសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម។

ក្នុងវាយតម្លៃថាតើភតិសន្យាមានតម្លៃទាប គណៈគ្រប់គ្រងកំណត់សមាសធាតុសេដ្ឋកិច្ចរបស់ទ្រព្យសកម្មជាមួយ។

ជម្រើសបន្ថែម និងការបញ្ចប់

ធនាគារកំណត់រយៈពេលភតិសន្យា ជាកិច្ចសន្យាមិនអាចលុបចោលវិញបាន រួមជាមួយនឹងរយៈពេលដែលគ្របដណ្តប់ដោយជម្រើសក្នុងការបន្តការជួល ប្រសិនបើមានហេតុផលជាក់លាក់ដែលត្រូវអនុវត្ត ឬរយៈពេលណាមួយដែលប្រកបដោយជម្រើស ដើម្បីបញ្ចប់ការជួល ប្រសិនបើមានហេតុផលជាក់លាក់បញ្ជាក់ថាមិនអាចអនុវត្តបាន។

ធនាគារមានកិច្ចសន្យាជួលជាច្រើនដែលរួមបញ្ចូលជម្រើសបន្ថែម និងការបញ្ចប់។ ធនាគារអនុវត្តការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើមានភាពជាក់លាក់ប្រកបដោយសមហេតុផលថាតើត្រូវប្រើជម្រើសក្នុងការបន្តឬបញ្ចប់ការជួល។ ការអនុវត្តនោះ ត្រូវពិចារណាលើកត្តាពាក់ព័ន្ធទាំងអស់ដូចជាការកែលម្អអគារ និងទីតាំងដែលបង្កើត ការលើកទឹកចិត្តសេដ្ឋកិច្ចដើម្បីអនុវត្តការបន្ត ឬការបញ្ចប់។ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើម ធនាគារបានវាយតម្លៃឡើងវិញនូវរយៈពេលជួល ប្រសិនបើមានព្រឹត្តិការណ៍សំខាន់ឬការផ្លាស់ប្តូរនៅក្នុងកាលៈទេសៈ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួន និងប៉ះពាល់ដល់សមត្ថភាពរបស់ខ្លួនក្នុងការអនុវត្ត ឬមិនអនុវត្តជម្រើសក្នុងការបន្ត ឬបញ្ចប់។

២.៦.២ ការប៉ាន់ស្មាន

ការខាតបង់ណាទានលើទ្រព្យសកម្មហិរញ្ញវត្ថុ

ការគណនា ECL របស់ធនាគារ គឺជាលទ្ធផលនៃគំរូស្មុគស្មាញជាមួយនឹងការសន្មតមូលដ្ឋានទាក់ទងនឹងជម្រើសនៃធាតុចូលអចេរ និងទំនាក់ទំនងរបស់ទ្រព្យសកម្មទាំងនោះ។ ធាតុផ្សំនៃគំរូ ECL ដែលត្រូវបានគេពិចារណាការវិនិច្ឆ័យគណនេយ្យ និងការប៉ាន់ស្មានរួមមាន៖

- ការបែងចែកផលបត្រដែលគំរូ ឬវិធីសាស្ត្រ ECL ត្រូវបានប្រើ
- លក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃប្រសិនបើមាន SICR ហើយសំវិធានធនសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុបំណុល គួរតែត្រូវបានវាស់វែងលើមូលដ្ឋាន ECL មួយអាយុកាល និងការវាយតម្លៃគុណភាព
- ការបែងចែកទ្រព្យសកម្មបំណុល នៅពេល ECL ត្រូវបានវាយតម្លៃជាសមូហភាព និងមូលដ្ឋានបុគ្គលសម្រាប់អតិថិជនសំខាន់ៗដូចដែលបានកំណត់ដោយគណៈគ្រប់គ្រងរបស់ធនាគារ
- ការអភិវឌ្ឍគំរូ ECL រួមទាំងរូបមន្តផ្សេងៗគ្នា និងជម្រើសនៃធាតុចូល
- ការកំណត់ទំនាក់ទំនងរវាងសេណារីយ៉ូម៉ាក្រូសេដ្ឋកិច្ច និងធាតុចូលសេដ្ឋកិច្ច និងផលប៉ះពាល់លើ PD EADs និង LGDs និង
- ការជ្រើសរើសសេណារីយ៉ូម៉ាក្រូសេដ្ឋកិច្ចដែលព្យាករណ៍នាពេលខាងមុខ និងការប៉ាន់ស្មានអំពីប្រូបាប៊ីលីតេរបស់វាដើម្បីទាញយក ធាតុចូលសេដ្ឋកិច្ច ទៅក្នុងគំរូ ECL។

ការទទួលស្គាល់ពន្ធពន្យារជាទ្រព្យសកម្ម

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ចំពោះរាល់ការខាតបង់ពន្ធដែលមិនបានប្រើប្រាស់ និងភាពខុសគ្នាបណ្តោះអាសន្នក្នុងទំហំដែល អាចនឹងទទួលបានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតបើធៀបនឹងការខាតបង់ដែលអាចបែងចែកបាន។ ការវិនិច្ឆ័យសារៈសំខាន់ ត្រូវបានកំណត់ ដើម្បីកំណត់ចំនួននៃពន្ធពន្យារជាទ្រព្យសកម្ម ដែលអាចត្រូវបានទទួលស្គាល់ដោយផ្អែកលើពេលវេលា និងកម្រិតនៃប្រាក់ ចំណូលជាប់ពន្ធនាពេលអនាគតរួមជាមួយនឹងយុទ្ធសាស្ត្រផែនការពន្ធនាពេលអនាគត។

ចំណាយពន្ធលើប្រាក់ចំណូល

ប្រព័ន្ធពន្ធដារនៅព្រះរាជាណាចក្រកម្ពុជា មានសភាពថ្មីហើយត្រូវបានបែងចែកជាច្រើនប្រភេទ និងបទប្បញ្ញត្តិមានការផ្លាស់ប្តូរញឹកញាប់ ដែលជាធម្មតាពឹងផ្អែកនៃការបកស្រាយ។ សារពើពន្ធ គឺជាកម្មវត្ថុនៃការពិនិត្យ និងការសង្កេតដោយភ្នាក់ងារពន្ធដារផ្សេងៗជាច្រើនដែលមានសមត្ថកិច្ចក្នុងការដាក់ពិន័យធ្ងន់ធ្ងរ និងពិន័យជាការប្រាក់។

កត្តាទាំងនេះហើយដែលអាចធ្វើឱ្យមានហានិភ័យពន្ធដារលើធនាគារ។ គណៈគ្រប់គ្រងមានការជឿជាក់ថា ខ្លួនបានយល់ដឹងនូវបទប្បញ្ញត្តិពន្ធដារនិងបង់បំណុលពន្ធគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបទប្បញ្ញត្តិពន្ធរបស់ខ្លួន។ ទោះបីយ៉ាងនេះក្តី លទ្ធផលពន្ធចុងក្រោយនៃបញ្ហាទាំងនេះ មានខុសគ្នាពីចំនួនដែលបានកត់ត្រាជំរឿន ភាពខុសគ្នាទាំងនេះនឹងប៉ះពាល់ដល់ចំនួនសារពើពន្ធ ដែលបាន កត់ត្រាក្នុងកាលបរិច្ឆេទដែលការកំណត់ត្រូវបានធ្វើឡើង។

អត្ថប្រយោជន៍កាតព្វកិច្ចដែលបានកំណត់

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ផ្អែកលើតួលេខលើវិស័យ ដែលបានកំណត់ដោយគណៈគ្រប់គ្រង ដោយប្រើប្រាស់ការសន្មត។ ការសន្មតដែលបានប្រើប្រាស់ក្នុងការកំណត់ថ្លៃដើមសុទ្ធនៃអត្ថប្រយោជន៍រួមបញ្ចូលទាំងអត្រាអប្បបរមា។ ការប្រែប្រួលក្នុងការសន្មតទាំងនេះ នឹងធ្វើឱ្យប៉ះពាល់លើតម្លៃអត្ថប្រយោជន៍កាតព្វកិច្ចដែលបានកំណត់។

២.៧ ការអនុវត្តទៅលើស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្ម

២.៧.១ វិសោធនកម្មលើ CIFRSs បានចេញផ្សាយនិងអនុវត្តដោយធនាគារ

ធនាគារបានអនុវត្តវិសោធនកម្មលើកដំបូងលើការិយបរិច្ឆេទរបាយការណ៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤៖

- វិសោធនកម្ម CIAS ១ ការចាត់ថ្នាក់បំណុលចរន្ត ឬបំណុលអចរន្ត និងបំណុលអចរន្ត ដែលមានលក្ខខណ្ឌកំហិត
- វិសោធនកម្មលើ CIAS ៧ និង CIFRS ៧ និយមន័យការលាតត្រដាងព័ត៌មាន៖ ការរៀបចំហិរញ្ញប្បទានរបស់អ្នកផ្គត់ផ្គង់
- វិសោធនកម្មលើ CIFRS ១៦ ការធ្វើបំណុលភតិសន្យាក្នុងប្រតិបត្តិការលក់ និងជួលត្រឡប់មកវិញ

វិសោធនកម្មដែលបានចែងខាងលើមិនមានផលប៉ះពាល់សំខាន់ ទៅលើចំនួនទឹកប្រាក់ដែលទទួលស្គាល់នៅក្នុងការិយបរិច្ឆេទមុន បច្ចុប្បន្ន ឬអនាគតឡើយ។

២.៧.២ ស្តង់ដា និងវិសោធនកម្មលើ CIFRSs ដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់មានសុពលភាព

ស្តង់ដាថ្មី និងស្តង់ដាដែលបានធ្វើវិសោធនកម្ម ហើយបានចេញផ្សាយ ប៉ុន្តែមិនទាន់មានសុពលភាព ឬ ត្រូវបានអនុវត្តមុនកំណត់ដោយធនាគារ និងមិនរំពឹងទុកថានឹងមានផលប៉ះពាល់ជាសារវន្ត រហូតដល់ការិយបរិច្ឆេទចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុ បានចែងដូចខាងក្រោម៖

- សុពលភាពចាប់ផ្តើមនៅ ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥
- វិសោធនកម្មលើ CIAS ២១ កង្វះខាតនៃការផ្លាស់ប្តូរ
- សុពលភាពចាប់ផ្តើមនៅ ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦
- វិសោធនកម្មលើ CIFRS ៩ និង CIFRS ៧ ការចាត់ថ្នាក់ និងការវាស់វែងនៃឧបករណ៍ហិរញ្ញវត្ថុ
- ការកែលម្អប្រចាំឆ្នាំលើស្តង់ដាគណនេយ្យ CIFRS - ភាគទី១១

សុពលភាពចាប់ផ្តើមនៅ ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧

- CIFRS ១៨ ការបង្ហាញ និងការលាតត្រដាងព័ត៌មានក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- CIFRS ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការទទួលខុសត្រូវជាសាធារណៈ៖ការលាតត្រដាង

សុពលភាពពន្យមនិទានកំណត់

- វិសោធនកម្មលើ CIFRS ១០ របាយការណ៍ហិរញ្ញវត្ថុរួម និង CIAS ២៨ ការលក់ ឬការរួមវិភាគទាននៃទ្រព្យសកម្មរវាងវិនិយោគិន និងសហការី ឬក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា

៣. សាច់ប្រាក់ក្នុងដៃ

សាច់ប្រាក់ក្នុងដៃបានចែងដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ២.៤)
ដុល្លារអាមេរិក	៩១.០៩២.៦០២	៣៦៦.៦៤៧.៧២៣	១០៧.២៦៦.៤៨៨	៤៣៨.១៨៣.៦០៣
ខ្មែររៀល	៥៦.២៦៨.៨៨០	២២៦.៤៨២.១២១	៦៦.០៩៤.៨២២	២៦៩.៩៩៧.៣៤៨
បាតថៃ	១៨៨.៩៣៨	៧៦០.៤៧៥	១៦៩.១៥១	៦៩០.៩៨២
យេនជប៉ុន	៥៣.៨២៧	២១៦.៦៥៤	៦២.២៨៧	២៥៤.៤៤២
អឺរ៉ូ	៣២.៦៨៧	១៣១.៥៦៥	៣៤.៨២៨	១៤២.២៧២
ផោនអង់គ្លេស	១៦.៨៥៥	៦៧.៨៤១	១៧.១៧៥	៧០.១៦០
ដុល្លារអូស្ត្រាលី	១៦.៥៦៣	៦៦.៦៦៦	១៨.២០៦	៧៤.៣៧២
យ៉ាន់ចិន	៩.៦៦៤	៣៨.៨៩៨	១០.០១៩	៤០.៩២៨
ដុល្លារសិង្ហបុរី	៩០០	៣.៦២៣	១.០៧៦	៤.៣៩៥
	១៤៧.៦៨០.៨៨៦	៥៩៤.៤១៥.៥៦៦	១៧៣.៦៧៤.០៥២	៧០៩.៤៥៨.៥០២

សម្រាប់គោលបំណងក្នុងការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ២.៤) (ដូចដែលបានកំណត់ ឡើងវិញ- កំណត់សម្គាល់លេខ ៣៤)
សាច់ប្រាក់ក្នុងដៃ	១៤៧.៦៨០.៨៨៦	៥៩៤.៤១៥.៥៦៦	១៧៣.៦៧៤.០៥២	៧០៩.៤៥៨.៥០២
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា				
គណនីចរន្ត (កំណត់សម្គាល់លេខ ៤)	២០៤.៤៦៥.០២៣	៨២២.៩៧១.៧១៨	១៤៧.៨៨១.២២៥	៦០៤.០៩៤.៨០៣
ប្រាក់បញ្ញើរយៈពេលខ្លី (កំណត់សម្គាល់លេខ ៤)	៣០.០១៨.៣៨៨	១២០.៨២៤.០១២	-	-
សមតុល្យនៅធនាគារផ្សេងៗ				
គណនីចរន្ត (កំណត់សម្គាល់លេខ ៥)	៣៧.០៦១.៨៨២	១៤៩.១៧៤.០៧៥	៣៦.៥២៧.៧២៤	១៤៩.២១៥.៧៥៣
គណនីសន្សំ (កំណត់សម្គាល់លេខ ៥)	៨៣.១៤៦	៣៣៤.៦៦៣	៨២.៣៥៤	៣៣៦.៤១៥
ប្រាក់បញ្ញើរយៈពេលខ្លី (កំណត់សម្គាល់លេខ ៥)	៣៣.០៩៥.៨៦៣	១៣៣.២១០.៨៤៩	១៧.៥៧៨.១៦៤	៧១.៨០៦.៨០២
	៤៥២.៤០៥.១៨៨	១.៨២០.៩៣០.៨៨៣	៣៧៥.៧៨៣.៥១៩	១.៥៣៤.៩១២.២៧២

៤. សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា

សមតុល្យនៅធនាគារជាតិ នៃ កម្ពុជារួមមាន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ២.៤) (ដូចដែលបានកំណត់ ឡើងវិញ- កំណត់សម្គាល់ លេខ ៣៤)
គណនីចរន្ត	២០៤.៤៦៥.០២៣	៨២២.៩៧១.៧១៨	១៤៧.៨៨១.២២៥	៦០៤.០៩៤.៨០៣
ប្រាក់បញ្ញើរយៈពេលខ្លី (i)				
៣ ខែ ឬតិចជាងនេះ	៣០.០១៨.៣៨៨	១២០.៨២៤.០១២	-	-
លើសពី ៣ខែ ទៅ ១២ ខែ	១៦.០៥៣.៨៣២	៦៤.៦១៦.៦៧៣	១៤.០៩១.៤៩២	៥៧.៥៦៣.៧៤៥
ប្រាក់តម្កល់ធានាលើដើមទុន (ii)	២៩.១៩០.៩៨៨	១១៧.៤៩៣.៧២៧	២៨.១៨៣.៩៧៨	១១៥.១៣១.៥៥១
ប្រាក់បម្រុងកាតព្វកិច្ច (iii)	១៣៧.៤៩២.៥៤៧	៥៥៣.៤០៧.៥០២	១៣៥.៦៦៩.៦៤៥	៥៥៤.២១០.៥០០
	៤១៧.២២០.៧៧៨	១.៦៧៩.៣១៣.៦២២	៣២៥.៨២៦.៣៤០	១.៣៣១.០០០.៥៩៩

(i) ប្រាក់បញ្ញើរយៈពេលខ្លី

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើរយៈពេលខ្លីមានដូចខាងក្រោម៖

រូបិយប័ណ្ណ រយៈពេល	ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក
៣ ខែ	១,០០%	-
៦ ខែ	១,១៥% ដល់ ១,១៦%	០,៩០%
១២ ខែ	-	១,០៨% ដល់ ៣,៦៣%

(ii) ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជាលេខ ៨៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ គ្រប់ធនាគារត្រូវបានតម្រូវឱ្យ តម្កល់ប្រាក់ចំនួន១០% នៃដើមទុនចុះបញ្ជីនៅធនាគារជាតិ នៃ កម្ពុជា។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃ របស់ធនាគារបានឡើយ ប៉ុន្តែធនាគារ អាចដកយកវិញបាន នៅពេលដែលធនាគារឈប់ធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត។ ប្រាក់តម្កល់ធានាលើដើមទុនទទួលបានអត្រាការប្រាក់ ១,២៩% និង ១,៣១% ក្នុងមួយឆ្នាំសម្រាប់ឆមាសទីមួយ និងឆមាសទីពីររៀងៗគ្នា (ឆ្នាំ២០២៣៖ ១,១៩% និង ១,៣៣ ក្នុងមួយឆ្នាំ)។

(iii) ប្រាក់បម្រុងកាតព្វកិច្ច

តាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជាលេខ ៨៧-០២០-២៣០ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ធនាគារពាណិជ្ជកម្ម តម្រូវឱ្យរក្សាប្រាក់បម្រុងកាតព្វកិច្ច នៅធនាគារជាតិ នៃ កម្ពុជា ក្នុងទម្រង់ជាប្រាក់បម្រុងកាតព្វកិច្ច គណនាតាមអត្រា ៧,០% នៃប្រាក់បញ្ញើអតិថិជន និងប្រាក់កម្ចីជារូបិយប័ណ្ណប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗ។

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ធនាគារជាតិ នៃ កម្ពុជាបានចេញប្រកាសលេខ ៨៧-០២៣-០០៥ ដើម្បីប្រកាសពីការផ្លាស់ប្តូរអត្រាប្រាក់បម្រុងកាតព្វកិច្ច ដែលតម្រូវដូចខាងក្រោម៖

- ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ តម្រូវការប្រាក់បម្រុងកាតព្វកិច្ចត្រូវបានរក្សាទុកជា រូបិយប័ណ្ណបរទេសនឹងត្រូវគណនា ក្នុងអត្រា ៩% នៃប្រាក់បញ្ញើ និងប្រាក់កម្ចីសរុប និង
- ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ ប្រាក់បម្រុងកាតព្វកិច្ចត្រូវបានរក្សាទុកជារូបិយប័ណ្ណបរទេសនឹងត្រូវគណនាក្នុង អត្រា ១២,៥% នៃប្រាក់បញ្ញើ និងប្រាក់កម្ចីសរុប
- ប្រាក់បម្រុងកាតព្វកិច្ចសម្រាប់រូបិយប័ណ្ណក្នុងស្រុករក្សានៅដដែល។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារជាតិ នៃ កម្ពុជាបានចេញលិខិតឆ្លើយតបទៅសមាគមធនាគារនៃកម្ពុជា ដោយអនុញ្ញាតឱ្យធនាគារ ពាណិជ្ជកម្មរក្សានូវប្រាក់បម្រុងកាតព្វកិច្ចជាប្រចាំប្រចាំប្រចាំប្រចាំ ៧% ដែលមានសុពលភាព រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ធនាគារជាតិ នៃ កម្ពុជាបានចេញលិខិតជូន គ្រប់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ឱ្យបន្តរក្សានូវប្រាក់បម្រុងកាតព្វកិច្ចជាប្រចាំប្រចាំប្រចាំប្រចាំ ៧%ដែលមានសុពលភាព រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងអំឡុងពេលបរិច្ឆេទនេះ ចំណូលការប្រាក់ពីសមតុល្យនៅធនាគារជាតិ នៃ កម្ពុជា មានចំនួន ១.០៨១.០១៨ ដុល្លារអាមេរិក ឬ ៤.៤០០.៨២៤ ពាន់រៀល (ឆ្នាំ២០២៣៖ ៧៧៧.៣៧៥ ដុល្លារអាមេរិក ឬ ៣.១៥៥.០១១ ពាន់រៀល) (កំណត់សម្គាល់លេខ ២១)។

៥. សមតុល្យនៅធនាគារផ្សេងៗ

សមតុល្យនៅធនាគារផ្សេងៗមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤) (ដូចដែលបានកំណត់ឡើងវិញ- កំណត់សម្គាល់លេខ ៣៤)
គណនីចរន្ត	៣៧.០៦១.៨៨២	១៤៩.១៧៤.០៧៥	៣៦.៥២៧.៧២៤	១៤៩.២១៥.៧៥៣
គណនីសន្សំ	៨៣.១៤៦	៣៣៤.៦៦៣	៨២.៣៥៤	៣៣៦.៤១៥
ប្រាក់បញ្ញើរយៈពេលខ្លី (i)				
តិចជាង ៣ ខែ	៣៣.០៩៥.៨៦៣	១៣៣.២១០.៨៤៩	១៧.៥៧៨.១៦៤	៧១.៨០៦.៨០២
៣ ទៅ ១២ ខែ	១២.០៦៧.៩៩១	៤៨.៥៧៣.៦៦៣	១៥.៣៥៨.៨៩១	៦២.៧២៨.៨១៣
សមតុល្យដុលជាមួយធនាគារផ្សេងៗ	៨២.៣០៩.៨៨២	៣៣១.២៩៣.២៥០	៦៩.៩៤៤.១៣៣	២៨៤.០៨៧.៧៨៣
សំវិធានធនសម្រាប់ ECLs	(៤០៦.១៩៦)	(១.៦៣៤.៩៣៩)	(៥៥៥.៨០១)	(២.២៧០.៤៤៧)
សមតុល្យសុទ្ធជាមួយធនាគារផ្សេងៗ	៨១.៩០២.៦៨៦	៣២៩.៦៥៨.៣១១	៦៨.៣៨៨.៣៣២	២៨១.៨១៧.៣៣៦

អត្រាការប្រាក់

	ឆ្នាំ២០២៤	ឆ្នាំ២០២៣
ប្រាក់បញ្ញើរយៈពេលខ្លី	៤,០០% ទៅ ៦,៥០%	៥,៥០% ដល់ ៧,០០%
គណនីចរន្ត	០,២៥%	០,២៥%
គណនីសន្សំ	០,៥០% ទៅ ២,០០%	០,៥០% ដល់ ១,២៥%

ក្នុងអំឡុងពេលបរិច្ឆេទនេះ ចំណូលការប្រាក់ពីសមតុល្យនៅធនាគារផ្សេងៗមានចំនួន ២.៦៧៨.០៣៧ ដុល្លារអាមេរិក ឬ ១០.៩០២.២៨៩ ពាន់រៀល (ឆ្នាំ២០២៣៖ ២.០២៣.១៨៧ ដុល្លារអាមេរិក ឬ ៨.៣១៥.៣០០ ពាន់រៀល) (កំណត់សម្គាល់លេខ ២១)។

បម្រែបម្រួលសំវិធានធនសម្រាប់ ECL មានដូចខាងក្រោម

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
សមតុល្យនៅថ្ងៃទី១ ខែមករា	៥៥៥.៨០១	២.២៧០.៤៤៧	៨៤.៦០១	៣៤៨.៣០២
(កត់ត្រាបញ្ញើស) សំវិធានធនលើ ECL (កំណត់សម្គាល់លេខ ២៦)	(១៤៩.៦០៥)	(៦០៩.០៤២)	៤៧១.២០០	១.៩៣៦.៦៣២
លម្អៀងពីការបកប្រែប្រែប្រែប្រែ	-	(២៦.៤៦៦)	-	(១៤.៤៨៧)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ	៤០៦.១៩៦	១.៦៣៤.៩៣៩	៥៥៥.៨០១	២.២៧០.៤៤៧

៦. ឥណទានទៅអតិថិជន

ព័ត៌មានលម្អិតពីឥណទានទៅអតិថិជនមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២.៤)
អាជីវកម្មលក់រាយ	៨១៣.២០០.៦៩០	៣.២៧៣.១៣២.៧៧៧	៩១៣.៦៣៧.២៧៧	៣.៧៣២.២០៨.២៧៧
ឥណទានបុគ្គល	៣៧០.៤៣០.០២៧	១.៤៩០.៩៨០.៨៥៩	៤២៣.៦៧៦.១៦២	១.៧៣០.៧១៧.១២២
ពាណិជ្ជកម្ម	៣៣៥.៤២៥.២៣១	១.៣៥០.០៨៦.៥៥៥	៣១៣.៧៧៨.៩៨៩	១.២៨១.៧៨៧.១៧០
លំនៅដ្ឋាន	២៣៧.១១៥.៨២៨	៩៥៤.៣៩១.២០៨	២២៣.៥៥៤.០៥២	៩១៣.៣៨១.៧០២
កសិកម្ម	១៨៨.៦៦៥.២២០	៧៥៩.៣៧៧.៥១១	២២៥.៣១០.៧១៨	៩២០.៣៩៤.២៨៣
វិបារូបនី	៥២.៦២៦.៤៤៩	២១១.៨២១.៤៥៧	៦៧.៧១២.០៤០	២៧៦.៦០៣.៦៨៣
ឥណទានបុគ្គលិក	២៥.៨៣១.៧៦៩	១០៣.៩៧២.៨៧០	២៣.៨៥២.០៣៣	៩៧.៤៣៥.៥៥៥
ប័ណ្ណឥណទាន	៤.១៩១.១២៨	១៦.៨៦៩.២៩០	៤.០០៣.៦៩២	១៦.៣៥៥.០៨២
រថយន្ត	-	-	៤.៩៦៨	២០.២៩៤
ឥណទានទៅអតិថិជនដុល	២.០២៧.៤៨៦.៣៤២	៨.១៦០.៦៣២.៥២៧	២.១៩៥.៥៦៩.៩៣១	៨.៩៦៤.៩០៣.១៦៨
ការប្រាក់ត្រូវទទួល	៣០.៦៤០.១១៧	១២៣.៣២៦.៤៧១	២០.៩៦២.៩២៨	៨៥.៦៣៣.៥៦១
	២.០៥៨.១២៦.៤៥៩	៨.២៨៣.៩៥៨.៩៩៨	២.២១៦.៥៣២.៨៥៩	៩.០៥០.៥៣៦.៧២៩
សំវិធានធនលើ ECL	(៣៨.៩៦០.៣១០)	(១៥៦.៨១៥.២៤៨)	(៤០.៧០៣.២៨០)	(១៦៦.២៧២.៨៩៩)
ថ្លៃដើមប្រតិបត្តិការមិនទាន់រំលស់	(៩.៧០៧.៧៩៥)	(៣៩.០៧៣.៨៧៥)	(១៣.៣០៧.៩៦៨)	(៥៤.៣៦៣.០៤៩)
សមតុល្យឥណទានទៅអតិថិជន - សុទ្ធ	២.០០៩.៤៥៨.៣៥៤	៨.០៨៨.០៦៩.៨៧៥	២.១៦២.៥២១.៦១១	៨.៨៣៣.៩០០.៧៨១

(i). បម្រែបម្រួលនៃសំវិធានធនលើ ECL

	ឆ្នាំ២០២៤			សរុប	
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
សមតុល្យនៅថ្ងៃទី១ ខែមករា	២.៥២៣.៨៤៩	១.២២១.១៥២	៣៦.៩៥៨.២៧៩	៤០.៧០៣.២៨០	១៦៦.២៧២.៨៩៩
ទ្រព្យសកម្មបង្កើតថ្មី	១.៦៩២.៥០៥	៥៩៩.៨០៣	៦៩៤.០០០	២.៩៨៦.៣០៨	១២.១៥៧.២៦០
ការទូទាត់ និងទ្រព្យសកម្មដែលឈប់ទទួលស្គាល់	១.៧៨៨.៨៩០	(៣.៩៣៩.២២៨)	១៥៣.៧៣៥	(១.៩៩៦.៦០៣)	(៨.១២៨.១៧១)
ផលប៉ះពាល់ពីការខាតឥណទានរំពឹងទុកដែលផ្ទេរតាមដំណាក់កាល	-	២.៨១៩.១៦០	១១.៧០៣.៦៥១	១៤.៥២២.៨១១	៥៩.១២២.៣៦៤
ផលប៉ះពាល់ឥណទានដែលបានបិទក្នុងអំឡុងកាលបរិច្ឆេទ	(៩៤៥.៦៩៨)	(២២៨.៤៦៤)	(៦.២៧០.៩៩៦)	(៧.៤៤៤.១៥៨)	(៣០.៣០៩.២៣៨)
ផ្ទេរទៅដំណាក់កាលទី ១	២២៨.៣៥៥	(៣៦.៧៦៦)	(១៩១.៥៨៩)	-	-
ផ្ទេរទៅដំណាក់កាលទី ២	(៤៦៧.៥៣៨)	៤.២៩១.៦៨៣	(៣.៨២៤.១៤៥)	-	-
ផ្ទេរទៅដំណាក់កាលទី ៣	(១៨៩.៥៨២)	(៥០៩.០២០)	៦៩៤.៦០២	-	-
សមតុល្យដែលបានទទួលស្គាល់ក្នុងគណនីចំណេញ ឬខាតក្នុងការិយបរិច្ឆេទ	២.១០៦.៩៣២	៣.០០១.១៦៨	២.៩៥៩.២៥៩	៨.០៦៧.៣៥៩	៣២.៨៤២.២១៨
ឥណទានលុបចោល	-	-	(៩.៨១០.៣២៩)	(៩.៨១០.៣២៩)	(៣៩.៩៣៧.៨៤៩)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	(២.៣៦២.០២០)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ	៤.៦៣០.៧៨១	៤.២២២.៣២០	៣០.១០៧.២០៩	៣៨.៩៦០.៣១០	១៥៦.៨១៥.២៤៨

៦. ឥណទានទៅអតិថិជន (តពីទំព័រមុន)

	ឆ្នាំ២០២៣				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
សមតុល្យនៅថ្ងៃទី១ ខែមករា	៤.៧១៧.៩០៨	៣.៤២៩.១៤២	២៤.៧៤៤.០០១	៣២.៨៩១.០៥១	១៣៥.៤១២.៤៥៧
ទ្រព្យសកម្មថ្មី	៨៤៤.៦៦៣	៣០៧.៨២២	៤.៥៣២.០១៨	៥.៦៨៤.៥០៣	២៣.៣៦៣.៣០៧
ការទូទាត់ និងទ្រព្យសកម្មដែលឈប់ទទួលស្គាល់	(៣.៩៩៨.១៥៩)	(៧១៤.៦៤០)	១៨.៩២៥.៤២៦	១៤.២១២.៦២៧	៥៨.៤១៣.៨៩៧
ផលប៉ះពាល់ពីការខាតឥណទានរំពឹងទុកដែលផ្ទេរតាមដំណាក់កាល	-	៦៤៨.៥៩៣	១៨.៣៨០.៣៩៩	១៩.០២៨.៩៩២	៧៨.២០៩.១៥៧
ផលប៉ះពាល់ពីឥណទានដែលបានបិទក្នុងអំឡុងកាលបរិច្ឆេទ	(២.០៨០.២៨៧)	(១.១៣៥.៧០៣)	(៩.៨៩៣.៨៣៥)	(១៣.១០៩.៨២៥)	(៥៣.៨៨១.៣៨១)
ផ្ទេរទៅដំណាក់កាលទី ១	៣.៦៤៥.២១០	(៧៨៩.៧២១)	(២.៨៥៥.៤៨៩)	-	-
ផ្ទេរទៅដំណាក់កាលទី ២	(១៤៣.៦៩៣)	៧៧១.២២៦	(៦២៧.៥៣៣)	-	-
ផ្ទេរទៅដំណាក់កាលទី ៣	(៤៦១.៧៩៣)	(១.២៩៥.៥៦៧)	១.៧៥៧.៣៦០	-	-
សមតុល្យដែលបានទទួលស្គាល់ក្នុងគណនីចំណេញ ឬខាតក្នុងកាលបរិច្ឆេទ	(២.១៩៤.០៥៩)	(២.២០៧.៩៩០)	៣០.២១៨.៣៤៦	២៥.៨១៦.២៩៧	១០៦.១០៤.៩៨០
ឥណទានលុបចោល	-	-	(១៨.០០៤.០៦៨)	(១៨.០០៤.០៦៨)	(៧៣.៩៩៦.៧១៩)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	(១.២៤៧.៨១៩)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ	២.៥២៣.៨៤៩	១.២២១.១៥២	៣៦.៩៥៨.២៧៩	៤០.៧០៣.២៨០	១៦៦.២៧២.៨៩៩

(ii) តាមវិស័យ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ពាណិជ្ជកម្ម - លក់ដុំ និងលក់រាយ	៥៦៨.៧៩៩.០១០	២.២៨៩.៤១៦.០១៥	៦៣៤.២៨២.១១៩	២.៥៩១.០៤២.៤៥៦
កម្ចីផ្ទាល់ខ្លួន	៣៩៦.៧៤៧.០៨០	១.៥៩៦.៩០៦.៩៩៧	៤៤៥.២៦៤.៣៨៧	១.៨១៨.៩០៥.០២១
សេវាកម្ម	៣២១.៤៣៤.៥១៨	១.២៩៣.៧៧៣.៩៣៥	៣៤៤.៩២៥.៩៦២	១.៤០៩.០២២.៥៥៥
ការសាងសង់ និងអចលនទ្រព្យ	២៩៤.៩០៨.០១១	១.១៨៧.០០៤.៧៤៤	២៩០.៩៩៨.០០២	១.១៨៨.៧២៦.៨៣៨
សេវាបញ្ជាំ	២៤៥.០៨០.២៦៤	៩៨៦.៤៤៨.០៦៣	២២៩.៧៧៨.៨៤០	៩៣៨.៦៤៦.៥៦១
វិស័យកសិកម្ម	១៩៧.៩៥០.៤១៥	៧៩៦.៧៥០.៤២០	២៣៤.៥៣៣.៦៨៤	៩៥៨.០៧០.០៩៩
គ្រឹះស្ថានហិរញ្ញវត្ថុ	៣២.៩៤៤.៨១៩	១៣២.៦០២.៨៩៦	៣៦.១២៤.៨១០	១៤៧.៥៦៩.៨៤៩
ផ្សេងៗ	២៦២.៣៤២	១.០៥៥.៩២៨	៦២៥.០៥៥	២.៥៥៣.៣៥០
	២.០៥៨.១២៦.៤៥៩	៨.២៨៣.៩៥៨.៩៩៨	២.២១៦.៥៣២.៨៩៩	៩.០៥៤.៥៣៦.៧២៩

(iii) តាមកាលវិភាគ

យោងតាមកំណត់សម្គាល់លេខ ២៩ ស្តីពីព័ត៌មាននៃកាលវិភាគរបស់ទ្រព្យសកម្ម និងបំណុល។

៦. ឥណទានទៅអតិថិជន (តពីទំព័រមុន)

(iv) តាមនិវាសនដ្ឋាន ទំនាក់ទំនង ហានិភ័យ និងកម្រិតអត្រាការប្រាក់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
និវាសនដ្ឋាន៖				
និវាសនជន	២.០៥៨.១២៦.៤៥៩	៨.២៨៣.៩៥៨.៩៩៨	២.២១៦.៥៣២.៨៥៩	៩.០៥៤.៥៣៦.៧២៩
អនិវាសនជន	-	-	-	-
	២.០៥៨.១២៦.៤៥៩	៨.២៨៣.៩៥៨.៩៩៨	២.២១៦.៥៣២.៨៥៩	៩.០៥៤.៥៣៦.៧២៩
ទំនាក់ទំនង៖				
ភាគីពាក់ព័ន្ធ	២៧.៧២៣.៦៣៣	១១១.៥៨៧.៦២៣	២៩.៤៣០.៣២៦	១២០.២២២.៨៨២
ភាគីមិនពាក់ព័ន្ធ	២.០៣០.៤០២.៨២៦	៨.១៧២.៣៧១.៣៧៥	២.១៨៧.១០២.៥៣៣	៨.៩៣៤.៣១៣.៨៤៧
	២.០៥៨.១២៦.៤៥៩	៨.២៨៣.៩៥៨.៩៩៨	២.២១៦.៥៣២.៨៥៩	៩.០៥៤.៥៣៦.៧២៩
ហានិភ័យ៖				
ហានិភ័យធំ	-	-	-	-
ហានិភ័យទាប	២.០៥៨.១២៦.៤៥៩	៨.២៨៣.៩៥៨.៩៩៨	២.២១៦.៥៣២.៨៥៩	៩.០៥៤.៥៣៦.៧២៩
	២.០៥៨.១២៦.៤៥៩	៨.២៨៣.៩៥៨.៩៩៨	២.២១៦.៥៣២.៨៥៩	៩.០៥៤.៥៣៦.៧២៩
	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
អត្រាការប្រាក់ប្រចាំឆ្នាំមានដូចខាងក្រោម៖				
អតិថិជនខាងក្រៅ	៣,០០% ដល់ ១៩,២០%		៦,០០% ដល់ ១៩,២០%	
ឥណទានបុគ្គលិក	៥,៥០% ដល់ ៧,៥០%		៥,៥០% ដល់ ៦,៥០%	

ក្នុងអំឡុងពេលបរិច្ឆេទ ចំណូលការប្រាក់ លើឥណទានទៅអតិថិជនមានចំនួន ២៣២.៤២២.៩៤៦ ដុល្លារអាមេរិក ឬ ៩៤៦.១៩៣.៨១៣ ពាន់រៀល (ឆ្នាំ២០២៣៖ ២៤៥.៦៤១.៧៦៩ ដុល្លារអាមេរិក ឬ ១.០០៩.៥៨៧.៦៧០ ពាន់រៀល) (កំណត់សម្គាល់លេខ ២១)។

(v) ចំណាត់ថ្នាក់ឥណទាន រួមទាំងការប្រាក់ដែលត្រូវទទួលស្គាល់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ដំណាក់កាលទី ១	១.៥០១.៦៧៦.២៣០	៦.០៤៤.២៤៦.៨២៦	២.០៤៥.១២៣.០៧១	៨.៣៥៤.៣២៧.៧៤៥
ដំណាក់កាលទី ២	៣៧៩.៧៣៣.៨៧៦	១.៥២៨.៤២៨.៨៥១	៣៥.៦៨៥.៤០៤	១៤៩.៧៧៤.៨៧៥
ដំណាក់កាលទី ៣	១៧៦.៧១៦.៣៥៣	៧១១.២៨៣.៣២១	១៣៥.៧២៤.៣៨៤	៥៥៤.៤៣៤.១០៩
	២.០៥៨.១២៦.៤៥៩	៨.២៨៣.៩៥៨.៩៩៨	២.២១៦.៥៣២.៨៥៩	៩.០៥៤.៥៣៦.៧២៩

៧. ការវិនិយោគផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ការវិនិយោគមូលបត្របំណុលនៅថ្លៃដើម រំលស់ (*)	៩.៩៣៧.៨៨៨	៤០.០០០.០០០	-	-
មូលបត្រមូលធនដែលមិនបានចុះបញ្ជី តាម FVTPL (**)	៩៣.៧៥០	៣៧៧.៣៤៤	៩៣.៧៥០	៣៨២.៩៦៩
	១០.០៣១.៦៣៨	៤០.៣៧៧.៣៤៤	៩៣.៧៥០	៣៨២.៩៦៩
ការប្រាក់ត្រូវទទួលបាន	១៦.៥៦៣	៦៦.៦៦៦	-	-
	១០.០៤៨.២០១	៤០.៤៤៤.០១០	៩៣.៧៥០	៣៨២.៩៦៩

(*) តំណាងឱ្យការវិនិយោគរបស់ធនាគារលើមូលបត្របំណុលរដ្ឋាភិបាល ត្រូវបានចាត់ថ្នាក់និងវាស់វែងតាមថ្លៃដើមរំលស់។ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ និងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ធនាគារបានវិនិយោគក្នុងមូលបត្របំណុលរដ្ឋាភិបាល ដែលចេញផ្សាយដោយធនាគារជាតិ នៃកម្ពុជា (“NBC”)។ មូលបត្របំណុលរដ្ឋាភិបាល មានកាលបរិច្ឆេទៈពេល ២ឆ្នាំ និង ៣ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ ៤,០០% និង៤,៥០% ក្នុងមួយឆ្នាំរៀងៗគ្នា។

ក្នុងអំឡុងពេលបរិច្ឆេទ ការប្រាក់បានពីការវិនិយោគលើមូលបត្របំណុលរដ្ឋាភិបាល មានចំនួន២២៥.៦៨៦ ដុល្លារអាមេរិក ឬ ៩១៨.៧៦៨ ពាន់រៀល (ឆ្នាំ២០២៣៖ ៥២.៥១១ ដុល្លារអាមេរិក ឬ ២១៥.៨២០ ពាន់រៀល) (កំណត់សម្គាល់លេខ ២១)។

(**) តំណាងឱ្យការវិនិយោគរបស់ធនាគារជាមួយ ក្រេឌីត ហ្ស៊ូ ហូលឌីង (ខេមបូឌា) អិលធីឌី (“CBC”) ត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ក្នុងតម្លៃសមស្របតាមរបាយការណ៍ចំណេញ ឬខាត (“FVTPL”) ដែលមិនអាចកែប្រែបាន។ តារាងខាងក្រោមបង្ហាញពីចំណូលភាគលាភ ត្រូវបានទទួលស្គាល់សម្រាប់ការវិនិយោគនេះ ក្នុងអំឡុងពេលបរិច្ឆេទ។

ចំណូលភាគលាភ (កំណត់សម្គាល់លេខ ២៣)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ការវិនិយោគនៅក្រេឌីត ហ្ស៊ូ ហូលឌីង (ខេមបូឌា)	១២០.៤៧៨	៤៩០.៤៦៦	១៦៨.៤៤៣	៦៩២.៣០២

៨. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤) (ដូចដែលបានកំណត់ឡើងវិញ- កំណត់សម្គាល់លេខ ៣៤)
ប្រាក់បង់មុន	៩.៣១៩.៤៥៨	៣៧.៥១០.៨១៨	៩.៩១០.៦២៦	៤០.៤៨៤.៩០៧
ឥណទានពន្ធលើប្រាក់ចំណូល (កំណត់សម្គាល់លេខ ១៨)	៥.០៩៣.១២៥	២០.៤៩៩.៨២៨	២.៥០២.៦១៩	១០.២២៣.១៩៨
បុរេប្រទាននៃអត្ថប្រយោជន៍និយោជិត	៣.៦៥២.៨៤៨	១៤.៧០២.៧១៣	២.៧៤៩.២១៥	១១.២៣០.៥៤៣
ប្រាក់តម្កល់ដែលអាចប្រមូលមកវិញបាន	២.៣៥៨.៧២០	៩.៤៩៣.៨៤៨	២.១៣៥.៣៦៤	៨.៧២២.៩៦២
បុរេប្រទានលើការទូទាត់ ឬប្រាក់កក់	១.៨០៨.៤២១	៧.២៧៨.៨៩៥	១.៤០៩.៩៦៤	៥.៧៥៩.៧០៣
គណនីត្រូវទទួល	៥៥៨.៨៧៧	២.២៤៩.៤៨០	៦១៦.៩៩២	២.៥២០.៤១២
ផ្សេងៗ	១៩៣.៤២២	៧៧៨.៥២៤	៣២៣.៩៦៧	១.៣២៣.៤០៥
	២២.៩៨៤.៨៧១	៩២.៥១៤.១០៥	១៩.៦៤៨.៧៤៧	៨០.២៦៥.១៣១

៩. ទ្រព្យ និងបរិក្ខារ

	គ្រឿងសង្ហារឹម និង បរិក្ខារ ការិយាល័យ					សរុប	តាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ម៉ូតូ យានយន្ត	ការកែលម្អ អគារជួល	ការងារកំពុង ដំណើរការ		
ថ្លៃដើម							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	១៩.៤១២.៥៤៨	២៩.០១៧.២៥៨	៤.៣៦៦.៦២៣	៤.៧៨៦.១៧៧	២.៩១៤.៩០០	៦០.៤៩៧.៥០៦	២៤៧.១៣២.៣១២
ការទិញបន្ថែម	៩៩៩.៣០៣	១.៤៧៩.០៨៤	-	៣៧៩.៤១៨	៥៥.៨៧៦	២.៩១៣.៦៨១	១១.៨៦១.៥៩៥
ការផ្ទេរ	៩៨២.៣២៣	១.១៥២.៦១៤	-	៦៧១.៦៦៥	(២.៨០៦.៦០២)	-	-
ការចាត់ថ្នាក់ឡើងវិញនៃកម្មវិធី កុំព្យូទ័រ (កំណត់សម្គាល់លេខ ១១)	-	-	-	-	(១០៥.៦៨១)	(១០៥.៦៨១)	(៤៣០.២២៧)
ការលក់	(១៤៦.២៤៥)	(២១៣.៧៨៨)	(១៣៦.៥៦៥)	(៦៥.១៩៨)	-	(៥៦១.៧៩៦)	(២.២៨៧.០៧២)
ការលុបចោល	(១៤.៥៣៣)	(២៧.៨១៦)	-	-	(២.៦១៧)	(៤៤.៩៦៦)	(១៨៣.០៥៧)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	-	(៣.៧៣១.១០៦)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២១.២៣៣.៣៩៦	៣១.៤០៧.៣៥២	៤.២៣០.០៥៨	៥.៧៧២.០៦២	៥៥.៨៧៦	៦២.៦៩៨.៧៤៤	២៥២.៣៦២.៤៤៥
រំលស់បង្គរ							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	១០.២៥៨.៥៣៥	១៧.៦០១.៨០៩	៤.១៦០.៥៦៦	២.៤៧៨.៧២១	-	៣៤.៤៩៩.៦៣១	១៤០.៩៣០.៩៩៣
រំលស់ (កំណត់សម្គាល់លេខ ២៥)	២.៩៥៤.២៧៩	៣.៦៤៨.៤០២	១៥១.៩០៤	៨៣៣.៥៤៥	-	៧.៥៨៧.៧៣០	៣០.៨៨៩.៦៤៩
ការលក់	(១៤៤.៦៣៤)	(២១២.៧៩៧)	(១៣៦.៥៦៥)	(៦៥.១៩៨)	-	(៥៥៩.១៩៤)	(២.២៧៦.៤៧៩)
ការលុបចោល	(១៤.៥៣៣)	(២៧.៨១៦)	-	-	-	(៤២.៣៤៩)	(១៧២.៤០៣)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	-	(២.៣៩១.៣៤២)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១៣.០៥៣.៦៤៣	២១.០០៩.៥៩៨	៤.១៧៥.៩០៥	៣.២៤៧.០៦៨	-	៤១.៤៨៨.៨១៨	១៦៦.៩៨០.៤១៨
សមតុល្យយោងនា							
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៨.១៧៩.៧៥៩	១០.៣៩៧.៧៥៤	៥៤.៥៥៣	២.៥២៤.៩៩៤	៥៥.៨៧៦	២១.២១២.៩២៦	៨៥.៣៨២.០២៧

៩. ទ្រព្យ និងបរិក្ខារ (តពីទំព័រមុន)

	គ្រឿងសង្ហារឹម និង បរិក្ខារ ការិយាល័យ	កុំព្យូទ័រ	ម៉ូតូ យានយន្ត	ការកែលម្អ អគារជួល	ការងារកំពុង ដំណើរការ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ថ្លៃដើម							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	១៥.៩៦៨.៦១៩	២២.៧១៥.៤៤៧	៤.៣៤០.៣២៣	៤.១៧៧.៥៨០	៥.៣២១.០១៧	៥២.៥២២.៩៨៦	២១៦.២៣៧.១៣៥
ការទិញបន្ថែម	២.៤០៦.៥៥១	២.៧២៣.៤៥៧	២៦.៣០០	៣៥៤.៤៥៤	២.៤៨៨.៧៨៤	៧.៩៩៩.៥៤៦	៣២.៨៧៨.១២៦
ការផ្ទេរ	១.១៤៤.១១៣	៣.៥៩៥.០៤៤	-	២៨២.៦៨៣	(៥.០២១.៨៤០)	-	-
ការចាត់ថ្នាក់ឡើងវិញនៃកម្មវិធី កុំព្យូទ័រ (កំណត់សម្គាល់លេខ ១១)	-	-	-	-	១២៦.៩៣៩	១២៦.៩៣៩	៥២១.៧១៩
ការលក់	(១០៦.៧៣៥)	(៣.៤៥៥)	-	(២៨.៥៤០)	-	(១៣៨.៧៣៥)	(៥៧០.១៩៣)
ការលុបចោល	-	(១៣.២៣២)	-	-	-	(១៣.២៣២)	(៥៤.៣៨៤)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	-	(១.៨៨០.០៩១)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១៩.៤១២.៥៤៨	២៩.០១៧.២៥៨	៤.៣៦៦.៦២៣	៤.៧៨៦.១៧៧	២.៩១៤.៩០០	៦០.៤៩៧.៥០៦	២៤៧.១៣២.៣១២
រំលស់បង្គរ							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៧.៨៧៥.០៨២	១៤.៣៤៧.៧៣៦	៣.៩៩២.៧៩៦	១.៧៧៨.៦០៣	-	២៧.៩៩៤.២១៧	១១៤.២៥២.១៨៩
រំលស់ (កំណត់សម្គាល់លេខ ២.៥)	២.៤៨៥.៧៤៣	៣.២៧០.២៩២	១៦៧.៧៧០	៧២៨.៣៧៦	-	៦.៦៥២.១៨១	២៧.៣៤០.៤៦៤
ការលក់	(១០២.២៩០)	(៣.០១១)	-	(២៨.២៥៨)	-	(១៣៣.៥៥៩)	(៥៤៨.៩២៧)
ការលុបចោល	-	(១៣.២០៨)	-	-	-	(១៣.២០៨)	(៥៤.២៨៥)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	-	(១.០៥៨.៤៨៨)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១០.២០៨.៥៦៥	១៧.៦០១.៨០៩	៤.១៦៦.៥៦៦	២.៤៧៨.៧២១	-	៣៤.៤៥៤.៦៦១	១៤០.៩៣០.៩៩៣
សមតុល្យយោងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៩.១៩៤.០១៣	១១.៤១៥.៤៤៩	២០៦.០៥៧	២.៣០៧.៤៥៦	២.៩១៤.៩០០	២៥.៩៤២.៨៤៥	១០៦.២០១.៣១៩

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ទ្រព្យ និងបរិក្ខារដែលបានរំលស់ទាំងស្រុងជាមួយនឹងថ្លៃដើមប្រវត្តិសាស្ត្រសរុបចំនួន ២០.១២៨.៦៣៨ ដុល្លារអាមេរិក ឬ ៨១.០១៧.៧៦៨ ពាន់រៀល (ឆ្នាំ២០២៣៖ ១៦.៥៩២.៧១០ ដុល្លារអាមេរិក ឬ ៦៧.៧៨១.២២០ ពាន់រៀល) នៅតែស្ថិតក្នុងការប្រើប្រាស់យ៉ាងសកម្មនៅឡើយ។

ក្នុងអំឡុងពេលបរិច្ឆេទ ធនាគារបានលក់នូវទ្រព្យ និងបរិក្ខារដែលមានតម្លៃយោងសរុបចំនួន ២.៦០២ ដុល្លារអាមេរិក ឬ ១០.៥៩៣ ពាន់រៀល ហើយត្រូវបានទទួលស្គាល់ប្រាក់ចំណេញចំនួន ២១.១៣៨ ដុល្លារអាមេរិក ឬ ៨៦.០៥៣ ពាន់រៀល ទៅប្រាក់ចំណេញ ឬខាត (ឆ្នាំ២០២៣៖ មានតម្លៃយោងសរុបចំនួន ៥.១៧៤ ដុល្លារអាមេរិក ឬ ២១.២៦៦ ពាន់រៀល និង ប្រាក់ខាតចំនួន ២.១៦៥ ដុល្លារអាមេរិក ឬ ៨.៨៩៨ ពាន់រៀល)។ បន្ថែមពីនេះទៀត ធនាគារបានលុបចោល ទ្រព្យ និងបរិក្ខារ ដែលមានតម្លៃយោងសរុបចំនួន ២.៦១៧ ដុល្លារអាមេរិក ឬ ១០.៦៥៤ ពាន់រៀល និងបានទទួលស្គាល់តម្លៃដូចគ្នានៃការខាតបង់ ទៅប្រាក់ចំណេញ ឬខាត (ឆ្នាំ២០២៣៖ ២៤ ដុល្លារអាមេរិក ឬ ៩៩ ពាន់រៀល)។ ចំណេញ ឬខាតលើការលក់ និងលុបចោលនូវទ្រព្យ និងបរិក្ខារត្រូវបានបង្ហាញក្នុងចំណាយទូទៅ និងចំណាយរដ្ឋបាល ជា "ចំណាយផ្សេងៗ" (សូមមើលកំណត់សម្គាល់លេខ ២.៥)។

១០. សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម

ធនាគារបានជួលទីតាំងការិយាល័យ សម្រាប់ជាស្នាក់ការកណ្តាល និងសាខា ព្រមទាំងទីតាំង ATM របស់ធនាគារ។ ព័ត៌មានពីភតិសន្យា ដែលធនាគារ ជាភតិកៈ ត្រូវបានបង្ហាញដូចខាងក្រោម៖

	ការិយាល័យ	ទីតាំង ATM	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៦៣.១៤៩.៥៣៩	២.០៨២.៤៧១	៦៥.២៣២.០១០	២៦៦.៤៧២.៧៦១
ទិញបន្ថែម	១.៧៧៣.០៩៣	១៥៧.៧៧៣	១.៩៣០.៨៦៦	៧.៨៦០.៥៥៥
ហួសកាលកំណត់	(១.៣៦៣.៦០១)	(១.០៤៥.៧៣៣)	(២.៤០៩.៣៣៤)	(៩.៨០៨.៣៩៩)
ការវាស់វែងឡើងវិញ	(១.២១៧.៧០៤)	-	(១.២១៧.៧០៤)	(៤.៩៥៧.២៧៣)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	(៣.៨៣៥.៨៩៦)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៦២.៣៤១.៣២៧	១.១៩៤.៥១១	៦៣.៥៣៥.៨៣៨	២៥៥.៧៣១.៧៤៨
លៃសំបង្គរ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២៤.៤២៧.៣៦០	៨៥៨.១៤១	២៥.២៨៥.៥០១	១០៣.២៩១.២៧២
លៃសំ (កំណត់សម្គាល់លេខ ២.៥)	៧.០២៣.៧៧៨	៧២៥.៦៥៦	៧.៧៤៩.៤៣៤	៣១.៥៤៧.៩៤៥
ហួសកាលកំណត់	(១.៣៦៣.៦០១)	(៩២០.១៤១)	(២.២៨៣.៧៤២)	(៩.២៩៧.១១៣)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	(១.៧៦៨.៥៥២)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៣០.០៨៧.៥៣៧	៦៦៣.៦៥៦	៣០.៧៥១.១៩៣	១២៣.៧៧៣.៥៥២
តម្លៃយោងសុទ្ធនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៣២.២៥៣.៧៩០	៥៣០.៨៥៥	៣២.៧៨៤.៦៤៥	១៣១.៩៥៨.១៩៦

	ការិយាល័យ	ទីតាំង ATM	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៦១.៧០៦.៥៣៣	១.៤១២.១០៧	៦៣.១១៨.៦៤០	២៥៧.៨២៤.១៨៩
ទិញបន្ថែម	៣.៨១០.៥៨៤	១.២៣៦.០១២	៥.០៤៦.៥៩៦	២០.៧៤១.៥១០
ហួសកាលកំណត់	(២.៣៦៧.៥៧៨)	(៥៦៥.៦៤៨)	(២.៩៣៣.២២៦)	(១២.០៥៥.៥៥៩)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	(៣៧.៣៧៩)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៦៣.១៤៩.៥៣៩	២.០៨២.៤៧១	៦៥.២៣២.០១០	២៦៦.៤៧២.៧៦១
លៃសំបង្គរ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	១៩.៤៨១.៥៥៣	៥៨៤.៥៦៦	២០.០៦៦.១១៩	៨០.៥៨១.០៣២
ហួសកាលកំណត់	៧.៣១១.០៨១	៨១៨.៨៨៦	៨.១២៩.៩៦៧	៣៣.៤១៤.១៦៤
លៃសំ (កំណត់សម្គាល់លេខ ២.៥)	(២.៣៦៥.២៧៤)	(៥៤៥.៣១១)	(២.៩១០.៥៨៥)	(១១.៩៦២.៥០៤)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	១.២៥៨.៥៨០
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២៤.៤២៧.៣៦០	៨៥៨.១៤១	២៥.២៨៥.៥០១	១០៣.២៩១.២៧២
តម្លៃយោងសុទ្ធនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៣៨.៧២២.១៧៩	១.២២៤.៣៣០	៣៩.៩៤៦.៥០៩	១៦៣.១៨១.៤៨៤

១១. ថ្លៃដើមកម្មវិធីកុំព្យូទ័រ

បម្រែបម្រួលថ្លៃដើមកម្មវិធីកុំព្យូទ័របស់ធនាគារមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	១៦.៤៨៦.៦៩៩	៦៧.៣៤៨.១៦៥	១៣.៧១៥.២៧៣	៥៦.៤៦៥.៧៧៧
ទិញបន្ថែម	១.៦៩២.០៤៦	៦.៨៨៨.៣១៩	២.៨៩៨.៣៦៥	១១.៩១២.២៨០
ការចាត់ថ្នាក់ពី/(ទៅ) ទ្រព្យ និងបរិក្ខារ (កំណត់សម្គាល់លេខ ៩)	១០៥.៦៨១	៤៣០.២២៧	(១២៦.៩៣៩)	(៥២១.៧១៩)
ការលុបចោល	(៦.៦០០)	(២៦.៨៦៩)	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(១.០៧១.៥៩២)	-	(៥០៨.១៧៣)
នាថ្ងៃទី៣១ ខែធ្នូ	១៨.២៧៧.៨២៦	៧៣.៥៦៨.២៥០	១៦.៤៨៦.៦៩៩	៦៧.៣៤៨.១៦៥
រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	៦.៤៥៥.៧៣៦	២៦.៣៧១.៦៨១	៥.៥៤៦.៩៣០	២២.៨៣៦.៧១២
រំលស់ (កំណត់សម្គាល់លេខ ២.៤)	១.១៨៧.៩៦៦	៤.៨៣៦.២១០	៩០៨.៨០៦	៣.៧៣៥.១៩៣
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(៤៤១.៩៩០)	-	(២០០.២២៤)
នាថ្ងៃទី៣១ ខែធ្នូ	៧.៦៤៣.៧០២	៣០.៧៦៥.៩០១	៦.៤៥៥.៧៣៦	២៦.៣៧១.៦៨១
សមតុល្យយោងសុទ្ធនាថ្ងៃទី៣១ ខែធ្នូ	១០.៦៣៤.១២៤	៤២.៨០២.៣៤៩	១០.០៣០.៩៦៣	៤០.៩៧៦.៤៨៤

១២. មូលនិធិពាណិជ្ជកម្ម

មូលនិធិពាណិជ្ជកម្ម ទាក់ទងទៅនឹងថ្លៃដើមដែលមានលើសពីតម្លៃសមស្របនៃទ្រព្យសកម្មសុទ្ធដែលបានមកពីការរួមបញ្ចូលគ្នា ស្របច្បាប់រវាងធនាគារ MJB និងស្ថាបនា លីមីតធីត នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ និងពីការទិញភាគហ៊ុនដំបូងរបស់ MJB លើភាគហ៊ុនរបស់ស្ថាបនា លីមីតធីតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២។

ពុំមានការខាតបង់អ៊ីម៉ែរមិន ត្រូវបានទទួលស្គាល់ទៅលើមូលនិធិពាណិជ្ជកម្ម ក្នុងអំឡុងពេលរយៈពេលនេះទេ (ឆ្នាំ២០២៣៖ មិនមាន)។

១៣. ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមប្រភេទអតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
គណនីចរន្ត៖				
បុគ្គល	៣៧.៧៣៩.១៥៩	១៥១.៩០០.១១៥	២៩.២២២.៣៥៤	១១៩.៣៧៣.៣១៦
ក្រុមហ៊ុន	៥៨.៧៩៦.៦៦៣	២៣៦.៦៥៦.៥៦៩	៣៤.៣៩៥.១៤៩	១៤០.៥០៤.១៨៤
រដ្ឋាភិបាល	២៨.៧២៨.៤៤៨	១១៥.៦៣២.០០៣	៧.០៥៣.៥៩៧	២៨.៨១៣.៩៤៤
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៤១.៧៧៥.៩៤៩	៥៧០.៦៤៨.១៩៥	១០០.៧៨២.៥៩៦	៤១១.៦៩៦.៩០៥
គណនីបញ្ញើសន្សំ៖				
បុគ្គល	២០២.៨២៦.៧២១	៨១៦.៣៧៧.៥៥២	១៥៦.៣៨៤.០៨៥	៦៣៨.៨២៨.៩៨៧
ក្រុមហ៊ុន	៣៤.៥៦៦.៦២៧	១៣៩.១៣០.៦៧៤	៣២.២៩៣.៨៥៩	១៣១.៩២០.៤១៤
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៤.១០៥.០៦៦	៥៦.៧៧២.៨៩១	១៥.៨០៤.៥៧៤	៦៤.៥៦១.៦៨៥
គណនីប្រាក់បញ្ញើមានកាលកំណត់៖				
បុគ្គល	១.១០៦.០៥៥.២៣៥	៤.៤៥១.៨៧២.៣២១	១.១៦៨.៦៤០.៣៣៤	៤.៧៧៣.៨៩៥.៧៦៣
ក្រុមហ៊ុន	១៦៥.៣០៩.០៥៥	៦៦៥.៣៦៨.៩៤៦	១៣៧.៣៣១.៥២៨	៥៦០.៩៩៩.២៩២
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១២៦.១៣៩.៧១៧	៥០៧.៧១២.៣៦០	១៨៨.២៦១.៣០២	៧៦៩.០៤៧.៤១៩
	១.៩១៦.០៤២.៦៤០	៧.៧១២.០៧១.៦២៦	១.៨៧០.១៦៩.៣៧៨	៧.៦៣៩.៦៤១.៩០៩

(ខ) តាមនិវាសនដ្ឋាន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
និវាសនជន	១.៨៤៤.០៨៨.១២៥	៧.៤២២.៤៣៨.៦០៣	១.៧៩៤.៨៣៧.១៥៧	៧.៣៣១.៩០៩.៧៨៦
អនិវាសនជន	៧១.៩៥៨.៥១៥	២៨៩.៦៣៣.០២៣	៧៥.៣៣២.២២១	៣០៧.៧៣២.១២៣
	១.៩១៦.០៤២.៦៤០	៧.៧១២.០៧១.៦២៦	១.៨៧០.១៦៩.៣៧៨	៧.៦៣៩.៦៤១.៩០៩

១៣. ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (តពីទំព័រមុន)

(គ) តាមប្រភេទរូបិយប័ណ្ណ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ដុល្លារអាមេរិក	១.៦៣២.៩៥៩.៦០៣	៦.៥៧២.៦៦២.៤០៣	១.៥៧៧.៧៦៣.៦៨០	៦.៤៤៥.១៦៤.៦៣២
ខ្មែររៀល	២៦៣.៤៧៤.៨៤៣	១.០៦០.៤៨៦.២៤៣	២៦៣.៩១៨.២៨១	១.០៧៨.១០៦.១៧៨
យេនជប៉ុន	១៩.៥៦៣.៥២៤	៧៨.៧៤៣.១៨៤	២៨.៤៣៥.៤៣៣	១១៦.១៥៨.៧៤៤
បាតថៃ	៤៤.២៣៩	១៧៨.០៦២	៥១.៥២៤	២១០.៤៧៦
អឺរ៉ូ	៤១៩	១.៦៨៦	៤៤៧	១.៨២៦
ដុល្លារអូស្ត្រាលី	១២	៤៨	១៣	៥៣
	១.៩១៦.០៤២.៦៤០	៧.៧១២.០៧១.៦២៦	១.៨៧០.១៦៩.៣៧៨	៧.៦៣៩.៦៤១.៩០៩

(ឃ) តាមទំនាក់ទំនង

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ភាគីពាក់ព័ន្ធ	៤៨.០៣៩.៧៩៣	១៩៣.៣៦០.១៦៧	៥៩.៦៤០.១២៤	២៤៣.៦២៩.៩០៧
ភាគីមិនពាក់ព័ន្ធ	១.៨៦៨.០០២.៨៤៧	៧.៥១៨.៧១១.៤៥៩	១.៨១០.៥២៩.២៥៤	៧.៣៩៦.០១២.០០២
	១.៩១៦.០៤២.៦៤០	៧.៧១២.០៧១.៦២៦	១.៨៧០.១៦៩.៣៧៨	៧.៦៣៩.៦៤១.៩០៩

(ង) តាមកាលវិភាគ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ក្នុងអំឡុងពេល ១ខែ	៥១៨.៥៣៨.៦៣៣	២.០៨៧.១១៧.៩៩៨	៤៥៧.៦៨៨.០៨៦	១.៨៦៩.៤៩២.៤៣២
ចន្លោះពី ១ខែ ទៅ ៣ខែ	១៤.៦៤៨.៩៣៣	៥៨.៩៦១.៩៥៥	២០៦.៩៧៤.២២៨	៨៤៥.៤៨៩.៧២១
លើសពី ៣ខែ	១.៣៨២.៨៥៥.០៧៤	៥.៥៦៥.៩៩១.៦៧៣	១.២០៥.៥៤៧.០៦៤	៤.៩២៤.៦៥៩.៧៥៦
	១.៩១៦.០៤២.៦៤០	៧.៧១២.០៧១.៦២៦	១.៨៧០.១៦៩.៣៧៨	៧.៦៣៩.៦៤១.៩០៩

១៣. ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (តពីទំព័រមុន)

(ច) តាមអត្រាការប្រាក់ប្រចាំឆ្នាំ

	ឆ្នាំ២០២៤	ឆ្នាំ២០២៣
ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ		
ប្រាក់បញ្ញើមានកាលកំណត់	៣,២៤% - ៩,៥០%	៣,៥០% - ៩,៥០%
គណនីប្តូរ		
គណនីបញ្ញើសន្សំ	០,២៥% - ៦,០០%	០,២៥% - ៦,០០%
គណនីចរន្ត Plus	០,៧៥% - ៣,៥០%	០,៧៥% - ៣,៥០%
ប្រាក់បញ្ញើមានកាលកំណត់	២,៧៥% - ៩,០០%	២,៧៥% - ៩,០០%
គណនីក្រុមហ៊ុន		
គណនីបញ្ញើសន្សំ	០,២៥% - ៣,៥០%	០,២៥% - ៣,០០%
គណនីចរន្ត Plus	០,៥០% - ២,០០%	០,៥០% - ៣,៥០%
ប្រាក់បញ្ញើមានកាលកំណត់	២,០០% - ៨,៥០%	២,០០% - ៨,៥០%

ក្នុងអំឡុងពេលរយៈពេល ចំណាយការប្រាក់លើប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗមានចំនួន ១០៨.២៧៨.០៤១ ដុល្លារអាមេរិក ឬ ៤៤០.៧៩៩.៩០៥ ពាន់រៀល (ឆ្នាំ២០២៣: ១០១.៦៩១.០៦៣ ដុល្លារអាមេរិក ឬ ៤១៧.៩៥០.២៦៩ ពាន់រៀល) (កំណត់សម្គាល់លេខ ២២)។

១៤. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
MIZUHO Bank Ltd	៩៣.៣៣៣.៣៣៦	៣៧៥.៦៦៦.៦៧៧	១៥៣.៣៣៣.៣៣៥	៦២៦.៣៦៦.៦៧៣
Societe De Promotion Et De Participation Pour La Cooperation Economique S.A (“PROPARCO”)	៤៤.៧៦១.៩០៦	១៨០.១៦៦.៦៧២	៦៥.៧១៤.២៨៦	២៦៨.៤៤២.៨៥៨
Aozora Bank Ltd	២០.០០០.០០០	៨០.៥០០.០០០	៤៥.១០០.០០០	១៨៤.២៣៣.៥០០
BlueOrchard Microfinance Ltd.	១៥.០០០.០០០	៦០.៣៧៥.០០០	២០.០០០.០០០	៨១.៧០០.០០០
ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា	៦.៥៨៦.៥២១	២៦.៥១០.៧៤៧	៨.២៥២.៦៥៥	៣៣.៧១២.០៩៦
Nederlandse Financierings – Maatschappij voor Ontwik-keling-slanden N.V (“FMO”)	-	-	៥.០០០.០០០	២០.៤២៥.០០០
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (មូលនិធិពិធនាគារអភិវឌ្ឍន៍អាស៊ី)	៤.០១៧.៦៨០	១៦.១៧១.១៦២	៣.០០០.០០០	១២.២៥៥.០០០
	១៨៣.៦៩៩.៤៤៣	៧៣៩.៣៩០.២៥៨	៣០០.៤០០.២៧៦	១.២២៧.១៣៥.១២៧

១៤. ប្រាក់កម្ចី (តពីទំព័រមុន)

បម្រែបម្រួលប្រាក់កម្ចីមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
នាថ្ងៃទី១ ខែមករា	៣០០.៤០០.២៧៦	១.២២៧.១៣៥.១២៧	៣៤៩.៨១០.២១៩	១.៤៤០.១៦៨.៦៧២
ការបន្ថែមកម្ចី	១.០១៧.៦៨០	៤.១៤២.៩៧៥	៨៣.១០០.០០០	៣៤១.៥៤១.០០០
ការទូទាត់សង	(១១៧.៧១៨.៥១៣)	(៤៧៩.២៣២.០៦៦)	(១៣២.៥០៩.៩៤៣)	(៥៤៤.៦១៥.៨៦៦)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(១២.៦៥៥.៧៧៨)	-	(៩.៩៥៨.៦៧៩)
	១៨៣.៦៩៩.៤៤៣	៧៣៩.៣៩០.២៥៨	៣០០.៤០០.២៧៦	១.២២៧.១៣៥.១២៧

ការវិភាគបន្ថែមលើប្រាក់កម្ចីមិនមានទ្រព្យធានាត្រូវបានកំណត់ដូចខាងក្រោម៖

(ក) តាមប្រភេទរូបិយប័ណ្ណ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ដុល្លារអាមេរិក	១៨៣.៦៦៧.៤៨៥	៧៣៩.២៦១.៦២៧	៣០០.៣៦២.០៩៨	១.២២៦.៩៧៩.១៧០
ខ្មែររៀល	៣១.៩៩៨	១២៨.៦៣១	៣៨.១៧៨	១៥៥.៩៥៧
	១៨៣.៦៩៩.៤៨៣	៧៣៩.៣៩០.២៥៨	៣០០.៤០០.២៧៦	១.២២៧.១៣៥.១២៧

(ខ) តាមកាលវេលា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ក្នុងអំឡុងពេល ១ខែ	១៣៤.១៤៥	៥៣៩.៩៣៤	៨.៤៣៨.៧៩១	៣៤.៤៧២.៤៦១
ចន្លោះពី ១ខែ ទៅ ៣ខែ	២១.៩៣២.៧៥៨	៨៨.២៧៩.៣៥១	៣៥.២៧៩.៧៥៩	១៤៤.១១៧.៨១៦
ចន្លោះពី ៣ខែ ទៅ ១២ខែ	៤៨.៨៣១.៥១៤	១៩៦.៥៤៦.៨៤៤	៧៤.០០០.៤៣២	៣០២.២៩១.៧៦៥
លើសពី ១ឆ្នាំ និងរហូតដល់ ៥ឆ្នាំ	១១២.៨០១.០២៦	៤៥៤.០២៤.១២៩	១៨២.៦៨១.២៩៤	៧៤៦.២៥៣.០៨៥
	១៨៣.៦៩៩.៤៤៣	៧៣៩.៣៩០.២៥៨	៣០០.៤០០.២៧៦	១.២២៧.១៣៥.១២៧

(គ) តាមកម្រិតអត្រាការប្រាក់

	ឆ្នាំ២០២៤	ឆ្នាំ២០២៣
ដុល្លារអាមេរិក	១,៤០% - ៧,៦៧%	១,៤០% - ៧,៦៧%
ខ្មែររៀល	៣,០០%	៣,០០%

ក្នុងអំឡុងការិយបរិច្ឆេទ ចំណាយការប្រាក់លើប្រាក់កម្ចីមានចំនួន ១៣.៨៣៤.៤៨១ ដុល្លារអាមេរិក ឬ ៥៦.៣២០.១៧២ ពាន់រៀល (ឆ្នាំ២០២៣៖ ១៨.២២៣.៩៥៨ ដុល្លារអាមេរិក ឬ ៧៤.៩០០.៤៦៧ ពាន់រៀល) (កំណត់សម្គាល់លេខ ២២)។

១៥. អនុបំណុល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ភាគីពាក់ព័ន្ធ				
Maruhan Investment Asia Pte. Ltd.	១.២០០.០០០	៤.៨៣០.០០០	១.៦០០.០០០	៦.៥៣៦.០០០
ភាគីមិនពាក់ព័ន្ធ				
BlueOrchard Microfinance Ltd.	២០.៦០០.០០០	៨២.៩១៥.០០០	២៧.៨០០.០០០	១១៣.៥៦៣.០០០
FMO	២០.០០០.០០០	៨០.៥០០.០០០	២០.០០០.០០០	៨១.៧០០.០០០
Oesterreichische Entwicklungsbank AG ("OeEB")	១៥.០០០.០០០	៦០.៣៧៥.០០០	១៥.០០០.០០០	៦១.២៧៥.០០០
Symbiotics SA	១០.៨៥០.០០០	៤៣.៦៧១.២៥០	១៤.៤០០.០០០	៥៨.៨២៤.០០០
Norfund	៩.០០០.០០០	៣៦.២២៥.០០០	១២.០០០.០០០	៤៩.០២០.០០០
Finnish Fund for Industrial Cooperation Ltd	៨.០០០.០០០	៣២.២០០.០០០	១១.០០០.០០០	៤៤.៩៣៥.០០០
OP FinnFund Global Impact Fund I LP	៨.០០០.០០០	៣២.២០០.០០០	១០.០០០.០០០	៤០.៨៥០.០០០
EMF Microfinance Fund AGMVK	៤.០០០.០០០	១៦.១០០.០០០	៥.០០០.០០០	២០.៤២៥.០០០
NMI Fund IV KS	៣.២០០.០០០	១២.៨៨០.០០០	៤.៨០០.០០០	១៩.៦០៨.០០០
Samurai Asset Finance Co.. LTD.	៣.៣០០.០០០	១៣.២៨២.៥០០	-	-
The Investment Fund for Developing Countries	២.៤០០.០០០	៩.៦៦០.០០០	៣.៦០០.០០០	១៤.៧០៦.០០០
	១០៥.៥៥០.០០០	៤២៤.៨៣៨.៧៥០	១២៥.២០០.០០០	៥១១.៤៤២.០០០

បម្រែបម្រួលអនុបំណុលមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
នាថ្ងៃទី១ ខែមករា	១២៥.២០០.០០០	៥១១.៤៤២.០០០	១៣៨.៩៥០.០០០	៥៧២.០៤៧.១៥០
ប្រាក់កម្ចីបន្ថែម	៣.៣០០.០០០	១៣.៤៣៤.៣០០	-	-
ការទូទាត់សង	(២២.៩៥០.០០០)	(៩៣.៤២៩.៤៥០)	(១៣.៧៥០.០០០)	(៥៦.៥១២.៥០០)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(៦.៦០៨.១០០)	-	(៤.១០២.៦៥០)
	១០៥.៥៥០.០០០	៤២៤.៨៣៨.៧៥០	១២៥.២០០.០០០	៥១១.៤៤២.០០០

(ក) តាមប្រភេទរូបិយប័ណ្ណ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២.៤)
ដុល្លារអាមេរិក	១០៥.៥៥០.០០០	៤២៤.៨៣៨.៧៥០	១២៥.២០០.០០០	៥១១.៤៤២.០០០

១៥. អនុបំណុល (តពីទំព័រមុន)

(ខ) តាមកាលវិភាគ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ២.៤)
ចន្លោះពី ៣ខែទៅ ១២ខែ	២៩.៩៥០.០០០	១២០.៥៤៨.៧៥០	២២.៩៥០.០០០	៩៣.៧៥០.៧៥០
លើសពី ១ឆ្នាំនិងរហូតដល់ ៥ឆ្នាំ	៧៥.៦០០.០០០	៣០៤.២៩០.០០០	១០២.២៥០.០០០	៤១៧.៦៩១.២៥០
	១០៥.៥៥០.០០០	៤២៤.៨៣៨.៧៥០	១២៥.២០០.០០០	៥១១.៤៤២.០០០

(គ) តាមកម្រិតអត្រាការប្រាក់

	ឆ្នាំ២០២៤	ឆ្នាំ២០២៣
អត្រាការប្រាក់ប្រចាំឆ្នាំ	១០,២៣% - ១២,៣១%	១០,២៣% - ១២,៣១%

ក្នុងអំឡុងពេលបរិច្ឆេទ ចំណាយការប្រាក់លើអនុបំណុលមានចំនួន ១៣.០៤០.៩៨៨ ដុល្លារអាមេរិក ឬ ៥៣.០៨៩.៨៤៦ ពាន់រៀល (ឆ្នាំ២០២៣: ១៤.៦៤៩.៧៤១ ដុល្លារអាមេរិក ឬ ៦០.២១០.៤៣៦ ពាន់រៀល) (កំណត់សម្គាល់លេខ ២២)។

កិច្ចព្រមព្រៀងអនុបំណុលរបស់ធនាគារគឺស្ថិតនៅក្រោមឃ្លាភាពកិច្ចព្រមព្រៀងផ្លូវការ ដែលធនាគារត្រូវឱ្យបំពេញតាមអនុបាតហិរញ្ញវត្ថុសំខាន់ៗមួយចំនួន។ ក្នុងអំឡុងពេលនេះ ធនាគារមិនបានបំពេញអនុបាតហិរញ្ញវត្ថុជាក់លាក់ទេ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារបានទទួលការលើកលែងពីអ្នកផ្តល់ប្រាក់កម្ចីសម្រាប់ការបំពានលើកិច្ចព្រមព្រៀងផ្លូវការ។ ការលើកលែងនេះអនុញ្ញាតឱ្យធនាគារនៅតែអនុលោមតាមកិច្ចព្រមព្រៀងប្រាក់កម្ចី សម្រាប់ឆ្នាំសារពើពន្ធដែលបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

១៦. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ២.៤) (ដូចដែលបានកំណត់ឡើងវិញ- កំណត់សម្គាល់លេខ ៣៤)
ការប្រាក់ត្រូវសង	៥០.១៩៨.១៣២	២០២.០៤៧.៤៨១	៥២.៨២១.០៣៥	២១៥.៧៧៣.៩២៨
ចំណាយបង្គរ *	៣.៤១០.៨០៥	១៣.៧២៨.៤៩០	៣.៦១៧.៣៥២	១៤.៧៧៦.៨៨៣
ចំណាយបុគ្គលិក និងចំណាយពាក់ព័ន្ធផ្សេងៗ	៣.១៤៨.០៤៤	១២.៦៧០.៨៧៧	៥.០២៤.៦២៦	២០.៥២៥.៥៩៧
គណនីត្រូវសង	២.៤៩១.១០៥	១០.០២៦.៦៩៨	៤.២៥២.៦៤០	១៧.៣៧២.០៣៤
ពន្ធផ្សេងៗត្រូវសង	៣៨១.០៤០	១.៥៣៣.៦៨៦	៥៩៥.៦០៥	២.៤៣៣.០៤៥
ប្រាក់ចំណូលដែលមិនទាន់ទទួលស្គាល់	២៧៦.២៩៤	១.១១២.០៨៣	៣០៩.៤១៨	១.២៦៣.៩៧៣
សំវិធានធន ECL លើកិច្ចសន្យាឥណទាននិង កិច្ចសន្យាធានាហិរញ្ញវត្ថុ (កំណត់សម្គាល់លេខ ២៨)	២២៣.៥០៨	៨៩៩.៦២០	១២០.០៣០	៤៩០.៣២៣
	៦០.១២៨.៩២៨	២៤២.០១៨.៩៣៥	៦៦.៧៤០.៧០៦	២៧២.៦៣៥.៧៨៣

* ចំណាយបង្គររួមមាន កម្រៃវិជ្ជាជីវៈមិនទាន់បង់ ថ្លៃទឹកភ្លើង និងចំណាយផ្សេងៗ។ ចំណាយទាំងនេះគឺ ពុំមានការប្រាក់ និងត្រូវទូទាត់តាមកម្រៃការ។ ការបង្គរលើកម្រៃវិជ្ជាជីវៈ រួមមានថ្លៃសេវាសវនកម្ម មានចំនួន ១៦.៥០០ ដុល្លារអាមេរិក ឬ ៦៦.៤១៣ ពាន់រៀល។

១៦. បំណុលផ្សេងៗ (តពីទំព័រមុន)

បញ្ញត្តិ និងលក្ខខណ្ឌទូទៅនៃបំណុលហិរញ្ញវត្ថុខាងលើ៖

- គណនីត្រូវសង គឺពុំមានការប្រាក់ និងត្រូវបានទូទាត់ជាមួយនឹងធនាគារក្នុងអំឡុងពេល៦០ថ្ងៃ រួមទាំងគណនីត្រូវសង ដែលមានក្នុងកិច្ចព្រមព្រៀងហិរញ្ញវត្ថុជាអ្នកផ្គត់ផ្គង់របស់ធនាគារ
- បំណុលផ្សេងៗ គឺពុំមានការប្រាក់និងមានកាលកំណត់ជាមធ្យមចំនួន៦ខែ
- ការប្រាក់ត្រូវសង គឺទូទាត់ប្រចាំត្រីមាសក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុ
- បញ្ញត្តិ និងលក្ខខណ្ឌទូទៅសម្រាប់ជាមួយនឹងភាគីពាក់ព័ន្ធ

១៧. អត្ថប្រយោជន៍និយោជិត

អត្ថប្រយោជន៍និយោជិត បានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានបែងចែកដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ២.៤)
មូលនិធិសោធននិវត្តន៍ដែលបានចូលរួមចំណែកដោយ និយោជិត (i)	៨.៩១៣.៦៨៦	៣៥.៨៧៧.៥៨៦	៨.០៥៨.៥៩៥	៣២.៩១៩.៣៦១
មូលនិធិសោធននិវត្តន៍ដែលបានចូលរួមចំណែកដោយ ធនាគារ (ii)	១៩.៧៥៨.៥៥៦	៧៩.៥២៨.១៨៨	១៩.៤៧០.៣២៩	៧៩.៥៣៦.២៩៤
ការទូទាត់សំណងប្រាក់អតីតភាពការងារ (iii)	១៦២.១៣១	៦៥២.៥៧៧	១៩៩.៤៩២	៨១៤.៩២៥
ការឈប់សម្រាកប្រចាំឆ្នាំដែលមិនបានទូទាត់ (iv)	១.៨៣៤.៨៣៥	៧.៣៨៥.២១១	១.៧៦៥.៧៨១	៧.២១៣.២១៥
	៣០.៦៦៩.២០៨	១២៣.៤៤៣.៥៦២	២៩.៤៩៤.១៩៧	១២០.៤៨៣.៧៩៥

(i) មូលនិធិសោធននិវត្តន៍ដែលបានចូលរួមចំណែកដោយនិយោជិត

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ២.៤)
នាថ្ងៃទី១ ខែមករា	៨.០៥៨.៥៩៥	៣២.៩១៩.៣៦១	៧.០៩៧.៨៨៥	២៩.២២១.៩៩២
ការចូលរួមចំណែកដោយនិយោជិត ក្នុងអំឡុងការិយបរិច្ឆេទ	១.៣៨៩.៣៦៦	៥.៦៥៦.១០៩	១.៤២៩.៨៥៤	៥.៨៧៦.៧០០
ចំណាយការប្រាក់	៤៧០.៨១៩	១.៩១៦.៧០៤	៤២០.៥៣៧	១.៧២៨.៤០៧
ការទូទាត់ក្នុងអំឡុងការិយបរិច្ឆេទ	(១.០០៥.០៩៤)	(៤.០៩១.៧៣៨)	(៨៨៩.៦៨១)	(៣.៦៥៦.៥៨៩)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(៥២២.៨៥០)	-	(២៥១.១៤៩)
នាថ្ងៃទី៣១ ខែធ្នូ	៨.៩១៣.៦៨៦	៣៥.៨៧៧.៥៨៦	៨.០៥៨.៥៩៥	៣២.៩១៩.៣៦១

១៧. អត្ថប្រយោជន៍និយោជិត (តំបន់ព័រមុន)

(ii) មូលនិធិសោធននិវត្តន៍ដែលបានចូលរួមចំណែកដោយធនាគារ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
នាថ្ងៃទី១ ខែមករា	១៩.៤៧០.៣២៩	៧៩.៥៣៦.២៩៤	១៩.៦៤៣.១៩២	៨០.៨៧១.០២១
ចំណាយសេវាកម្មរយៈពេលខ្លី	៣.០៤៧.០៩០	១២.៤០៤.៧០៣	២.៨៧៤.៦១៣	១១.៨១៤.៦៥៩
ចំណាយការប្រាក់	១.២៣១.៣៣៩	៥.០១២.៧៨១	១.២២២.៩៥៥	៥.០២៦.៣៤៥
អត្ថប្រយោជន៍បានទូទាត់ផ្ទាល់ដោយធនាគារ	(៣.៩៩០.២០២)	(១៦.២៤៤.១១២)	(៤.២៧០.៤៣១)	(១៧.៥៥១.៤៧១)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(១.១៨១.៤៧៨)	-	(៦២៤.២៦០)
នាថ្ងៃទី៣១ ខែធ្នូ	១៩.៧៥៨.៥៥៦	៧៩.៥២៨.១៨៨	១៩.៤៧០.៣២៩	៧៩.៥៣៦.២៩៤

(iii) ការទូទាត់សំណងប្រាក់អតីតភាពការងារ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
នាថ្ងៃទី១ ខែមករា	១៩៩.៤៩២	៨១៤.៩២៥	២៥៣.១៤២	១.០៤២.១៨៦
ចំណាយការប្រាក់	១០.៥៣៣	៤២.៨៨០	១៣.១៨៤	៥៤.១៨៦
ការទូទាត់ក្នុងអំឡុងការិយបរិច្ឆេទ	(៤៧.៨៩៤)	(១៩៤.៩៧៦)	(៦៦.៨៣៤)	(២៧៤.៦៨៨)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(១០.២៥២)	-	(៦.៧៥៩)
នាថ្ងៃទី៣១ ខែធ្នូ	១៦២.១៣១	៦៥២.៥៧៧	១៩៩.៤៩២	៨១៤.៩២៥

(iv) ការឈប់សម្រាកប្រចាំឆ្នាំដែលមិនបានទូទាត់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
នាថ្ងៃទី១ ខែមករា	១.៧៦៥.៧៨១	៧.២១៣.២១៥	១.៧៥៤.៣១៣	៧.២២២.៥០៧
ចំណាយសេវាកម្មរយៈពេលខ្លី	៤៥៣.៤១១	១.៨៤៥.៨៣៦	៤២៧.៧៤៦	១.៧៥៨.០៣៦
ចំណាយការប្រាក់	១១៨.០៧៨	៤៨០.៦៩៦	១១៤.៩៨៦	៤៧២.៥៩២
អត្ថប្រយោជន៍បានទូទាត់ផ្ទាល់ដោយធនាគារ	(៥០២.៤៣៥)	(២.០៤៥.៤១៣)	(៥៣១.២៦៤)	(២.១៨៣.៤៥៥)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(១០៩.១២៣)	-	(៥៦.៤២៥)
នាថ្ងៃទី៣១ ខែធ្នូ	១.៨៣៤.៨៣៥	៧.៣៨៩.២១១	១.៧៦៥.៧៨១	៧.២១៣.២១៥

១៧. អត្ថប្រយោជន៍និយោជិត (តពីទំព័រមុន)

(iv) ការឈប់សម្រាកប្រចាំឆ្នាំដែលមិនបានទូទាត់ (តពីទំព័រមុន)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ចំណាយបានទទួលស្គាល់ក្នុងគណនី ចំណេញ ឬខាត				
ចំណាយសេវាកម្មរយៈពេលខ្លី	៣.៥០០.៥០១	១៤.២៥០.៥៣៩	៣.៣០២.៣៥៩	១៣.៥៧២.៦៩៥
ចំណាយការប្រាក់	១.៣៥៩.៩៥០	៥.៥៣៦.៣៥៧	១.៣៥១.១២៥	៥.៥៥៣.១២៣
	៤.៨៦០.៤៥១	១៩.៧៨៦.៨៩៦	៤.៦៥៣.៤៨៤	១៩.១២៥.៨១៨

សេចក្តីសង្ខេបខាងក្រោមនៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់ គិតជាដុល្លារអាមេរិកជាមួយនឹងអត្រាអប្បបរមាខុសៗគ្នា អត្រាកំណើន ប្រាក់បៀវត្ស និងការសន្មតអត្រាប្រាក់ចំណូល៖

ការសន្មត	ឆ្នាំ២០២៤					ឆ្នាំ២០២៣
			ការឈប់សម្រាក			ការឈប់សម្រាក
	មូលនិធិសោធននិវត្តន៍	ប្រាក់សំណងអតីតភាពការងារ	ប្រចាំឆ្នាំដែលមិនបានទូទាត់	មូលនិធិសោធននិវត្តន៍	ប្រាក់សំណងអតីតភាពការងារ	ប្រចាំឆ្នាំដែលមិនបានទូទាត់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
អត្រាអប្បបរមា						
ការសន្មតមូលដ្ឋាន - ៦% ក្នុងមួយឆ្នាំ	១៩.៧៥៨.៥៥៦	១៦២.១៣១	១.៨៣៤.៨៣៥	១៩.៤៧០.៣២៩	១៩៩.៤៩២	១.៧៦៥.៧៨១
+ ០,៥%	១៩.៣១៤.១៨១	១៥៧.៦៥៩	១.៨០៦.២៨៤	១៩.០២៩.៨៦៥	១៩៥.៩៦៨	១.៧៣៧.០៤៣
- ០,៥%	២០.២២៦.៨៤៨	១៦៦.៧៧៩	១.៨៦៤.៦២៥	២០.៣៩៥.៩០៣	២០៦.៨០៨	១.៨២៥.៤៧៥
អត្រាកំណើនប្រាក់បៀវត្ស						
ការសន្មតមូលដ្ឋាន - ៦% ក្នុងមួយឆ្នាំ	១៩.៧៥៨.៥៥៦	១៦២.១៣១	១.៨៣៤.៨៣៥	១៩.៤៧០.៣២៩	១៩៩.៤៩២	១.៧៦៥.៧៨១
+ ០,៥%	១៩.៨៥០.៩៨៣	១៦២.១៣១	១.៨១១.៤៤៦	១៩.៥៦១.៩៤៣	១៩៩.៤៩២	១.៧៨៩.៣២៣
- ០,៥%	១៩.៦៦៩.២១៣	១៦២.១៣១	១.៨១២.២២៣	១៩.២៩១.០០២	១៩៩.៤៩២	១.៧២០.០៨៨
អត្រាប្រាក់ចំណូល						
ការសន្មតមូលដ្ឋាន - ១៥% - ៣០% ផ្អែកលើអតីតភាពការងារ	១៩.៧៥៨.៥៥៦	១៦២.១៣១	១.៨៣៤.៨៣៥	១៩.៤៧០.៣២៩	១៩៩.៤៩២	១.៧៦៥.៧៨១
+ ០,៥%	១៩.៧៥០.៧៤៦	១៩៦.៣៩០	១.៨៤៥.១៦៦	១៩.៤៦២.៥៨៨	១៩៤.៩៦៨	១.៧៧៦.១៨០
- ០,៥%	១៩.៧៦៦.៥៣២	១៦៨.០៨៨	១.៨២៤.១០៨	១៩.៤៨៥.៩៨២	២០៨.៩២៥	១.៧៤៤.៧០៩

ការវិភាគលម្អិតខាងលើនេះ ត្រូវបានកំណត់ដោយផ្អែកលើវិធីសាស្ត្រដែលបន្ថែមពីផលប៉ះពាល់លើកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់ ជាលទ្ធផលនៃការផ្លាស់ប្តូរដ៏សមហេតុផលក្នុងការសន្មតសំខាន់ៗ ដែលកើតឡើងនៅចុងការិយបរិច្ឆេទនៃរបាយការណ៍។ ការវិភាគលម្អិត គឺផ្អែកលើការផ្លាស់ប្តូរនៅក្នុងការសន្មតដ៏សំខាន់ ដោយរក្សាការសន្មតផ្សេងៗទាំងអស់ឱ្យនៅថេរ។ ការវិភាគលម្អិតអាចនឹងមិនតំណាងឱ្យការ ផ្លាស់ប្តូរជាក់ស្តែង នៅក្នុងកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់នោះទេ ព្រោះវាមិនទំនងថាការផ្លាស់ប្តូរនៅក្នុងការសន្មតអាចកើតឡើង ដាច់ដោយឡែកពីគ្នានោះទេ។

ខាងក្រោមនេះ គឺជាការទូទាត់ដែលបានរំពឹង ឬ ការចូលរួមចំណែក គិតជាដុល្លារអាមេរិកដើម្បីគ្រោងទុកសម្រាប់ផែនការអត្ថប្រយោជន៍ដែលបានកំណត់នៅក្នុងឆ្នាំខាងមុខ៖

១៧. អត្ថប្រយោជន៍និយោជិត (តពីទំព័រមុន)

(iv) ការឈប់សម្រាកប្រចាំឆ្នាំដែលមិនបានទូទាត់ (តពីទំព័រមុន)

	មូលនិធិសោធននិវត្តន៍	ប្រាក់សំណង អតីតភាពការងារ	ការឈប់សម្រាក ប្រចាំឆ្នាំដែលមិន បានទូទាត់
ឆ្នាំ២០២៥	២.៧៩៥.២៦៣	៣៩.២៣៩	៤៣១.៧៤៥
ឆ្នាំ២០២៦ ដល់ឆ្នាំ២០២៩	៤៣.៨៣១.៥៩៣	១៧០.១៧៩	២.៧៤២.១០៥

១៨. ពន្ធលើប្រាក់ចំណូល

ធាតុផ្សំសំខាន់ៗនៃចំណាយពន្ធលើប្រាក់ចំណូលមានដូចខាងក្រោម៖

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ២.៤) (ដូចដែលបានកំណត់ឡើងវិញ- កំណត់សម្គាល់លេខ ៣៤)
និយ័តកម្មលើពន្ធនៃប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ការិយបរិច្ឆេទមុន	-	-	(១៨០.៣៩១)	(៧៤១.៤០៧)
ពន្ធពន្យារ	១.៩៧៤.១៤៩	៨.០៣៦.៧៦១	៣.៣៩២.៧៧១	១៣.៩៤៤.២៨៩
	១.៩៧៤.១៤៩	៨.០៣៦.៧៦១	៣.២១២.៣៨០	១៣.២០២.៨៨២

(ក) ចំណាយពន្ធលើប្រាក់ចំណូល

យោងតាមបទប្បញ្ញត្តិសារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន ត្រូវបានគណនា ដោយយកចំនួនណាមួយខ្ពស់ជាងរវាងប្រាក់ចំណូល
ជាប់ពន្ធក្នុងការិយបរិច្ឆេទគុណនឹងអត្រាពន្ធ ២០% នាកាលបរិច្ឆេទនៃរបាយការណ៍ និងចំនួន ១% នៃផលរបរប្រចាំឆ្នាំ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃកម្ពុជា បានចេញសេចក្តីណែនាំ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ (ប្រកាស ៦៣៨) បង្ហាញបទប្បញ្ញត្តិដែលក្រុមហ៊ុន
ត្រូវបំពេញ ដើម្បីទទួលបានការលើកលែងពីការបង់ពន្ធអប្បបរមា ១% ។ ការលើកលែងនេះ គឺសម្រាប់តែអ្នកបង់ពន្ធ ដែលអនុវត្តតាមច្បាប់តឹងរឹង ហើយរក្សា
នូវការកាន់បញ្ជីភាគណនេយ្យត្រឹមត្រូវ។

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ធនាគារបានទទួលនូវលិខិតបញ្ជាក់ការកាន់បញ្ជីភាគណនេយ្យត្រឹមត្រូវ ពីអគ្គនាយកដ្ឋានពន្ធដារ (“GDT”) នៃកម្ពុជា សម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយធនាគារត្រូវបានលើកលែងពីការបង់ពន្ធអប្បបរមា។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ២.៤) (ដូចដែលបានកំណត់ឡើងវិញ- កំណត់សម្គាល់លេខ ៣៤)
ចំណេញគណនេយ្យមុនបង់ពន្ធលើប្រាក់ចំណូល	១៨.៤៨៨.៧០២	៧៥.២៦៧.៥០៧	១៧.៩៥២.៨៦៣	៧៣.៧៨៦.២៦៧
ពន្ធលើប្រាក់ចំណូលអនុវត្តក្នុងអត្រា ២០%	៣.៦៩៧.៧៤០	១៥.០៥៣.៥០១	៣.៥៩០.៥៧៣	១៤.៧៥៧.២៥៣
ចំណាយមិនអាចកាត់កងបាន	(១.៧២៣.៥៩១)	(៧.០១៦.៧៤០)	(១៩៧.៨០២)	(៨១២.៩៦៤)
សំវិធានធនកត់ត្រាលើសសម្រាប់ការិយបរិច្ឆេទមុន	-	-	(១៨០.៣៩១)	(៧៤១.៤០៧)
ចំណាយពន្ធលើប្រាក់ចំណូល	១.៩៧៤.១៤៩	៨.០៣៦.៧៦១	៣.២១២.៣៨០	១៣.២០២.៨៨២

១៨. ពន្ធលើប្រាក់ចំណូល (តពីទំព័រមុន)

(ខ) ពន្ធពន្យារជា(បំណុល) ទ្រព្យសកម្ម - សុទ្ធ

ពន្ធពន្យារជា(បំណុល) ទ្រព្យសកម្ម- សុទ្ធត្រូវបានបែងចែកដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ២.៤)
ពន្ធពន្យារជាទ្រព្យសកម្ម៖				
ខាតសារពើពន្ធមិនទាន់បានប្រើប្រាស់	១១.៨២៧.១៥៥	៤៧.៦០៤.២៩៩	៣.២៩៣.៣៥៤	១៣.៤៥៣.៣៥១
បំណុលភតិសន្យា	៧.៣៨៧.២២៥	២៩.៧៣៣.៥៨១	៨.៤៦២.២៣៩	៣៤.៥៦៨.២៨៧
អត្ថប្រយោជន៍និយោជិត	៤.៣៥១.១០៤	១៧.៥១៣.១៩៤	៤.២៨៧.១២១	១៧.៥១២.៨៨៩
ថ្លៃដើមប្រតិបត្តិការមិនទាន់រំលស់	១.៩៩៦.៨១៨	៨.០៣៧.១៩២	២.៧២៣.៤៥២	១១.១២៥.៣០១
សំវិធានធននៃឧបករណ៍ក្រៅតារាងតុល្យការ និង សាច់ប្រាក់ជាមួយធនាគារផ្សេងៗ	៨១.២៣៩	៣២៦.៩៨៧	១១១.១៦០	៤៥៤.០៨៩
	២៥.៦៤៣.៥៤១	១០៣.២១៥.២៥៣	១៨.៨៧៧.៣២៦	៧៧.១១៣.៨៧៧
ពន្ធពន្យារជាបំណុល៖				
សំវិធានធន ECL	(១៧.៩៩៩.២២០)	(៧២.៤៤៦.៨៦១)	(៨.០៤៦.៥៣៨)	(៣២.៨៧០.១០៨)
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	(៦.៥៥៦.៩២៩)	(២៦.៣៩១.៦៣៩)	(៧.៧២៦.៤៧២)	(៣១.៥៦២.៦៣៨)
រំលស់ទ្រព្យ និងបរិក្ខារ	(១.៧៥៨.១៤៣)	(៧.០៧៦.៥២៦)	(១.៨០០.៩១៨)	(៧.៣៥៦.៧៥០)
	(២៦.៣១៤.២៩២)	(១០៥.៩១៤.០២៦)	(១៧.៥៧៣.៩២៨)	(៧១.៧៨៩.៤៩៦)
ពន្ធពន្យារជា(បំណុល) ទ្រព្យសកម្ម - សុទ្ធ	(៦៧០.៧៥១)	(២.៦៩៩.៧៧៣)	១.៣០៣.៣៩៨	៥.៣២៤.៣៨១

បម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារ - សុទ្ធក្នុងអំឡុងពេលបរិច្ឆេទមានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ២.៤)
នាថ្ងៃទី១ ខែមករា	១.៣០៣.៣៩៨	៥.៣២៤.៣៨១	៤.៦៩៦.១៦៩	១៩.៣៣៤.១២៨
កត់ត្រាក្នុងគណនីចំណេញ ឬខាត	(១.៩៧៤.១៤៩)	(៨.០៣៦.៧៦១)	(៣.៣៩២.៧៧១)	(១៣.៩៤៤.២៨៩)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	១២.៦០៧	-	(៦៥.៤៥៨)
នាថ្ងៃទី៣១ ខែធ្នូ	(៦៧០.៧៥១)	(២.៦៩៩.៧៧៣)	១.៣០៣.៣៩៨	៥.៣២៤.៣៨១

(គ) ខាតសារពើពន្ធដែលយោងទៅមុខ

យោងតាមប្រកាស ០៩៨ ស្តីពីពន្ធលើប្រាក់ចំណេញលើខាតសារពើពន្ធដែលយោងទៅមុខរយៈពេល ៥ឆ្នាំបន្តបន្ទាប់ និងអាចប្រើប្រាស់កាត់កងនឹងប្រាក់ចំណេញជាប់ពន្ធនៅឆ្នាំបន្ទាប់ មានលក្ខខណ្ឌដែលត្រូវបំពេញដូចខាងក្រោម៖

- ខាតសារពើពន្ធត្រូវបានគណនាផ្អែកលើបទប្បញ្ញត្តិពន្ធដារ និងបានរាយការណ៍នៅក្នុងការប្រកាស ពន្ធប្រចាំឆ្នាំទៅអគ្គនាយកដ្ឋានពន្ធដារ
- សកម្មភាពអាជីវកម្មក្រុមហ៊ុនពុំមានការផ្លាស់ប្តូរ និង
- ពុំមានការវាយតម្លៃឡើងវិញ ដោយឯកតោភាគីលើការខាតសារពើពន្ធត្រូវបានធ្វើឡើងដោយ អគ្គនាយកដ្ឋានពន្ធដារ។

ខាតសារពើពន្ធ គឺស្ថិតនៅក្រោមការវាយតម្លៃដោយអគ្គនាយកដ្ឋានពន្ធដារ ហើយមិនអាចប្រើប្រាស់បាន ប្រសិនបើមានលក្ខខណ្ឌណាមួយដែលបានរៀបរាប់ខាងលើ មិនត្រូវបានបំពេញ។

១៨. ពន្ធលើប្រាក់ចំណូល (តពីទំព័រមុន)

(គ) ខាតសារពើពន្ធដែលយោងទៅមុខ (តពីទំព័រមុន)

ព័ត៌មានលម្អិតនៃការខាតពន្ធដែលធនាគារមិនបានប្រើមានដូចខាងក្រោម៖

ឆ្នាំដំបូង	អាចប្រើប្រាស់រហូតដល់	លទ្ធផលខាតសារពើពន្ធ	ប្រើប្រាស់	បោះបង់	មិនទាន់បានប្រើប្រាស់
		ដុល្លារអាមេរិក			ដុល្លារអាមេរិក
២០២៣	២០២៤	១៦.៤៦៦.៧៧២	-	-	១៦.៤៦៦.៧៧២
២០២៤	២០២៥	៤២.៦៦៩.០០៦	-	-	៤២.៦៦៩.០០៦
		៥៩.១៣៥.៧៧៨	-	-	៥៩.១៣៥.៧៧៨

(ឃ) ពន្ធលើប្រាក់ចំណូលត្រូវបង់

ព័ត៌មានលម្អិតអំពីបម្រែបម្រួលពន្ធលើប្រាក់ចំណូលត្រូវបង់មានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២.៤) (ដូចដែលបានកំណត់ឡើងវិញ-កំណត់សម្គាល់លេខ ៣.៤)
នាថ្ងៃទី១ ខែមករា	-	-	៣.៤៨៦.១៨៥	១៤.៣៥២.៦១៨
ពន្ធលើប្រាក់ចំណូលបានបង់	-	-	(៣.៣០៥.៧៩៥)	(១៣.៥៨៦.៨១៨)
សំវិធានធនកត់ត្រាលើសសម្រាប់ការិយបរិច្ឆេទមុន	-	-	(១៨០.៣៩១)	(៧៤១.៤០៧)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	(២៤.៣៩៣)
នាថ្ងៃទី៣១ ខែធ្នូ	-	-	-	-

(ង) ឥណទានពន្ធលើប្រាក់ចំណូល

ដោយធនាគារបានទទួលការលើកលែងលើពន្ធអប្បបរមា និងស្ថិតនៅក្នុងស្ថានភាពខាតសារពើពន្ធ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ប្រាក់រំដោះពន្ធលើប្រាក់ចំណូលដែលបានបង់ក្នុងឆ្នាំ អាចកាត់កងលើប្រាក់ចំណូលជាប់ពន្ធ ឬអាចសុំបង្វិលសងពីអគ្គនាយកដ្ឋានពន្ធដារ តាមការអនុលោមរបស់ច្បាប់សារពើពន្ធនៃកម្ពុជា។ ព័ត៌មានលម្អិតមានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២.៤)
នាថ្ងៃទី១ ខែមករា	២.៥០២.៦១៩	១០.២២៣.១៩៨	-	-
បន្ថែម	២.៥៩០.៥០៦	១០.៥៤៥.៩៥០	២.៥០២.៦១៩	១០.២៨៥.៧៦៤
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(២៦៩.៣២០)	-	(៦២.៥៦៦)
នាថ្ងៃទី៣១ ខែធ្នូ	៥.០៩៣.១២៥	២០.៤៩៩.៨២៨	២.៥០២.៦១៩	១០.២២៣.១៩៨

១៩. បំណុលកតិសន្យា

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
នាថ្ងៃទី១ ខែមករា	៤២.៣១១.១៩៦	១៧២.៨៤១.២៣៦	៤៣.៧២៨.៥៦២	១៨០.០៣០.៤៩០
បន្ថែម	១.៩០៣.៥៥៣	៧.៧៤៩.៣៦៤	៥.០៣១.០៧៤	២០.៦៧៧.៧១៣
ចំណាយការប្រាក់ (កំណត់សម្គាល់លេខ ២២)	៣.៦៥៣.៥៣៧	១៤.៨៧៣.៥៤៩	៤.១១៥.៨៣៤	១៦.៩១៦.០៧៨
ការទូទាត់ចំណែកប្រាក់ដើម	(៦.០៦០.៩២១)	(២៤.៦៧៤.០០៩)	(៦.៤៤៨.៤៤០)	(២៦.៥០៣.០៨៨)
ការទូទាត់ចំណែកការប្រាក់	(៣.៦៥៣.៥៣៧)	(១៤.៨៧៣.៥៤៩)	(៤.១១៥.៨៣៤)	(១៦.៩១៦.០៧៨)
ការវាស់វែងឡើងវិញ	(១.២១៧.៧០៤)	(៤.៩៥៧.២៧៣)	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(២.២៩១.៤១៨)	-	(១.៣៦៣.៨៧៨)
នាថ្ងៃទី៣១ ខែធ្នូ	៣៦.៩៣៦.១២៤	១៤៨.៦៦៧.៨៩៩	៤២.៣១១.១៩៦	១៧២.៨៤១.២៣៦

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ការវិភាគតាមកាលសន្តិភាព				
លំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនបានធ្វើអប្បបរមា				
តិចជាងមួយឆ្នាំ	៩.៧៧៩.៩៨៣	៣៩.៣៦៤.៤៣២	១០.៣៤២.៨៨៥	៤២.២៥០.៦៨៥
មួយឆ្នាំ ទៅប្រាំឆ្នាំ	៣៣.១១៣.២៥០	១៣៣.២៨០.៨៣១	៣៤.១៥៤.៧៤២	១៣៩.៥២២.១២១
លើសពីប្រាំឆ្នាំ	៤.៣២០.៣២៣	១៧.៣៨៩.៣០០	១១.៣៥៦.៤២២	៤៦.៣៩០.៩៨៤
បំណុលកតិសន្យាមិនធ្វើអប្បបរមាសរុប	៤៧.២១៣.៥៥៦	១៩០.០៣៤.៥៦៣	៥៥.៨៥៤.០៤៩	២២៨.១៦៣.៧៩០
តម្លៃបច្ចុប្បន្ននៃបំណុលកតិសន្យា				
រយៈពេលខ្លី	៦.៦២២.៧៦៥	២៦.៦៥៦.៦២៩	៦.៦៩៩.៣៣៧	២៧.៣៦៦.៧៩២
រយៈពេលវែង	៣០.៣១៣.៣៥៩	១២២.០១១.២៧០	៣៥.៦១១.៨៥៩	១៤៥.៤៧៤.៤៤៤
តម្លៃបច្ចុប្បន្ននៃបំណុលកតិសន្យាសរុប	៣៦.៩៣៦.១២៤	១៤៨.៦៦៧.៨៩៩	៤២.៣១១.១៩៦	១៧២.៨៤១.២៣៦

ចំនួនដែលបានទទួលស្គាល់នៅក្នុងចំណេញ ឬខាតមានដូចខាងក្រោម៖

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ២០២៤		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ការប្រាក់លើបំណុលកតិសន្យា (កំណត់សម្គាល់លេខ ២២)	៣.៦៥៣.៥៣៧	១៤.៨៧៣.៥៤៩	៤.១១៥.៨៣៤	១៦.៩១៦.០៧៨
ចំណាយទាក់ទងនឹងកតិសន្យារយៈពេលខ្លី	១៧២.២១៨	៧០១.០៩៩	២៩៩.៧៦០	១.២៣២.០១២
ចំណាយទាក់ទងនឹងកតិសន្យានៃទ្រព្យសកម្មដែល មានតម្លៃទាប	៤.៥៧៤	១៨.៦២១	១១៨.៦២៧	៤៨៧.៥៥៩
	៣.៨៣០.៣២៩	១៥.៥៩៣.២៦៩	៤.៥៣៤.២២១	១៨.៦៣៥.៦៤៩

២០. ដើមទុន និងប្រាក់បម្រុងកាតព្វកិច្ច

(ក) ដើមទុន

	ថ្ងៃទី៣១ ខែធ្នូ ២០២៤		ថ្ងៃទី៣១ ខែធ្នូ ២០២៣	
	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក
Maruhan Investment Asia Pte. Ltd.	២.៣២០.០០០	២៩០.០០០.០០០	២.២៤០.០០០	២៨០.០០០.០០០
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៤)		១.១៦០.០០០.០០០		១.១២០.០០០.០០០

ចំនួនភាគហ៊ុនដែលបានអនុម័តសរុបដែលមានតម្លៃប្រាក់ ១២៥ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។
ភាគហ៊ុនត្រូវបានចេញផ្សាយ និងនៅដក់សល់។

បម្រែបម្រួលដើមទុនដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ២០២៤		ថ្ងៃទី៣១ ខែធ្នូ ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	២៨០.០០០.០០០	១.១២០.០០០.០០០	២៥០.០០០.០០០	១.០០០.០០០.០០០
ដើមទុនបន្ថែម *	១០.០០០.០០០	៤០.០០០.០០០	១០.០០០.០០០	៤០.០០០.០០០
មូលធនកម្មនៃប្រាក់ចំណេញរក្សាទុក *	-	-	២០.០០០.០០០	៨០.០០០.០០០
នាថ្ងៃទី៣១ ខែធ្នូ	២៩០.០០០.០០០	១.១៦០.០០០.០០០	២៨០.០០០.០០០	១.១២០.០០០.០០០

* ការបន្ថែមដើមទុនបន្ថែមសម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៣ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ និងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ រៀងៗគ្នា។ ធនាគារជាតិ នៃ កម្ពុជាបានអនុម័តលើការបន្ថែមដើមទុនសម្រាប់ឆ្នាំ២០២៤ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ និងបន្ថែមដើមទុន និង មូលធនកម្មនៃប្រាក់ចំណេញរក្សាទុកសម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។

(ខ). ប្រាក់បម្រុងកាតព្វកិច្ច (កំណត់សម្គាល់លេខ ២.៥.៤)

បម្រែបម្រួលប្រាក់បម្រុងកាតព្វកិច្ចមានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
សមតុល្យនាថ្ងៃទី១ ខែមករា	៦៤.២៦២.៤៣៧	២៦២.៥៩០.៤១៦	៣៤.០៤៨.៣២៤	១៣៨.៤១០.៤១០
ផ្ទេរពីប្រាក់ចំណេញរក្សាទុក	៦១.៨៨២.៩៨៥	២៥១.៩២៥.៦៣២	៣០.២១៤.១១៣	១២៤.១៨០.០០៦
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	១២៦.១៤៥.៤២២	៥១៤.៥១៦.០៤៨	៦៤.២៦២.៤៣៧	២៦២.៥៩០.៤១៦

២១. ចំណូលការប្រាក់

ចំណូលការប្រាក់កើតឡើងពី៖

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤) (ដូចដែលបានកំណត់ឡើងវិញ- កំណត់សម្គាល់លេខ ៣៤)
ឥណទានទៅអតិថិជន (កំណត់សម្គាល់លេខ ៦)	២៣២.៤២២.៩៤៦	៩៤៦.១៩៣.៨១៣	២៤៥.៦៤១.៧៦៩	១.០០៩.៥៨៧.៦៧០
សមតុល្យនៅធនាគារផ្សេងៗ (កំណត់សម្គាល់លេខ ៥)	២.៦៧៨.០៣៧	១០.៩០២.២៨៩	២.០២៣.១៨៧	៨.៣១៥.៣០០
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា (កំណត់សម្គាល់លេខ ៤)	១.០៨១.០១៨	៤.៤០០.៨២៤	៧៧៧.៣៧៥	៣.១៩៥.០១១
ការវិនិយោគមូលបត្ររ៉ាប់រងនៅ ថ្ងៃដើមរំលស់ (កំណត់សម្គាល់លេខ ៧)	២២៥.៦៨៦	៩១៨.៧៦៨	៥២.៥១១	២១៥.៨២០
	២៣៦.៤០៧.៦៨៧	៩៦២.៤១៥.៦៩៤	២៤៨.៤៤៤.៨៤២	១.០២១.៣១៣.៨០១

២២. ចំណាយការប្រាក់

ចំណាយការប្រាក់កើតឡើងពី៖

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤) (ដូចដែលបានកំណត់ឡើងវិញ- កំណត់សម្គាល់លេខ ៣៤)
ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្សេងៗ (កំណត់សម្គាល់លេខ ១៣)	១០៨.២៧៨.០៤១	៤៤០.៧៩៩.៩០៥	១០១.៦៩១.០៦៣	៤១៧.៩៥០.២៦៩
ប្រាក់កម្ចី (កំណត់សម្គាល់លេខ ១៤)	១៣.៨៣៤.៤៨១	៥៦.៣២០.១៧២	១៨.២២៣.៩៥៨	៧៤.៩០០.៤៦៧
អនុបណ្តាល (កំណត់សម្គាល់លេខ ១៥)	១៣.០៤០.៩៨៤	៥៣.០៨៩.៨៤៦	១៤.៦៤៩.៧៤១	៦០.២១០.៤៣៦
កម្រៃសេវាឥណទាន	២.៤៩១.៤៥៧	១០.១៤២.៧២២	២.៩៣៩.៩១២	១២.០៨៣.០៣៨
បំណុលភតិសន្យា (កំណត់សម្គាល់លេខ ១៩)	៣.៦៥៣.៥៣៧	១៤.៨៧៣.៥៤៩	៤.១១៥.៨៣៤	១៦.៩១៦.០៧៨
ផ្សេងៗ	១.៦២៨.៩៣៥	៦.៦៣១.៣៩៤	១.៤៤២.៥៥២	៥.៩២៨.៨៨៩
	១៤២.៩២៧.៤៣៥	៥៨៦.៨៥៧.៥៨៨	១៤៣.០៦៣.០៦០	៥៨៧.៩៨៩.១៧៧

២៣. ចំណូលផ្សេងៗ

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤) (ដូចដែលបានកំណត់ឡើងវិញ- កំណត់សម្គាល់លេខ ៣៤)
ការប្រមូលបានមកវិញនូវឥណទានដែលបាន លុបចោល	៨.០៤៧.០៧៤	៣២.៧៥៩.៦៣៩	១៣.៣៣៨.៥៣០	៥៤.៨២១.៣៥៨
ចំណេញពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ	៩៨៣.៩០៥	៤.០០៥.៤៧៧	៦៥០.០២៧	២.៦៧១.៦១១
ចំណូលភាគលាភ	១២០.៤៧៨	៤៩០.៤៦៦	១៦៨.៤៤៣	៦៩២.៣០១
ចំណូលផ្សេងៗ	៤៧១.៤៦៩	១.៩១៩.៣៥០	២.៣៧៥.៦២៩	៩.៧៦៣.៨៣៥
	៩.៦២២.៩២៦	៣៩.១៧៤.៩៣២	១៦.៥៣២.៦២៩	៦៧.៩៥៩.១០៥

២៤. កម្រៃសេវា និងកម្រៃជើងសាស្ត្រ

ព័ត៌មានលម្អិតពីកម្រៃសេវា និងកម្រៃជើងសាស្ត្រមានដូចខាងក្រោម៖

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤) (ដូចដែលបានកំណត់ឡើងវិញ- កំណត់សម្គាល់លេខ ៣៤)
ចំណូលកម្រៃសេវាលើឥណទាន	៤.៧៤០.៣២៧	១៩.២៩៧.៨៧១	៤.៩៨៤.៨៧៧	២០.៤៨៧.៨៤៤
កម្រៃសេវាលើគម្រោងកាត	៣.២៥៥.២១៥	១៣.២៥១.៩៨០	៣.២៩៦.៤១៥	១៣.៥៤៨.២៦៦
កម្រៃសេវាផ្ទេរប្រាក់	១.២៤៣.៥៥១	៥.០៦២.៤៩៦	១.៣១៣.០៤០	៥.៣៩៦.៥៩៤
កម្រៃសេវាពីបញ្ជី	៧៦៩.៦៧២	៣.១៣៣.៣៣៥	៧៧៨.២៧៨	៣.១៩៨.៧២៣
កម្រៃសេវាពីបើកកាស៊ីនូ	៤២១.៨៦៧	១.៧១៧.៤២១	១.១៩២.៧៥៦	៤.៩០២.២២៧
កម្រៃសេវាពីដៃគូ	២៦៣.២១១	១.០៧១.៥៣២	១.៧៤៤.១២១	៧.១៦៨.៣៣៧
កម្រៃសេវា និងកម្រៃជើងសាលើឥណទានផ្សេងៗ	៣០៨.៥០៥	១.២៥៥.៩២៤	៦៣០.២៧៦	២.៥៩០.៤៣៥
	១១.០០២.៣៨៨	៤៤.៧៩០.៥៥៩	១៣.៩៣៩.៧៦៣	៥៧.២៩២.៤២៦

២៥. ចំណាយទូទៅ និងចំណាយរដ្ឋបាល

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ចំណាយបុគ្គលិក និងចំណាយពាក់ព័ន្ធផ្សេងៗ	៤៤.០១៧.៨៨២	១៧៩.១៩៦.៧៩៨	៤៦.៣៩២.៤៨៣	១៩០.៦៧៣.១០៥
រំលស់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម (កំណត់សម្គាល់លេខ ១០)	៧.៧៤៩.៤៣៤	៣១.៥៤៧.៩៤៥	៨.១២៩.៩៦៧	៣៣.៤១៤.១៦៤
រំលស់ទ្រព្យ និងបរិក្ខារ (កំណត់សម្គាល់លេខ ៩)	៧.៥៨៧.៧៣០	៣០.៨៨៩.៦៤៩	៦.៦៥២.១៨១	២៧.៣៤០.៤៦៤
ជួសជុល និងថែទាំ	៦.៤៧២.១៤៧	២៦.៣៤៨.១១០	៦.៤៩១.៨២៣	២៦.៦៨១.៣៩៣
សេវាវិជ្ជាជីវៈ *	៥.១៣១.០៧៦	២០.៨៨៨.៦១០	៣.៩៣០.១៧៥	១៦.១៥៣.០១៩
ជួសជុល និងថែទាំ	១.៩៨៩.៩០៨	៨.១០០.៩១៥	២.០៣៦.៣៧៩	៨.៣៦៩.៥១៨
ទឹកភ្លើង	១.៦១៣.៤១៥	៦.៥៦៨.២១២	១.៤៥២.៤៤២	៥.៩៦៩.៥៣៧
សេវាធនាគារ	១.២៩៣.៧៨៦	៥.២៦៧.០០៣	៩៥៣.៨៥៨	៣.៩២០.៣៥៦
រំលស់លើថ្លៃដើមកម្មវិធីកុំព្យូទ័រ (កំណត់សម្គាល់លេខ ១១)	១.១៨៧.៩៦៦	៤.៨៣៦.២១០	៩០៨.៨០៦	៣.៧៣៥.១៩៣
សន្តិសុខ	១.០២៥.២៤៨	៤.១៧៣.៧៨៥	១.២១៥.១០០	៤.៩៩៤.០៦១
សេវាអាជ្ញាបណ្ណ	១.០១៣.៣៨១	៤.១២៥.៤៧៤	៩៩៨.៣៩១	៤.១០៣.៣៨៧
ទំនាក់ទំនង	១.០០៧.៨៥៨	៤.១០២.៩៩០	១.២៣៣.០២៥	៥.០៦៧.៧៣៣
សម្ភារៈការិយាល័យ និងម៉ាស៊ីនព្រីន	៧២៧.២៤២	២.៩៦០.៦០២	១.០៤៣.៥៨៧	៤.២៨៩.១៤៣
ទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្ម	៥៩០.១០០	២.៤០២.២៩៧	១.១២២.២៨៦	៤.៦១២.៥៩៥
ការដឹកជញ្ជូន	៥៥៨.១៣៧	២.២៧២.១៧៦	៥៧០.៥២៩	២.៣៤៤.៨៧៤
ការជួលការិយាល័យ	១៧៦.៧៩២	៧១៩.៧២០	៤១៨.៣៨៧	១.៧១៩.៥៧១
ផ្សេងៗ **	៥.៤៥៣.៤៩០	២២.២០១.១៥៩	៨.១១១.០៨៨	៣៣.៣៣៦.៥៧១
	៨៧.៥៩៥.៥៩២	៣៥៦.៦០១.៦៥៥	៩១.៦៦០.៩០៧	៣៧៦.៧២៤.៦៨៤

* សេវាវិជ្ជាជីវៈ រួមមានកម្រៃសេវាសវនកម្ម ដែលមានចំនួន ៩០.៧៥០ ដុល្លារអាមេរិក ឬ ៣៦៩.៤៤៣ ពាន់រៀល សម្រាប់ការិយបរិច្ឆេទបញ្ចប់ត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

** ចំណាយផ្សេងៗ រួមមានការចំណាយលើសុខុមាលភាព ថ្លៃសមាជិកភាព ចំណាយផ្សេងៗ និងចំណេញ ឬខាតពីការលក់ និងលុបចោលទ្រព្យ និងបរិក្ខារ។

២៦. សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
សំវិធានធនសម្រាប់ ECL លើបំណុល និង បុរេប្រទានទៅអតិថិជន (កំណត់សម្គាល់លេខ ៦)	៨.០៦៧.៣៥៩	៣២.៨៤២.២១៨	២៥.៨១៦.២៩៧	១០៦.១០៤.៩៨០
សំវិធានធនសម្រាប់ ECL លើកិច្ចសន្យា ឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ (កំណត់សម្គាល់លេខ ២៨)	១០៣.៤៧៨	៤២១.២៥៩	៣.៣០៧	១៣.៥៩២
(ការកាត់បញ្ចូល) សំវិធានធនលើ ECL លើ សមតុល្យនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (កំណត់សម្គាល់លេខ ៥)	(១៤៩.៦០៥)	(៦០៩.០៤២)	៤៧១.២០០	១.៩៣៦.៦៣២
	៨.០២១.២៣២	៣២.៦៥៤.៤៣៥	២៦.២៩០.៨០៤	១០៨.០៤៥.២០៤

២៧. សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ

	កំណត់ សម្គាល់	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤) (ដូចដែលបានកំណត់ ឡើងវិញ-កំណត់សម្គាល់ លេខ ៣៤)
ចំណូលមុនបង់ពន្ធលើប្រាក់ចំណូល		១៨.៤៨៨.៧០២	៧៥.២៦៧.៥០៧	១៧.៩៥២.៨៦៣	៧៣.៧៨៦.២៦៧
និយ័តកម្មសម្រាប់៖					
ចំណូលការប្រាក់សុទ្ធ		(៩៣.៤៨០.២៥២)	(៣៨០.៥៥៨.១០៦)	(១០៥.៤៣១.៧៨២)	(៤៣៣.៣២៤.៦២៤)
សំវិធានធនលើ ECL	២៦	៨.០២១.២៣២	៣២.៦៥៤.៤៣៥	២៦.២៩០.៨០៤	១០៨.០៥៥.២០៤
រំលស់ទ្រព្យសកម្មរូបិ៍ និងអរូបិ៍លើ៖					
ទ្រព្យ និងបរិក្ខារ	៩	៧.៥៨៧.៧៣០	៣០.៨៨៩.៦៤៩	៦.៦៥២.១៨១	២៧.៣៤០.៤៦៤
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១០	៧.៧៤៩.៤៣៤	៣១.៥៤៧.៩៤៥	៨.១២៩.៩៦៧	៣៣.៤១៤.១៦៤
ថ្លៃដើមកម្មវិធីកុំព្យូទ័រ	១១	១.១៨៧.៩៦៦	៤.៨៣៦.២១០	៩០៨.៨០៦	៣.៧៣៥.១៩៣
ចំណាយអត្ថប្រយោជន៍និយោជិត	១៧	៣.៥០០.៥០១	១៤.២៥០.៥៣៩	៣.៣០២.៣៥៩	១៣.៥៧២.៦៩៥
(ចំណេញ) ខាត លើការលក់ទ្រព្យ និងបរិក្ខារ	៩	(២១.១៣៨)	(៨៦.០៥៣)	២.១៦៥	៨.៨៩៨
ខាតលើការលុបចោលភតិសន្យា		១២៥.៥៩២	៥១១.២៨៥	២២.៦៤១	៩៣.០៥៥
ការលុបចោលទ្រព្យ និងបរិក្ខារ	៩	២.៦១៧	១០.៦៥៤	២៤	៩៩
ការលុបចោលថ្លៃដើមកម្មវិធីកុំព្យូទ័រ		៦.៦០០	២៦.៨៦៩	-	-
		(៤៦.៨៣១.០១៦)	(១៩០.៦៤៩.០៦៦)	(៤២.១៦៩.៩៧២)	(១៧៣.៣១៨.៥៨៥)
បម្រែបម្រួលទ្រព្យសកម្ម និង បំណុលប្រតិបត្តិការ					
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា		(៤.៨០៤.៥១៤)	(១៩.៥៥៩.១៧៦)	(២២.៤០០.១៥៩)	(៩២.០៦៤.៦៥៣)
ប្រាក់បញ្ញើមានកាលកំណត់ជាមួយធនាគារផ្សេងៗ		៣.០១១.៥៣៨	១២.២៥៩.៩៧១	៦.២៤៣.២០៨	២៥.៦៥៩.៥៨៥
ឥណទានទៅអតិថិជន		១៦៣.១៩៨.៧៧៧	៦៦៤.៣៨២.២២១	(១០៥.២៧៧.៧៦៣)	(៤៣២.៦៩១.៦០៦)
ទ្រព្យសកម្មផ្សេងៗ		(៧៤៥.៦១៨)	(៣.០៣៥.៤១១)	៨៣៥.៣២៣	៣.៤៣៣.១៧៨
ប្រាក់បញ្ញើអតិថិជន និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ		៤៥.៨៧៣.២៦២	១៨៦.៧៥០.០៥០	១១៦.៥១៦.៦៣១	៤៧៨.៨៨៣.៣៥៣
អត្ថប្រយោជន៍និយោជិត		៣.២២០.១៣៥	១៣.១០៩.១៧០	៣.២០១.៥១៦	១៣.១៥៨.២៣១
បំណុលផ្សេងៗ		(៤.៤២០.១៥៨)	(១៧.៩៩៤.៤៦៣)	៣.៧៣៤.២៦៧	១៥.៣៤៧.៨៣៧
សាច់ប្រាក់បានពី (ប្រើក្នុង) សកម្មភាពប្រតិបត្តិការ		១៥៨.៥០២.៤០៦	៦៤៥.២៦៣.២៩៦	(៣៩.៣១៦.៩៤៩)	(១៦១.៥៩២.៦៦០)
ការប្រាក់ដែលបានទទួល		២១៨.៤៧៦.៨៦៩	៨៨៩.៤១៩.៣៣៤	២៤៣.៥៩៨.៧៦០	១.០០១.១៩០.៩០៤
ការប្រាក់ដែលបានបង់		(១៤៥.២២២.៥៣៣)	(៥៩១.២០០.៩៣២)	(១៣៦.២៦៩.៤១០)	(៥៦០.០៦៧.២៧៥)
ពន្ធលើប្រាក់ចំណូលដែលបានបង់		(២.៥៩០.៥០៦)	(១០.៥៤៥.៩៥០)	(៥.៧៩២.៥៦៦)	(២៣.៨០៧.៤៤៦)
អត្ថប្រយោជន៍និយោជិតដែលបានបង់	១៧	(៥.៥៤៥.៦២៥)	(២២.៥៧៦.២៣៩)	(៥.៧៨៨.២១០)	(២៣.៦៦៦.២៤៣)
សាច់ប្រាក់សុទ្ធបានពីសកម្មភាព ប្រតិបត្តិការ		២២៣.៦២០.៦១១	៩១០.៣៥៩.៥០៩	៥៦.៤៦១.៦២៥	២៣២.០៥៧.២៨០

២៧. សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ (តពីទំព័រមុន)

ព័ត៌មានបន្ថែមលើលំហូរសាច់ប្រាក់ក្នុងសកម្មភាពប្រតិបត្តិការដែលទទួលបានពីភាគលាភ៖

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ភាគលាភដែលបានទទួល	១២០.៤៧៨	៤៩០.៤៦៦	១៦៨.៤៤៣	៦៩២.៣០២

២៨. កិច្ចសន្យា និងយថាភាព

កិច្ចសន្យាឥណទាន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ទ្រព្យសកម្ម				
ចំណែកនៃឥណទានវិបារូបន៍មិនបានប្រើប្រាស់	៨១.៤៣៦.៥៥១	៣២៧.៧៨២.១១៨	៦៩.៩៦៧.៤៨៩	២៨៥.៨១៧.១៩៣
បំណុល				
ចំណែកប្រាក់កម្ចីមិនទាន់ដកចេញ	៨៧.១៦០.៦៣០	៣៥០.៨២១.៥៣៦	-	-
លិខិតធានាពីធនាគារ	៣.៨៨១.២៥៩	១៥.៦២២.០៦៧	៩.៧១០.០៩៨	៣៩.៦៦៥.៧៥០
លិខិតឥណទាន	១០.៣៦៦	៤១.៧២៣	១.៦០៨.៣០១	៦.៥៦៩.៩០៨

បម្រែបម្រួលសំវិធានធនសម្រាប់ ECLs

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
សមតុល្យនៅថ្ងៃទី១ ខែមករា	១២០.០៣០	៤៩០.៣២៣	១១៦.៧២៣	៤៨០.៥៤៩
សំវិធានធនលើ ECL (កំណត់សម្គាល់លេខ ២៦)	១០៣.៤៧៨	៤២១.២៥៩	៣.៣០៧	១៣.៥៩២
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(១១.៩៦២)	-	(៣.៨១៨)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ	២២៣.៥០៨	៨៩៩.៦២០	១២០.០៣០	៤៩០.៣២៣

ការទាមទារសំណងតាមផ្លូវច្បាប់

ក្នុងអំឡុងការិយបរិច្ឆេទ ធនាគារបានធ្វើការប្តឹងទាមទារតាមផ្នែកច្បាប់ពីអតិថិជន ដែលមិនបានទូទាត់សង។ ភាគច្រើននៃការទាមទារនេះ គឺកំពុងស្ថិតនៅក្នុងការចរចា និង/ឬ ជំទាស់មិនព្រមពីកូនបំណុល ហេតុនេះលទ្ធផលចុងក្រោយនៃការប្តឹងទាមទារ និងចំនួននៃការទាមទារមកវិញ មិនអាចត្រូវបានកំណត់ពេលវេលាបានឡើយ។

ពន្យល់ថាភាព

ប្រព័ន្ធពន្ធដារនៅព្រះរាជាណាចក្រកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនលើកច្រើនសារ ហើយត្រូវបានកំណត់ដោយការបកស្រាយមិនច្បាស់លាស់ ផ្ទុយ និង/ឬ ដែលមានការបកស្រាយខុសៗគ្នាជាច្រើន កើតមានឡើងក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។ សារពើពន្ធ គឺជាកម្មវត្ថុនៃការពិនិត្យឡើងវិញ និងការសង្កេតដោយមន្ត្រីពន្ធដារផ្សេងៗជាច្រើន ដែលមានសមត្ថកិច្ចក្នុងការដាក់ពិន័យធ្ងន់ធ្ងរ និងពិន័យជាប្រាក់។ កត្តាទាំងនេះហើយដែលអាចធ្វើឱ្យមានហានិភ័យពន្ធដារនៅក្នុងព្រះរាជាណាចក្រកម្ពុជាខ្លាំងជាងប្រទេសដទៃទៀត។

គណៈគ្រប់គ្រងជឿជាក់ថា ខ្លួនបានទទួលស្គាល់បំណុលពន្ធគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបទប្បញ្ញត្តិពន្ធ។ ទោះបីយ៉ាងណាក៏ដោយ អាជ្ញាធរជាប់ពាក់ព័ន្ធអាច នឹងមានបំណកស្រាយខុសៗគ្នា និងធ្វើឱ្យមានផលប៉ះពាល់ជាសារវន្តចាប់តាំងពីធនាគារមានប្រតិបត្តិការអាជីវកម្ម។

២៩. សមតុល្យ និងប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធ

ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ភាគីពាក់ព័ន្ធ និងទំនាក់ទំនងរបស់ភាគីពាក់ព័ន្ធជាមួយធនាគារបានបង្ហាញដូចខាងក្រោម៖

ភាគីពាក់ព័ន្ធ	ទំនាក់ទំនង
ម៉ារ៉ូហាន ខបភីអេសិន	ស្ថិតក្រោមការគ្រប់គ្រងរួម
ម៉ារ៉ូហាន (ខេមបូឌា) ខបភីអេសិន	ស្ថិតក្រោមការគ្រប់គ្រងរួម
Maruhan Investment Asia Pte. Ltd	ភាគហ៊ុនិក
ម៉ារ៉ូហាន អ៊ិនវេសមិន (ខេមបូឌា)	ស្ថិតក្រោមការគ្រប់គ្រងរួម
Maruhan Japan Bank Lao Co.. Ltd.	ស្ថិតក្រោមការគ្រប់គ្រងរួម
ស្តេសិន អេកូស៊ីស្តិម (ខេមបូឌា) ឯ.ក	ស្ថិតក្រោមការគ្រប់គ្រងរួម
Station Ecosystem Pte.Ltd	ស្ថិតក្រោមការគ្រប់គ្រងរួម
គណៈគ្រប់គ្រងសំខាន់ៗ	ក្រុមប្រឹក្សាភិបាលរបស់ធនាគារដែលជាអ្នកធ្វើការសម្រេចចិត្តសំខាន់ៗទាក់ទងនឹងការដឹកនាំយុទ្ធសាស្ត្រ របស់ធនាគារ ហើយគណៈគ្រប់គ្រងជាន់ខ្ពស់ (រួមមានសមាជិកគ្រួសារដែលជិតដិត របស់ពួកគេ)

២៩. សមតុល្យ និងប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធ (តពីទំព័រមុន)

សមតុល្យនៅភាគីពាក់ព័ន្ធ

ភាគីពាក់ព័ន្ធ	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ឥណទានទៅអតិថិជន				
ម៉ារូហាន់ អ៊ិនវេសមិន (ខេមបូឌា)	១៩.៥៩៧.៨៦២	៧៨.៨៨១.៣៩៥	១៩.៩៧៣.៥៧៦	៨១.៥៩២.០៥៨
ម៉ារូហាន់ (ខេមបូឌា) ឧបកើរសិន	៣.២២១.១១៦	១២.៩៦៤.៩៩២	៣.៩៣៧.៨៤៧	១៦.០៨៦.១០៥
គណៈគ្រប់គ្រងជាន់ខ្ពស់	៤.៩០៤.៦៥៥	១៩.៧៤១.២៣៦	៥.៥១៨.៩០៣	២២.៥៤៤.៧១៩
	២៧.៧២៣.៦៣៣	១១១.៥៨៧.៦២៣	២៩.៤៣០.៣២៦	១២០.២២២.៨៨២
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ				
ម៉ារូហាន់ អ៊ិនវេសមិន (ខេមបូឌា)	១.៧៧៣.៤០៩	៧.១៣៧.៩៧១	១.៧៧៣.៤១០	៧.២៤៤.៣៨០
ម៉ារូហាន់ (ខេមបូឌា) ឧបកើរសិន	១.៤៤៨.១៦៧	៥.៨២៨.៨៧២	១.៤៤៨.១៦៧	៥.៩១៥.៧៦២
	៣.២២១.៥៧៦	១២.៩៦៦.៨៤៣	៣.២២១.៥៧៧	១៣.១៦០.១៤២
ប្រាក់បញ្ញើពីអតិថិជន				
ម៉ារូហាន់ ឧបកើរសិន	២១.០៦៧.៧០៥	៨៤.៧៩៧.៥១៣	២១.០២២.៤៧៨	៨៥.៨៧៦.៨២៣
ម៉ារូហាន់ (ខេមបូឌា) ឧបកើរសិន	១.១២៨.២៦១	៤.៥៤១.២៥១	២.២៤២.០៨៥	៩.១៥៨.៩១៧
Maruhan Investment Asia Pte. Ltd.	១.៦៨៥.៩០៣	៦.៧៨៥.៧៦០	១.៥៧០.២០១	៦.៤១៤.២៧១
ម៉ារូហាន់ អ៊ិនវេសមិន (ខេមបូឌា)	៣.២៧១.៥០៦	១៣.១៦៧.៨១២	៨.០៨៨.៨៦២	៣៣.០៣០.៧៤៦
Maruhan Japan Bank Lao Co.. Ltd.	៧៣.៤៥៦	២៩៥.៦៦០	២៩.៥៣៧	១២០.៦៥៩
ស្តេសិន អេកូស៊ីស្តិម (ខេមបូឌា) ឯ.ក	១១.៤២៧	៤៥.៩៩៤	២០៧.៣៣០	៨៤៦.៩៤៣
Station Ecosystem Pte.Ltd	៥៤.០៦៣	២១៧.៦០៤	១.៣៥៩	៥.៥៥២
Han Family	១៩.៥៦១.៦៦១	៧៨.៧៣៥.៦៨៦	២៤.៧៧៩.២៣២	១០១.២២៣.១៦៣
គណៈគ្រប់គ្រងជាន់ខ្ពស់	១.១៨៥.៨១១	៤.៧៧២.៨៨៧	១.៧០២.០៤០	៦.៩៥២.៨៣៣
	៤៨.០៣៩.៧៩៣	១៩៣.៣៦០.១៦៧	៥៩.៦៤០.១២៤	២៤៣.៦២៩.៩០៧
អនុបណ្ណាល				
Maruhan Investment Asia Pte. Ltd.	១.២០០.០០០	៤.៨៣០.០០០	១.៦០០.០០០	៦.៥៣៦.០០០

២.៩. សមតុល្យ និងប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធ (តពីទំព័រមុន)

ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ

ភាគីពាក់ព័ន្ធ	លក្ខណៈប្រតិបត្តិការ	សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ម៉ារ៉ូហាន ខបកើរសិន	ចំណាយការប្រាក់	៥២.៧២៧	២១៤.៦៥២	៥២.៤៥៩	២១៥.៦០៦
	ប្រាក់បញ្ញើបានទទួល	៤៥.២២៧	១៨៤.១១៩	៤៥.០៤០	១៨៥.១១៤
ម៉ារ៉ូហាន (ខេមបូឌា) ខបកើរសិន	ចំណាយការប្រាក់	១២.២០២	៤៩.៦៧៤	៤៥.១៦៧	១៨៥.៦៣៦
	ប្រាក់បញ្ញើបានបង់	(១.១១៣.៨២៤)	(៤.៥៣៤.៣៧៨)	(១.៩២៩.៦៩៧)	(៧.៩៣១.០៥៥)
	ឥណទានបានសងឡើងវិញ	(៧២៣.៥៦២)	(២.៩៤៥.៦២១)	(៧១៥.៩៧២)	(២.៩៥២.៦៤៦)
	ការទូទាត់ជំនួស	៩២.២៥៩	៣៧៥.៥៨៦	១០១.០៥៣	៤១៥.៣២៦
	ចំណាយការជួល	១.៨១១.៦៣៤	៧.៣៧៥.១៦២	១.០៥៦.៩៨២	៤.៣៤៤.១៩៦
Maruhan Investment Asia Pte. Ltd.	ចំណាយការប្រាក់	១៥៨.២៩៣	៦៤៤.៤១១	២០២.៦៩០	៨៣៣.០៥៧
	ប្រាក់បញ្ញើបានទទួល	១១៥.៧០២	៤៧១.០២៣	៥២៤.៤០៤	២.១៥៥.៣០១
	ការទូទាត់សងអនុប័ណុល	៤០០.០០០	១.៦២៨.៤០០	៤០០.០០០	១.៦៤៤.០០០
ម៉ារ៉ូហាន អ៊ិនវេសមិន (ខេមបូឌា)	ប្រាក់បញ្ញើ(បានបង់)/ បានទទួល	(៤.៨១៤.៣៥៦)	(១៩.៥៩៩.២៤៣)	៤.៧៦៣.២៣៤	១៩.៥៧៦.៨៩២
	ឥណទាន(បានសងឡើងវិញ) បានផ្តល់	(៣៧៥.៧១៤)	(១.៥២៩.៥៣២)	១៩.៩៧៣.៥៧៦	៨២.០៩១.៣៩៦
	ចំណាយការជួល	២.២៩០.៩៨៧	៩.៣២៦.៦០៨	១.២៩១.៦៩៤	៥.៣០៨.៨៦២
	ចំណាយការប្រាក់	១១០.៦០០	៤៥០.២៥៣	១១២.៣១៤	៤៦១.៦១០
	ការទូទាត់ជំនួស	១០.៩៥៥	៤៤.៥៩៨	១០.៨៦៨	៤៤.៦៦៧
Maruhan Japan Bank Lao Co., Ltd.	ប្រាក់បញ្ញើបានទទួល/ (បានបង់)	៤៣.៩១៩	១៧៨.៧៩៤	(២១.២៩៨)	(៨៧.៥៣៤)
ស្តេសិន អេកូស៊ីស្ទិម (ខេមបូឌា) ឯ.ក	ប្រាក់បញ្ញើ(បានបង់)/ បានទទួល	(១៩៥.៩០៣)	(៧៩៧.៥២១)	២០៧.៣៣០	៨៥២.១២៦
Station Ecosystem Pte.Ltd	ប្រាក់បញ្ញើបានទទួល	៥២.៧០៤	២១៤.៥៥៨	១.៣៥៩	៥.៥៨៥
	ឥណទាន(បានសងឡើងវិញ)/បានផ្តល់	(៧៥០.០០០)	(៣.០៥៣.២៥០)	៧៥០.០០០	៣.០៨៧.៥០០
Han Family	ប្រាក់បញ្ញើបានបង់	(៥.២១៧.៥៧១)	(២១.២៤០.៧៣២)	(១.២០៦.២៥៧)	(៤.៩៥៧.៧១៦)
គណៈគ្រប់គ្រងជាន់ខ្ពស់	ប្រាក់បញ្ញើ(បានបង់)/ បានទទួល	(៥១៦.២៣០)	(២.១០១.៥៧២)	៣០១.៤៨៦	១.២៣៩.១០៧
	ឥណទាន(បានសង ឡើងវិញ)/បានផ្តល់	(៦១៨.៩៤៤)	(២.៥១៩.៧២១)	៣.១២៧.៦១៩	១២.៨៥៤.៥១៦
	លាភការ	២.០៣៦.៣៤១	៨.២៨៩.៩៤៤	១.៩២១.២០៨	៧.៨៩៦.១៦៤

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារបានប្រឈមនឹងហានិភ័យពីឧបករណ៍ហិរញ្ញវត្ថុដូចបានរៀបរាប់ខាងក្រោម៖

- ហានិភ័យប្រតិបត្តិការ
- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ និង
- ហានិភ័យសន្ទនីយភាព

មុខងារគ្រប់គ្រងហានិភ័យ និងធនាសម្ព័ន្ធអភិបាលកិច្ច

សកម្មភាពរបស់ធនាគារប្រឈមនឹងហានិភ័យហិរញ្ញវត្ថុជាច្រើនប្រភេទដែលមានដូចជា៖ ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមាន ហានិភ័យរូបិយប័ណ្ណ ហានិភ័យអត្រាការប្រាក់ និងហានិភ័យតម្លៃ) និងហានិភ័យសន្ទនីយភាព។ ការប្រឈមនឹងហានិភ័យ គឺជាកត្តាចម្បងសម្រាប់អាជីវកម្មហិរញ្ញវត្ថុ ហើយ ហានិភ័យនៃប្រតិបត្តិការ គឺជាផលវិបាកដែលមិនអាចចៀសផុតក្នុងវិស័យជំនួញនោះទេ។

ធនាគារមិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យារូបិយប័ណ្ណបរទេស និងការប្តូរអត្រាប្តូរការប្រាក់ដើម្បីគ្រប់គ្រងហានិភ័យ របស់ខ្លួនឡើយ។ គោលបំណងចម្បងរបស់ធនាគារ ក្នុងការគ្រប់គ្រងហានិភ័យ គឺត្រូវអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិ នៃ កម្ពុជា។ ម្យ៉ាងវិញទៀត ធនាគារបាន ទទួលស្គាល់ពីសារៈសំខាន់នៃការសម្រេចបាននូវការអនុវត្តយ៉ាងល្អបំផុតខ្នាតអន្តរជាតិ លើការគ្រប់គ្រងហានិភ័យ។ ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មការ ឥណទាន ដើម្បីបង្កើតនូវប៉ារ៉ាម៉ែត្រទូលំទូលាយក្នុងការទទួលយកហានិភ័យរបស់ធនាគារ និងត្រួតពិនិត្យសកម្មភាពដែលផ្ទុយទៅនឹងប៉ារ៉ាម៉ែត្រទាំងនេះ។

ព័ត៌មានលម្អិតនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	១៤៧.៦៨០.៨៨៦	៥៩៤.៤១៥.៥៦៦	១៧៣.៦៧៤.០៥២	៧០៩.៤៥៨.៥០២
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា	៤១៧.២២០.៧៧៨	១.៦៧៩.៣១៣.៦៣២	៣២៥.៨២៦.៣៤០	១.៣៣១.០០០.៥៩៩
សមតុល្យនៅធនាគារផ្សេងៗ - សុទ្ធ	៨១.៩០២.៦៨៦	៣២៩.៦៥៨.៣១១	៦៨.៩៨៨.៣៣២	២៨១.៨១៧.៣៣៦
ឥណទានទៅអតិថិជន - សុទ្ធ	២.០០៩.៤៥៨.៣៥៤	៨.០៨៨.០៦៩.៨៧៥	២.១៦២.៥២១.៦១១	៨.៨៣៣.៩០០.៧៨១
ការវិនិយោគផ្សេងៗ	១០.០៤៨.២០១	៤០.៤៤៤.០១០	៩៣.៧៥០	៣៨២.៩៦៩
ប្រាក់តម្កល់ដែលអាចប្រមូលមកវិញបាន	២.៣៥៨.៧២០	៩.៤៩៣.៨៨៨	២.១៣៥.៣៦៤	៨.៧២២.៩៦២
គណនីត្រូវទទួល	៥៥៨.៨៧៧	២.២៤៩.៤៨០	៦១៦.៩៩២	២.៥២០.៤១២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២.៦៦៩.២២៨.៥០២	១០.៧៤៣.៦៤៤.៧២២	២.៧៣៣.៨៥៦.៤៤១	១១.១៦៧.៨០៣.៥៦១
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១.៩១៦.០៤២.៦៤០	៧.៧១២.០៧១.៦២៦	១.៨៧០.១៦៩.៣៧៨	៧.៦៣៩.៦៤១.៩០៩
ប្រាក់កម្ចី	១៨៣.៦៩៩.៤៤៣	៧៣៩.៣៩០.២៥៨	៣០០.៤០០.២៧៦	១.២២៧.១៣៤.១២៧
អនុបំណុល	១០៥.៥៥០.០០០	៤២៤.៨៣៨.៧៥០	១២៥.២០០.០០០	៥១១.៤៤២.០០០
បំណុលផ្សេងៗ *	៥៩.៦២៩.១២៦	២៤០.០០៧.២៣២	៦៦.៣១១.២៥៨	២៧០.៨៨១.៤៨៧
បំណុលភតិសន្យា	៣៦.៩៣៦.១២៤	១៤៨.៦៦៧.៨៩៩	៤២.៣១១.១៩៦	១៧២.៨៤១.២៣៦
បំណុលហិរញ្ញវត្ថុសរុប	២.៣០១.៨៦៧.៣៣៣	៩.២៦៨.៩៧៥.៧៦៥	២.៤០៤.៣៩២.១០៨	៩.៨២១.៩៤១.៧៥៩

*បំណុលផ្សេងៗពុំមានរួមបញ្ចូលនូវប្រាក់ចំណូលមិនទាន់ទទួលស្គាល់ និងសំវិធានធនសម្រាប់ ECL លើកិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុឡើយ។

៣០.១ ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យខាតបង់ដោយផ្ទាល់ ឬដោយប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬការមិនបានអនុវត្តជាប់លាប់ នៃនីតិវិធី ផ្ទៃក្នុងពីសំណាក់បុគ្គលិក បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ និងការកើតឡើងពីកត្តាខាងក្រៅមួយចំនួនទៀត ដែលមិនមែនជាហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសន្តិសុខភាព ដូចជាកត្តាដែលកើតមានឡើងពីតម្រូវការផ្លូវច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ និងស្តង់ដារដែលទទួលស្គាល់ជាទូទៅ នៅក្នុងបរិបទសាងសង់កម្ពុជា។

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ត្រូវបានគ្រប់គ្រងតាមរយៈដំណើរការការគ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានបង្កើតឡើង ដែលសមស្របក្នុងការ ត្រួតពិនិត្យ និងការធ្វើរបាយការណ៍ទៅលើសកម្មភាពអាជីវកម្ម ដោយផ្អែកទៅលើការត្រួតពិនិត្យ និងអង្គភាពគាំទ្រ ដែលមានភាពឯករាជ្យនៃអាជីវកម្ម និង ការត្រួតពិនិត្យពីគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឱ្យបង្កើតរចនាសម្ព័ន្ធកូដនាទី និងវិធីសាស្ត្រនៃការគ្រប់គ្រងឱ្យបានច្បាស់លាស់។ គោលការណ៍ និង វិធានការត្រួតពិនិត្យផ្ទៃក្នុងផ្សេងៗ ត្រូវបានដាក់ឱ្យអនុវត្តរួមទាំងការបង្កើតកម្រិតនៃការចុះហត្ថលេខាអនុម័ត ការបង្កើត នូវប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនីតិវិធី និងឯកសារនានាដែលអនុលោមតាមគោលការណ៍ និងតម្រូវតាមបទប្បញ្ញត្តិផ្សេងៗ។ ការបង្កើតទាំងនេះ គឺបន្តការត្រួតពិនិត្យជាប្រចាំ ដើម្បីកំណត់នូវហានិភ័យផ្នែកប្រតិបត្តិការអាជីវកម្មរបស់ធនាគារ ដែលធ្វើការត្រួតពិនិត្យ ជាប្រចាំដោយអង្គភាពសវនកម្មផ្ទៃក្នុង។ លទ្ធផលដែលបានមក ពីការត្រួតពិនិត្យរបស់សវនករផ្ទៃក្នុង ត្រូវបានពិភាក្សាជាមួយគណៈគ្រប់គ្រង នៃផ្នែកដែលជាប់ពាក់ព័ន្ធជាមួយនឹងការដាក់ជូនទៅគណៈកម្មការសវនកម្ម និង គណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ។

៣០.២ ហានិភ័យឥណទាន

ធនាគារត្រូវប្រឈមមុខនឹងហានិភ័យឥណទាន ដែលជាហានិភ័យពីសមភាគីធ្វើឱ្យមានការខាតបង់ហិរញ្ញវត្ថុរបស់ធនាគារក្នុងករណីដែល មិនបាន អនុវត្តនូវកាតព្វកិច្ចទាំងនេះ។ ហានិភ័យឥណទាន គឺជាហានិភ័យដែលសំខាន់បំផុតសម្រាប់អាជីវកម្មរបស់ធនាគារ។ ហានិភ័យ ឥណទាន ប្រឈម នឹងការកើតឡើងជាចម្បងក្នុងសកម្មភាពផ្តល់ឥណទានជូនអតិថិជន។ ហានិភ័យឥណទាន សម្រាប់ឧបករណ៍ ហិរញ្ញវត្ថុក្រៅតារាងតុល្យការមានដូចជា កិច្ចសន្យាឥណទាន។ សកម្មភាពផ្តល់ឥណទាន ត្រូវបានណែនាំដោយគោលការណ៍ឥណទាន របស់ធនាគារ ដើម្បីអះអាងធានាថាគោលបំណង នៃឥណទានទាំងអស់ទទួលបានជោគជ័យ (ពោលគឺ ផលបត្រឥណទានមានភាពរឹងមាំ ហើយហានិភ័យឥណទានត្រូវបានបែងចែកបានយ៉ាង ល្អ)។ គោលការណ៍ឥណទានបានកត់ត្រា នូវ គោលការណ៍ឥណទាន ទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទាន ដោយរួមបញ្ចូលទាំងប្រព័ន្ធ ចំណាត់ថ្នាក់ផ្ទៃក្នុងរបស់ធនាគារ និងនីតិវិធីដែលអនុវត្ត ដើម្បីធានាអះអាង ក្នុងការអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា។

ការវាស់វែងហានិភ័យឥណទាន

ធនាគារ ធ្វើការវាយតម្លៃពីលទ្ធភាពនៃការខកខានមិនបានបំពេញកាតព្វកិច្ចរបស់សមភាគី ដោយប្រើប្រាស់ឧបករណ៍កំណត់ផ្ទៃក្នុង។ គណៈកម្មការឥណទាន ក្នុងស្រុក មានទំនួលខុសត្រូវក្នុងការកំណត់នូវកម្រិតគោលនយោបាយហានិភ័យ។ កម្រិតហានិភ័យត្រូវបានពិនិត្យ និងធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំ និងក្នុងករណីដែល (i) មានការផ្លាស់ប្តូរលក្ខខណ្ឌឥណទានដែលរួមបញ្ចូល ផងដែរនូវការ ពន្យារពេល (ii) ការទូទាត់សងមិនទៀងទាត់ ឬ ការគេចវេសដោយចេតនា និង (iii) ព័ត៌មានមិនល្អទាក់ទងនឹងអ្នកសុំខ្ចី ឬប្រតិបត្តិការ។

គោលនយោបាយត្រួតពិនិត្យហានិភ័យ និងការទប់ស្កាត់

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទានជូនអតិថិជន និងបុរេប្រទានចំពោះរូបវន្តបុគ្គល ឬ សហគ្រាស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រង វិសាលភាព និងត្រួតពិនិត្យនូវការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលណាដែលហានិភ័យទាំងនោះត្រូវបានកំណត់អត្តសញ្ញាណ។ ហានិភ័យចម្បងៗ ដែលកំណត់ដោយធនាគារជាតិ នៃ កម្ពុជា គឺជាហានិភ័យទាំងឡាយណាដែលផ្តល់ឱ្យអត្ថបាតាហកតែមួយ ដែលមានអនុបាតលើសពី ១០,០០% នៃមូលនិធិ ផ្ទាល់សុទ្ធរបស់ធនាគារ។

យោងទៅតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ៨៧-០៦-២២៦ ធនាគារតម្រូវឱ្យរក្សាឱ្យបានគ្រប់ពេលវេលានូវអនុបាតអតិបរមា ចំនួន ២០,០០% រវាងហានិភ័យចម្បងៗសរុប ដែលកើតចេញពីប្រតិបត្តិការជាមួយនឹងអត្ថបាតាហកងកត្តបុគ្គលម្នាក់ៗ និងមូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន។ ចំនួនសរុបនៃហានិភ័យចម្បងៗទាំងអស់មិនត្រូវលើសពី ៣០០,០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

ការគ្រប់គ្រងហានិភ័យឥណទាន

ការអភិវឌ្ឍ និងថែរក្សាដំណើរការរបស់ធនាគារសម្រាប់ការវាស់វែង ECL៖ រួមបញ្ចូលទាំងដំណើរការសម្រាប់៖

- ការអនុម័តដំបូង ការធ្វើឱ្យមានសុពលភាពទៀងទាត់ និងការធ្វើតេស្តត្រឡប់មកវិញ នៃគំរូដែលបានប្រើប្រាស់
- កំណត់ និងតាមដានការកើនឡើងហានិភ័យឥណទាន និង
- ការរួមបញ្ចូលព័ត៌មានព្យាករណ៍ទុកនាពេលអនាគត។

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធព័រមុន)

៣០.២ ហានិភ័យឥណទាន (តព័ទ្ធព័រមុន)

ការគ្រប់គ្រងហានិភ័យឥណទាន (តព័ទ្ធព័រមុន)

ធ្វើការត្រួតពិនិត្យនូវអនុលោមភាពរបស់អង្គភាពអាជីវកម្ម ដែលមានដែនកំណត់ប្រឈមហានិភ័យ ដែលបានព្រមព្រៀងរួមទាំង សហគ្រាសដែលត្រូវបានជ្រើសរើស ហានិភ័យក្នុងប្រទេស និងប្រភេទផលិតផល។ របាយការណ៍ទៀងទាត់ស្តីពីគុណភាពឥណទាននៃផលបត្រក្នុងស្រុក ត្រូវបានផ្តល់ជូននៅតុលាការឥណទានរបស់ធនាគារ ដែលអាចតម្រូវឱ្យមានវិធានការកែតម្រូវ សមស្របដែលនឹងត្រូវអនុវត្ត។ ការត្រួតពិនិត្យទាំងនេះ រួមមានរបាយការណ៍ដែលបានប៉ាន់ស្មានពីសំវិធានធន ECL។

ឯកទេសក្នុងការផ្តល់យោបល់ ការណែនាំនិងជំនាញដល់អង្គភាពអាជីវកម្មដើម្បីលើកកម្ពស់ការអនុវត្តដ៏ល្អបំផុតនៅក្នុងធនាគារ ក្នុងការគ្រប់គ្រងហានិភ័យឥណទាន។ ធនាគារ មានគោលការណ៍ និងការអនុវត្តជាច្រើនដើម្បីកាត់បន្ថយហានិភ័យឥណទាន។ ទម្លាប់នៃការគ្រប់គ្រងទាំងនេះ គឺការទទួលបាននូវទ្រព្យធានាក្នុងទម្រង់ជាទ្រព្យបញ្ចាំសម្រាប់ឥណទានទៅអតិថិជន ដែលជា ទម្លាប់អនុវត្តទូទៅ។ ធនាគារ អនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកបាននូវចំណាត់ថ្នាក់ជាក់លាក់នៃទ្រព្យបញ្ចាំ ឬ ការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទទ្រព្យបញ្ចាំតាមគោលការណ៍ ដើម្បីធានាឥណទានផ្តល់ដល់អតិថិជនគឺ៖

- កម្ចីបញ្ចាំលើទ្រព្យសកម្មលំនៅដ្ឋាន (ដីធ្លី អគារ និងអចលនទ្រព្យផ្សេងទៀត)
- ការគិតថ្លៃលើទ្រព្យសកម្មអាជីវកម្មដូចជាដី និងអគារ និង
- សាច់ប្រាក់ជាទម្រង់ប្រាក់បញ្ញើមានកាលកំណត់។

ការប្រមូលផ្តុំហានិភ័យ

ធនាគារ ត្រួតពិនិត្យការប្រមូលផ្តុំនៃហានិភ័យឥណទានរបស់សមភាគីទៅតាមវិស័យ។ ការវិភាគនៃការប្រមូលផ្តុំលើហានិភ័យឥណទាន គិតត្រឹមកាលបរិច្ឆេទនៃតារាងតុល្យការត្រូវបានបង្ហាញដូចខាងក្រោម។

ការប្រឈមហានិភ័យអតិបរមាលើឥណទានមុនកាន់កាប់ទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានផ្សេងៗ

ព័ត៌មានលម្អិតអំពីការប្រឈមហានិភ័យអតិបរមាលើឥណទានមុនកាន់កាប់ទ្រព្យបញ្ចាំ ឬ ការពង្រឹងឥណទានផ្សេងៗមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២.៤)
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា	៤១៧.២២០.៧៧៨	១.៦៧៩.៣១៣.៦៣២	៣២៥.៨២៦.៣៤០	១.៣៣១.០០០.៥៩៩
សមតុល្យនៅធនាគារផ្សេងៗ	៨២.៣០៨.៨៨២	៣៣១.២៩៣.២៥០	៦៩.៥៤៤.១៣៣	២៨៤.០៨៧.៧៨៣
ឥណទានទៅអតិថិជន	២.០៥៨.១២៦.៤៥៩	៨.២៨៣.៩៥៨.៩៩៨	២.២១៦.៥៣២.៨៥៩	៩.០៥៤.៥៣៦.៧២៩
ការវិនិយោគផ្សេងៗ	១០.០៤៨.២០១	៤០.៤៤៤.០១០	៩៣.៧៥០	៣៨២.៩៦៩
ប្រាក់តម្កល់ដែលអាចប្រមូលមកវិញបាន	២.៣៥៨.៧២០	៩.៤៩៣.៨៨៨	២.១៣៥.៣៦៤	៨.៧២២.៩៦២
គណនីត្រូវទទួល	៥៥៨.៨៧៧	២.២៤៩.៤៨០	៦១៦.៩៩២	២.៥២០.៤១២
	២.៥៧០.៦២១.៩១៧	១០.៣៤៦.៧៥៣.២១៨	២.៦១៤.៧២៩.៤៣៨	១០.៦៨១.២៥១.៤៥៤

សមតុល្យដែលប្រឈមនឹងហានិភ័យឥណទាន ដែលកើតឡើងពីខ្ទង់ក្រៅតារាងតុល្យការត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ២៦។

ការប្រមូលផ្តុំហានិភ័យកើតឡើងនៅពេលដែលសមភាគីមួយចំនួនចូលរួមក្នុងសកម្មភាពអាជីវកម្មស្រដៀងគ្នា ឬសកម្មភាពនៅក្នុងតំបន់ ភូមិសាស្ត្រដូចគ្នា ឬមានលក្ខណៈសេដ្ឋកិច្ចស្រដៀងគ្នា ដែលបណ្តាល ឱ្យសមត្ថភាពរបស់ពួកគេក្នុងបំពេញកាតព្វកិច្ចតាមកិច្ចសន្យា ហើយរងផលប៉ះពាល់ដោយសារបម្រែបម្រួលសេដ្ឋកិច្ចនយោបាយ ឬលក្ខខណ្ឌផ្សេងទៀត។ ការប្រមូលផ្តុំហានិភ័យបង្ហាញពីភាពប្រែប្រួលទាក់ទងនឹង ការអនុវត្តរបស់ធនាគារពីការអភិវឌ្ឍដែលប៉ះពាល់ដល់វិស័យជាក់លាក់ ឬទីតាំងភូមិសាស្ត្រ។

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធព័រមុន)

៣០.២ ហានិភ័យឥណទាន (តព័ទ្ធព័រមុន)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
	សមតុល្យនៅធនាគារជាតិនៃកម្ពុជា	សមតុល្យនៅធនាគារផ្សេងៗ - សុទ្ធ	ឥណទានផ្តល់ជូនអតិថិជន - សុទ្ធ	ការវិនិយោគផ្សេងៗ	ប្រាក់កម្ចីល់ដែលអាចប្រមូលមកវិញបាន	គណនីត្រូវទទួល	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
អន្តរការីហិរញ្ញវត្ថុ	៤១៧.២២០.៧៧៨	៨២.៣០៨.៨៨២	-	៩.៩៥៤.៤៥១	-	-	៥០៩.៤៨៤.១១១
ពាណិជ្ជកម្ម - បោះដុំ និងលក់រាយ	-	-	៥៦៨.៧៩៩.០១០	-	-	-	៥៦៨.៧៩៩.០១០
ការផ្តល់ឥណទានផ្ទាល់ខ្លួន	-	-	៣៩៦.៧៤៧.០៨០	-	-	-	៣៩៦.៧៤៧.០៨០
សេវាកម្ម	-	-	៣២១.៤៣៤.៥១៨	-	-	-	៣២១.៤៣៤.៥១៨
សំណង់ និងអចលនទ្រព្យ	-	-	២៩៤.៩០៨.០១១	-	-	-	២៩៤.៩០៨.០១១
កសិកម្ម	-	-	២៤៥.០៨០.២៦៤	-	-	-	២៤៥.០៨០.២៦៤
ឥណទានគេហដ្ឋាន	-	-	១៩៧.៩៥០.៤១៥	-	-	-	១៩៧.៩៥០.៤១៥
គ្រឹះស្ថានហិរញ្ញវត្ថុ	-	-	៣២.៩៤៤.៨១៩	-	-	-	៣២.៩៤៤.៨១៩
ផ្សេងៗ	-	-	២៦២.៣៤២	៩៣.៧៥០	២.៣៥៨.៧២០	៥៥៨.៨៧៧	៣.២៧៣.៦៤៩
	៤១៧.២២០.៧៧៨	៨២.៣០៨.៨៨២	២.០៥៨.១២៦.៤៥៩	១០.០៤៨.២០១	២.៣៥៨.៧២០	៥៥៨.៨៧៧	២.៥៧០.៦២១.៩១៧
សំវិធានធនលើ ECL	-	(៤០៦.១៩៦)	(៣៨.៩៦០.៣១០)	-	-	-	(៣៩.៣៦៦.៥០២)
ថ្លៃដើមប្រតិបត្តិការមិនទាន់រំលស់	-	-	(៩.៧០៧.៧៩៥)	-	-	-	(៩.៧០៧.៧៩៥)
	៤១៧.២២០.៧៧៨	៨១.៩០២.៦៨៦	២.០០៩.៤៥៨.៣៥៤	១០.០៤៨.២០១	២.៣៥៨.៧២០	៥៥៨.៨៧៧	២.៥២១.៥៨៧.៦១៦
សមមូលបានរៀល (កំណត់សម្គាល់លេខ ២.៤)	១.៦៧៩.៣១៣.៦៣២	៣២៩.៦៥៨.៣១១	៨.០៨៨.០៦៩.៨៧៥	៤០.៤៤៤.០១០	៩.៤៩៣.៨៤៨	២.២៤៩.៤៨០	១០.១៨៩.២២៩.១៥៦

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
	សមតុល្យនៅធនាគារជាតិនៃកម្ពុជា	សមតុល្យនៅធនាគារផ្សេងៗ - សុទ្ធ	ឥណទានផ្តល់ជូនអតិថិជន - សុទ្ធ	ការវិនិយោគផ្សេងៗ	ប្រាក់កម្ចីល់ដែលអាចប្រមូលមកវិញបាន	គណនីត្រូវទទួល	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
អន្តរការីហិរញ្ញវត្ថុ	៣២៥.៨២៦.៣៤០	៦៩.៥៤៤.១៣៣	-	-	-	-	៣៩៥.៣៧០.៤៧៣
ពាណិជ្ជកម្ម - បោះដុំ និងលក់រាយ	-	-	៦៣៤.២៨២.១១៩	-	-	-	៦៣៤.២៨២.១១៩
ការផ្តល់ឥណទានផ្ទាល់ខ្លួន	-	-	៤៤៥.២៦៤.៣៨៧	-	-	-	៤៤៥.២៦៤.៣៨៧
សេវាកម្ម	-	-	៣៤៤.៩២៥.៩៦២	-	-	-	៣៤៤.៩២៥.៩៦២
សំណង់ និងអចលនទ្រព្យ	-	-	២៩០.៩៩៨.០០២	-	-	-	២៩០.៩៩៨.០០២
កសិកម្ម	-	-	២២៩.៧៧៨.៨៤០	-	-	-	២២៩.៧៧៨.៨៤០
ឥណទានគេហដ្ឋាន	-	-	២៣៤.៥៣៣.៦៨៤	-	-	-	២៣៤.៥៣៣.៦៨៤
គ្រឹះស្ថានហិរញ្ញវត្ថុ	-	-	៣៦.១២៤.៨១០	-	-	-	៣៦.១២៤.៨១០
ផ្សេងៗ	-	-	៦២៥.០៥៥	៩៣.៧៥០	២.១៣៥.៣៦៤	៦១៦.៩៩២	៣.៨៧១.១៦១
	៣២៥.៨២៦.៣៤០	៦៩.៥៤៤.១៣៣	២.២១៦.៩៧២.៨៥៩	៩៣.៧៥០	២.១៣៥.៣៦៤	៦១៦.៩៩២	២.៦១៨.៧៤៩.៤៣៨
សំវិធានធនលើ ECL	-	(៥៥៥.៨០១)	(៤០.៧០៣.២៨០)	-	-	-	(៤១.២៦៤.៨៨១)
ថ្លៃដើមប្រតិបត្តិការមិនទាន់រំលស់	-	-	(១៣.៣០៧.៩៦៨)	-	-	-	(១៣.៣០៧.៩៦៨)
	៣២៥.៨២៦.៣៤០	៦៨.៩៨៨.៣៣២	២.១៦២.៩៦១.៦១១	៩៣.៧៥០	២.១៣៥.៣៦៤	៦១៦.៩៩២	២.៥៦០.១៨៦.៣៨៩
សមមូលបានរៀល (កំណត់សម្គាល់លេខ ២.៤)	១.៣៣១.០០០.៥៩៩	២៨១.៨១៧.៣៣៦	៨.៨៣៣.៩០០.៧៨១	៣៨២.៩៦៩	៨.៧២២.៩៦២	២.៥២០.៤១២	១០.៦៨១.២៥១.៤៥៩

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

៣០.២ ហានិភ័យឥណទាន (តពីទំព័រមុន)

គុណភាពឥណទាន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			សរុប
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៤១៧.២២០.៧៧៨	-	-	៤១៧.២២០.៧៧៨
សមតុល្យនៅធនាគារផ្សេងៗ	៨២.៣០៨.៨៨២	-	-	៨២.៣០៨.៨៨២
ឥណទានទៅអតិថិជន	១.៥០១.៦៧៦.២៣០	៣៧៩.៧៣៣.៨៧៦	១៧៦.៧១៦.៣៥៣	២.០៥៨.១២៦.៤៥៩
ការវិនិយោគផ្សេងៗ	១០.០៤៨.២០១	-	-	១០.០៤៨.២០១
ប្រាក់តម្កល់ដែលអាចប្រមូលមកវិញបាន	២.៣៥៨.៧២០	-	-	២.៣៥៨.៧២០
គណនីត្រូវទទួល	៥៥៨.៨៧៧	-	-	៥៥៨.៨៧៧
	២.០១៤.១៧១.៦៨៨	៣៧៩.៧៣៣.៨៧៦	១៧៦.៧១៦.៣៥៣	២.៥៧០.៦២១.៩១៧
សំវិធានធនលើ ECL	(៥.០៣៦.៩៧៦)	(៤.២២២.៣២០)	(៣០.១០៧.២០៩)	(៣៩.៣៦៦.៥០៥)
ថ្លៃដើមប្រតិបត្តិការមិនទាន់រំលស់	(៩.២០៤.៩៤៨)	(៩៤.៦៨៨)	(៤០៨.១៥៩)	(៩.៧០៧.៧៩៥)
	១.៩៧៣.៨២៩.៧៦៤	៣៧៥.៤១៧.០៦៨	១៤៦.២០០.៩៨៥	២.៤៩៥.៤៤៧.៨១៧
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	៨.០៤៩.៧១៧.២៩៦	១.៥១១.០៥២.៨៩៤	៥៨៨.៤៥៨.៩៦៥	១០.១៤៩.២២៩.១៤៥

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			សរុប
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៣២៥.៨២៦.៣៤០	-	-	៣២៥.៨២៦.៣៤០
សមតុល្យនៅធនាគារផ្សេងៗ	៦៩.៥៤៤.១៣៣	-	-	៦៩.៥៤៤.១៣៣
ឥណទានទៅអតិថិជន	២.០៤៨.១២៣.០៧១	៣៥.៦៨៥.៤០៤	១៣៥.៧២៤.៣៨៨	២.២២៩.៥៣៣.៨២៣
ការវិនិយោគផ្សេងៗ	៩៣.៧៥០	-	-	៩៣.៧៥០
ប្រាក់តម្កល់ដែលអាចប្រមូលមកវិញបាន	២.១៣៥.៣៦៤	-	-	២.១៣៥.៣៦៤
គណនីត្រូវទទួល	៦១៦.៩៩២	-	-	៦១៦.៩៩២
	២.៤៧៣.៣៣៥.៦៥០	៣៥.៦៨៥.៤០៤	១៣៥.៧២៤.៣៨៨	២.៦៤៤.៧៤៥.៤៤២
សំវិធានធនលើ ECL	(៣.០៧៩.៦៥០)	(១.២២១.១៥២)	(៣៦.៩៥៨.២៧៩)	(៤១.២៥៩.០៨១)
ថ្លៃដើមប្រតិបត្តិការមិនទាន់រំលស់	(១២.៧១៩.៩៣២)	(១១០.៦៩២)	(៤៧៧.៣៤៤)	(១៣.៣០៧.៩៦៨)
	២.៤៤០.៥៥៦.០៦៨	៣៤.៣៥៣.៥៦០	៩៨.២៨៨.៧៦៥	២.៥៧៣.១៩៨.៣៩៣
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	៩.៧៧០.៨៤៤.៧៧៤	១៣៨.២៧៣.០៧៩	៣៩៤.៦១២.២៦៣	១០.៣០៣.៧៣០.១១៦

ធនាគារអនុវត្តវិធីសាស្ត្រប្រើប្រាស់ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង។ សំវិធានធនលើ ឱនភាពតម្លៃ និងត្រូវធ្វើឡើងដោយផ្អែកលើវិធីសាស្ត្រប្រើប្រាស់ដំណាក់កាលដូចខាងក្រោម ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរគុណភាពឥណទាននៃ ឧបករណ៍ហិរញ្ញវត្ថុចាប់តាំងពីមានការទទួលស្គាល់ដំបូង។

(i) ដំណាក់កាលទី ១៖ ECL ១២-ខែ - មិនមានអ្វីមកមិនលើឥណទាន

ចំពោះការប្រឈមនឹងហានិភ័យ ដែលមិនមានការកើនឡើងគួរឱ្យកត់សម្គាល់នៃហានិភ័យឥណទានតាំងពីការទទួលស្គាល់ដំបូង ហើយក៏មិនមានអ្វីមកមិនលើឥណទានកើតឡើងនោះទេ ហើយ ECL ដែលមានទំនាក់ទំនងនឹងប្រូបាប៊ីលីតេនៃព្រឹត្តិការណ៍លំដាប់ដើម និងកើតឡើងក្នុងរយៈពេល ១២ខែបន្ទាប់នឹងត្រូវបានទទួលស្គាល់។

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំណែងមុន)

៣០.២ ហានិភ័យឥណទាន (តំណែងមុន)

(ii) ដំណាក់កាលទី ២៖ ECL ពេញមួយវដ្ត - មិនមានអ្វីមករមិនលើឥណទាន

ចំពោះការប្រឈមនឹងហានិភ័យ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់នៃហានិភ័យឥណទានតាំងពីការទទួលស្គាល់ដំបូង ប៉ុន្តែវាមិនមានអ្វីមករមិនលើឥណទានទេ នោះ ECL ពេញមួយអាហារកាលនឹងត្រូវបានទទួលស្គាល់។

(iii) ដំណាក់កាលទី ៣៖ ECL ពេញមួយវដ្ត - ឥណទានដែលមានឱនភាពនៃតម្លៃ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃជាឥណទានដែលមានឱនភាពនៃតម្លៃនៅពេលមានព្រឹត្តិការណ៍មួយឬច្រើនដង ធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លំហូរសាច់ប្រាក់នាពេលអនាគតដែលបានរំពឹងទុករបស់ទ្រព្យសកម្មនោះ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានឱនភាពនៃតម្លៃ ឥណទានទេ នោះ ECL ពេញមួយអាហារកាលនឹងត្រូវបានទទួលស្គាល់។

ដំណាក់កាល	ស្ថានភាពនៃហានិភ័យឥណទាន	សូចនាករនៃឥណទានខូច
១	១២-ខែ ECL – មិនមានអ្វីមករមិនលើឥណទាន	០ ដល់ ៣០ DPD
២	ពេញ១១វដ្តនៃ ECL – មិនមានអ្វីមករមិនលើឥណទាន	៣១ ដល់ ៩០ DPD
៣	ពេញ១១វដ្តនៃ ECL – អ្វីមករមិនលើឥណទាន	លើសពី ៩០ DPD បានរៀបចំ និងកំណត់ពេលវេលាឡើងវិញ លំនាំដើមចាំបាច់ លំនាំដើមដែលពាក់ព័ន្ធ

និយមន័យនៃឥណទានខូច ដែលបានប្រើសម្រាប់គោលបំណងទាំងនេះត្រូវបានអនុវត្តយ៉ាងជាប់លាប់លើទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់លើកលែង តែមានព័ត៌មាន ដែលបង្ហាញថានិយមន័យលំនាំដើមផ្សេងទៀតមានភាពសមស្របច្រើនជាងឧបករណ៍ហិរញ្ញវត្ថុជាក់លាក់មួយ។

(iii) ដំណាក់កាលទី ៣៖ ECL ពេញមួយវដ្ត - ឥណទានដែលមានឱនភាពនៃតម្លៃ (តំណែងមុន)

ផ្អែកលើនិយមន័យនៃលំនាំដើមរបស់ធនាគារ គណនីដែលត្រូវបានចាត់ចូលជាលំនាំដើមនឹងត្រូវបានដាក់ស្លាកថា "បាទ/ចាស" នៅក្នុង "សូចនាករនៃអ្វីមករមិន" នៅពេល "ហេតុផលលំនាំដើម" បង្ហាញពីហេតុផលមួយក្នុងចំណោមហេតុផលទាំងបួនដូចខាងក្រោម។

- (ក) ធម្មតា៖ ភាពយឺតយ៉ាវរបស់គណនីលើសពី ៩០ DPD ហើយអាចអនុវត្តបានចំពោះផលិតផលទាំងអស់ លើកលែងតែ ផលិតផលហិរញ្ញវត្ថុពាណិជ្ជដែលមាននិយមន័យតាមលំនាំដើម ៣១ DPD ដោយសារលក្ខណៈរយៈពេលខ្លីនៃផលិតផល
- (ខ) ការរៀបចំ និងកំណត់ពេលវេលាឡើងវិញ៖ នៅពេលដែលគណនីឆ្លងកាត់ការរៀបចំរចនាសម្ព័ន្ធបំណុល និងកំណត់ពេលវេលាឡើងវិញ
- (គ) ចាំបាច់៖ នៅពេលគណនីបង្ហាញពីការភាពទន់ខ្សោយនៅក្នុងប្រវត្តិឥណទានរបស់វា ប៉ុន្តែការខកខានសងរបស់វាមិនលើសពី ៩០ DPD និង
- (ឃ) ពាក់ព័ន្ធ៖ សំដៅលើការឆ្លងកាត់លំនាំដើមតាមកាតព្វកិច្ចនៃប្រភេទអ្នកខ្ចីដូចគ្នានៅក្នុងប្រភពនៃការចុះបញ្ជីប្រាក់កម្ចីដូចគ្នា។

(iv) ការបញ្ចូលព័ត៌មានព្យាករណ៍នាពេលខាងមុខ

ធនាគាររួមបញ្ចូលព័ត៌មានព្យាករណ៍ នាពេលខាងមុខទាំងការវាយតម្លៃថា តើហានិភ័យឥណទានរបស់ឧបករណ៍បានកើនឡើងគួរឱ្យ កត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង និងមានការវាស់វែងរបស់ ECL ដែរឬទេ។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណារួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលចេញផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធរ រូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលធនាគារធ្វើប្រតិបត្តិការ អង្គការឈានមុខ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជន និងអ្នកសិក្សាពីការព្យាករណ៍។

ធនាគារបានកំណត់ និងចងក្រងឯកសារសំខាន់ៗនៃហានិភ័យឥណទាន និងការខាតបង់ឥណទានសម្រាប់ផលប្រតិបត្តិការវត្តមាននីមួយៗ ស្របតាមប្រទេសនីមួយៗ ហើយដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ ដែលបានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងការខាតបង់ឥណទាន។

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

៣០.២ ហានិភ័យឥណទាន (តពីទំព័រមុន)

វត្ថុបញ្ចាំដែលបានរឹបអូស

ក្នុងអំឡុងពេលការិយបរិច្ឆេទ ធនាគារមិនបានរឹបអូសវត្ថុបញ្ចាំណាមួយដែលបានកាន់កាប់ប្រាក់តម្កល់តាមបទប្បញ្ញត្តិនោះឡើយ។

៣០.៣ ហានិភ័យទីផ្សារ

ធនាគារបានប្រឈមនឹងហានិភ័យទីផ្សារ ដែលជាហានិភ័យធ្វើឱ្យតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ មានការប្រែប្រួល ដោយសារតែការប្រែប្រួលតម្លៃក្នុងទីផ្សារ។ ហានិភ័យទីផ្សារ ដែលកើតឡើងពីស្ថានភាពចំហក្នុងអត្រាការប្រាក់ រូបិយប័ណ្ណ និង ផលិតផលមូលធន កត្តាទាំងនេះត្រូវប្រឈមនឹងបម្រែបម្រួលទីផ្សារជាក់លាក់ និងទីផ្សារទូទៅ ហើយនិងមានបម្រែបម្រួលក្នុងកម្រិត អស្ថិរភាព នៃអត្រាទីផ្សារ ឬតម្លៃទីផ្សារដូចជាអត្រាការប្រាក់គម្លាតឥណទាន អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន។

ធនាគារមិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទដូចជា កិច្ចសន្យាប្តូររូបិយប័ណ្ណបរទេស និងការផ្លាស់ប្តូរអត្រាការប្រាក់នាពេលអនាគត ដើម្បីបញ្ចៀសនូវ ហានិភ័យរបស់ខ្លួនទេ។

ហានិភ័យពីការបកប្រែរូបិយប័ណ្ណបរទេស

ហានិភ័យពីការបកប្រែរូបិយប័ណ្ណបរទេសកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មអនាគត និងទ្រព្យសកម្ម និងបំណុលត្រូវបានទទួលស្គាល់ជារូបិយប័ណ្ណ ណាមួយ ដែលមិនមែនជារូបិយប័ណ្ណមុខងាររបស់ធនាគារ។ ធនាគារបានរក្សាទុកគោលការណ៍ដើម្បីទប់ស្កាត់ខ្លួនឯងពីស្ថានភាពហានិភ័យ ការបកប្រែ រូបិយប័ណ្ណបរទេស។

ស្ថានភាពចំហក្នុងអត្រាប្តូររូបិយប័ណ្ណណាមួយត្រូវបានត្រួតពិនិត្យជាមួយនឹងតម្រូវការប្រតិបត្តិការ ដែនកំណត់ នៃស្ថានភាពដែលបានកំណត់ជាមុន និង ដែនកំណត់កាត់បន្ថយការខាតបង់។

សមតុល្យទ្រព្យសកម្ម និងបំណុលរូបិយវត្ថុជារូបិយប័ណ្ណផ្សេងក្រៅពីដុល្លារអាមេរិក មិនមានទំហំជាសារវន្តនេះទេ ហេតុនេះហើយពុំមានការ វិភាគអំពី ហានិភ័យប្តូររូបិយប័ណ្ណបរទេសត្រូវបានបង្ហាញនោះទេ។

ហានិភ័យតម្លៃ

ធនាគារមិនមានប្រឈមនឹងហានិភ័យតម្លៃមូលបត្រឡើយ ពីព្រោះធនាគារមិនបានធ្វើការវិនិយោគ ក្នុងមូលបត្រ ដែលបានធ្វើចំណាត់ថ្នាក់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដូចទៅនឹងតម្លៃទីផ្សារឡើយ។

ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់អនាគតនៃឧបករណ៍ហិរញ្ញវត្ថុ នឹងប្រែប្រួលដោយសារការប្រែប្រួលអត្រាការប្រាក់ ទីផ្សារ។ គម្លាតការប្រាក់អាចកើនឡើងជាលទ្ធផលពីការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់ នៅក្នុងករណីដែលព្រឹត្តិការណ៍មិនបានរំពឹងទុក ថាបានកើតមានឡើង។ នៅក្នុងដំណាក់កាលនេះ គណៈគ្រប់គ្រងរបស់ធនាគារមិនមានគោលនយោបាយ ណាមួយដើម្បីកំណត់កម្រិតភាព មិនស៊ីគ្នានៃអត្រាការប្រាក់ដែលបានកំណត់តម្លៃឡើងវិញ ដែលស្ថិតក្នុងការអនុវត្តនោះទេ។ ទោះបីយ៉ាងណាក៏ដោយ គណៈគ្រប់គ្រង បានត្រួត ពិនិត្យជាប្រចាំលើភាពមិនស៊ីគ្នាទាំងនេះ។

ធនាគារពុំមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ គួរឱ្យកត់សម្គាល់ដែលមានអត្រាការប្រាក់អណ្តែតនោះទេ។ សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា សមតុល្យ នៅធនាគារផ្សេងៗ ឥណទានទៅអតិថិជន ប្រាក់បញ្ញើពីអតិថិជន ប្រាក់កម្ចី និងអនុបំណុល ដែល មានទាំងអត្រាការប្រាក់ថេរ និងទ្រព្យសកម្ម និងបំណុល ដែលមិនមានការគិតការប្រាក់។

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

៣០.៣ ហានិភ័យទីផ្សារ (តពីទំព័រមុន)

ហានិភ័យអត្រាការប្រាក់ (តពីទំព័រមុន)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	រហូតដល់ ១ខែ	១ ទៅ ៣ខែ	៣ ទៅ ១២ខែ	១ ទៅ ៥ឆ្នាំ	លើសពី ៥ឆ្នាំ	មិនមានការ ផ្លាស់ប្តូរការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១៤៧.៦៨០.៨៨៦	១៤៧.៦៨០.៨៨៦
សមតុល្យនៅ ធនាគារជាតិ នៃ កម្ពុជា	១០.២២៩.៧៤៦	២៥.០០៦.៩៦៧	១១.០២៦.៤៩៦	-	-	៣៧០.៩៩៧.៥៦៩	៤១៧.២២០.៧៧៨
សមតុល្យនៅធនាគារ ផ្សេងៗ	១២៣.៩៨៨	៤០.១៦០.៣០២	៥.០០៣.៥៥២	-	-	៣៧.០២១.០៤០	៨២.៣០៨.៨៨២
ឥណទានទៅអតិថិជន	១៥៤.៧៨០.៦៧៥	៧០.១១៥.១១២	២៤៧.៦៦៣.៣១៩	៩១៧.១១៦.៥៣៧	៦៦៨.៤៥០.៨២០	-	២.០៥៨.១២៦.៤៤៩
ការវិនិយោគផ្សេងៗ	-	-	-	៩.៩៥៤.៤៥១	-	៩៣.៧៥០	១០.០៤៨.២០១
ប្រាក់កម្ចីដែលអាច ប្រមូលមកវិញបាន	៨០.១១២	៨០.១១២	៣១០.២២០	១.៧៦៧.២៥១	១២១.០២៥	-	២.៣៥៨.៧២០
គណនីត្រូវទទួល	-	-	-	-	-	៥៥៨.៨៧៧	៥៥៨.៨៧៧
ទ្រព្យសកម្មហិរញ្ញវត្ថុ សរុប	១៦៩.២១៤.៥២១	១៣៥.៣៦២.៤៩៣	២៦៤.០០៣.៥៨៣	៩២៨.៨៣៨.២៣៩	៦៦៨.៥៧១.៨៨៥	៥៥៦.៣១២.១២២	២.៧១៨.៣០២.៨០៣
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្សេងៗ	៤១៤.៣៦៧.៣៦៥	២០៦.៨១៥.៧៧២	៨២២.៨៧៩.៧៦៧	២០៤.៩៣៩.៥១៧	-	២៦៧.០៤០.២១៩	១.៩១៦.០៤២.៦៤០
ប្រាក់កម្ចី	១៣៤.១៤៥	២១.៩៣២.៧៥៨	៤៨.៨៣១.៥១៤	១០៨.៨៩៥.៨៥៦	៣.៩០៥.១៧០	-	១៨៧.៦៩៩.៤៤៣
អនុបំណុល	-	-	២៩.៩៥០.០០០	៧២.៣០០.០០០	៣.៣០០.០០០	-	១០៥.៥៥០.០០០
បំណុលផ្សេងៗ *	-	-	-	-	-	៥៩.៦២៩.១២៦	៥៩.៦២៩.១២៦
បំណុលកតិសន្យា	-	-	-	-	-	៣៦.៩៣៦.១២៤	៣៦.៩៣៦.១២៤
បំណុលហិរញ្ញវត្ថុសរុប	៤១៤.៥០១.៥១០	២២៨.៧៤៨.៥៣០	៩០១.៦៦១.២៨១	៣៨៦.១៣៥.៣៧៣	៧.២០៥.១៧០	៣៦៧.៦០៥.៤៦៩	២.៣០១.៨៥៧.៣៣៣
អតិរេកសន្ទនីយភាព សុទ្ធ (តម្លៃ) លើស	(២៤៥.២៨៦.៩៨៩)	(៩៣.៣៨៦.០៣៧)	(៦៣៧.៦៥៧.៦៨៤)	៥៤២.៧០២.៨៦៦	៦៦១.៣៦៦.៦៧៥	១៩២.៧០៦.៦៥៣	៤១៦.៤៤៥.៤៧០
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	(១.០០៣.៣៨០.១៣១)	(៣៧៥.៨៧៨.៧៩៩)	(២.៥៦៦.៨៧២.២៣៤)	២.១៨៤.៣៧៩.០៣៦	២.៦៦២.០០០.៨៦៧	៧៧៥.៦៤៤.២៧៨	១.៦៧៦.១៩៣.០១៧

*បំណុលផ្សេងៗពុំមានរួមបញ្ចូលនូវប្រាក់ចំណូលមិនទាន់រកបាន និងសិទ្ធិធនសម្រាប់ ECL លើកិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុឡើយ។

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

៣០.៣ ហានិភ័យទីផ្សារ (តពីទំព័រមុន)

ហានិភ័យអត្រាការប្រាក់ (តពីទំព័រមុន)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	រហូតដល់ ១ខែ	១ ទៅ ៣ខែ	៣ ទៅ ១២ខែ	១ ទៅ ៥ឆ្នាំ	លើសពី ៥ឆ្នាំ	មិនមានការ ផ្លាស់ប្តូរការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១៧៣.៦៧៤.០៥២	១៧៣.៦៧៤.០៥២
សមតុល្យនៅ ធនាគារជាតិ នៃ កម្ពុជា	១១.២៦០.២០២	-	៣.០១៥.២៦៨	-	-	៣១១.៥៥០.៨៧០	៣២៥.៨២៦.៣៤០
សមតុល្យនៅ ធនាគារផ្សេងៗ	៦០៤.០៩៣	២២.៨៤០.៣៥៦	១០.០៩៣.៦៩៩	-	-	៣៦.០០៥.៩៨៥	៦៩.៩៤៤.១៣៣
ឥណទានទៅអតិថិជន	១៦៥.៩៧៨.១៨២	៦០.០៣២.៨៧៧	៣៧១.៣៤៤.៨៩៧	១.០២៤.៩៥៨.៥៧៣	៥៩៤.២១៨.៣៣០	-	២.២១៦.៥៣២.៨៩៩
ការវិនិយោគផ្សេងៗ	-	-	-	-	-	៩៣.៧៥០	៩៣.៧៥០
ប្រាក់តម្កល់ដែលអាច ប្រមូលមកវិញបាន	៦០.៩៤៩	៦០.៩៤៩	២៤៣.៣៧០	១.៣៧០.៤៨៧	៣៩៩.៦៤៩	-	២.១៣៥.៣៦៥
គណនីត្រូវទទួល	-	-	-	-	-	៦១៦.៩៩២	៦១៦.៩៩២
ទ្រព្យសកម្មហិរញ្ញវត្ថុ សរុប	១៧៧.៩០៣.៤២៦	៨២.៩៣៤.១៨២	៣៨៤.៦៩៧.២៣៤	១.០២៦.៣២៩.០២០	៥៩៤.៦១៧.៩៧៩	៥២១.៩៤១.៦៤៩	២.៧៨៨.៤២៣.៤៥០
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្សេងៗ	២៨៦.១៩៤.៣៩១	២០៦.៩៧៤.២២៨	៨៦២.១៧២.៦៦៥	៣៤៣.៣៧៤.៤០០	-	១៧១.៤៥៣.៦៩៤	១.៨៧០.១៦៩.៣៧៨
ប្រាក់កម្ចី	៨.៤៣៨.៧៩១	៣៥.២៧៩.៧៥៩	៧៤.០០០.៤៣២	១៧៩.២៨៦.១២៥	៣.៣៩៥.១៦៩	-	៣០០.៤០០.២៧៦
អនុបំណុល	-	-	២២.៩៥០.០០០	៩៥.២៥០.០០០	៧.០០០.០០០	-	១២៥.២៥០.០០០
បំណុលផ្សេងៗ	-	-	-	-	-	៦៦.៣១១.២៥៨	៦៦.៣១១.២៥៨
បំណុលភតិសន្យា	-	-	-	-	-	៤២.៣១១.១៩៦	៤២.៣១១.១៩៦
បំណុលហិរញ្ញវត្ថុសរុប	២៩៤.៦៣៣.១៨២	២៤២.២៥៣.៩៨៧	៩៥៩.១២៣.០៩៧	៦១៧.៩១០.៥២៥	១០.៣៩៥.១៦៩	២៨០.០៧៦.១៤៨	២.៤០៤.៣៩២.១០៨
អតិរេកសន្ទនីយភាព សុទ្ធ (ឆ្លុះ) លើស	(១១៦.៧២៩.៧៥៦)	(១៥៩.៣១៩.៨០៥)	(៥៧៤.៤២៥.៨៦៣)	(៤០៨.៥៨១.៥០៥)	(៥៤៤.២២២.៨១០)	(២៤១.៨៦៤.៥០១)	(៣.៧៨៨.០៣១.៣៨២)
សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	(៤៧៦.៨៤១.០៥៤)	(៦៥០.៨២១.៤០៣)	(២.៣៤៦.៥២៩.៦៥១)	១.៦៦៨.៣៨៩.៥៩២	២.៣៨៦.៥៥០.១៧៩	៩៨៨.០២០.៥៧៣	១.៩៦៨.៧៦៨.១៩៩

*បំណុលផ្សេងៗពុំមានរួមបញ្ចូលនូវប្រាក់ចំណូលមិនទាន់រកបាន និងសិទ្ធិធនធានសម្រាប់ ECL លើកិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុឡើយ។

៣០.៤ ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលធនាគារមិនអាចបំពេញកាតព្វកិច្ចទូទាត់របស់ខ្លួនដែលទាក់ទងនឹងបំណុលហិរញ្ញវត្ថុ របស់ខ្លួន នៅពេលដល់កាលកំណត់សង និងដើម្បីជំនួសសមតុល្យមូលនិធិនៅពេលពួកគេត្រូវបានដកចេញ។ ផលវិបាកនេះ អាចជាការខកខានមិនបានបំពេញតាមកាតព្វកិច្ចសងរបស់អ្នកដាក់ប្រាក់បញ្ញើ និងបំពេញតាមការសន្យាដើម្បីឱ្យខ្ចី។

គណៈគ្រប់គ្រងរបស់ធនាគារត្រួតពិនិត្យសន្ទនីយភាព និងគ្រប់គ្រងការប្រមូលផ្តុំហានិភ័យ និងរបាយការណ៍នៃកាលវេលា។ ការត្រួតពិនិត្យ និងការវាយតម្លៃធ្វើឡើងតាមស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ សប្តាហ៍បន្ទាប់ និង ខែបន្ទាប់ ពីព្រោះការិយបរិច្ឆេទទាំងនេះ គឺជាការិយបរិច្ឆេទសំខាន់សម្រាប់ការគ្រប់គ្រងសន្ទនីយភាព។ គណៈគ្រប់គ្រង ត្រួតពិនិត្យ លើបម្រែបម្រួលនៃម្ចាស់ប្រាក់បញ្ញើចម្បងៗ និងគម្រោងដកប្រាក់របស់ពួកគេ។

តារាងក្នុងកំណត់សម្គាល់លេខ ៣១ គឺជាការវិភាគលើទ្រព្យសកម្ម និងបំណុលរបស់ធនាគារដោយពាក់ព័ន្ធនឹងអាយុកាលផុតកំណត់ ដោយផ្អែកលើរយៈពេលដែលនៅសល់នាកាលបរិច្ឆេទនៃការវាយតម្លៃទៅកាលវេលាត្រូវបានកំណត់ ឬកាលបរិច្ឆេទ ដែលបានប៉ាន់ស្មានទុក។

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

៣០.៥ ការគ្រប់គ្រងដើមទុន

គោលបំណងចម្បងនៃការគ្រប់គ្រងដើមទុនរបស់ធនាគារ ដើម្បីធានាថាធនាគារបានអនុវត្តទៅនឹងតម្រូវការដើមទុនខាងក្រៅ និងបានរក្សាភាពរឹងមាំលើស្ថានភាពហិរញ្ញវត្ថុ និងអនុបាតដើមទុនគ្រប់គ្រាន់ដើម្បីទ្រទ្រង់មុខជំនួញ និងបង្កើនតម្លៃជាអតិបរមាជូនភាគហ៊ុនិក។

ធនាគារគ្រប់គ្រងរចនាសម្ព័ន្ធដើមទុនរបស់ខ្លួន ហើយធ្វើការកែតម្រូវដោយផ្អែកលើការផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ច និងលក្ខណៈហានិភ័យ នៃសកម្មភាពរបស់ខ្លួន។ ដើម្បីថែរក្សា ឬកែតម្រូវរចនាសម្ព័ន្ធដើមទុន ធនាគារអាចកែតម្រូវសមតុល្យទូទាត់ភាគលាភដល់ភាគហ៊ុនិក រចនាសម្ព័ន្ធបង្វិលដើមទុន ឬចេញផ្សាយមូលបត្រធានាដើមទុន។ ពុំមានការផ្លាស់ប្តូរណាមួយបានកើតឡើងក្នុងគោលបំណង គោលនយោបាយ និងដំណើរការពិការិយបរិច្ឆេទមុននោះទេ។

៣១. កាលសាន្តនៃទ្រព្យសកម្ម និងបំណុល

តារាងខាងក្រោមបានបង្ហាញពីការវិភាគលើស្ថានភាពកាលសាន្តនៃទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ថាតើវាអាចប្រមូលបានមកវិញ ឬអាចធ្វើការទូទាត់បានក្នុងអំឡុងពេលមួយឆ្នាំ ឬលើសពីមួយឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃរបាយការណ៍៖

ទ្រព្យសកម្មហិរញ្ញវត្ថុ	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		
	ក្នុងរយៈពេល ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប	ក្នុងរយៈពេល ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	១៤៧.៦៨០.៨៨៦	-	១៤៧.៦៨០.៨៨៦	១៧៣.៦៧៤.០៥២	-	១៧៣.៦៧៤.០៥២
សមតុល្យនៅធនាគារជាតិនៃ កម្ពុជា	៣៣១.៧៨២.៨២៣	៨៥.៤៣៧.៩៥៥	៤១៧.២២០.៧៧៨	២៣០.៧០៦.០៤៧	៩៥.១២០.២៩៣	៣២៥.៨២៦.៣៤០
សមតុល្យនៅធនាគារផ្សេងៗ	៨២.៣០៨.៨៨២	-	៨២.៣០៨.៨៨២	៦៩.៥៤៤.១៣៣	-	៦៩.៥៤៤.១៣៣
ឥណទានទៅអតិថិជន	៤៧២.៥៥៩.១០៣	១.៥៨៥.៥៦៧.៣៥៦	២.០៥៨.១២៦.៤៥៩	៥៩៧.៣៥៥.៩៥៧	១.៦១៩.១៧៦.៩០២	២.២១៦.៥៣២.៨៥៩
ការវិនិយោគផ្សេងៗ	-	១០.០៤៨.២០១	១០.០៤៨.២០១	-	៩៣.៧៥០	៩៣.៧៥០
ប្រាក់កម្ចីលដែលអាចប្រមូលមកវិញបាន	៤៧០.៤៤៥	១.៨៨៨.២៧៥	២.៣៥៨.៧២០	៣៦៥.២៦៧	១.៧៧០.០៩៧	២.១៣៥.៣៦៤
គណនីត្រូវទទួល	-	៥៥៨.៨៧៧	៥៥៨.៨៧៧	-	៦១៦.៩៩២	៦១៦.៩៩២
	១.០៣៤.៨០២.១៣៩	១.៦៨៣.៥០០.៦៦៤	២.៧១៨.៣០២.៨០៣	១.០៧១.៦៤៥.៤៩៦	១.៧១៦.៧៧៨.០៣៤	២.៧៨៨.៤២៣.៥៣០
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ						
ទ្រព្យសកម្មផ្សេងៗ	២០.០៦៧.២៧៤	-	២០.០៦៧.២៧៤	១៦.៨៩៦.៣៩១	-	១៦.៨៩៦.៣៩១
ទ្រព្យ និងបរិក្ខារ	-	៦២.៦៩៨.៧៤៤	៦២.៦៩៨.៧៤៤	-	៦០.៤៩៧.៥០៦	៦០.៤៩៧.៥០៦
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	-	៦៣.៥៣៥.៨៣៨	៦៣.៥៣៥.៨៣៨	-	៦៥.២៣២.០១០	៦៥.២៣២.០១០
ថ្លៃដើមកម្មវិធីកុំព្យូទ័រ	-	១៨.២៧៧.៨២៦	១៨.២៧៧.៨២៦	-	១៦.៤៨៦.៦៩៩	១៦.៤៨៦.៦៩៩
មូលនិធិពាណិជ្ជកម្ម	-	១៧.៣៨០.០៣០	១៧.៣៨០.០៣០	-	១៧.៣៨០.០៣០	១៧.៣៨០.០៣០
ពន្ធពន្យារជាទ្រព្យសកម្ម-សុទ្ធ	-	-	-	-	១.៣០៣.៣៩៨	១.៣០៣.៣៩៨
	២០.០៦៧.២៧៤	១៦១.៨៩២.៤៣៨	១៨១.៩៥៩.៧១២	១៦.៨៩៦.៣៩១	១៦០.៨៩៩.៦៤៣	១៧៧.៧៩៦.០៣៤
ថ្លៃដើមប្រតិបត្តិការមិនទាន់រំលស់	-	-	(៩.៧០៧.៧៩៥)	-	-	(១៣.៣០៧.៩៦៨)
សំវិធានធនលើ ECL	-	-	(៣៩.៣៦៦.៥០៦)	-	-	(៤១.២៥៩.០៨១)
រំលស់ទ្រព្យសកម្មរូបិ និងអរូបិបង្គរ	-	-	(៧៩.៨៨០.៧១៣)	-	-	(៦៦.២៤០.៨៦៨)
ទ្រព្យសកម្មសរុប	១.០៥៤.៨៦៩.៤១៣	១.៨៤៥.៣៩៣.១០២	២.៩០០.២៦២.៥១៥	១.០៨៨.៥៤១.៨៨៧	១.៨៧៧.៦៧៧.៦៧៧	២.៩៦៦.២១៩.៥៦៤
សមមូលតាន់រៀល (កំណត់សម្គាល់លេខ ២.៤)	៤.២៤៥.៨៤៩.៣៨៧	៧.៤២៧.៧០៧.២៣៦	១១.៦៧៣.៥៥៦.៦២៣	៤.៤៤៦.៦៩៣.៤៤៤	៧.៦៧០.៣១៣.៣១០	១២.១១៧.០០៦.៧៥៤

៣១. កាលវិភាគនៃទ្រព្យសកម្ម និងបំណុល (តទីទំព័រមុន)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		
	ក្នុងរយៈពេល ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប	ក្នុងរយៈពេល ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្សេងៗ	១.៧១១.១០៣.១២៤	២០៤.៩៣៩.៥១៦	១.៩១៦.០៤២.៦៤០	១.៥២៦.៧៩៤.៩៧៨	៣៤៣.៣៧៤.៤០០	១.៨៧០.១៦៩.៣៧៨
ប្រាក់កម្ចី	៧០.៨៩៨.៤១៧	១១២.៨០១.០២៦	១៨៣.៦៩៩.៤៤៣	១១៧.៧១៨.៩៨២	១៨២.៦៨១.២៩៤	៣០០.៤០០.២៧៦
អនុបំណុល	២៩.៩៥០.០០០	៧៥.៦០០.០០០	១០៥.៥៥០.០០០	២២.៩៥០.០០០	១០២.២៥០.០០០	១២៥.២០០.០០០
បំណុលផ្សេងៗ	៥៣.១២៧.២៥៧	៦.៥០១.៨៦៩	៥៩.៦២៩.១២៦	៥៣.៤៩៦.៩៣៤	១២.៨១៤.៣២៤	៦៦.៣១១.២៥៨
បំណុលកតិសន្យា	៦.៦២២.៧៦៥	៣០.៣១៣.៣៥៩	៣៦.៩៣៦.១២៤	៦.៦៩៩.៣៣៧	៣៥.៦១១.៨៥៩	៤២.៣១១.១៩៦
	១.៨៧១.៧០១.៥៦៣	៤៣០.១៥៥.៧៧០	២.៣០១.៨៥៧.៣៣៣	១.៧២៧.៦៦០.២៣១	៦៧៦.៧៣១.៨៧៧	២.៤០៤.៣៩២.១០៨
បំណុលមិនមែនហិរញ្ញវត្ថុ						
បំណុលផ្សេងៗ	៤៩៩.៨០២	-	៤៩៩.៨០២	៤២៩.៤៤៨	-	៤២៩.៤៤៨
អត្ថប្រយោជន៍និយោជិត	-	៣០.៦៦៩.២០៨	៣០.៦៦៩.២០៨	-	២៩.៤៩៤.១៩៧	២៩.៤៩៤.១៩៧
ពន្ធពន្យារជាបំណុល	-	៦៧០.៧៥១	៦៧០.៧៥១	-	-	-
	៤៩៩.៨០២	៣១.៣៣៩.៩៦៥	៣១.៨៣៩.៧៦៧	៤២៩.៤៤៨	២៩.៤៩៤.១៩៧	២៩.៩២៣.៦៤៥
បំណុលសរុប	១.៨៧២.២០១.៣៦៥	៤៦១.៤៩៥.៧៣៥	២.៣៣៣.៦៩៧.១០០	១.៧២៨.០៨៩.៦៧៩	៧០៦.២២៦.០៧៤	២.៤៣៤.៣១៥.៧៥៣
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	៧.៥៣៩.៦១០.៤៩៤	១.៨៥៧.៥២០.៣០៩	៩.៣៩៧.១៣០.៨០៣	៧.០៥៩.២៤៦.៣៣៨	២.៨៨៤.៩៣៣.៥១១	៩.៩៤៤.១៧៩.៨៤៩

៣២. ហានិភ័យសន្ទនីយភាព

ទ្រព្យសកម្មហិរញ្ញវត្ថុ

ការវិភាគលើទ្រព្យសកម្មហិរញ្ញវត្ថុតាមកាលវិភាគ គឺអាស្រ័យទៅលើកាលបរិច្ឆេទដែលបានរំពឹងថាទ្រព្យសកម្មទាំងនេះនឹងទទួលបានស្គាល់។ សម្រាប់ទ្រព្យសកម្មផ្សេងទៀត ការវិភាគកាលវិភាគ គឺផ្អែកទៅលើពេលវេលា ដែលនៅសល់ចាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍រហូតដល់កាលវិភាគនៃកិច្ចសន្យា ឬមុនកាលបរិច្ឆេទដែលបានរំពឹងទុក ប្រសិនបើទ្រព្យសកម្មនេះ ត្រូវបានទទួលស្គាល់។

បំណុលហិរញ្ញវត្ថុ

ក្រុមដែលមានកាលវិភាគ គឺផ្អែកទៅលើរយៈពេលដែលនៅសល់ចាប់ពីចុងការិយបរិច្ឆេទនៃការរាយការណ៍ទៅកាលវិភាគតាមកិច្ចសន្យា។ នៅពេលដែលសមភាគី មានជម្រើសតែមួយសម្រាប់ធ្វើការទូទាត់សមតុល្យត្រូវបានបង់ ហើយបំណុលត្រូវបានបង់ចែកទៅក្នុងការិយបរិច្ឆេទដំបូងបំផុត ដែលធនាគារអាចតម្រូវឱ្យមានការទូទាត់។

កាលវិភាគនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដោយផ្អែកលើរយៈពេលដែលនៅសល់ដល់ថ្ងៃសងមានដូចតារាងខាងក្រោម៖

៣២.ហានិភ័យសន្ទនីយភាព (តពីទំព័រមុន)

បំណុលហិរញ្ញវត្ថុ (តពីទំព័រមុន)

	តាមតម្រូវការ និង ហេតុផល ១ខែ	> ១ ទៅ ៣ខែ	>៣ ទៅ ១២ខែ	>១ ទៅ ៥ឆ្នាំ	លើសពី ៥ឆ្នាំ	ពុំមានកាលកំណត់ សងដាក់លាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	១៤៧.៦៨០.៨៨៦	-	-	-	-	-	១៤៧.៦៨០.៨៨៦
សមតុល្យនៅ ធនាគារជាតិ នៃ កម្ពុជា	២៤៥.០៤០.៩៨៩	៤០.២៨២.៦០១	៤៦.៥៥៥.១៥២	៥៤.៥០៩.២៥០	១.៩២៨.៧០៥	២៩.០០០.០០០	៤១៧.៣១៦.៦៩៧
សមតុល្យនៅធនាគារ ផ្សេងៗ	៣៧.១៤៥.០២៨	៣៣.១៨៨.៩០៤	១២.៤៩១.០០៥	-	-	-	៨២.៨២៤.៩៣៧
ឥណទានទៅ អតិថិជន	២០០.៣១៦.៤៥៥	១០២.៧៧៨.៥៦២	៣៩៨.០០៤.៨៥០	១.៣៨៣.១៤២.៩២២	៩០៦.៤២៧.០៨៨	-	២.៩៩០.៦៦៩.៨៧៧
ការវិនិយោគផ្សេងៗ	-	-	-	១០.៧៨៦.១៩៧	៩៣.៧៥០	-	១០.៨៧៩.៩៤៧
ប្រាក់តម្កល់ដែលអាច ប្រមូលមកវិញបាន	៨៣.៦៣២	១៣៥.៤៥៤	៣៤៧.២៧៨	២.៦០៣.៩៣៩	១២១.០២៥	-	៣.២៩១.៣២៨
គណនីត្រូវទទួល	-	-	-	-	-	៥៥៨.៨៧៧	៥៥៨.៨៧៧
ទ្រព្យសកម្ម ហិរញ្ញវត្ថុសរុប	៦៣០.២៦៦.៩៩០	១៧៦.៣៨៥.៥២១	៤៨៧.៣៩៨.២៨៥	១.៤៩១.០៤២.៣០៨	៩០៨.៩៧០.៥៦៨	២៩.៥៥៨.៨៧៧	៣.៦៩៣.២២២.៥៤៩
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្សេងៗ	៦៨១.៤០៧.៥៨៥	២០៦.៨១៥.៧៧២	៨២២.៨៧៩.៧៦៧	២០៤.៩៣៩.៩១៦	-	-	១.៩១៦.០៤២.៦៤០
ប្រាក់កម្ចី	១៣៤.១៤៥	២១.៩៣២.៧៥៨	៤៨.៨៣១.៥១៤	១០៨.៨៩៥.៨៥៦	៣.៩០៥.១៧០	-	១៨៧.៦៩៩.៤៤៣
អនុបំណុល	-	-	២៩.៩៥០.០០០	៧២.៣០០.០០០	៣.៣០០.០០០	-	១០៥.៥៥០.០០០
បំណុលផ្សេងៗ	១៧.៩១៥.៣០៧	១៩.២៦៤.២៧៣	៦៩.១៤២.៣១៧	៥៩.០៧៩.៩៩២	២.១៥៧.៧៧៧	-	១៦៧.៥៥៩.៦៦៦
បំណុលភតិសន្យា	៨៣៩.៦៣៥	១.៦៨២.៣៤៦	៧.២៥៨.០០៣	៣២.៥១៦.១២៦	៤.៩១៧.៤៤៦	-	៤៧.២១៣.៥៥៦
បំណុលហិរញ្ញវត្ថុសរុប	៧០០.២៩៦.៦៧២	២៤៩.៦៩៥.១៤៩	៩៧៨.០៦១.៦០១	៤៧៧.៧៣១.៤៩០	១៤.២៨០.៣៩៣	-	២.៤២០.០៦៥.៣០៥
អតិរេកសន្ទនីយភាព សុទ្ធ (គម្លាត) លើស	(៧០.០២៩.៦៨២)	(៧៣.៣០៩.៦២៨)	(៥២០.៦៦៣.៣១៦)	៩៧៣.៣១០.៨១៨	៨៩៤.២៩០.១៧៥	២៩.៥៥៨.៨៧៧	១.២៧៣.១៥៧.២៤៤
សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	(២៨១.៨៦៩.៤៧០)	(២៩៥.០៧១.២៥៣)	(២.០៩៥.៦៦៩.៨៤៧)	៣.៩១៧.៥៧៦.០៤២	៣.៥៩៩.៥១៧.៩៥៤	១១៨.៩៧៤.៤៨០	៤.៩៦៣.៤៨៧.៩០៧

៣២.ហានិភ័យសន្ទនីយភាព (តពីទំព័រមុន)

បំណុលហិរញ្ញវត្ថុ (តពីទំព័រមុន)

ព័ត៌មានពីកាលសាន្តនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ បានផ្អែកលើការទូទាត់សងតាមកាលបរិច្ឆេទដែលនៅសល់នារយៈពេលដែលនឹងត្រូវទូទាត់សងមានដូចខាងក្រោម៖

	តាមតម្រូវការ និង រហូតដល់ ១ខែ	> ១ ទៅ ៣ខែ	>៣ ទៅ ១២ខែ	>១ ទៅ ៥ឆ្នាំ	លើសពី ៥ឆ្នាំ	ពុំមានកាលកំណត់ សងដាក់លាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	១៧៣.៦៧៤.០៥២	-	-	-	-	-	១៧៣.៦៧៤.០៥២
សមតុល្យនៅ ធនាគារជាតិ នៃ កម្ពុជា	១៧០.៣៧៤.៧៥៧	១៤.៥៨៦.១៩៦	៤៥.៧៦៦.៩៦៥	៦៤.៧០៦.៣៤៥	២.៤១៣.៩៤៨	២៨.០០០.០០០	៣២៥.៨៤៨.២១១
សមតុល្យនៅ ធនាគារផ្សេងៗ	៣៦.៦១០.០៧៨	១៧.៧៨១.៥២៧	១៥.៧៧៧.០៥៥	-	-	-	៧០.១៦៨.៦៦០
គណនានៅអតិថិជន	២១២.៩៦៦.០៨៥	៩១.៤៤១.៧២១	៥៣៣.៨៤៣.៨០៧	១.៥០៦.៦៣០.០៧៧	៨១៤.៤០៤.៤៩០	-	៣.១៥៩.២៨៦.១៨០
ការវិនិយោគផ្សេងៗ	-	-	-	-	-	៩៣.៧៥០	៩៣.៧៥០
ប្រាក់តម្កល់ដែលអាច ប្រមូលមកវិញបាន	៦៥.៨០១	៥១៥.០២០	៣៥៤.១១២	១.៣៧០.៤៤៨	៣៩៩.៦៤៩	-	២.៧០៥.០៣០
គណនីត្រូវទទួល	-	-	-	-	-	៦១៦.៩៩២	៦១៦.៩៩២
ទ្រព្យសកម្ម ហិរញ្ញវត្ថុសរុប	៥៤៣.៦៩០.៧៧៣	១២៤.៣២៤.៤៦៤	៥៩៥.៧៨១.៩៣៩	១.៥៧២.៧០៦.៨៧០	៨១៧.២១៨.០៨៧	២៨.៧១០.៧៤២	៣.៧៣២.៣៩២.៨៧៥
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្សេងៗ	៤៥៧.៦៤៨.០៨៥	២០៦.៩៧៤.២២៨	៨៦២.១៧២.៦៦៥	៣៤៣.៣៧៤.៤០០	-	-	១.៨៧០.១៦៩.៣៧៨
ប្រាក់កម្ចី	៨.៤៣៨.៧៩១	៣៥.២៧៩.៧៩៩	៧៤.០០០.៤៣២	១៧៩.២៨៦.១២៤	៣.៣៩៩.១៧០	-	៣០០.៤០០.២៧៦
អនុបំណុល	-	-	២២.៩៥០.០០០	៩៥.២៥០.០០០	៧.០០០.០០០	-	១២៥.២៥០.០០០
បំណុលផ្សេងៗ	១២.៥៣៥.០០០	២៣.៦១៦.៣១៨	៨៤.១៤៩.៧១៩	១០២.៥៧៥.២៣៧	១.៨៨៣.៥៣១	-	២២៤.៧៥៩.៨០៥
បំណុលតតិសន្យា	៨៩១.៥០៧	១.៧៩៦.៧១៦	៧.៦៥៤.៦៦២	៣៣.៥១៧.២៦២	១១.៩៩៣.៩០២	-	៥៥.៨៥៤.០៥៩
បំណុលហិរញ្ញវត្ថុសរុប	៤៧៩.៥១៣.៣៨៣	២៦៧.៦៦៧.០៦១	១.០៥០.៩២៧.៤៧៨	៧៥៤.០០៣.០២៣	២៤.២៧៦.៦០៣	-	២.៥៧៦.៣៨៧.៥០៨
អតិរេកសន្ទនីយភាព សុទ្ធ (គម្លាត) លើស	១១៤.១៧៧.៣៩០	(១៤៣.៣៤២.៥៩៧)	(៤៥៥.១៤៥.៥៣៩)	៨១៨.៧០៣.៨៤៧	៧៩២.៩៤៥.៤៨៤	២៨.៧១០.៧៤២	១.១៥៦.០០៥.៣៦៧
សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	៤៦៦.៤១៤.៦៣៨	(៥៥៥.៥៥៤.៣៤៥)	(១.៨៥៩.៤៣២.៩២៧)	៣.៣៤៤.៤០៥.២១៥	៣.២៣៩.១៨២.៣០២	១១៧.២៨៣.៣៨១	៤.៧២២.២៩៨.២៦៤

៣៣. តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ក្រៅតារាងតុល្យការ។ តម្លៃសមស្រប គឺជាតម្លៃដែលនឹងត្រូវទទួលបានពីការលក់ទ្រព្យសកម្ម ឬត្រូវបានទូទាត់ដើម្បីផ្ទេរបំណុលតាមលំដាប់ប្រតិបត្តិការរវាងអ្នកទិញនិងអ្នកលក់នាការបរិច្ឆេទ នៃការវាស់វែងក្នុងទីផ្សារគោល ឬអវត្តមានរបស់វានៅក្នុងទីផ្សារដោយមានអត្ថប្រយោជន៍ខ្ពស់បំផុតដែលធនាគារបានធ្វើ ប្រតិបត្តិការនាការបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញទាំងនេះជាការប៉ាន់ស្មានលើតម្លៃសមស្របគិតត្រឹមកាលបរិច្ឆេទនៃ ការរាយការណ៍។

៣៣. តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រង់តម្លៃ និងតម្លៃទីផ្សារដែលអាចកំណត់បាន ត្រូវបានប្រើប្រាស់ជាការវាស់វែងតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេល ដែលមិនមានតម្លៃទីផ្សារ ដែលបានស្រង់ និងអាចកំណត់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើកម្រិតនៃវិធីសាស្ត្រ និងការសន្មតទាក់ទងនឹងលក្ខណៈនៃឧបករណ៍ ហិរញ្ញវត្ថុផ្សេងៗ អត្រាអប្បបរមា ការប៉ាន់ស្មានលើលំហូរសាច់ប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មានតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុមិនត្រូវបានរាប់បញ្ចូលទេ ពីព្រោះវាមិនស្ថិតក្នុងវិសាលភាព នៃស្តង់ដារ CIFRS ៧ ឧបករណ៍ហិរញ្ញវត្ថុ៖ ការលាតត្រដាង ដែលទាមទារឱ្យបង្ហាញព័ត៌មានរបស់តម្លៃសមស្រប។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ក្នុងដៃ សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា និងធនាគារផ្សេងៗ ឥណទានទៅ អតិថិជន ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារ ទ្រព្យសកម្មជាក់លាក់ផ្សេងៗ បំណុលជាក់លាក់ផ្សេងៗ និងប្រាក់កម្ចី និងអនុបំណុល មិនមានហានិភ័យជា សារវន្ត ដើម្បីផ្លាស់ប្តូរអត្រាចំណេញលើទីផ្សារ ពីព្រោះកាលបរិច្ឆេទដែលបានកម្រិតរហូត ដល់អវសានកាលនៃឧបករណ៍ទាំងនេះ។ ដូចនេះហើយ សមតុល្យ យោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុទាំងនេះ គិតត្រឹមកាលបរិច្ឆេទនៃការរាយការណ៍ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

វិធីសាស្ត្រ និងការសន្មតដែលធនាគារបានប្រើប្រាស់ ក្នុងការប៉ាន់ស្មានតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមានដូចជា៖

សាច់ប្រាក់ក្នុងដៃ និងសមតុល្យនៅធនាគារជាតិ នៃ កម្ពុជា និងធនាគារផ្សេងៗ

សមតុល្យយោងដែលមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារលក្ខណៈរយៈពេលខ្លីរបស់គណនីទាំងនេះ។

ឥណទានទៅអតិថិជន

តម្លៃសមស្របនៃឥណទាន និងបុរេប្រទាន គឺផ្អែកលើប្រតិបត្តិការទីផ្សារដែលអាចអង្កេតបាន។ នៅពេលដែលប្រតិបត្តិការទីផ្សារដែលអាចអង្កេតបាន មិនមាន នោះតម្លៃសមស្របត្រូវបានប៉ាន់ប្រមាណដោយប្រើគំរូវាយតម្លៃ ដូចជាបច្ចេកទេសលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមា។ ធាតុចូលក្នុង បច្ចេកទេសវាយតម្លៃ រួមមានការខាតបង់ឥណទានដែលរំពឹងទុកពេញមួយអាយុកាល អត្រាការប្រាក់ អត្រាបង់មុន និងប្រភពដើមជាចម្បងៗ ឬការរីក រាលដាលទីផ្សារបន្ទាប់បន្សំ។ សម្រាប់ឥណទានដែលមានឱនភាពតម្លៃលើ វត្ថុបញ្ចាំមិនឯករាជ្យ តម្លៃសមស្របត្រូវបានវាស់វែងដោយផ្អែកលើតម្លៃនៃវត្ថុ បញ្ចាំជាមូលដ្ឋាន។

ធាតុចូលក្នុងគំរូអាចរួមបញ្ចូលទិន្នន័យពីភាគីទីបី និងព័ត៌មានដែលទទួលបានពីអ្នកចូលរួមទីផ្សារផ្សេងទៀត ដែលរួមមាន ប្រតិបត្តិការចម្បង និងបន្ទាប់បន្សំ ដែលបានអង្កេត។

តម្លៃសមស្របនៃឥណទានទៅអតិថិជនត្រូវបានប៉ាន់ប្រមាណ ដោយការធ្វើអប្បបរមាលំហូរសាច់ប្រាក់នាពេលអនាគតដោយប្រើប្រាស់អត្រា ទីផ្សារ នៃការផ្តល់ហិរញ្ញប្បទានជាមួយនឹងហានិភ័យឥណទាន និងកាលកំណត់សងស្រដៀងគ្នា។ តម្លៃរបស់វា មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃ សមស្របនាកាលបរិច្ឆេទនៃការរាយការណ៍។

ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

តម្លៃសមស្របនៃប្រាក់បញ្ញើពីអតិថិជន ដែលបញ្ជាក់ពីកាលវសានសងតិចជាងមួយឆ្នាំ ប្រហាក់ប្រហែលនឹងតម្លៃយោងដោយសារកាលកំណត់រយៈពេល ខ្លី នៃឧបករណ៍ទាំងនេះ។ តម្លៃសមស្រប នៃប្រាក់បញ្ញើពីអតិថិជនដែលមានកាលវសាន លើសមួយឆ្នាំ គឺរំពឹងថានឹងប្រហាក់ប្រហែលនឹងតម្លៃយោង ដោយសារធនាគារបានផ្តល់ឱ្យអត្រាការប្រាក់ឧបករណ៍ស្រដៀងនឹងកាលវសាន និងលក្ខខណ្ឌដែលស្រដៀងគ្នា និងដោយសារតែស្ថិរភាពនៃការប្រាក់ នៅប្រទេសកម្ពុជា។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើ ដែលពុំមានបញ្ជាក់ពីកាលវសាននេះ រួមបញ្ចូលទាំងប្រាក់បញ្ញើមិនមាន ការគិតការប្រាក់ និងប្រាក់បញ្ញើតាមតម្រូវការ ដែលត្រូវសង គឺជាសមតុល្យត្រូវសងតាមតម្រូវការនាការិយបរិច្ឆេទរបាយការណ៍។

ប្រាក់កម្ចី និងអនុបំណុល

ប្រាក់កម្ចី មិនត្រូវបានវាស់វែងនៅទីផ្សារសកម្មទេ និងវាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង។
តម្លៃសមស្របនៃប្រាក់កម្ចី និងអនុបំណុល ត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាទៅលើលំហូរសាច់ប្រាក់នាថ្ងៃអនាគត ដោយប្រើប្រាស់នូវអត្រាការប្រាក់ ទីផ្សារសម្រាប់ប្រាក់កម្ចីដែលមានទម្រង់ហានិភ័យស្រដៀងគ្នា។ ប៉ុន្តែ អត្រាការប្រាក់តាមកិច្ចសន្យាដែលបានបញ្ជាក់ និងផ្តល់ឱ្យដោយអ្នកផ្តល់ប្រាក់កម្ចី ទាំងអស់ អាចរកបាននៅការិយបរិច្ឆេទរបាយការណ៍ លើកលែងតែអត្រាការប្រាក់ទីផ្សារ។

ដោយពឹងផ្អែកលើមូលដ្ឋាននេះ តម្លៃសមស្របនៃប្រាក់កម្ចី និងអនុបំណុល ប្រហាក់ប្រហែលនឹងតម្លៃយោងនាការិយបរិច្ឆេទ។

៣៣. តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តពីទំព័រមុន)

ទ្រព្យសកម្ម និងបំណុលផ្សេងទៀត

ដោយសារតែរយៈពេលខ្លីរបស់គណនីទាំងនេះ សមតុល្យយោងរបស់បំណុលផ្សេងទៀតនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាជា សមតុល្យប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់គណនីទាំងនោះ។

ឋានានុក្រមតម្លៃសមស្រប

CIFRS ៧ បញ្ជាក់ពីឋានានុក្រមនៃបច្ចេកទេសវាយតម្លៃ ដោយផ្អែកលើថាតើធាតុចូលនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចត្រូវបាន កំណត់ ឬមិនអាចកំណត់បាន។ ធាតុចូលដែលកំណត់បានឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារ ដែលទទួលបានពីប្រភពឯករាជ្យ និងធាតុចូល ដែលមិនអាចកំណត់បានឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ឋានានុក្រមតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិតទី ១ - តម្លៃដកស្រង់ (មិនបានធ្វើនិយ័តកម្ម) នៅក្នុងទីផ្សារសកម្មសម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រភាគហ៊ុនដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិតទី ២ - ធាតុចូលក្រៅពីតម្លៃដែលបានដកស្រង់ រួមមានក្នុងកម្រិតទី ១ អាចត្រូវបានគេសង្កេតបានសម្រាប់ទ្រព្យសកម្ម ឬបំណុលដោយផ្ទាល់ (ឧទាហរណ៍តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ពីតម្លៃនិស្សន្ទ)។
- កម្រិតទី ៣ - ធាតុចូលសម្រាប់ទ្រព្យសកម្ម ឬបំណុលដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាច សង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុលដែលមានសមាសធាតុមិនអាច សង្កេតបាន។

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ មិនត្រូវបានវាស់វែងតាមតម្លៃសមស្របនោះទេ។ ដោយសារតម្លៃទីផ្សារដែលអាចផ្ទៀងផ្ទាត់បាន គឺមិនទាន់រួចរាល់ប្រើប្រាស់ ហើយតម្លៃទីផ្សារមិនទាន់រួចរាល់សម្រាប់សមាមាត្រសំខាន់នៃទ្រព្យសកម្ម និងបំណុល ហិរញ្ញវត្ថុរបស់ធនាគារទេ ដូច្នេះហើយ តម្លៃសមស្របត្រូវបានផ្អែកលើការសន្មតនៃការគ្រប់គ្រងដោយយោងទៅតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលជាមូលដ្ឋាន។ តាមមតិយោបល់របស់គណៈគ្រប់គ្រង សមតុល្យយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលរួមបញ្ចូលក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គឺជាការប៉ាន់ប្រមាណសមហេតុផលនៃតម្លៃសមស្រប។

តារាងខាងក្រោមបានសង្ខេបនូវឋានានុក្រមតម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលពុំបានវាស់វែងនៅតម្លៃសមស្របក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ តែពុំបានលាតត្រដាងនូវតម្លៃសមស្រប៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	តម្លៃយោង	តម្លៃសមស្រប-កម្រិតទី៣	តម្លៃយោង	តម្លៃសមស្រប-កម្រិតទី៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានលាតត្រដាងតម្លៃសមស្រប				
គណនីទៅអតិថិជន	២.០០៩.៤៥៨.៣៥៤	២.០៦០.២៦៦.៦៤០	២.១៦២.៥២១.៦១១	២.២១៨.៦១០.៣៦១
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	៨.០៨៨.០៦៩.៨៧៥	៨.២៩២.៥៧៣.២២៧	៨.៨៣៣.៩០០.៧៨១	៩.០៦៣.០២៣.៣២៣
បំណុលហិរញ្ញវត្ថុ ដែលបានលាតត្រដាងតម្លៃសមស្រប				
ប្រាក់កម្ចី	១៨៣.៦៩៩.៤៤៣	១៨៣.៧០៣.៣៦៧	៣០០.៤០០.២៧៦	៣០០.៤០៣.៩៤២
អនុបំណុល	១០៥.៥៥០.០០០	១០៥.៥៥០.៨៩៣	១២៥.២០០.០០០	១២៥.២០០.៤៤៣
សរុប	២៨៩.២៤៩.៤៤៣	២៨៩.២៥៤.២៦០	៤២៥.៦០០.២៧៦	៤២៥.៦០៤.៣៨៥
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	១.១៦៤.២២៩.០០៨	១.១៦៤.២៤៨.៣៩៦	១.៧៣៨.៥៧៧.១២៧	១.៧៣៨.៥៩៣.៩១១

៣៤. ការកំណត់ឡើងវិញលើតួលេខដែលស្របគ្នា

ក្នុងអំឡុងពេលរយៈពេលខ្លី គណៈគ្រប់គ្រងធនាគារកែតម្រូវតួលេខដែលស្របគ្នាមួយចំនួន ដើម្បីកែតម្រូវស្ថានភាពហិរញ្ញវត្ថុឡើងវិញ ដោយផ្អែកលើប្រាក់ចំណូលដែលបានបង់ទុកមុន ដែលត្រូវបានទទួលស្គាល់ជាចំណាយពន្ធលើប្រាក់ចំណូល ជាជាងគណនីពន្ធលើប្រាក់ចំណូល ក្រោមទ្រព្យសកម្មផ្សេងៗ។ គណនីមួយចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានចាត់ថ្នាក់ឡើងវិញ ដើម្បីអនុលោមតាមបទបញ្ជាថ្មីៗ។ ដូច្នេះផលប៉ះពាល់លើតួលេខដែលត្រូវគ្នាមានដូចខាងក្រោម៖

៣៤. ការកំណត់ឡើងវិញលើតួលេខដែលស្របគ្នា (តំរូវឥរិយាបថ)

ដូចដែលបានបង្ហាញនៅត្រាមុន				ការកំណត់ឡើងវិញ		ការចាត់ថ្នាក់ឡើងវិញ		ដូចដែលបានកំណត់ឡើងវិញ	
				ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក (កំណត់សម្គាល់ លេខ ២.៤)
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ									
ទ្រព្យសកម្មផ្សេងៗ				១៧.១៤៦.១២៨	៧០.០៤១.៩៣៣	២.៥០២.៦១៩	-	១៩.៦៤៨.៧៤៧	៨០.២៦៥.១៣១
ចំណូលពន្ធលើប្រាក់ចំណូល				២៧៥.៩៧៥	១.១២៧.៣៥៨	(២៧៥.៩៧៥)	-	-	-
ប្រាក់បញ្ញើ				២៧៥.៩៧៥	១.១២៧.៣៥៨	(២៧៥.៩៧៥)	-	-	-
ប្រាក់ចំណេញរក្សាទុក				៦៤.០៥៤.៨២៣	២៦៥.៥១៣.៧៧៦	២.៧៧៨.៥៩៤	-	៦៦.៨៣៣.៤១៧	២៧៦.៩៣៣.៧៩៧
របាយការណ៍លទ្ធផល									
ចំណាយទូទៅ និង									
ចំណាយរដ្ឋបាល				៩០.៨០០.៦៧៤	៣៧៣.១៩០.៧៧០	(១៥.៨៤៨)	៨៧៥.៦៨១	៣.៥៩៩.០៤៩	៣៧៦.៧២៤.៦៨៤
ចំណាយលើពន្ធនៃ				៥.៩៧៥.១២៦	២៤.៥៥៧.៧៦៨	(២.៧៦២.៧៤៦)	-	-	១៣.២០២.៨៨២
ចំណូលការប្រាក់				២៤៨.៤៤២.៣៣១	១.០២១.០៩៧.៩៨០	-	៥២៥.៩១១	២១៥.៨៤២	១.០២១.៣១៣.៨០១
ចំណាយការប្រាក់				(១៤៣.១០១.៥៤៥)	(៥៨៨.១៤៧.៣៥០)	-	៣៨.៤៨៥	១៥៨.១៧៣	(៥៨៧.៩៨៩.១៧៧)
ចំណូលផ្សេងៗ				២១.០៣៤.០៨៣	៨៦.៤៥០.០៨១	-	(៤.៥០១.៤៨៤)	(១៨.៥០០.៩៧៦)	៦៧.៩៤៩.១០៥
ថ្លៃលក្ខណៈសុទ្ធ និងកម្រៃ				៨៦.៥៣៤.៦២៤	៣៤.៥៦៦.៣៩៥	-	៥.២៨៦.១៣៩	២១.៧២៦.០៣១	៥៧.២៩២.៤២៦
របាយការណ៍លំហូរសាច់ប្រាក់									
ប្រាក់ចំណូលមុនពន្ធនៃ				១៧.៩៣៧.០១៥	៧៣.៧២១.១៣២	១៥.៨៤៨	-	-	៧៣.៧៨៦.២៦៧
ចំណូលការប្រាក់សុទ្ធ				(១០៥.៣៤០.៧៨៦)	(៤៣២.៩៥០.៦៣០)	-	(៩០.៩៩៦)	(៣៧៣.៩៩៤)	(១០៥.៤៣១.៧៨២)
សិទ្ធិនៃការប្រើប្រាស់									
ទ្រព្យសកម្ម				៧.៩០៤.៣១៣	៣២.៤៨៦.៧២៦	-	២២៥.៦៥៤	៩២៧.៤៣៨	៣៣.៤១៤.១៦៤
ខាតពីការលុបចោលការផ្គុំល				-	-	-	២២៦.៦៤១	៩៣.០៥៥	៩៣.០៥៥
សមតុល្យនៅធនាគារជាតិ				៦.១៩៥.៣៤៧	២៥.៤៦២.៨៧៦	-	(២៨.៥៥៥.៥០៦)	(១១៧.៥២៧.៥២៩)	(៩២.០៦៤.៦៥៣)
ប្រាក់បញ្ញើជាមួយធនាគារ				៤.៧៩៧.៥៣៦	១៩.៧១៧.៨៧៣	-	១.៤៤៥.៦៧២	៥.៤៤១.៧១២	២៥.៦៥៥.៥៨៥
ចំណូលផ្សេងៗ				(១.២៩៣.៥០៩)	(៥.៣១៦.៣២២)	-	៥.០២៧.៧៧៦	២០.៦៦៤.១៥៩	១៥.៣៤៧.៨៣៧
ឥណទានទៅអតិថិជន				(១០៥.២៨១.១០៩)	(៤៣២.៧០៥.៣៥៨)	-	៣.៣៤៦	១៣.៧៥២	(១០៥.២៧៧.៧៦៣)

៣៤. ការកំណត់ឡើងវិញលើតួលេខដែលស្របគ្នា (តពិទំព័រមុន)

	ដូចដែលបានបង្ហាញនៅក្រោម		ការកំណត់ឡើងវិញ		ការកាត់ចេញឡើងវិញ		ដូចដែលបានកំណត់ឡើងវិញ	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
របាយការណ៍លំហូរសាច់ប្រាក់ (តពិទំព័រមុន)								
ការប្រាក់ទទួលបាន	២៤៤.២០៥.១៧៧	១.០០៣.៦៨៣.២៧៥	-	-	(៦០៦.៤១៧)	(២.៤៤២.៣៧១)	២៤៣.៥៩៨.៧៦០	១.០០១.១៩០.៩០៤
ការប្រាក់ដែលបានបង់	(១៤០.៤២៣.៧២៨)	(៥៧៧.១៤១.៥២៤)	-	-	៤.១៥៤.៣១៨	១៧.០៧៤.២៤៥	(១៣៦.២៦៩.៤១០)	(៥៦០.០៦៧.២៧៥)
ការលក់នៃ								
ទ្រព្យ និងបរិក្ខារ	(៨.១២៦.៤៨២)	(៣៣.៣៩៩.៨៣៧)	-	-	១២៦.៩៣៦	៥២១.៧១១	(៧.៩៩៩.៥៤៦)	(៣២.៨៧៨.១២៦)
ថ្លៃដើមកម្មវិធីកុំព្យូទ័រ	(២.៧៧១.៤២៦)	(១១.៣៩០.៥៦១)	-	-	(១២៦.៩៣៩)	(៥២១.៧១៥)	(២.៨៥៨.៣៦៥)	(១១.៩១២.២៨០)
សិទ្ធិនៃការប្រើប្រាស់								
ទ្រព្យសកម្ម	-	-	-	-	(១៦.៥១១)	(៦៧.៨៦០)	(១៦.៥១១)	(៦៧.៨៦០)
ប្រាក់បានពីការបន្ថែមទុន	១០.០០០.០០០	៤១.១០០.០០០	-	-	-	(១.១០០.០០០)	១០.០០០.០០០	៤០.០០០.០០០
ការសង់នៃ								
ប្រាក់កម្ចី	(១៣២.៥១០.២៥២)	(៥៤៤.៦១៧.១៣៦)	-	-	៣០៩	១.២៧០	(១៣២.៥០៩.៩៤៣)	(៥៤៤.៦១៥.៨៦៦)
បំណុលភតិសន្យា	(១០.៥៦៤.២៧៤)	(៤៣.៤១៩.១៦៧)	-	-	៤.១១៥.៨៣៤	១៦.៩១៦.០៧៩	(៦.៤៤៨.៤៤០)	(២៦.៥០៣.០៨៨)
លម្អៀងពីការបញ្ចេញប្រាក់ប្រចាំថ្ងៃ	(២២២.៣៩១)	(១៣.៣៦៨.១១២)	-	-	២២២.៣៩១	២.៣៦៦.៣០៤	-	(១១.០០១.៨០៨)
សាច់ប្រាក់ និងសាច់ប្រាក់								
សមមូលនាចុងការិយបរិច្ឆេទ	៣៨៩.៨៣៥.០១១	១.៥៩២.៤៧៦.០២០	-	-	(១៤.០៩១.៤៩២)	(៥៧.៥៦៣.៧៤៥)	៣៧៥.៧៤៣.៥១៩	១.៥៣៤.៩១២.២៧៥

៣៦. ព្រឹត្តិការណ៍បន្តបន្ទាប់

ពុំមានព្រឹត្តិការណ៍សំខាន់ៗបានកើតឡើងបន្ទាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍ និងការលើកកម្ពស់នៃការអនុវត្តដែលត្រូវបានអនុវត្ត ដែលត្រូវបានអនុវត្តក្នុង របាយការណ៍ហិរញ្ញវត្ថុនេះទេ។

៣៧. ការអនុវត្តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ត្រូវបានអនុវត្តឱ្យបានត្រឹមត្រូវដោយ ក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។



Sathapana Tower, No.63, Preah Norodom Blvd.,
Sangkat Phsar Thmei 3, Khan Daun Penh, Phnom Penh.



023/081 999 010



@sathapanabank



customercare@sathapana.com.kh
www.sathapana.com.kh